



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

LOLC (Cambodia) Plc.

គំនិតគំរូចម្រើន Ideas for Growth

# របាយការណ៍ប្រចាំឆ្នាំ ២០២២



# មាតិកា

ទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការសំខាន់ៗ  
មតិយោបល់របស់ប្រធានក្រុមប្រឹក្សាភិបាល  
របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ

## ០១

### អំពី អិលអូអិលស៊ី (ខេមបូឌា)

- ◆ ទិដ្ឋភាពទូទៅអំពីប្រទេសកម្ពុជា (២០)
- ◆ ទិដ្ឋភាពទូទៅអំពី អិលអូអិលស៊ី (ខេមបូឌា) (២២)
- ◆ វិញ្ញាបនបត្រ និងពានរង្វាន់ (២៩)
- ◆ ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម (៣២)

## ០២

### អំពីអាជីវកម្ម

- ◆ សមិទ្ធផលអាជីវកម្ម (៣៦)
- ◆ របាយការណ៍ហិរញ្ញវត្ថុសង្ខេប ៣ឆ្នាំ (៤២)
- ◆ សមិទ្ធផលសំខាន់ៗដែលសម្រេចបាន ក្នុងឆ្នាំ២០២២ (៤៦)
- ◆ ទស្សនវិស័យឆ្នាំ២០២៣ (៤៨)

## ០៣

### អភិបាលកិច្ច

- ◆ រចនាសម្ព័ន្ធនៃការគ្រប់គ្រង (៥២)
- ◆ គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់ អភិបាលកិច្ចសាជីវកម្ម (៥៤)
- ◆ របាយការណ៍ក្រុមប្រឹក្សាភិបាល (៦៦)
- ◆ ក្រមសីលធម៌ (៦៨)
- ◆ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង (៧០)
- ◆ ការអភិវឌ្ឍធនធានមនុស្ស (៧៤)
- ◆ គណៈគ្រប់គ្រង (៧៦)

## ០៤

### ការប្តេជ្ញាចិត្តឆ្ពោះទៅរកនិរន្តរភាព

- ◆ ការផ្លាស់ប្តូរគ្រប់គ្រងសកម្មភាពសង្គម ទៅជា ផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម (៩៣)
- ◆ សមិទ្ធផលបរិស្ថាន សង្គម និងអភិបាលកិច្ច ក្នុង ឆ្នាំ២០២២ និងគោលដៅកំណត់ឆ្នាំ២០២៣ (៩៤)
- ◆ សកម្មភាពដែលត្រូវបានហាមឃាត់ (៩៦)
- ◆ ការយល់ដឹង និងការវាយតម្លៃពីផលប៉ះពាល់លើ បរិស្ថាន និងសង្គម (៩៨)
- ◆ សិទ្ធិរបស់អតិថិជន (១០០)
- ◆ ការបណ្តុះវិន័យឥណទានតាមរយៈ A4 Metacard (១០១)
- ◆ ការអនុលោមតាមគោលការណ៍ ការពារអតិថិជន (១០២)
- ◆ ការយល់ដឹងអំពីការអប់រំផ្នែកហិរញ្ញវត្ថុ (១០៤)
- ◆ ទំនួលខុសត្រូវសង្គម (CSR) និងសកម្មភាពសង្គម ផ្សេងៗទៀត (១០៦)
- ◆ យន្តការត្រួតពិនិត្យ និងតាមដានផលប៉ះពាល់លើ បរិស្ថាន និងសង្គម (១០៩)
- ◆ ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម (១១០)
- ◆ ការចូលរួមលើកកម្ពស់សង្គម (១១២)
- ◆ អភិបាលកិច្ច (១១៤)
- ◆ ការវាយតម្លៃលើផលប៉ះពាល់របស់ អិលអូអិលស៊ី (ខេមបូឌា) (១១៥)

## ០៥

### របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ

- ◆ របាយការណ៍ក្រុមប្រឹក្សាភិបាល (១២០)
- ◆ របាយការណ៍សវនករឯករាជ្យ (១២៣)
- ◆ របាយការណ៍ហិរញ្ញវត្ថុ (១២៦)



# ការទូទាត់សម្រាប់ យុគសម័យថ្មី

iPay Cambodia គឺជា កម្មវិធីធនាគារចល័តតាមរយៈទូរសព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី (ខេមបូឌា)។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការទូទាត់លើគណនីសំចៃរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការដែលមានដូចជា ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់អិលអូអិលស៊ី (ខេមបូឌា) ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើ មានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព។

# ទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការសំខាន់ៗ



ចំនួនអតិថិជនកម្ចី

៣៤១.៧៥៣



ចំនួនបុគ្គលិក

៣.៥៣៥



ផលប៉ុត្រាឥណទានសរុប

១,២៥

ពាន់លានដុល្លារ



បណ្តាញសាខា

៨៣

សាខា



ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ

៥១៧.៣៤៩



ប័ណ្ណអេធីអ៊ីម

៤៩.០០០+



សមតុល្យប្រាក់បញ្ញើ

៧៦៧

លានដុល្លារ



អ្នកប្រើប្រាស់អាយដេ


៥៧.០០០+



ទ្រព្យសកម្មសរុប

១,៤៨

ពាន់លានដុល្លារ



អាជីវករអាយដេ

៨.០០០+



ប្រាក់ចំណេញសុទ្ធ

៥៨,៧០

លានដុល្លារអាមេរិក



ម៉ាស៊ីនអេធីអ៊ីម (ស៊ីអេសអេស)

៣.០០០+

មិនគិតថ្លៃ





# ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល

## លោក BRINDLEY DE ZYLVA ប្រធានក្រុមប្រឹក្សាភិបាល

ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅតែបន្តភាពមិនច្បាស់លាស់ ខណៈពេលមានភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុ អត្រាអតិផរណា កើនឡើងខ្ពស់ ឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន និងការបន្តផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩។ តាមរយៈការព្យាករណ៍កម្រិតមូលដ្ឋាន កំណើនសេដ្ឋកិច្ចសាកលនឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២២ មក ២,៨% ក្នុងឆ្នាំ២០២៣ នេះ។ អត្រាអតិផរណាសាកលនឹងធ្លាក់ចុះ ពី ៨,៧% ក្នុងឆ្នាំ២០២២ មក ៧% ក្នុងឆ្នាំ២០២៣ ដោយសារការ ធ្លាក់ចុះនៃតម្លៃផលិតផល ខណៈដែលអត្រាអតិផរណាមូលដ្ឋានទំនង ជាធ្លាក់ចុះបន្តិចម្តងៗ។ អត្រាការប្រាក់មានសារៈសំខាន់ណាស់សម្រាប់ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ និងជា កត្តាសំខាន់ដើម្បីរក្សានិរន្តរភាពនៃបំណុលសាធារណៈ។ បំណុល សាធារណៈរៀបរយនឹងកំណើនផលិតផលក្នុងស្រុកសរុប កើនឡើង ខ្ពស់នៅទូទាំងពិភពលោក ក្នុងអំឡុងពេលកូវីដ១៩ ហើយត្រូវបាន រំពឹងថានឹងបន្តកើនឡើង។ ការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និង ការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានបង្កើត ឱ្យមានហានិភ័យ ខាតបង់អត្ថប្រយោជន៍សក្តានុពល និងការបែង ចែកចំណាយលើភូមិសាស្ត្រសេដ្ឋកិច្ច។ មានកត្តាជាច្រើនដែល អាស្រ័យ ថាតើការខាតបង់ទាំងនោះអាចធ្វើឱ្យប្រសើរឡើងវិញនូវភូមិ សាស្ត្រនយោបាយតាមរយៈការវិនិយោគដោយផ្ទាល់ពីហេតុផល ហើយ តើវាមានផលប៉ះពាល់ប៉ុណ្ណាទៅលើសេដ្ឋកិច្ចសាកល។

កំណើនសេដ្ឋកិច្ចកម្ពុជា អាចបង្កើនល្បឿនដល់ ៥,៨% នៅក្នុង ឆ្នាំ២០២៣ ខណៈដែលមានកំណើនត្រឹម ៥% ក្នុងឆ្នាំ២០២២ ដែល គាំទ្រដោយការបន្តដើមឡើងវិញ នៃវិស័យទេសចរណ៍ និងការបន្ត គោលនយោបាយគាំទ្រ ទោះបីជាមានសម្ពាធពីខាងក្រៅ និងផល ប៉ះពាល់ពីការកើនឡើង នៃតម្លៃលើប្រាក់ចំណូលជាក់ស្តែង។ វិស័យ ទេសចរណ៍នឹងដើមឡើងវិញកាន់តែខ្លាំងបន្ទាប់ពីការត្រលប់មកវិញ នៃអ្នកទេសចរពីប្រទេសចិនជាមួយនឹងការលុបចោលគោលនយោបាយ សូន្យកូវីដ របស់ប្រទេសចិន។ តាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០២២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកត្តាអំណោយ ផលដូចជាការកើនឡើងនៃការវិនិយោគនៅក្នុងតំបន់ការអនុវត្តកាតា ដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង ទ្វេភាគី ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ នៅក្នុងវិស័យនយោបាយ គណបក្សកាន់អំណាចបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះ ឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ២០២២ និងរំពឹងថានឹងទទួលបានលទ្ធផល ប្រសើរ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ ដែលនាំឱ្យ មានស្ថិរភាពនយោបាយ។

អិលអូអិលស៊ី (ខេមបូឌា) បានអនុវត្តប្រតិបត្តិការប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីប្រយោជន៍ដល់ប៉ុន្មានអ្នក ដោយបានអនុវត្តវិធានការទប់ស្កាត់ផលប៉ះពាល់ពីការរីករាលដាលនៃកូវីដ១៩។ យ៉ាងណាមិញ សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅមិនទាន់ត្រឡប់មកកាន់ស្ថានភាពល្អប្រសើរដូចមុនពេលរីករាលដាលនៃកូវីដ១៩ នៅឡើយទេដោយសារតែផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនប្រមាណជាង ៨៥.០០០ គ្រួសារ នៅក្នុងស្រុកចំនួន ៧៤ និងខេត្តចំនួន ១៤ ដែលបង្កការខូចខាតដល់ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងដីធ្លីកសិកម្ម។ ជាមួយនឹងការគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មាននៃកម្ពុជា អិលអូអិលស៊ី (ខេមបូឌា) អាចបន្តផ្តល់ការអនុគ្រោះដល់អតិថិជន តាមរយៈការផ្តល់រយៈពេលអនុគ្រោះដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានពេលវេលាក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ។

ជាមួយនឹងបរិបទថ្មីនៃការរស់នៅជាមួយកូវីដ១៩ ប្រជាជនបានទទួលយកភាពធម្មតាថ្មី និងបង្កើនតម្រូវការក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល (DFS)។ ទន្ទឹមនឹងនេះ អិលអូអិលស៊ី (ខេមបូឌា) បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុតាមបែបឌីជីថល និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយធនាគារឌីជីថលយ៉ាងសម្បូរបែប ដើម្បីបំពេញតាមកំណើននៃតម្រូវការរបស់អតិថិជន ដែលរួមមាន កម្មវិធីធនាគារចល័ត iPay Mobile Banking Application ដែលត្រូវបានធ្វើទំនើបកម្មជាមួយនឹងរូបរាងថ្មី និងមានមុខងារកាន់តែប្រសើរជាងមុន សេវាធនាគារតាមអ៊ីនធឺណែតសេវាទូទាត់សងប្រាក់តម្លៃរាយ (RFT) សេវាទូទាត់រហ័ស (FAST) និងប្រព័ន្ធបាគង ជាដើម។ តាមរយៈបណ្តាញធនាគារឌីជីថលទាំងនេះ អតិថិជនរបស់យើងអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងយ៉ាងងាយស្រួលពីទូរសព្ទដៃ បានគ្រប់ពេលវេលា ដោយពុំចាំបាច់ធ្វើដំណើរទៅធ្វើប្រតិបត្តិការ នៅការិយាល័យសាខា។ នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារតាម Tablets សម្រាប់បុគ្គលិកនៅសហគមន៍ សម្រាប់ការបើកគណនី និងប្រមូលព័ត៌មានរបស់អតិថិជន ដែលនឹងបង្កើនផលិតភាពការងារ និងកាត់បន្ថយការងារដោយដៃ រួមមានការវាយតម្លៃប្រាក់កម្ចី ការប្រមូលប្រាក់កម្ចី និងការបើកគណនីបញ្ជើសំចៃ។ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តរុករានសេវាហិរញ្ញវត្ថុឌីជីថល ឱ្យកាន់តែល្អប្រសើរជាលំដាប់ និងទាន់សម័យកាល ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន។

យើងកំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការប្រើប្រាស់ប្រព័ន្ធអេកូឌីជីថលដែលមានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រិនខ្នាតមីក្រូអាចផ្លាស់ប្តូរពីការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ មកប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ។ បច្ចុប្បន្ន អិលអូអិលស៊ី (ខេមបូឌា) កំពុងផ្តល់សេវាដល់សហគ្រិនខ្នាតមីក្រូប្រមាណ ២៨០.០០០ នាក់ (៦៧% នៃអតិថិជនសរុប) ដែលក្នុងនោះ ៧៥% ជាស្ត្រីដែលភាគច្រើនមកពីតំបន់ជនបទ នៃប្រទេសកម្ពុជា។ កម្ចីដល់សហគ្រិនខ្នាតមីក្រូរួមចំណែក ២៣% នៃផលប្រាក់ឥណទានសរុប។ កម្ចីដល់សហគ្រិនខ្នាតតូច មធ្យម និងធំ ដែលរួមចំណែក ៧៧% នៃផលប្រាក់ឥណទានសរុប បានរួមចំណែកយ៉ាងធំក្នុងការគាំទ្រដល់វិស័យខ្នាតមីក្រូ ដែលបានជួយយើងក្នុងការបន្តផ្តល់នូវវិស័យបន្តសម្រាប់ម៉ូដែលអាជីវកម្មរបស់យើង។

នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តកែលម្អ និងពង្រីកសេវាហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ព្រមទាំងអភិវឌ្ឍផលិតផលដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការអាជីវកម្មរបស់អតិថិជន។ ទន្ទឹមគ្នានេះផងដែរ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តពង្រីកសកម្មភាពសង្គម ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងសកម្មភាពដែលជួយគាំទ្រដល់វិស័យស្ថាន សង្គម និងអភិបាលកិច្ចល្អ ដើម្បីឱ្យសមស្របទៅតាមតម្រូវការអាជីវកម្មដែលកំពុងតែរីកចម្រើន។

គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) បានបង្ហាញនូវភាពរឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច និងផលលំបាកនានា ទន្ទឹមគ្នានឹងការធានាបាននូវអនុលោមភាពលើវាលក្រប និងបទប្បញ្ញត្តិទាំងឡាយ។ អិលអូអិលស៊ី (ខេមបូឌា) អនុលោមតាមរាល់បទប្បញ្ញត្តិ និងអនុបាតដ៏រឹងមាំ ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ យើងនឹងបន្តរក្សានូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាបាននូវនិរន្តរភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយ័តករ ធនាគារ និងដៃគូម្ចាស់កម្ចីទាំងក្នុង និងក្រៅប្រទេស សម្រាប់ការជឿជាក់ ការជឿទុកចិត្ត និងការគាំទ្រចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

ខ្ញុំបាទ ក៏សូមកោតសរសើរចំពោះ ក្រុមប្រឹក្សាភិបាលទាំងអស់សម្រាប់ការណែនាំ និងការគាំទ្រ ក៏ដូចជាចំពោះបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងដែលមានសមត្ថភាព និងការប្តេជ្ញាចិត្តសម្រាប់ការខិតខំប្រឹងប្រែងក្នុងការបំពេញការងារបានយ៉ាងល្អ។

យើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះអតិថិជន និងភាគទុនិកទាំងអស់របស់យើងថា នៅឆ្នាំ២០២៣ យើងនឹងបន្តផ្តោតសំខាន់លើវិស័យដែលផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ អិលអូអិលស៊ី (ខេមបូឌា) និងគាំទ្រអាជីវកម្មដែលមានភាពធន់ក្រោយវិបត្តិកូវីដ១៩ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់យើងក្នុងការការពារបរិស្ថាន និងសង្គម។



Brindley de Zylva  
ប្រធានក្រុមប្រឹក្សាភិបាល



# របាយការណ៍របស់ ប្រធាននាយកប្រតិបត្តិ

## លោក សុខ អៀន ប្រធាននាយកប្រតិបត្តិ

ការគ្រប់គ្រងការរាលដាលនៃកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកវិលមករកភាពប្រក្រតីឡើងវិញ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បង្ហាញឱ្យឃើញនូវភាពធន់រឹងមាំ និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,២% (ដល់ ១១,២ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៤,៧% (ដល់ ៩,៧ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងគណនីឥណទានចំនួន ២,១ លានគណនី។ ទន្ទឹមគ្នានេះ សមតុល្យប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២១,២% ដល់ ៥,១ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគណនីប្រាក់បញ្ញើចំនួន ២,៦ លានគណនី នេះបើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយការប្រុងប្រយ័ត្ន និងរក្សាបាននូវកំណើនផលប៉ុន្តែឥណទានប្រកបដោយគុណភាព និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។ ខណៈដែលការងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ ពុំទាន់ត្រឡប់មករកភាពប្រក្រតីឡើងវិញទាំងស្រុងនៅឡើយ កម្ពុជាបានប្រឈមនឹងគ្រោះទឹកជំនន់ជំនួនធ្ងន់ដែលបណ្តាលមកពីការប្រែប្រួលនៃអាកាសធាតុ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ខេត្តចំនួន១៤ ខូចខាតផ្ទះសំបែងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព) និងបានជន់លេចដឹកសិកម្មរាប់ម៉ឺនហិកតា។ ជាមួយនឹងការគាំទ្រផ្នែកបច្ចេកវិទ្យាឌីជីថលធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ី (ខេមបូឌា) អាចបន្តផ្តល់ការអនុគ្រោះដល់អតិថិជន តាមរយៈការផ្តល់រយៈពេលអនុគ្រោះដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានពេលវេលាក្នុងការចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញ។

### សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២

#### ផលប៉ុន្តែស្តីពីឥណទាន

អិលអូអិលស៊ី (ខេមបូឌា) រក្សាបាននូវកំណើនប្រកបដោយគុណភាព នៅក្នុងឆ្នាំ២០២២ ដែលផលប៉ុន្តែស្តីពីឥណទានកើនឡើងចំនួន ២១% ដែលមានសមតុល្យសរុបប្រមាណ ១.២៥៣ លានដុល្លារអាមេរិក ខណៈដែលហានិភ័យផលប៉ុន្តែស្តីពីឥណទានធំជាង ៣០ថ្ងៃ មានចំនួន ២,៩៥%។ ចំនួនអតិថិជនបានកើនឡើង ៧% ដែលមានចំនួន សរុបប្រមាណ ៣៤២ ពាន់នាក់។ ចំនួនអតិថិជនរួមមាន អតិថិជន ក្រុម ៤៧% និងអតិថិជនឯកត្តជន ៥៣%។ ផលប៉ុន្តែស្តីពីឥណទាន ភាគច្រើនគឺផ្តល់ដល់អតិថិជនក្រុម និងអតិថិជនឯកត្តជនដែលមាន ចំណូលទាប និងអតិថិជនមិនក្រ ដែលឆ្លុះបញ្ចាំងពីបេសកកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែង ដល់សហគមន៍ តាមរយៈការផ្តល់នូវវិធានប្រតិបត្តិ និងការយក ចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើត តម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។

#### គុណភាពផលប៉ុន្តែស្តីពីឥណទាន

ជាមួយនឹងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច និងការ លំបាកនានា អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំនូវយុទ្ធសាស្ត្រជាស្រេចក្នុង ការប្រឈមមុខនឹងស្ថានភាពអវិជ្ជមានទាំងនេះ និងអាចរក្សាបាននូវ កំណើនផលប៉ុន្តែស្តីពីឥណទានប្រកបដោយគុណភាព និងការត្រួតពិនិត្យ ផ្ទៃក្នុងដ៏រឹងមាំ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី (ខេមបូឌា) បានសហការគ្នាយ៉ាងជិតស្និទ្ធជើម្បីពង្រឹងលើការគ្រប់គ្រង ហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង ដោយអនុវត្តវិធានការ ដូចខាងក្រោម៖

- ការសិក្សា និងវាយតម្លៃឥណទានត្រូវបានធ្វើឡើងដោយផ្អែកជា មូលដ្ឋានលើការវិភាគលំហូរសាច់ប្រាក់។
- ការបែងចែកកម្រិតសិទ្ធិក្នុងការត្រួតពិនិត្យ និងការអនុម័តលើ ឥណទាន។
- ការត្រួតពិនិត្យជាញឹកញាប់លើគោលនយោបាយ នីតិវិធី និង គោលការណ៍ណែនាំ ព្រមទាំងការអនុវត្តលើគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំទាំងនោះ។
- ការគាំទ្រពីប្រព័ន្ធក្នុងការរកឃើញ និងបង្ការការអនុវត្តដែលមិន ត្រឹមត្រូវ ខុសពីគោលនយោបាយ និងនីតិវិធី។
- បន្តពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួច តាម រយៈវិធីសាស្ត្រផ្សេងៗគ្នា។
- ការបញ្ជ្រាបវប្បធម៌នៃការគ្រប់គ្រងហានិភ័យនៅទូទាំង អិលអូអិលស៊ី (ខេមបូឌា)។
- បន្តពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបាន ប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង។
- នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង។
- កែលម្អរចនាសម្ព័ន្ធនៃការលើកទឹកចិត្ត មន្ត្រីប្រឹក្សាលក់សេវា ហិរញ្ញវត្ថុ និងបុគ្គលិកសហគមន៍ផ្សេងទៀត ដោយផ្អែកលើ គុណភាពឥណទានជាចម្បង។

- ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន ១០០% ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃ ឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់ (វាយតម្លៃដោយ ផ្អែកលើលំហូរសាច់ប្រាក់)។
- បន្តផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីរក្សាបុគ្គលិក ដើម្បីពង្រឹង សមត្ថភាព និងចំណេះដឹងនៃបុគ្គលិក និងធានាការ អនុវត្តប្រកបដោយគុណភាពត្រឹមត្រូវ។
- ការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាផ្នែកមួយដ៏ សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ។
- រក្សាឱ្យបាននូវអនុលោមភាពតាមគោលការណ៍ផ្តល់កម្ចីរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាក់ទងនឹងកម្ចីត្រួតគ្នា និងការផ្តល់ហិរញ្ញប្បទានឡើងវិញ។

#### លទ្ធផលប្រាក់បញ្ញើ

សមតុល្យប្រាក់បញ្ញើសំចៃកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៧៦៧ លានដុល្លារអាមេរិក ដែលមានកំណើន ៣២% ធៀបនឹងដំណាច់ឆ្នាំ ២០២១។ ចំនួនអតិថិជនប្រាក់បញ្ញើកើនឡើងដល់ជាង ៥១៧ ពាន់នាក់ ជាមួយនឹងកំណើន ១២%។ កំណើនយ៉ាងឆាប់រហ័ស នៃសមតុល្យប្រាក់បញ្ញើ និងចំនួនអតិថិជនប្រាក់បញ្ញើ បង្ហាញឱ្យ ឃើញថា អិលអូអិលស៊ី (ខេមបូឌា) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់ អតិថិជន ការការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។ អិលអូអិលស៊ី (ខេមបូឌា) មានគោលដៅសម្រេចឱ្យបាននូវកំណើន សមតុល្យប្រាក់បញ្ញើជិតទ្វេដង ដើម្បីតាមឱ្យទាន់ដៃគូនៅត្រឹមដំណាច់ ឆ្នាំ២០២៣។

#### សេវាធនាគារឌីជីថល

ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងឆ្លើយតបទៅនឹងការរីកចម្រើន យ៉ាងឆាប់រហ័សនៃតម្រូវការ សេវាហិរញ្ញវត្ថុឌីជីថល អិលអូអិលស៊ី (ខេមបូឌា) បាននឹងកំពុងវិនិយោគលើគម្រោងធនាគារឌីជីថលយ៉ាង សម្បូរបែប ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរ ជូនដល់អតិថិជន។

- ក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានធ្វើទំនើបកម្មលើ កម្មវិធីធនាគារចល័តរបស់ខ្លួន iPay Cambodia Mobile App ជាមួយនឹងរូបរាងថ្មី និងមានមុខងារកាន់តែប្រសើរជាងមុនព្រម ទាំងបានលើកទឹកចិត្តអតិថិជនរបស់ខ្លួនឱ្យប្រើប្រាស់ផលិតផល ឌីជីថលដែលមានស្រាប់ និងការទូទាត់តាមមធ្យោបាយ ធុរ្យាចត្រូនិចយ៉ាងសម្បូរបែប ដូចជាតាមរយៈប្រព័ន្ធទូទាត់រហ័ស (FAST) ប្រព័ន្ធទូទាត់តម្លៃរាយ (RFT) ប្រព័ន្ធធាតុ និងសេវា ធនាគារតាមអ៊ិនធឺណែត ដែលអនុញ្ញាតឱ្យអតិថិជនរបស់ អិលអូអិលស៊ី (ខេមបូឌា) អាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង យ៉ាងងាយស្រួលពីទូរសព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនគិតតម្លៃសេវា។
- បន្ថែមលើនេះ ជាមួយនឹង ATM cards របស់ អិលអូអិលស៊ី (ខេមបូឌា) អតិថិជនអាចដកសាច់ប្រាក់នៅតាមម៉ាស៊ីន ធុរ្យាចត្រូនិច រាប់ពាន់កន្លែងរបស់ គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ CSS នៅទូទាំងប្រទេស។

- ក្រៅពីនេះ អិលអូអិលស៊ី (ខេមបូឌា) បាននឹងកំពុងដាក់ឱ្យ ប្រើប្រាស់នូវប្រព័ន្ធធនាគារ តាមរយៈឧបករណ៍ Tablet Devices ហើយរំពឹងថានឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់សាខាទាំង អស់នៅត្រឹមដំណាច់ឆ្នាំ២០២៣។ តាមរយៈប្រព័ន្ធធនាគារតាម ឧបករណ៍ Tablet Devices បុគ្គលិករបស់យើងអាចធ្វើប្រតិបត្តិការ ការងារ (ដូចជាការវាយតម្លៃឥណទាន ការប្រមូលប្រាក់កម្ចីនិង ការបើកគណនីបញ្ជើសំចៃ) យ៉ាងងាយស្រួល ពីឧបករណ៍ Tablet Devices ដែលបានកាត់បន្ថយការងារដោយដៃបង្កើន ផលិតភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។
- បន្ថែមលើនេះផងដែរ អិលអូអិលស៊ី (ខេមបូឌា) ក៏បាននឹង កំពុងធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីផ្តល់នូវបណ្តាញ ចែកចាយកាន់តែច្រើន និងបទពិសោធន៍ដ៏ល្អប្រសើរដល់អតិថិជន របស់យើង។

#### ការគ្រប់គ្រងហានិភ័យ សកម្មភាពសង្គម និងអភិបាលកិច្ច

អិលអូអិលស៊ី (ខេមបូឌា) បន្តផ្តល់សេវាហិរញ្ញវត្ថុដែលមានភាព សម្បូរបែបមានការទទួលខុសត្រូវសង្គម និងហិរញ្ញវត្ថុ ដល់ប្រជាជន កម្ពុជានៅជនបទ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អតិថិជនឥណទាន ប្រមាណ ៧៤% រស់នៅតំបន់ជនបទ, ជាង ៧០% ជាអតិថិជនស្ត្រី, ៤៧% នៃអតិថិជនមានមុខរបរក្នុងវិស័យកសិកម្ម ដែលមិនមាន ហានិភ័យប៉ះពាល់ទៅលើហិរញ្ញវត្ថុឱ្យកាត់សម្គាល់ឡើយ, អតិថិជន ប្រមាណ ៤,៨ ពាន់នាក់មានទឹកស្អាតសម្រាប់ប្រើប្រាស់, អតិថិជន ប្រមាណ ៩,៨ ពាន់នាក់កំពុងប្រើប្រាស់ឥណទានតែលម្អ គេហដ្ឋាន, អតិថិជន ៥,៤ ពាន់នាក់កំពុងប្រើប្រាស់ឥណទានសម្រាប់ទឹកស្អាត និងអនាម័យ ដើម្បីលើកកម្ពស់អនាម័យ និងការប្រើប្រាស់ទឹកស្អាត, អតិថិជន ៥១៧ ពាន់នាក់ ទទួលបានសេវាប្រាក់បញ្ញើសំចៃហើយ អតិថិជនប្រមាណ ២៤% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ PPI ដើម្បីវាស់វែង កម្រិតនៃភាពក្រីក្រ។

ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ស្តង់ដារនៃការគ្រប់គ្រងហិរញ្ញវត្ថុ សកម្មភាពសង្គម និងអភិបាលកិច្ច រួមមាន គោលការណ៍ការពារ អតិថិជន (CPP) ស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) ការអនុវត្តល្អបំផុតនៃការគ្រប់គ្រងហិរញ្ញវត្ថុ សកម្មភាព សង្គម និងអភិបាលកិច្ច ជាដើម ត្រូវបានដាក់បញ្ចូលទៅក្នុង គោលនយោបាយ នីតិវិធី ការបណ្តុះបណ្តាល វិធីសាស្ត្រក្នុងការផ្តល់ ផលិតផល និងសេវាកម្មជូនអតិថិជន និងឧបករណ៍ត្រួតពិនិត្យរបស់ គ្រឹះស្ថាន។ ទាំងនេះដោយសារតែគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល យល់ច្បាស់អំពីទស្សនវិស័យដែលថា "ក្រុមហ៊ុនទទួលបានជោគជ័យ លុះត្រាតែអតិថិជនជោគជ័យ"។ ជាលទ្ធផល នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានវិញ្ញាបនបត្រគោលការណ៍ ការពារអតិថិជន **កម្រិតមាស ពីគ្រឹះស្ថានវាយតម្លៃ Cerise និង SPTF**។ នេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ី តែងតែការពារ និងគាំទ្រអតិថិជន ដើម្បីពង្រីកអាជីវកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព។ បន្ថែមលើនេះ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានវិញ្ញាបនបត្រវាយតម្លៃសកម្មភាពសង្គម **កម្រិត \*BB\*** ដែល បង្ហាញឱ្យឃើញថា អិលអូអិលស៊ី (ខេមបូឌា) អនុវត្តបានគ្រប់គ្រាន់

លើការគ្រប់គ្រងសកម្មភាពសង្គម ប្រព័ន្ធការពារអតិថិជន និង អនុលោមតាមបេសកកម្មសង្គម ហើយស្របពេលជាមួយគ្នានេះ អិលអូអិលស៊ី (ខេមបូឌា) ក៏ទទួលបានវិញ្ញាបនបត្រ **វាយតម្លៃការអនុវត្ត របស់គ្រឹះស្ថានទាំងមូល កម្រិត α Medium** ដែលនេះបង្ហាញឱ្យ ឃើញថា អិលអូអិលស៊ី (ខេមបូឌា) មានទស្សនវិស័យរឹងមាំសម្រាប់ និរន្តរភាពហិរញ្ញវត្ថុ និងមានមូលដ្ឋានរឹងមាំ និងមានស្ថិរភាព។

ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាផ្តល់ ជាដំណោះស្រាយក្នុងការការពារហិរញ្ញវត្ថុ និងសង្គម អិលអូអិលស៊ី (ខេមបូឌា) បានខិតខំប្រឹងប្រែងដោយបញ្ចូលទៅក្នុងដំណើរការនៃ ការវាយតម្លៃកម្ចី នូវចំណុចសំខាន់ៗដើម្បីដោះស្រាយការព្រួយបារម្ភ ទៅលើហិរញ្ញវត្ថុ សង្គម និងអភិបាលកិច្ច ហើយដំណើរការនៃការវាយ តម្លៃកម្ចីត្រូវបានបញ្ចូលការវិភាគផលប៉ះពាល់ទៅលើហិរញ្ញវត្ថុ សង្គម និងអភិបាលកិច្ច នៅក្នុងការសម្រេចចិត្តអនុម័តឥណទាន។ អិលអូអិលស៊ី (ខេមបូឌា) មានបញ្ជីអាជីវកម្ម ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលមានផល ប៉ះពាល់អវិជ្ជមានដល់ហិរញ្ញវត្ថុ និងសហគមន៍។ អិលអូអិលស៊ី (ខេមបូឌា) មានវិធានការដ៏រឹងមាំដើម្បីការពារការផ្តល់ប្រាក់កម្ចីដល់ សកម្មភាពដែលត្រូវបានហាមឃាត់។ គ្រប់កម្ចីទាំងអស់ត្រូវបានវាយ តម្លៃដោយបុគ្គលិកសហគមន៍ និងត្រួតពិនិត្យដោយ ប្រធាន គ្រប់គ្រង ដើម្បីធានាថាប្រាក់កម្ចីមិនត្រូវបានផ្តល់ឱ្យដល់សកម្មភាព អាជីវកម្មហាមឃាត់ និងមិនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុ និងសង្គម។ ការវាយតម្លៃផលប៉ះពាល់លើហិរញ្ញវត្ថុ និងសង្គមត្រូវបានអនុវត្តចំពោះ គ្រប់ទំហំកម្ចីទាំងអស់។ ចំពោះកម្ចីដែលមានទំហំតិចជាង ៣០.០០០ ដុល្លារអាមេរិក ការយល់ដឹងពីផលប៉ះពាល់ទៅលើហិរញ្ញវត្ថុ និងសង្គម ត្រូវបានលើកយកមកពិភាក្សាជាមួយអតិថិជន អំពីបញ្ហាហានិភ័យ និងផ្តល់ជាអនុសាសន៍សម្រាប់កែលម្អឱ្យប្រសើរឡើង។ ចំពោះកម្ចី សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំធំជាង ឬស្មើនឹង ៣០.០០០ ដុល្លារអាមេរិក ឧបករណ៍វិភាគដ៏ស្មើគ្នាត្រូវបានបញ្ចូល ពេញលេញទៅក្នុងដំណើរការវាយតម្លៃឥណទាន។ ការវាយតម្លៃដ៏ លម្អិតត្រូវបានធ្វើឡើងដើម្បីវិភាគទៅលើផលប៉ះពាល់ថាមានកម្រិត ទាប មធ្យម ឬ ខ្ពស់ និងផ្តល់អនុសាសន៍ទៅអតិថិជនសម្រាប់ការ យល់ដឹង និងធ្វើការកែលម្អ។ ការតាមដានទៅលើខ្លួនភាពនៃការវាយ តម្លៃផលប៉ះពាល់លើហិរញ្ញវត្ថុ និងសង្គម ត្រូវបានបន្តត្រួតពិនិត្យ ជាប្រចាំ។ យ៉ាងហោចណាស់ចំនួនពីរដង (អំឡុងពេលវាយតម្លៃកម្ចី និងមុនពេលទម្លាក់ទុន) អតិថិជនត្រូវបានជូនដំណឹងអំពីលក្ខណៈនៃ ផលិតផល ការយកកម្រៃសេវា ចន្លោះពេលរង់ចាំទុន និងលក្ខខណ្ឌ ផ្សេងៗ ដោយប្រើប្រាស់សម្ភារៈជំនួយភាព (visual aids A4-Metacard)។ បន្ថែមលើនេះ វីដេអូណែនាំស្តីពីការប្រើប្រាស់ visual aids A4- Metacard ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ អិលអូអិលស៊ី (ខេមបូឌា)។

ដោយសារតែការរីករាលដាលនៃកូវីដ១៩ ការបណ្តុះបណ្តាលអំពីការ យល់ដឹងផ្នែកហិរញ្ញវត្ថុដែលធ្វើឡើងនៅក្នុងថ្នាក់ផ្ទាល់ និងសកម្មភាព ពាក់ព័ន្ធដទៃទៀត ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយវីដេអូអប់រំខ្លី ចំនួន៤ អំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុត្រូវបានផលិតឡើង ដើម្បីផ្តល់ សារអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការការពារអតិថិជនការលើក ទឹកចិត្តខ្លួនឯង និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច ដល់អ្នកទស្សនា



ទាំងអស់ តាមរយៈការបង្ហាញនៅក្នុង Facebook Page របស់ អិលអូអិលស៊ី (ខេមបូឌា) និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត របស់ អិលអូអិលស៊ី (ខេមបូឌា)។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ វីដេអូអប់រំខ្លីចំនួន២៤ អំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុត្រូវបានផលិតឡើង និងបង្ហាញនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម។ ជាលទ្ធផលវីដេអូទាំង នោះមានអ្នកចូលទស្សនាជាង ១៦ លាននាក់។

លើសពីនេះទៅទៀត អិលអូអិលស៊ី (ខេមបូឌា) បានបែងចែកថវិកា មួយចំនួនដើម្បីចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀត ដូចជា៖

- ដាក់បង់ថ្នាំអង្គុយលើទីសាធារណៈ សកម្មភាពនៅតាម សាលារៀន ដាំដើមឈើ ឧបត្ថម្ភសៀវភៅដាក់ក្នុងបណ្ណាល័យ សាងសង់អណ្តូងទឹក និងកន្លែងលាងដៃ។
- បរិច្ចាគទៅ កាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាព សប្បុរសធម៌។
- បរិច្ចាគអាហារ ផ្ទះសម្រាម និងសម្ភារសិក្សាទៅអង្គការកុមារ។
- ឧបត្ថម្ភដល់យុវជនសម្រាប់សហគមន៍ ដើម្បីជួយដល់កម្មវិធី មនុស្សធម៌នានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលំបាក នៅក្នុងគ្រួសារ។
- ផ្តល់ការអប់រំដល់អ្នកទទួលបានអត្ថប្រយោជន៍ ពីគម្រោងភូមិមួយ ផលិតផលមួយស្តីពី “វិធីទទួលបានសេវាហិរញ្ញវត្ថុដ៏ត្រឹមត្រូវ” នៅក្នុងខេត្តមួយចំនួន។
- ផ្តល់ជំនួយដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ក្នុងការអភិវឌ្ឍសកម្មភាពអាជីវកម្មប្រកបដោយ ភាពជោគជ័យ សម្រាប់អ្នកទទួលបានអត្ថប្រយោជន៍ ពីគម្រោង ពាក់ព័ន្ធនឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ ស្តីពី “វិធីទទួលបានសេវា ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ”។
- ចូលរួមក្នុងកិច្ចការសង្គមតាមរយៈការផ្តល់នូវខិតប័ណ្ណផ្សព្វផ្សាយ អំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន និងសម្ភារផ្សព្វផ្សាយផ្សេងៗ ទៀត ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន (NACD) ដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹង គ្រឿងញៀនដល់សាធារណជន។

### យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៣

យើងមើលឃើញឆ្នាំ២០២៣ ពេញពេញទៅដោយឱកាសថ្មីៗ និងការ ប្រកួតប្រជែងសម្រាប់ អិលអូអិលស៊ី (ខេមបូឌា)។

**ខាងផ្នែកឥណទាន** យើងនឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រដែលមានស្រាប់ និង បន្តផ្តោតការយកចិត្តទុកដាក់លើឥណទានខ្នាតតូច និងមធ្យម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលបានយកទ្រព្យដែលទិញជា ទ្រព្យជាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលជាអាជីវកម្មចម្បងរបស់ អិលអូអិលស៊ី (ខេមបូឌា)។

**ខាងផ្នែកប្រាក់បញ្ញើ** យើងនឹងបន្តពង្រឹងសេវាអតិថិជន និងប្រើប្រាស់ បណ្តាញខ្ចីជីវិតសម្រាប់បង្កើនលើកកម្ពស់ការប្រមូលប្រាក់បញ្ញើ សំចៃបន្ថែមទៀត។ បន្ថែមលើនេះ យើងនឹងបន្តផ្តល់នូវផលិតផល និង សេវាកម្មថ្មីៗ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន រួមមាន គណនីសន្សំសម្រាប់ប្រើប្រាស់ក្នុងគម្រោងពេលអនាគត គណនីសន្សំ សម្រាប់បុត្រធីតា និងសេវាទូទាត់វិក្កយបត្រ និងសេវាបើកប្រាក់បៀវត្ស។

**ខាងផ្នែកឌីជីថល** អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តអភិវឌ្ឍវិធានបន្ត ហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ជាមួយ នឹងបទពិសោធន៍ធនាគារនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

**ខាងផ្នែកមូលនិធិ** អិលអូអិលស៊ី (ខេមបូឌា) នឹងស្វែងរកទុនពីប្រភព ផ្សេងៗគ្នា ដើម្បីធានាភាពគ្រប់គ្រាន់នៃមូលនិធិសម្រាប់គាំទ្រកំណើន របស់ អិលអូអិលស៊ី (ខេមបូឌា)។ បន្ថែមលើប្រភពទុនពីម្ចាស់ ភាគទុនិក កម្មវិធីម្ចាស់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន អិលអូអិលស៊ី (ខេមបូឌា) បានបោះផ្សាយលក់មូលបត្របំណុលលើកទីមួយ ដើម្បី គាំទ្រនិរន្តរភាពនៃការវិវត្តលក់របស់ អិលអូអិលស៊ី (ខេមបូឌា) ហើយកំពុងស្ថិតក្នុងដំណាក់កាល បោះផ្សាយលក់មូលបត្របំណុល លើកទីពីរ ទៅដល់វិនិយោគិនសក្តានុពល។

**ខាងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ សកម្មភាពសង្គម និងអភិបាលកិច្ច** អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តយកចិត្តទុកដាក់លើការអនុវត្តដែល ល្អបំផុតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សកម្មភាពសង្គម និងអភិបាលកិច្ច ដើម្បីសម្រេចឱ្យបានតាមការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការសម្រេចឱ្យបានតាម គុណតម្លៃរបស់ អិលអូអិលស៊ី (ខេមបូឌា) ដែលចែងថា “អិលអូអិលស៊ី (ខេមបូឌា) ឱ្យតម្លៃទៅលើទស្សនវិស័យ ក្នុងការធ្វើឱ្យមានតុល្យភាព រវាងកិច្ចការសង្គម និងផលចំណេញ”។

សរុបជាមួយគ្នា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការចាប់ យកឱកាសជោគជ័យ ហើយយើងជឿជាក់ថា អិលអូអិលស៊ី (ខេមបូឌា) នឹងអាចនាំមកនូវតម្លៃបន្ថែមទៀត ដល់អតិថិជន វិនិយោគិន និង ម្ចាស់ភាគទុនិក។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សា ភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ ការដឹកនាំ ការគាំទ្រ និងការផ្តល់ជំនួយនានាដល់ក្រុមយើងពេលមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញ ការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួល ខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូម ថ្លែងអំណរគុណចំពោះ អតិថិជន វិនិយោគិន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រ អិលអូអិលស៊ី (ខេមបូឌា) ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ បន្ថែមលើនេះ ខ្ញុំបាទក៏ សូមថ្លែង អំណរគុណដល់អាជ្ញាភិបាល និងធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រក្នុង ឆ្នាំ២០២២ និងជោគជ័យដែលរំពឹងទុកនៅឆ្នាំ បន្តបន្ទាប់ទៀត។



សុខ រឿន  
ប្រធាននាយកប្រតិបត្តិ

# អំពី អិលអូអិលស៊ី (ខេមបូឌា)

## ទិដ្ឋភាពទូទៅអំពីប្រទេសកម្ពុជា (២០)

- ស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ
- ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច
- ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ

## ទិដ្ឋភាពទូទៅអំពី អិលអូអិលស៊ី (ខេមបូឌា) (២២)

- ផែនទីនៃតំបន់ប្រតិបត្តិការ
- ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ
- ទិដ្ឋភាពសង្ខេបអំពី អិលអូអិលស៊ី (ខេមបូឌា)
- ប្រវត្តិសង្ខេប
- រចនាសម្ព័ន្ធភាគទុនិក

## វិញ្ញាបនបត្រ និងពានរង្វាន់ (២៩)

## ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម (៣២)



# ទិដ្ឋភាពទូទៅអំពីប្រទេសកម្ពុជា



## ស្ថានភាពកម្មវិស័យ និងប្រជាសាស្ត្រ

ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ពី ទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅចំកណ្តាលនៃអាស៊ីអាគ្នេយ៍ដីគោក ហើយភ្ជាប់ការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទៅបណ្តាប្រទេសនានា តាមរយៈដើមរំលែកហិរញ្ញវត្ថុជាច្រើនខ្សែ។ ដោយសារអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងសមត្ថភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចបើកសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកវិលមករកភាពប្រក្រតីឡើងវិញ។

ប្រទេសកម្ពុជាមានប្រជាជនជិត ១៧ លាននាក់ ជាមួយនឹងអត្រាកំណើន ១,៥%។ ប្រជាជនមានអាយុជាមធ្យម ២៦,៦ឆ្នាំ ហើយ ៨១,៧% នៃប្រជាជនដែលមានអាយុចន្លោះពី ១៥ - ៥៩ ឆ្នាំ ជាប្រជាជនសកម្មពេញកម្លាំងពលកម្ម ជាមួយនឹងអត្រាអត់ការងារធ្វើត្រឹមតែ ១,២%។ យ៉ាងណាមិញអត្រាអត់ការងារធ្វើត្រូវបានរំពឹងថានឹងអាចកើនឡើងដល់ ៤,៨% ដោយសារតែផលប៉ះពាល់ទៅលើសេដ្ឋកិច្ចបណ្តាលមកពី កូវីដ១៩។ ប្រជាជនសកម្មពេញកម្លាំងពលកម្មមានចំណេះជំនាញកាន់តែល្អប្រសើរជាងមុន ដោយសារតែអត្រាអ្នកចេះអក្សរនៅទូទាំងប្រទេស និងអត្រាបញ្ចប់ការសិក្សាមានការកើនឡើងខ្ពស់។ ៧០% នៃប្រជាជនកម្ពុជាមានអាយុក្រោម ៣៥ឆ្នាំ។ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងមនុស្សជំនាន់ក្រោយ និងមនុស្សចាស់ ទាក់ទងនឹងកម្រិតនៃការអប់រំ និងអាកប្បកិរិយានៃការប្រើប្រាស់ផលិតផល។ យុវជនកម្ពុជាមានការយល់ដឹងពីការប្រើប្រាស់ផលិតផល និងអំណាចទិញកាន់តែច្រើនជាងពេលមុនៗ ហើយចំណង់របស់ពួកគេសម្រាប់ការទិញទំនិញ និងសេវាកម្មប្រកបដោយគុណភាពកំពុងត្រូវបានបំពេញនៅក្នុងតំបន់ទីក្រុង ជាមួយនឹង ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម និងយីហោអន្តរជាតិជាច្រើន ដែលបើកដំណើរការជាផ្សេងៗរាល់សប្តាហ៍។

ការធ្វើចំណាកស្រុកពីជនបទទៅទីក្រុងមានការកើនឡើងដែល៤០% នៃប្រជាជនបច្ចុប្បន្នកំពុងរស់នៅតំបន់ទីក្រុង។ ប្រជាជនភាគច្រើននៅជនបទមានមុខរបរពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ត្រឹមតែ ៣៨% នៃប្រជាជននៅទីក្រុងមាន WIFI សម្រាប់ប្រើប្រាស់។ យ៉ាងណាមិញ គិតត្រឹមឆ្នាំ២០២០ ទូរសព្ទដែលត្រូវបានប្រើប្រាស់មានចំនួន

សរុបប្រមាណ ២១,៤២ លានគ្រឿង ដែលមានន័យថាជាមធ្យមមនុស្សម្នាក់ប្រើប្រាស់ទូរសព្ទដៃចំនួន ១,៣គ្រឿង ដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទី៤ នៅទូទាំងពិភពលោក។ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាមានចំនួន ៧១,៣% នៃប្រជាជនសរុប គិតត្រឹមខែមករា ឆ្នាំ២០២១ ដែលអ្នកប្រើប្រាស់ភាគច្រើននិយមប្រើ Facebook, YouTube, Tik Tok និង Instagram។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា ដែលអាជីវកម្មក្នុងស្រុកភាគច្រើនមាន Facebook pages សម្រាប់ក្រុមហ៊ុន ជាជាងមានគេហទំព័រ។

ខេត្តទាំង២៥នៅទូទាំងប្រទេស (ដែលមានទីក្រុងភ្នំពេញជារាជធានី) ត្រូវបានតភ្ជាប់ដោយផ្លូវជាតិ និងផ្លូវល្បឿនលឿន។ ប្រជាជនភាគច្រើនធ្វើដំណើរដោយម៉ូតូ ដែល ៩៥% នៃគ្រួសារទាំងអស់មានម៉ូតូផ្ទាល់ខ្លួន ខណៈដែល១២%មានរថយន្តផ្ទាល់ខ្លួនហើយយាងតាមជើងរៀនឆ្នាំ២០១៩។ មធ្យោបាយធ្វើដំណើរសាធារណៈនៅមានកម្រិតនៅតំបន់ទីក្រុង ដែលមានផ្លូវខ្ពង់ខ្ពស់សម្រាប់ការធ្វើដំណើរតាមរថយន្តក្រុងនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែប្រជាជននិយមការធ្វើដំណើរតាមកម្មវិធី App ដូចជា Grab និង Pass App ដែលមានតម្លៃតូចត្រឹមតែ ៣.០០០ រៀល ក្នុងមួយគីឡូម៉ែត្រ។ រថយន្តក្រុង និងឡានតាក់ស៊ីត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅកាន់ខេត្តនានា និងតំបន់ជាច្រើនស្រយាល។

ប្រភព៖ Business Chambers/Associations reported as of July 2022.

## ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច

សេដ្ឋកិច្ចបានបន្តដើរឡើងវិញក្នុងអត្រា ៥,១% ក្នុងឆ្នាំ២០២២ ដែលគាំទ្រដោយការបើកទូលាយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ និងកំណើនតម្រូវការខាងក្រៅ។ វិស័យកម្មនិយមសម្រេចបានកំណើនរឹងមាំ ដែលក្នុងនោះផលិតផលកាត់ដេរសម្រាប់នាំចេញកើន៦៤,៣%ផលិតផលមិនមែនកាត់ដេរសម្រាប់នាំចេញកើន ១,១ដង និងផលិតផលកម្មនិយមសម្រាប់ប្រើប្រាស់នៅក្នុងស្រុកកើន ៨៨,៥%។ ជាមួយគ្នានេះ វិស័យទេសចរណ៍មានកំណើនល្អ ដោយភ្ញៀវអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ ២,២លាននាក់

ថ្មីបើនៅមានកម្រិតត្រឹម ១/៣ នៃគ្រាមុនវិបត្តិក៏ដោយ ខណៈដែលទេសចរក្នុងស្រុកបានវិលមកប្រក្រតីភាពវិញទាំងស្រុង។ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបត្រឹម ០,៨% និង ០,៥% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ស្របពេលដែលវិស័យកសិកម្មបន្តកើនឡើងក្នុងល្បឿនយឺតត្រឹម ០,៧% ដែលបណ្តាលមកពីទឹកភ្លៀងធ្លាក់ល្បឿននិងមានបរិមាណច្រើន និងការកើនឡើងថ្លៃដើមផលិត ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ និងដឹកសិកម្ម។

អតិថិជនបានកើនឡើងដល់ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ (២,៩%) ដែលជាចម្បងបណ្តាលមកពីកំណើនថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារក្រោមឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពអាក់អររលាយខ្សែច្រវាក់ផ្គត់ផ្គង់សកល ស្របពេលដែលតម្រូវការក្នុងស្រុកមានកំណើនជាលំដាប់។ អត្រាប្តូរប្រាក់មានស្ថេរភាពក្នុងរង្វង់ ៤.១០២ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយថ្លៃបន្តិច ០,១% ធៀបនឹងឆ្នាំមុន។

ប្រភព៖ របាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា

## ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសម្រេចបានកំណើនផលប៉ុគ្រតណទានចំនួន ២៤,៧% ធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យប្រមាណ ៩,៧ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែធ្នូឆ្នាំ២០២២ និងមានអតិថិជនជាង ២,១លាននាក់ ខណៈដែលហានិភ័យផលប៉ុគ្រតណទានធំជាង៣០ថ្ងៃ មានចំនួន ២,៥%។ ចំណែកអតិថិជនប្រាក់បញ្ញើមានចំនួនជាង ២,៦ លាននាក់ និងមានសមតុល្យជាង ៥,១ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ២១% ធៀបនឹងដំណាច់ឆ្នាំ២០២១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាផ្តល់សេវា ហិរញ្ញវត្ថុជូនអតិថិជននៅទូទាំងប្រទេស និងមានផលិតផលសម្រាប់ប្រើប្រាស់ច្រើនដូចជា ផលិតផលកម្ចីដែលមិនមានទ្រព្យដាក់ធានា ភតិសន្យាហិរញ្ញវត្ថុ ផលិតផលកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលទទួលបានយកសម្ភារដែលទិញជាទ្រព្យដាក់ធានា ផលិតផលកម្ចីសហគ្រាសខ្នាតតូចនិងមធ្យម និងផលិតផលកម្ចីសម្រាប់កសិកម្ម ជាដើម។ លើសពីនេះទៅទៀត ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលក៏មានប្រជាប្រិយភាពផងដែរនៅក្នុងវិស័យនេះ ដូចជាសេវាធនាគារចល័ត សេវាទូទាត់វិក្កយប័ត្រ និងសេវាប្រាក់កម្ចីតាមបែបឌីជីថល។


បច្ចុប្បន្ននេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណជាង ៨០គ្រឹះស្ថាន ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើធំៗទាំង៥ ចាប់យកចំណែកទីផ្សារជាង ៨៦% នៃទំហំទីផ្សារសរុបបើគិតលើទំហំផលប៉ុគ្រតណទាន។

ស្ថានភាពទីផ្សារមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ ដែលអ្នកវិនិយោគថ្មី មានលក្ខណៈចាស់ទុំដែលអ្នកវិនិយោគថ្មីៗត្រូវតែមានដើមទុនយ៉ាងរឹងមាំ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារនេះបាន។


ប្រភព៖ របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២ និងរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា។

# ទិដ្ឋភាពទូទៅអំពី អិលអូអិលស៊ី (ខេមបូឌា)


ផែនទីនៃតំបន់ប្រតិបត្តិការ




**សង្ខេប**



ស្ថានទីនេះ ដើម្បីចូលមើល  
ព័ត៌មានទំនាក់ទំនងសាខា



**៨៣**  
ចំនួនសាខា



**២៥/២៥**  
ចំនួនខេត្តប្រតិបត្តិការ

សំគាល់៖ ផែនទីខាងលើ ប្រើប្រាស់សម្រាប់គំរូតាងបង្ហាញពីបណ្តាញប្រតិបត្តិការរបស់ អិលអូអិលស៊ី (ខេមបូឌា) តែប៉ុណ្ណោះ។

# ទស្សនវិស័យ បេសកកម្ម គុណតម្លៃ




## ទស្សនវិស័យ

ជាស្ថាប័នដែលផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។



## បេសកកម្ម

បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវ បរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយ និរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។



# អំពី អិលអូអិលស៊ី (ខេមបូឌា)



អិលអូអិលស៊ី (ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់នូវផលិតផលឥណទាន និងប្រាក់បញ្ញើ។ បន្ថែមលើនេះ អិលអូអិលស៊ី (ខេមបូឌា) ក៏ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់នូវសេវាកម្មសន្យាហិរញ្ញវត្ថុ និងសេវាផ្សេងៗមួយចំនួនទៀត ជូនដល់អតិថិជន។ បច្ចុប្បន្ន អិលអូអិលស៊ី (ខេមបូឌា) ផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនរួមមាន សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាកម្មសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត និងសេវាទូទាត់វិក្កយបត្រ។ ជាមួយនឹងបដិវត្តនៃបច្ចេកវិទ្យា អិលអូអិលស៊ី (ខេមបូឌា) បាននិងកំពុងផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីពង្រីកបណ្តាញចែកចាយបន្ថែមទៀត និងផ្តល់នូវសេវាអតិថិជនដ៏ល្អប្រសើរជូនអតិថិជន ដូចជា កម្មវិធីធនាគារចល័ត iPay Mobile Application សេវាធនាគារតាមអ៊ិនធើណែត សេវាផ្ទេរប្រាក់តាមប្រព័ន្ធបាគង សេវាទូទាត់ហើស (FAST) សេវាទូទាត់សងប្រាក់តម្លៃវាយ (RFT) និងសេវាអេធីអិមកាតតាមប្រព័ន្ធ CSS។

# ប្រវត្តិសង្ខេប


អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា ("CRS") ក្នុងឆ្នាំ១៩៩៤ និងត្រូវបានចុះបញ្ជីក្រោមឈ្មោះ ធនាគារភូមិ (ខេមបូឌា) អិលធីឌី ក្នុងឆ្នាំ២០០២។ បន្ទាប់មកធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារភូមិជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០០៣។ នៅឆ្នាំ ២០០៧ TPC-ESOP ត្រូវបានបង្កើតឡើង និងបានក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធភាគហ៊ុន។ ក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន LOLC Micro Investment Ltd. ("LOMI") បានចូលរួមជាម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោមភាគទុនិកនានា។ បន្ទាប់មកនៅឆ្នាំ ២០១៥ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ("LOLC") ហើយក៏បានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំនោះផងដែរ។ ចាប់ពីឆ្នាំ ២០១៨ មក ក្រុមហ៊ុន LOLC Asia Private Limited (ពីមុនមានឈ្មោះថា LOLC Private Limited) បានទិញភាគហ៊ុនទាំងអស់របស់ DWM និង LOMI ដែលកាន់កាប់ ភាគហ៊ុនសរុបចំនួន ៩៦,៩៧% នៃភាគហ៊ុនរបស់ អិលអូអិលស៊ី (ខេមបូឌា) ខណៈដែលភាគហ៊ុន ៣,០៣% ផ្សេងទៀត ត្រូវបានកាន់កាប់ដោយបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) តាមរយៈក្រុមហ៊ុន TPC-ESOP CO., LTD.

ទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ខ្លួន កាលពីដំបូង អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់សេវាកម្ម ហើយចាប់តាំងពីឆ្នាំ២០១៥ មក អិលអូអិលស៊ី (ខេមបូឌា) ផ្តល់សេវាប្រាក់បញ្ញើជូនដល់អតិថិជនបន្ថែមទៀត រួមជាមួយនឹងកម្មវិធីធនាគារចល័ត សេវាធនាគារតាមអ៊ិនធើណែត និងការផ្ទេរប្រាក់ក្នុងស្រុកទាំងនៅក្នុង អិលអូអិលស៊ី (ខេមបូឌា) និងការផ្ទេរប្រាក់អន្តរធនាគារ តាមរយៈគម្រោងរបស់ធនាគារជាតិនៃកម្ពុជា (FAST, RFT និងបាគង)។

លើសពីនេះ អិលអូអិលស៊ី (ខេមបូឌា) ក៏បានបោះផ្សាយប័ណ្ណ CSS ATM ដែលអនុញ្ញាតឱ្យអតិថិជនដកប្រាក់ពីម៉ាស៊ីន ATM ជាង ៣.០០០ របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់ CSS ។ ចាប់ពីឆ្នាំ ២០១៧ មក អិលអូអិលស៊ី (ខេមបូឌា) ក៏ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មសន្យាហិរញ្ញវត្ថុ ហើយនៅឆ្នាំ ២០២២ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មបើកកាស្យូរន (ម៉ូដែលភ្នាក់ងារ)។

១៩៩៤	២០០៣	២០០៧	២០១០	២០១៤	២០១៥	២០១៧	២០១៨	២០១៩	២០២០	២០២១	២០២២
------	------	------	------	------	------	------	------	------	------	------	------

អាជ្ញាប័ណ្ណ	
NGO	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ឈ្មោះ	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ
ធនាគារភូមិ	ធនាគារភូមិ (ខេមបូឌា) អិលធីឌី
ភាគទុនិក	អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ប្រព័ន្ធធនាគារស្តុល	ESOP (3.03%) + LOLC (96.97%)
ប្រព័ន្ធធនាគារស្តុល	ប្រព័ន្ធធនាគារស្តុល (Offline)
ផលិតផល និងសេវាកម្ម	T24-Temenos



ប្រាក់បញ្ញើ


ផ្ទេរប្រាក់ក្នុងស្រុក

អាយធើ ខេមបូឌា

ឥណទាន / បង់រំលស់

CSS / ប័ណ្ណអេធីអិម

# របៀបសម្ព័ន្ធភាគទុនិក



## LOLC ASIA PRIVATE LIMITED

ជាក្រុមហ៊ុនសាមីកម្មដ៏ធំមួយក្នុងប្រទេសសិង្ហបុរី ដែលមានភាគហ៊ុនចំនួន ៩៦,៩៧% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។

# ៩៦,៩៧%

## TPC-ESOP CO., LTD.

ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតមានភាគហ៊ុនចំនួន ៣,០៣% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ដែលកាន់កាប់ដោយបុគ្គលិករបស់ អិលអូអិលស៊ី (ខេមបូឌា)។

# ៣,០៣%

# វិញ្ញាបនបត្រ និងពានរង្វាន់



## GLOBAL CLIMATE PARTNERSHIP FUND (GCPF)

ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អិលអូអិលស៊ី (ខេមបូឌា) ក្នុងការបង្កើតផលិតផលដែលជំរុញប្រសិទ្ធភាពថាមពល និងការអនុវត្តដែលមិនប៉ះពាល់ដល់ បរិស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

## វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន (CPC)

នេះជាវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាស ដែលចេញដោយ Cerise និង SPTF ។ វិញ្ញាបនបត្រនេះបញ្ជាក់ថា អិលអូអិលស៊ី (ខេមបូឌា) តែងតែការពារ និងគាំទ្រអតិថិជន ដើម្បីឱ្យអាជីវកម្មរបស់អតិថិជនរីកចម្រើន តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព និងនិរន្តរភាព។



### លិខិតថ្លែងអំណរគុណ

លិខិតនេះត្រូវបានផ្តល់ជូនអិលអូអិលស៊ី (ខេមបូឌា) សម្រាប់ការអនុលោមពេញលេញតាមកាតព្វកិច្ចសារពើពន្ធ។ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស។



### វិញ្ញាបនបត្រ ISO ស្តីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មានពីក្រុមហ៊ុន BUREAU VERITAS ដែលទទួលស្គាល់អិលអូអិលស៊ី (ខេមបូឌា) ចំពោះ

សុវត្ថិភាពខ្ពស់នៃបច្ចេកវិទ្យាព័ត៌មាន និងសុវត្ថិភាពខ្ពស់ក្នុងការការពារទិន្នន័យរបស់អតិថិជន។



### វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ

មិនមែនគ្រប់អាជីវកម្មដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជាមានសិទ្ធិទទួលបានវិញ្ញាបនបត្របែបនេះនោះទេ។ វិញ្ញាបនបត្រនេះត្រូវបានផ្តល់ឱ្យ អិលអូអិលស៊ី (ខេមបូឌា) សម្រាប់អនុលោមភាពសារពើពន្ធ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

### ពានរង្វាន់លើគុណភាពទិន្នន័យផ្តល់ដោយការិយាល័យឥណទានកម្ពុជា (CBC)

ពានរង្វាន់នេះទទួលស្គាល់ អិលអូអិលស៊ី (ខេមបូឌា) ចំពោះភាពឥតខ្ចោះលើគុណភាពទិន្នន័យ ដែលត្រូវបានទទួលស្គាល់ដោយការិយាល័យឥណទានកម្ពុជា (CBC) ដែលជាស្ថាប័នឯកទេសក្នុងការផ្តល់របាយការណ៍ឥណទាន សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។





# ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម

## ដៃគូហិរញ្ញប្បទាន

ក្នុងប្រទេស	
Bank of China	
Bred Bank Cambodia	
Cathay United Bank	
Industrial and Commercial Bank of China Limited	
KB Daehan Special Bank Plc	
Mega International Commercial Bank	
SME Bank	
Sathapana Bank Plc.	
Union Commercial Bank Plc.	

អន្តរជាតិ	
Alterfin c.v.b.a	
BlueOrchard	
BANK IM BISTUM ESSEN eG	
Developing World Market	
Enabling Qapital	
Frankfurt School	
Incofin	
MCE Social Capital	
Microvest	
Norfund	
NMI	
Oikocredit	
DFC (Former OPIC)	
Proparco	
BlueEarth (Former PG Impact)	
responsAbility	
Symbiotics	
Triple Jump	
WLB	
WaterCredit	

## ដៃគូអាជីវកម្ម

ភ្នាក់ងារបង់ប្រាក់កម្ចី	
Wing Bank (Cambodia) Plc.	
E-Money	
True Money	
Ly Hour Pay Pro Plc.	

ជំនួយបច្ចេកទេស	
OikoCredit	
Global Climate Partnership Fund (GCPF)	
Aqua for All	

ការធានាគុណភាព	
USAID	
CGCC	

# អំពីអាជីវកម្ម

## សមិទ្ធផលអាជីវកម្ម (៣៦)

- សមិទ្ធផលប្រាក់កម្ចី
- សមិទ្ធផលប្រាក់បញ្ញើ
- សេវាធនាគារចល័ត (IPAY CAMBODIA)
- សេវាបំណុលអធិបតី ស៊ីអេសអេស
- សេវាផ្ទេរប្រាក់ក្នុងស្រុក

## របាយការណ៍ហិរញ្ញវត្ថុសង្ខេប ៣ឆ្នាំ (៤២)

- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- អនុបាតសំខាន់ៗ

## សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២២ (៤៦)

## ទស្សនវិស័យឆ្នាំ២០២៣ (៤៨)

# ០១៣

# សមិទ្ធផលអាជីវកម្ម



## សមិទ្ធផលប្រាក់កម្ចី

### ផលិតផលប្រាក់កម្ចី

- ប្រាក់កម្ចីក្រុម (GL):** គឺជាប្រាក់កម្ចីដែលបង្កើតឡើងដោយមានក្រុមធានា និងមានសមាជិកក្នុងសហគមន៍ចាប់ពី ២ដល់៧នាក់ ជាមួយទំហំប្រាក់កម្ចីជាអតិបរមាចំនួន ២.០០០ដុល្លារអាមេរិក សមមូលនឹងរូបិយប័ណ្ណផ្សេងទៀតដោយពុំចាំបាច់មានទ្រព្យធានាឡើយ។
- ប្រាក់កម្ចីឯកត្តជន (IL):** គឺជាប្រាក់កម្ចីសម្រាប់បុគ្គល ឬម្ចាស់អាជីវកម្ម ជាមួយទំហំប្រាក់កម្ចីជាអតិបរមាចំនួន ១០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត ដោយមាន ឬគ្មានទ្រព្យធានា។
- ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (SME):** គឺជាប្រាក់កម្ចីដែលផ្តល់ឯកត្តជន ម្ចាស់អាជីវកម្ម ឬសហគ្រាស ដែលមានទំហំប្រាក់កម្ចីជាអតិបរមាចំនួន ២០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត ដោយមានទ្រព្យធានា។
- ប្រាក់កម្ចីតាមរដូវកាល (SNL):** គឺជាប្រាក់កម្ចីដែលរៀបចំឡើងសម្រាប់ឱ្យអ្នកខ្ចី ប្រើប្រាស់ប្រាក់កម្ចីក្នុងសកម្មភាពកសិកម្មរបស់ពួកគេ ដែលមានទំហំប្រាក់កម្ចីជាអតិបរមាចំនួន ៣០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។
- ប្រាក់កម្ចីតែលម្អគេហដ្ឋាន (HIL):** គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជនដើម្បីកែលម្អ និង សាងសង់ផ្ទះរបស់ពួកគេជាមួយប្រាក់កម្ចីជាអតិបរមាចំនួន ៣០.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។
- ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LIL):** គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជាមួយនឹងទំហំកម្ចីជាមួយនឹងទំហំកម្ចីអតិបរមាចំនួន ១០.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។
- ប្រាក់កម្ចីទឹកស្អាត និងអនាម័យ (WIL):** គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជនដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ជាមួយនឹងទំហំកម្ចីអតិបរមាចំនួន ៣.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។
- ភតិសន្យាហិរញ្ញវត្ថុ (FL):** រចនាឡើង សម្រាប់អតិថិជនដែលចង់ប្រើប្រាស់ចលនចលនវត្ថុ ដែលមានទំហំកម្ចីអតិបរមា ចំនួន ៥០.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត ហើយអតិថិជនអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៅពេលបញ្ចប់កិច្ចសន្យាភតិសន្យា។

## សមិទ្ធផលប្រាក់កម្ចីតាមផលិតផល

ផលិតផល	២០២១				២០២២			
	ចំនួនគណនី	% គណនី	ផលប្រាក់កម្ចី (ពាន់ដុល្លារ)	% ផលប្រាក់កម្ចី	ចំនួនគណនី	% គណនី	ផលប្រាក់កម្ចី (ពាន់ដុល្លារ)	% ផលប្រាក់កម្ចី
ប្រាក់កម្ចីក្រុម	១៧៩.៦៣៨	៤៧,៣%	១៥៣.៨៣៥	១៤,៨%	១៩២.៦៣១	៤៦,៥%	១៧៤.៥៣០	១៣,៩%
ប្រាក់កម្ចីឯកត្តជន	១០១.៧៧១	២៦,៨%	៣២៩.៧៣៥	៣១,៨%	១១២.៣៦២	២៧,១%	៣៦២.០១៥	២៨,៩%
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	២២.៨៥៨	៦,០%	៣០២.៦៥២	២៩,២%	៣២.៥៧១	៧,៩%	៤៣៦.៥១២	៣៤,៨%
ប្រាក់កម្ចីតាមរដូវកាល	២១.៩៦២	៥,៨%	៩៤.៣០៩	៩,១%	២៤.៨៩៥	៦,០%	១១៦.៩៧១	៩,៣%
ប្រាក់ប្រាក់កម្ចីកែលម្អគេហដ្ឋាន	៩.៧៤១	២,៦%	៥១.៣៦១	៥,០%	៩.៨២៣	២,៤%	៥៧.៧៦៤	៤,៦%
ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	៣៧.៨៩០	១០,០%	១០១.៧២៧	៩,៨%	៣៧.២៧៤	៩,០%	១០៣.៣០៩	៨,២%
ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	៥.៨៧៧	១,៥%	២.២៣០	០,២%	៤.៥៨៥	១,១%	១.៧១៦	០,១%
ភតិសន្យាហិរញ្ញវត្ថុ	១៧១	០,០%	៤៣២	០,០%	១១៩	០,០%	២០៥	០,០%
<b>សរុប</b>	<b>៣៧៩.៩០៨</b>	<b>១០០,០%</b>	<b>១.០៣៦.២៨១</b>	<b>១០០,០%</b>	<b>៤១៤.២៦០</b>	<b>១០០,០%</b>	<b>១.២៥៣.០២២</b>	<b>១០០,០%</b>

ផលិតផលកម្ចីក្រុម និងកម្ចីឯកត្តជននៅតែជាអាជីវកម្មស្នូលរបស់ អិលអូអិលស៊ី (ខេមបូឌា) ដែលមានចំនួនច្រើនជាង ៧០% នៃអតិថិជនកម្ចីសរុប។

## សមិទ្ធផលប្រាក់កម្ចីតាមវិស័យ

វិស័យ	២០២១				២០២២			
	ចំនួនគណនី	% គណនី	ផលប្រាក់កម្ចី (ពាន់ដុល្លារ)	% ផលប្រាក់កម្ចី	ចំនួនគណនី	% គណនី	ផលប្រាក់កម្ចី (ពាន់ដុល្លារ)	% ផលប្រាក់កម្ចី
កសិកម្ម	១៦៨.១០៣	៤៤,២%	៣៦២.០២៨	៣៥,៩%	១៩៤.២២២	៤៦,៩%	៤៤៨.១៨៦	៣៥,៨%
រោងចក្រ	២.១១២	០,៦%	៦.៧០៣	០,៦%	២.៥១១	០,៦%	៨.៦៣៤	០,៧%
ពាណិជ្ជកម្ម	៤៨.៦៦៩	១២,៨%	២២៩.៦៥៨	២២,២%	៥៩.៧៨៧	១៤,៤%	៣៤៤.៤៨៩	២៧,៥%
សេវាកម្ម	២៧.០៨០	៧,១%	១០៤.៣៩៥	១០,១%	២៤.៣២៤	៥,៩%	១០៦.៦១៧	៨,៥%
ដឹកជញ្ជូន	២.៤៦៨	០,៦%	១៣.៩៤៧	១,៣%	២.៧៥៩	០,៧%	១៧.៤៣០	១,៤%
សំណង់	៣៧.១០៥	៩,៨%	៩៨.៨៩៩	៩,៥%	៤៥.២៥១	១០,៩%	១២៥.០៩៦	១០,០%
ផ្សេងទៀត	៩៤.៣៧១	២៤,៨%	២២០.៦៥១	២១,៣%	៨៥.៤០៦	២០,៦%	២០២.៥៧០	១៦,២%
<b>សរុប</b>	<b>៣៧៩.៩០៨</b>	<b>១០០,០%</b>	<b>១.០៣៦.២៨១</b>	<b>១០០,០%</b>	<b>៤១៤.២៦០</b>	<b>១០០,០%</b>	<b>១.២៥៣.០២២</b>	<b>១០០,០%</b>

ក្នុងឆ្នាំ២០២២ ប្រមាណជិត ៣៦% នៃផលប្រាក់កម្ចីសរុបត្រូវបានផ្តល់ជូនអតិថិជនក្នុងវិស័យកសិកម្ម ខណៈដែលវិស័យពាណិជ្ជកម្មនិងដឹកជញ្ជូន និងវិស័យសេវាកម្ម មានចំនួន ២៧,៥% និង ៨,៥% រៀងគ្នា។

**សមិទ្ធផលប្រាក់កម្ចីតាមចំណាត់ថ្នាក់ភាពក្រីក្រ**

ប្រភេទអតិថិជន	២០២១				២០២២				
	ទំហំកម្ចី	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ
ក្រីក្រខ្លាំង	<= ៧៥០	៦៣.៩១៦	១៦,៨%	២៥.១១៤	២,៤%	៥២.១៩៦	១២,៦%	១៩.៩៤៥	១,៦%
ក្រីក្រ	> ៧៥០ <= ១.៥០០	១០៩.០១៥	២៨,៧%	៩១.៤៤៩	៨,៨%	១១៦.០៨៣	២៨,០%	៩៦.៤១៦	៧,៧%
ប្រាក់ចំណូលទាប	> ១.៥០០ <= ៣.០០០	៩០.៣៦៨	២៣,៨%	១៣៨.០១៣	១៣,៣%	១១០.៩៧១	២៦,៨%	១៦៦.៧៩០	១៣,៣%
មិនក្រ ១	> ៣.០០០ <= ១០.០០០	៨៦.៨០៣	២២,៨%	៣៨៩.០៩២	៣៧,៥%	៩៣.៣៤៤	២២,៥%	៤១៦.៦៩៥	៣៣,៣%
មិនក្រ ២	> ១០.០០០ <= ៣០.០០០	២៩.៤៣៤	៧,៧%	៣៧៧.៥១៧	៣៦,៤%	៤១.២៨២	១០,០%	៥៣៧.៤៥២	៤២,៩%
មិនក្រ ៣	> ៣០.០០០	៣៧២	០,១%	១៥.០៩៦	១,៥%	៣៨៤	០,១%	១៥.៣២៤	១,២%
<b>សរុប</b>		<b>៣៧៩.៩០៨</b>	<b>១០០,០%</b>	<b>១.០៣៦.២៨១</b>	<b>១០០,០%</b>	<b>៤១៤.២៦០</b>	<b>១០០,០%</b>	<b>១.២៩៣.០២២</b>	<b>១០០,០%</b>

សម្រាប់គោលបំណងនៃការវិភាគបែបនេះ ទិន្នន័យចំណូលរបស់អតិថិជនត្រូវធ្វើការកត់ត្រាឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធធានាសុវត្ថិភាព។ ប៉ុន្តែ ដោយសារទិន្នន័យខ្លះមិនទាន់បានបញ្ជូនទៅកម្រិតនៅឡើយ (ចំពោះការវិភាគកម្រិតភាពក្រីក្ររបស់អតិថិជនអនុត្តទៅតាមនិយមន័យសន្និសីទនៃការចាកផុតពីភាពក្រីក្រ PPI) ទើប អិលអូអិលស៊ី (ខេមបូឌា) ប្រើទិន្នន័យទំហំឥណទានជាមធ្យម ដើម្បីកំណត់កម្រិតភាពក្រីក្រ ដូចមានបង្ហាញក្នុងតារាងខាងលើ។

នៅឆ្នាំ ២០២២ ចំនួនគណនីភាគច្រើន មានទំហំប្រាក់កម្ចីតិចជាង ៧៥០ ដុល្លារ ដល់ ១.៥០០ ដុល្លារ ស្មើនឹង ៤១% ចំណែកទំហំប្រាក់កម្ចី លើសពី ១.៥០០ ដុល្លារ ដល់ ៣០.០០០ ដុល្លារ មានចំនួនជិត ៦០% បើប្រៀបធៀបទៅនឹងផលប្រតិបត្តិឥណទានសរុប។

**សមិទ្ធផលប្រាក់កម្ចីតាមប្រភេទទ្រព្យធានា**

ប្រភេទទ្រព្យធានា	២០២១				២០២២			
	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ
មិនមានទ្រព្យធានា	១៩៣.៣៧២	៥០,៩%	១៦៧.៥២៩	១៦,២%	២៣៩.៧២២	៥៧,៩%	១៩៤.១៥៣	១៥,៥%
មានទ្រព្យធានា	១៨៦.៥៣៦	៤៩,១%	៨៦៨.៧៥២	៨៣,៨%	១៧៤.៥៣៨	៤២,១%	១.០៩៨.៨៦៩	៨៤,៥%
<b>សរុប</b>	<b>៣៧៩.៩០៨</b>	<b>១០០,០%</b>	<b>១.០៣៦.២៨១</b>	<b>១០០,០%</b>	<b>៤១៤.២៦០</b>	<b>១០០,០%</b>	<b>១.២៩៣.០២២</b>	<b>១០០,០%</b>

នៅឆ្នាំ ២០២២ គណនីប្រាក់កម្ចីគ្មានទ្រព្យធានាមានចំនួនជិត ៥៨% ដែលប្រាក់កម្ចីត្រូវបានផ្តល់ទៅឱ្យអតិថិជនក្រុម និងអតិថិជនកម្ចី ឯកត្តជន ដែលមានទំហំប្រាក់កម្ចីតិចជាង ៣.០០០ ដុល្លារអាមេរិក។

**សមិទ្ធផលប្រាក់កម្ចីតាមប្រភេទរូបិយប័ណ្ណ**

ប្រភេទរូបិយប័ណ្ណ	២០២១				២០២២			
	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ	ចំនួនគណនី	% គណនី	ផលប្រតិបត្តិ (ពាន់ដុល្លារ)	% ផលប្រតិបត្តិ
ខ្មែររៀល	២១៧.០៦០	៥៧,១%	២៩៣.៧១០	២៨,៣%	២៣៣.៦១៧	៥៦,៤%	៣៥៤.៨៦៣	២៨,៣%
ដុល្លារអាមេរិក	១៦២.៨៤៨	៤២,៩%	៦៤២.៥៧១	៦១,៧%	១៨០.៦៤៣	៤៣,៦%	៩៣៨.១៥៩	៧១,៧%
ថៃបាត	១០០.០០០	២៦,០%	១០០.០០០	៩,៧%	១០០.០០០	២៤,០%	១០០.០០០	៧,៧%
<b>សរុប</b>	<b>៣៧៩.៩០៨</b>	<b>១០០,០%</b>	<b>១.០៣៦.២៨១</b>	<b>១០០,០%</b>	<b>៤១៤.២៦០</b>	<b>១០០,០%</b>	<b>១.២៩៣.០២២</b>	<b>១០០,០%</b>

ច្រើនជាង ២៨% នៃប្រាក់កម្ចី ត្រូវបានផ្តល់ជូនអតិថិជនជាប្រាក់រៀល។

**សមិទ្ធផលប្រាក់បញ្ញើ**

**គណនីបញ្ញើសំចៃ៖ ងាយស្រួល និងមានសុវត្ថិភាព!**

គណនីបញ្ញើសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសាមញ្ញក្នុងការដាក់ ដាក់ ឬផ្ទេរប្រាក់។ គណនីប្រភេទនេះជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អតិថិជនដែលមានបំណងរក្សាប្រាក់របស់ខ្លួនឱ្យមានសុវត្ថិភាព ក៏ដូចជាសម្រាប់អតិថិជនដែលមានបំណងប្រើប្រាស់សាច់ប្រាក់ប្រចាំថ្ងៃ។

**គណនីបញ្ញើសំចៃឌីជីថល៖ បើកគណនីភ្លាមៗតាមរយៈឌីជីថល!**

កម្មវិធីអាយដេខេមបូឌាអាចឱ្យអ្នកប្រើប្រាស់បង្កើតគណនីបញ្ញើសំចៃឌីជីថលបានយ៉ាងងាយស្រួល និងសាមញ្ញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីធានាចល័ត iPay Cambodia។

**គណនីកុមារ៖ សន្សំប្រាក់សម្រាប់សម្រេចក្តីសម្រេច និងអនាគតរបស់កូនៗគឺជារឿងដែលសំខាន់បំផុត!**

គណនីកុមារផ្តល់ឱ្យឪពុកម្តាយ និងអាណាព្យាបាល កាន់តែងាយស្រួលសម្រាប់ការសន្សំប្រាក់រយៈពេលវែង ដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់កូនពួកគេនាពេលអនាគត។

**ប្រាក់បញ្ញើមានកាលកំណត់៖ សន្សំប្រាក់ដើម្បីទទួលបានចំណូលការប្រាក់ខ្ពស់!**

ប្រាក់បញ្ញើមានកាលកំណត់ផ្តល់អត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃ និងការប្តូររបស់អតិថិជនក្នុងការសន្សំប្រាក់ជាមួយក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ក្នុងរយៈពេលជាក់លាក់ណាមួយ។

**សមិទ្ធផលប្រាក់បញ្ញើតាមប្រភេទផលិតផល**

ប្រភេទប្រាក់បញ្ញើ	២០២១				២០២២			
	ចំនួនគណនី	% គណនី	សមតុល្យ (ពាន់ដុល្លារ)	% សមតុល្យ	ចំនួនគណនី	% គណនី	សមតុល្យ (ពាន់ដុល្លារ)	% សមតុល្យ
គណនីបញ្ញើសំចៃ	៥១៦.២០៤	៩៧,០%	៤៦.៥៥៥	៨,០%	៥៨៨.៣៣៧	៩៦,៥%	៤៦.៥៦៥	៦,១%
គណនីប្រាក់បញ្ញើ មានកាលកំណត់	១៥.៩៦៥	៣,០%	៥៣៥.៣៨២	៩២,០%	២១.៣១៤	៣,៥%	៧២០.៦០៩	៩៣,៩%
<b>សរុប</b>	<b>៥៣២.១៦៩</b>	<b>១០០,០%</b>	<b>៥៨១.៩៣៧</b>	<b>១០០,០%</b>	<b>៦០៩.៦៥១</b>	<b>១០០,០%</b>	<b>៧៦៧.១៧៤</b>	<b>១០០,០%</b>

អតិថិជនប្រាក់បញ្ញើមានការកើនឡើងជាបណ្តើរៗចំនួន ១២% ហើយសមតុល្យប្រាក់បញ្ញើសរុបបានកើនឡើងដល់ ៧៦៧ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២២។

**សមិទ្ធផលប្រាក់បញ្ញើតាមប្រភេទរូបិយប័ណ្ណ**

ប្រភេទប្រាក់បញ្ញើ	២០២១				២០២២			
	ចំនួនគណនី	% គណនី	សមតុល្យ (ពាន់ដុល្លារ)	% សមតុល្យ	ចំនួនគណនី	% គណនី	សមតុល្យ (ពាន់ដុល្លារ)	% សមតុល្យ
ខ្មែររៀល	៣០៤.៦៤៧	៥៧,២%	៣៥.៣៥៥	៦,១%	៣៤៨.២០៧	៥៧,១%	៤៦.១០៣	១០,៧%
ដុល្លារអាមេរិក	១៩៦.៣៩៣	៣៦,៩%	៥៤១.៤៧៧	៩៣,០%	២៦១.៩១៤	៤២,៩%	៦៧៤.៥០៦	៨៩,៣%
ថៃបាត	៣១.១២៩	៥,៨%	៥១.១០៥	០,៩%	៣៩.៥៣០	៦,៤%	៥២.៥៦៥	០,៩%
<b>សរុប</b>	<b>៥៣២.១៦៩</b>	<b>១០០,០%</b>	<b>៥៨១.៩៣៧</b>	<b>១០០,០%</b>	<b>៦០៩.៦៥១</b>	<b>១០០,០%</b>	<b>៧៦៧.១៧៤</b>	<b>១០០,០%</b>

គណនីប្រាក់បញ្ញើចំនួន ៥៧% គឺជាគណនីប្រាក់រៀល។ ចំណែកសមតុល្យប្រាក់បញ្ញើ ៨៨% គឺជារូបិយប័ណ្ណដុល្លារអាមេរិក។



**សេវាធនាគារចល័ត (iPay Cambodia)**

**iPay Cambodia (សម្រាប់អតិថិជនទូទៅ)៖** គឺជាសេវាធនាគារចល័ត ដែលមានមុខងារលើសពីការទូទាត់ដោយនាំមកជូនអ្នកប្រើប្រាស់របស់ខ្លួននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថល ដែលផ្តល់នូវបទពិសោធន៍ទូទាត់ដោយគ្មានសាច់ប្រាក់ និងមានភាពល្អន។ តាមរយៈកម្មវិធី iPay Cambodia អតិថិជនអាចធ្វើប្រតិបត្តិការធនាគារ ផ្សេងៗ ពោលគឺ ការត្រួតពិនិត្យសមតុល្យ ការផ្ទេរប្រាក់ទៅកាន់គណនីអិលអូអិលស៊ី (ខេមបូឌា) ដទៃទៀត ក៏ដូចជាការផ្ទេរប្រាក់អន្តរធនាគារតាមរយៈ សេវាទូទាត់រហ័ស (FAST) សេវាផ្ទេរមូលនិធិភ្លាមៗ (RFT) និងបាតង ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បើកគណនីសំចៃឌីជីថល ហើយស្តែន និងបង់ប្រាក់ទៅឱ្យអាជីវករទាំងអស់តាមរយៈ អិលអូអិលស៊ី (ខេមបូឌា) KHQR ដោយមិនគិតថ្លៃសេវា។

**iPay Cambodia (សម្រាប់អាជីវករ)៖** អិលអូអិលស៊ី (ខេមបូឌា) បានណែនាំកម្មវិធី Merchant App ដល់ម្ចាស់អាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនរយៈពេលវែង។ តាមរយៈការចុះឈ្មោះតាមកម្មវិធី iPay Merchant Cambodia ម្ចាស់អាជីវកម្មអាចគ្រប់គ្រងសាច់ប្រាក់ និងប្រតិបត្តិការគណនីរបស់ពួកគេបានងាយស្រួល។

**សេវាអេធីអិម (CSS)**

អិលអូអិលស៊ី (ខេមបូឌា) ផ្តល់ប័ណ្ណអេធីអិម (ស៊ីអេសអេស) ជាមួយបន្ទះឈើប EMV ដើម្បីឱ្យកាន់តែមានសុវត្ថិភាពដល់អតិថិជន ដើម្បីធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងជាមួយសមាជិក ស៊ីអេសអេស ដូចជា ការដកសាច់ប្រាក់ ការត្រួតពិនិត្យសមតុល្យទឹកប្រាក់ ការផ្លាស់ប្តូរលេខសម្ងាត់ របាយការណ៍សង្ខេប និងការផ្ទេរប្រាក់ក្នុង អិលអូអិលស៊ី (ខេមបូឌា) ឬ ការផ្ទេរប្រាក់ឆ្លងធនាគារ ជាមួយម៉ាស៊ីនអេធីអិមដែលមានជាង ៣.០០០ កន្លែងទូទាំងប្រទេសដោយមិនគិតថ្លៃ។

**សេវាផ្ទេរប្រាក់ក្នុងស្រុក**

ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមជាមួយគម្រោងរបស់ធនាគារជាតិនៃកម្ពុជា ដូចជា សេវាទូទាត់រហ័ស, សេវាផ្ទេរមូលនិធិភ្លាមៗ និងបាតង ដើម្បីឱ្យអតិថិជនរបស់ អិលអូអិលស៊ី (ខេមបូឌា) អាចធ្វើការផ្ទេរប្រាក់ក្នុងស្រុកទៅកាន់គណនីនានានៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ក៏ដូចជាការផ្ទេរប្រាក់អន្តរធនាគារតាមរយៈបញ្ជី សេវាធនាគារតាមអ៊ិនធឺណែត និងសេវាធនាគារចល័តនានា ដោយមិនគិតថ្លៃ។

# របាយការណ៍ហិរញ្ញវត្ថុសង្ខេប ៣ឆ្នាំ



## របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

	២០២០ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម
<b>ចំណូល</b>			
ចំណូលការប្រាក់	១៦៣.២៦១.៨២២	១៧៥.៥៤៥.៣៤០	២១១.៥៦១.៨១១
ចំណាយការប្រាក់	(៦៦.១៤៩.០៨៤)	(៦១.៥៤៩.០៨៤)	(៧៤.៩៤៦.៨៧៥)
ចំណូលការប្រាក់សុទ្ធ	<b>៩៧.១១២.៧៣៨</b>	<b>១១៣.៩៩៦.២៥៦</b>	<b>១៣៦.៦១៤.៩៣៦</b>
សំវិធានធនឥណទានអាក្រក់ និងសង្ស័យឧបករណ៍ហិរញ្ញវត្ថុ	(១០.១៩៣.៨៥៣)	(៥.៨១២.៦២០)	(១៨.០៨២.៨៤៨)
ចំណូលការប្រាក់សុទ្ធ ក្រោយពីផ្តល់សំវិធានធន	<b>៨៦.៩១៨.៨៨៥</b>	<b>១០៨.១៨៣.៦៣៦</b>	<b>១១៨.៥៣២.០៨៨</b>
ប្រាក់ចំណេញ/(ខាត) សុទ្ធពីការប្តូររូបិយប័ណ្ណ	(១៣២.២៥៤)	២៩៦.៧៤៤	៤៥៣.១៤៧
ប្រាក់ចំណូលផ្សេងៗ	៥.៨៨៧.០៩១	៥.៩៦៤.៤៤០	៧.៣១៤.៣៤០
ចំណាយលើបុគ្គលិក	(២៨.៣៨០.៩០១)	(៣២.៦៣៨.១៦៧)	(៣៥.២៥៤.៩៩០)
ចំណាយលើការរំលស់	(២.៥១២.៥៣៨)	(២.៩៩៣.៥៨០)	(៣.០៦១.២១៥)
ចំណាយរដ្ឋបាលផ្សេងៗ	(៩.៩៤៣.៥៤៩)	(១០.៨៣៤.៩៩៧)	(១៣.៤៣៧.២៥៥)
ប្រាក់ចំណេញពីប្រតិបត្តិការ	<b>៥១.៨៣៦.៧៣៤</b>	<b>៦៧.៩៧៨.១១៦</b>	<b>៧៣.៦៣៩.៧៨១</b>
ចំណាយពន្ធលើប្រាក់ចំណូល	(៧.៨២១.៣៧៧)	(១៣.៣២៦.១៩២)	(១៤.៩៤៤.៥០១)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	<b>៤៤.០១៥.៣៥៧</b>	<b>៥៤.៦៥១.៩២៤</b>	<b>៥៨.៦៩៥.២៨០</b>
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.៣៧៧.៤៥៣)	(១.៣៧០.១៥៨)	(២.៨៧៦.៥០១)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	<b>៤២.៦៣៧.៩០៤</b>	<b>៥៣.២៨១.៧៦៦</b>	<b>៥៥.៨១៨.៧៧៩</b>

នៅឆ្នាំ ២០២២ អិលអូអិលស៊ី (ខេមបូឌា) អាចសម្រេចបានប្រាក់ចំណេញសុទ្ធចំនួន ៥៨,៧០ លានដុល្លារអាមេរិក ដែលមានកំណើនស្មើនឹង ៧,៤០% ធៀបទៅនឹងឆ្នាំមុន។

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២០ បានធ្វើសវនកម្ម	២០២១ បានធ្វើសវនកម្ម	២០២២ បានធ្វើសវនកម្ម
<b>ទ្រព្យសកម្ម</b>			
សាច់ប្រាក់ និងការដាក់ប្រាក់នៅធនាគារ	២១៤.០៨៨.៥២៨	១៧៤.២៣៧.៩៤៨	២៣៤.២៦៤.០៧៤
ប្រាក់កម្ចីដល់អតិថិជន	៨៥៥.៩២១.៦១១	១.០៣៦.២៨០.៨៧៥	១.២៥៣.០២២.២៥៥
ទុនបម្រុងខាតឥណទាន	(១៦.៦៤៤.៧៤៦)	(២១.៣២៩.១៥៩)	(៣៦.៩១២.៣៥២)
ទ្រព្យសម្បត្តិ និង បរិក្ខារ (សុទ្ធ)	៨.៤៨៨.៩៥០	១០.៩៨២.១៥៨	១០.៥៦៥.៨២៤
ទ្រព្យសកម្មផ្សេងៗ	៩.៦៧៤.៦៥១	១១.១៨៣.៣៣៤	១៤.៧២៣.៧៥៥
<b>ទ្រព្យសកម្មសរុប</b>	<b>១.០៧១.៥២៨.៩៩៤</b>	<b>១.២១១.៣៥៥.១៥៦</b>	<b>១.៤៧៨.៦៦៣.៥៥១</b>
<b>បំណុល</b>			
ប្រាក់បញ្ញើរបស់អតិថិជន	៥៣៦.០១៩.៩១៨	៥៨១.៩៣៧.១២១	៧៦៧.១៧៤.៤៩៨
ប្រាក់កម្ចី	៣០៨.៧៣៨.៦៣១	៣៤៤.៧៩៩.៤២៦	៣៨៤.៧០៤.៨៣៦
បំណុលផ្សេងៗ	៤៥.៥៥៤.២២៩	៥០.១៦០.៦២៧	៣៣.៥០៧.៤៦០
បំណុលសរុប	៨៩០.៣១២.៧៧៨	៩៧៦.៨៩៧.១៧៤	១.១៨៥.៣៨៦.៧៩៤
<b>មូលធន</b>			
ដើមទុន	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០	៥៥.៥០០.២១៩
ទុនបម្រុង និងផ្សេងទៀត	៥២.៣៣៦.១៦៨	៥២.៧៥៥.៥៨៧	៥២.៤០១.០៤៨
ប្រាក់ចំណេញរក្សាទុក	៧៣.៣៧៩.១៥៨	៨៦.២៦១.៥៨៥	១៤៣.៣៧៥.៤៩៥
មូលធនសរុប	១៨១.១៧៦.២១៦	២៣៤.៤៧៧.៩៨២	២៥១.២៧៦.៧៦២
<b>បំណុល និង មូលធនសរុប</b>	<b>១.០៧១.៥២៨.៩៩៤</b>	<b>១.២១១.៣៥៥.១៥៦</b>	<b>១.៤៧៨.៦៦៣.៥៥១</b>

ទ្រព្យសកម្មសរុបរបស់ អិលអូអិលស៊ី (ខេមបូឌា) មានចំនួនប្រហែល ១,៤៨ ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ ២០២២ មានកំណើន ២២% ធៀបទៅនឹងឆ្នាំមុន។ លទ្ធផលនេះ ជាចម្បងគឺដោយសារផលបត្រឥណទានសរុបរបស់ក្រុមហ៊ុនដែលមានអត្រាកំណើនប្រចាំឆ្នាំចំនួន ២១% និងមានសមតុល្យចំនួន ១,២៥ ពាន់លានដុល្លារអាមេរិក។

អនុបាតសំខាន់ៗ

ដំណាច់ឆ្នាំ ២០២០    ដំណាច់ឆ្នាំ ២០២១    ដំណាច់ឆ្នាំ ២០២២

សូចនាករអនុបាតសំខាន់ៗ

អត្រាចំណេញមូលធនភាគទុនិក	២៧,៨%	២៦,៣%	២២,៤%
អត្រាចំណេញលើទ្រព្យសកម្ម	៤,២%	៤,៨%	៤,៤%
ការចំណាយប្រតិបត្តិការទៅលើប័ត្រឥណទានដុលជាមធ្យម	៥,០%	៤,៩%	៤,៦%
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសំវិធានធន)	៤៩,៧%	៤៣,៣%	៤៨,៨%
ប្រាក់បញ្ញើធៀបឥណទាន	៦២,៦%	៥៦,២%	៦១,២%
អនុបាតក្របខណ្ឌសន្ទនីយភាព	២៣៥,៣%	២២៧,៥%	៣៣៤,៧%
អនុបាតសោធនភាព	២៤,០%	២៦,៨%	២៣,១%
ឥណទានមិនដំណើរការធៀបទៅលើប័ត្រឥណទានដុល	១,៣%	២,១%	២,៩%
អនុបាតបំណុលធៀបមូលធនភាគទុនិក	៤.៩x	៤.២x	៤.១x
ហានិភ័យឥណទានធំជាង ៣០ ថ្ងៃ	១,៣%	២,១%	២,៩%
អនុបាតឥណទានលុបចេញពីបញ្ជី	០,២%	០,២%	០,៣%
ចំនួនការិយាល័យ (រួមបញ្ចូលការិយាល័យកណ្តាល)	៧៩	៨១	៨៣
ចំនួនបុគ្គលិក	៣.១៤០	៣.២៩៧	៣.៥៣៥
ចំនួនអតិថិជនឥណទាន	៣០៣.៥៥៥	៣១៨.៣៥៤	៣៤១.៧៥៣
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	៤០១.៦៦២	៤៦២.១២៥	៥១៧.៣៤៩

អិលអូអិលស៊ី (ខេមបូឌា) រក្សាបាននូវលទ្ធផលខ្ពស់ក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការធៀបនឹង មធ្យមភាគនៃផលប្រតិបត្តិឥណទានដុលសរុប ដល់ ៤,៦% ក្នុងឆ្នាំ ២០២២។ អនុបាតចំណាយធៀបនឹងចំណូល (រួមបញ្ចូលទាំងសំវិធានធន) បានកើនឡើងបន្តិចដល់ ៤៨,៨%។



# សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ

# 2022



## អតិថិជន

នៅក្នុងឆ្នាំ២០២២ មានអតិថិជនថ្មីប្រមាណ ៧៨.០០០នាក់ កំពុងប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា)។ ៦៥% នៃអតិថិជនថ្មីជាស្ត្រី ហើយ ៧១% កំពុងរស់នៅតំបន់ជនបទ។ ភាគច្រើននៃអតិថិជនថ្មីទាំងនោះមានមុខរបរជាកសិករ អ្នកជំនួញ កម្មករ និង បុគ្គលិកបម្រើការងារ ដែលមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំ។

អិលអូអិលស៊ី (ខេមបូឌា) បន្តផ្តល់នូវផលិតផល និងបរិយាបន្នហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន នូវសេវាហិរញ្ញវត្ថុផ្លូវការ ដែលនឹងលើកកម្ពស់សកម្មភាពអាជីវកម្ម រកចំណូលបានបន្ថែម និងលើកកម្ពស់គុណភាពជីវិត។

## សកម្មភាព និងផលិតផលថ្មីៗ

នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បន្តធ្វើទំនើបកម្ម និងបានអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដូចខាងក្រោម៖

**ការធ្វើទំនើបកម្មលើកម្មវិធីធនាគារចល័ត iPay ជំនាន់ទី៣៖** ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល អិលអូអិលស៊ី (ខេមបូឌា) បាន បន្តធ្វើទំនើបកម្មលើកម្មវិធីធនាគារចល័ត iPay Cambodia App ជាបន្តបន្ទាប់ដល់ជំនាន់ទី៣ ដែលទំនើបកម្មទាំងនោះត្រូវបានធ្វើទៅលើប្រព័ន្ធ សុវត្ថិភាព លក្ខណៈរូបរាង និងមុខងារដូចជា៖

- កម្មវិធីសន្សំពិន្ទុប្តូររង្វាន់ (អិលអូអិលស៊ី (ខេមបូឌា) Rewards)។
- ភាពងាយស្រួលក្នុងការទូទាត់វិក្កយបត្រជាមួយធនាគារ អេស៊ីលីដា។
- មុខងារផ្លាស់ប្តូរលក្ខខណ្ឌ/លិខិតណែនាំមានកាលកំណត់។
- មុខងារទាញយករបាយការណ៍សមតុល្យគណនីប្រចាំខែ។
- ចែករំលែកប្រតិបត្តិការលម្អិតជា PDF។
- បង្ហាញ KHQR Code នៅក្នុង iPay user និង Merchant។
- មុខងារស្កេន KHQR ដើម្បីទូទាត់ការចំណាយ និងផ្សេងៗទៀត។

**បាតង KHQR៖** ក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់តាមរយៈ KHQR ដែលអាចប្រើបានទាំង Merchants និង iPay users (remittance KHQR)។ ជាមួយនឹងសេវាទូទាត់តាមរយៈ KHQR អតិថិជនអាចប្រើប្រាស់កម្មវិធី iPay Cambodia app ដើម្បី ស្កេន និងទូទាត់ចំណាយទៅម្ចាស់ហាង/អ្នកលក់ ជាមួយនឹង KHQR code ។ ម្យ៉ាងវិញទៀត iPay users ក៏អាចទាញយក KHQR code ផ្ទាល់ខ្លួន ដើម្បីទទួលបានប្រាក់ពីគ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ។

**គណនីកុមារ (Kid Account)៖** ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន អិលអូអិលស៊ី (ខេមបូឌា) បានអភិវឌ្ឍផលិតផលថ្មីមួយគឺគណនី កុមារ។ ផលិតផលនេះធ្វើឱ្យមាតាបិតា និងអាណាព្យាបាលកាន់តែមានភាពងាយស្រួលជាមួយនឹងផែនការសន្សំរយៈពេលវែង ដែលមានអត្រា ការប្រាក់ខ្ពស់។ តាមរយៈការសន្សំនេះ អតិថិជនអាចបំពេញតម្រូវការហិរញ្ញវត្ថុសម្រាប់កូនៗឱ្យស្របនឹងផែនការដូចជា សម្រាប់ការសិក្សា សម្រាប់ ផែនការអាជីវកម្មនាពេលខាងមុខ សម្រាប់ការធ្វើដំណើរ និងការចំណាយនាពេលអនាគត។

**គណនីបញ្ជីសំចៃឌីជីថល៖** ផលិតផលនេះអនុញ្ញាតឱ្យអតិថិជនបើកគណនីបញ្ជីសំចៃបានដោយខ្លួនឯង តាមរយៈកម្មវិធី iPay Cambodia App។ ជាធម្មតា គណនីបញ្ជីសំចៃឌីជីថលដែលបើកថ្មីត្រូវបានកម្រិតជា Basic KYC ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការត្រឹមទំហំ ទឹកប្រាក់ ៥០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ និងទទួលបានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ។ អតិថិជនអាចស្នើសុំដំឡើងសិទ្ធិគណនីបញ្ជីសំចៃ ឌីជីថលទៅជា Full KYC ជាមួយនឹងលក្ខខណ្ឌដូចគ្នានឹងគណនីបញ្ជីសំចៃទូទៅ។

**ប័ណ្ណ អេធីអឹម (CSS)៖** ក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានបញ្ចប់គម្រោង CSS EMV ដែលជាគម្រោងមួយទៀតជាមួយ ធនាគារជាតិនៃកម្ពុជា។ មុខងារសំខាន់ៗចំនួន ៣ ដែលបានបញ្ចប់គ្រោមគម្រោងនេះ រួមមាន៖

- មុខងារស្តង់ដារ EMV Chip ត្រូវបានបញ្ចូលទៅក្នុងប័ណ្ណ អេធីអឹម (CSS) ថ្មីរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងគោលបំណងពង្រឹង សុវត្ថិភាពរបស់អ្នកប្រើប្រាស់។
- ប្រភេទប័ណ្ណ Classic និង Premium ត្រូវបានដាក់ឱ្យដំណើរការជាប្រភេទប័ណ្ណ ពីរខុសគ្នាដែលប័ណ្ណទាំងពីរប្រភេទនេះរួមមានទាំងបន្ទះ ឈើប EMV និងមុខងារម៉ាញ៉េទិច។
- ជម្រើសក្នុងការស្នើសុំប័ណ្ណភ្លាមៗត្រូវបានផ្តល់ជូនដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដូច្នេះអតិថិជនអាចស្នើសុំប័ណ្ណ អេធីអឹម (CSS) ភ្លាមៗ នៅការិយាល័យសាខាដែលនៅជិតបំផុត។

**Chatbot៖** មុខងារ Chatbot ទាក់ទងនឹងការសាកសួរព័ត៌មានទូទៅ និងការដោះស្រាយបញ្ហា បានដាក់ឱ្យប្រើប្រាស់លើ Facebook, Telegram និងគេហទំព័រផ្លូវការរបស់ អិលអូអិលស៊ី (ខេមបូឌា)។ តាមរយៈ Chatbot នេះ អតិថិជនក៏អាចធ្វើការទំនាក់ទំនងជាអក្សរ ឬជាសម្លេង ក្នុងការ ទទួលបានការការគាំទ្រដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ពួកគាត់ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា)។




# ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣



អិលអូអិលស៊ី (ខេមបូឌា) រំពឹងថានឹងអាចបង្កើនលទ្ធផលការងារសម្រាប់ឆ្នាំ ២០២៣ ដូចមានបង្ហាញខាងក្រោម៖

	២០២០	២០២១	២០២២	ប៉ាន់ស្មាន ២០២៣
ផលប័ក្រភណ្ឌទានសរុប (ពាន់ដុល្លារ)	៨៥៥.៩២២	១.០៣៦.២៨១	១.២៥៣.០២២	១.៦៣៤.៩៩៣
ចំនួនគណនីប្រាក់កម្ចី	៣៦០.១៥២	៣៧៩.៩០៨	៤១៤.២៦០	៤៧៥.៩០០
សមតុល្យប្រាក់បញ្ញើ (ពាន់ដុល្លារ)	៥៣៦.០២០	៥៨១.៩៣៧	៧៦៧.១៧៤	១.១១៦.៩៨០
ចំនួនគណនីប្រាក់បញ្ញើ	៤៦១.៧៧៥	៥៣២.១៦៩	៦០៩.៦៥១	៧០៣.៧២៤
ចំនួនការិយាល័យ (រួមទាំងការិយាល័យកណ្តាល)	៧៩	៨១	៨៣	៨៤
ចំនួនបុគ្គលិក	៣.១៤០	៣.២៩៧	៣.៥៣៥	៣.៦៩៣



# អភិបាលកិច្ច

## បេសកកម្មនៃការគ្រប់គ្រង (៥២)

## គោលនយោបាយ និងការអនុវត្តសម្រាប់ អភិបាលកិច្ចសេដ្ឋកិច្ច (៥៤)

- ក្រុមប្រឹក្សាភិបាល
- គណៈកម្មាធិការសេដ្ឋកិច្ច
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកិច្ច
- គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ
- គណៈកម្មាធិការ IT STEERING

## របាយការណ៍ក្រុមប្រឹក្សាភិបាល (៦៦)

## ក្រុមសីលធម៌ (៦៨)

## ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង (៧០)


## ការអភិវឌ្ឍធនធានមនុស្ស (៧៤)

- សារៈសំខាន់នៃកសាងសមត្ថភាពបុគ្គលិក
- គោលការណ៍បរិយាប័ន្ន
- ការលើកទឹកចិត្ត និងរង្វាន់
- ការវាយតម្លៃការអនុវត្តការងារ

## គណៈគ្រប់គ្រង (៧៦)



# រចនាសម្ព័ន្ធនៃការគ្រប់គ្រង



សំគាល់

--- ភ្ជាប់ការទំនាក់ទំនង      — ភ្ជាប់ការគ្រប់គ្រងដោយផ្ទាល់

# គោលនយោបាយ និងការអនុវត្តសម្រាប់ អភិបាលកិច្ចសាជីវកម្ម



## ក្រុមប្រឹក្សាភិបាល

### សមាសភាព

ក្រុមប្រឹក្សាភិបាលបច្ចុប្បន្នមានសមាជិកចំនួន ០៥ រូប ក្នុងនោះមានអភិបាលឯករាជ្យចំនួន ០២រូប។ ក្រុមប្រឹក្សាភិបាល (BOD) របស់ អិលអូអិលស៊ី (ខេមបូឌា) គឺជាក្រុមដែលមានភាពស្មោះត្រង់ និងមានសមត្ថភាព ហើយពេញលេញដោយបទពិសោធន៍ និងជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្ម។ ក្រុមប្រឹក្សាភិបាលបានអះអាងទៅលើចំនួនអភិបាលឯករាជ្យដែលនាំមកនូវការវិនិច្ឆ័យរឹងមាំ និងមានភាពឯករាជ្យ ដល់ការពិភាក្សារបស់ក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រ សវនកម្ម សមិទ្ធផលការងារ និងហានិភ័យ។

រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមប្រកាសដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលមានសមាសភាពដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង
លោក Brindley de Zylva	ប្រធានក្រុមប្រឹក្សាភិបាល
លោក Conrad Dias	អភិបាល
លោក Dulip Rasika Samaraweera	អភិបាល
លោក Michael Moormann	អភិបាលឯករាជ្យ
លោក Indrajith Wijesiriwardana	អភិបាលឯករាជ្យ

## ប្រវត្តិរូប



**លោក BRINDLEY DE ZYLVA**  
ប្រធានក្រុមប្រឹក្សាភិបាល

លោក de Zylva ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី និង អិលអូអិលស៊ី ហ្វាយនែន ក៏អិលស៊ី នៅប្រទេសស្រីលង្កា។ លោកក៏ជាអគ្គនាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលធីឌី មីយ៉ាន់ម៉ា ផងដែរ។ មុនពេលទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) លោកមានបទពិសោធន៍ជាច្រើននៅក្រៅប្រទេសក្នុងមុខតំណែងជាប្រឹក្សាភិបាល និងអគ្គនាយកគ្រប់គ្រងទូទៅរយៈពេល ៣៧ឆ្នាំ ដែលបានបម្រើការក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកទេសភតិសន្យា។ លោកមានបទពិសោធន៍ទូលំទូលាយ និងមានឯកទេសជុំវិញវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល ហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ លោក de Zylva ជាសមាជិកម្នាក់នៃវិទ្យាស្ថានគ្រប់គ្រងឥណទានស្រីលង្កា ហើយក្រោយមកលោកត្រូវបានជ្រើសតាំងជាលេខាធិការកិត្តិយស ក្នុងការបោះឆ្នោតនៅវិទ្យាស្ថាននៅឆ្នាំ២០១០។ ជាមួយគ្នានេះផងដែរ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងសមាគមហិរញ្ញប្បទានលំនៅស្ថាននៅប្រទេសស្រីលង្កាអស់រយៈពេល ៩ឆ្នាំ ដែលក្នុងនោះរយៈពេល៤ឆ្នាំ លោកបានកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលរបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited នៅក្នុងប្រទេសស្រីលង្កា។ នៅឆ្នាំ២០១៥ លោក de Zylva ត្រូវបានតែងតាំងតំណែងទាំងអស់នេះ ដើម្បីមើលការខុសត្រូវការងារប្រចាំតំបន់សម្រាប់ក្រុមហ៊ុនរបស់ អិលអូអិលស៊ី គ្របដណ្តប់ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។



**លោក CONRAD DIAS**  
អភិបាល

មុនពេលទទួលបានមុខតំណែងបច្ចុប្បន្ន លោក Dias ធ្លាប់ជាអគ្គនាយកបច្ចេកវិទ្យាព័ត៌មាន និងអភិបាលនៃក្រុមហ៊ុន អិលអូអិលស៊ី ហូលឌីង ក៏អិលស៊ី ជាអភិបាល/អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អិលអូអិលស៊ី ហ្វាយនែន ក៏អិលស៊ី និងជាស្ថាបនិកនៃកម្មវិធីទូរសព្ទចម្លងអាយធី។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester។ លោកជាសមាជិកនៃ Chartered Institute of Management Accountants ដែលជា Chartered Global Management Account ជាសមាជិកនៃ British Computer Society និងជាសមាជិកនៃ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក Dias បានចូលរួមចំណែកជាមួយ អិលអូអិលស៊ី គ្រប និងវិស័យព័ត៌មានវិទ្យាក្នុងស្រុក ជាមួយនឹងបទពិសោធន៍ ៣០ ឆ្នាំ របស់គាត់ ហើយលោកមានជំនាញទៅលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងផលិតកម្ម។ ដោយមានការទទួលស្គាល់លំដាប់លេខក្នុងការរួមចំណែកជាមួយក្រុមហ៊ុន លោកទទួលបានពានរង្វាន់ CSSL CIO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ Certified Management Accountants នៃប្រទេសស្រីលង្កា។ នៅក្នុងឆ្នាំ២០២០ ជាឆ្នាំដែលលោកមានកិត្តិយសបំផុត ដោយលោកត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី Global CIO Hall of Fame 2020 និងជាអ្នកឈ្នះពានរង្វាន់ Global CIO100 ប្រចាំឆ្នាំ២០២០ ពីអាយឌីស៊ីសហរដ្ឋអាមេរិក (IDG USA)។



**លោក DULIP RASIKA SAMARAWEEERA**  
អភិបាល

លោក Samaraweera ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានសញ្ញាបត្រវិទ្យាសាស្ត្របរិច្ឆេទ ជំនាញឯកទេសផ្នែកស្ថិតិ ពីសកលវិទ្យាល័យ Sri Jayawardenepura។ លោកក៏បានប្រលងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Accountant នៅចក្រភពអង់គ្លេស។ ក្នុងឆ្នាំ២០១៤ លោក Samaraweera បានចាប់ផ្តើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវការវិនិយោគ និងបានចូលបម្រើការងារជាមួយ អិលអូអិលស៊ី គ្រប់ នៅ៣ឆ្នាំក្រោយ។ ក្រោយមក លោកបានបម្រើការងារអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទពិសោធន៍ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗ ការធ្វើផែនការយុទ្ធសាស្ត្រ ការវិនិយោគ និងការទិញយកភាគហ៊ុនក្រុមហ៊ុន។



**លោក MICHAEL MOORMANN**  
អភិបាលឯករាជ្យ

លោក Moormann ជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានបទពិសោធន៍ចម្រុះក្នុងមុខតំណែងផ្សេងៗ និងបានធ្វើការនៅតាមប្រទេសផ្សេងៗជាច្រើន មុនពេលទទួលបានមុខតំណែងគ្រប់គ្រងជាន់ខ្ពស់របស់លោក។ លោកមានជំនាញរឹងមាំក្នុង ការគ្រប់គ្រងការផ្លាស់ប្តូរ ការគ្រប់គ្រងធនធានមនុស្ស និងជំនាញសំរាប់កម្មវិធីផ្ទៃក្នុង។ នៅឆ្នាំ១៩៧១ លោកបានចាប់ផ្តើមអាជីពរបស់គាត់នៅ ផ្នែកបរទេសជាមួយធនាគារ ABN AMRO ប្រទេសហុឡង់។ ២ឆ្នាំក្រោយមក នៅឆ្នាំ១៩៧៣ លោកបានផ្លាស់ការងារទៅប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ១៩៩២ លោកបានចាប់ផ្តើមការងារជាប្រធានគ្រប់គ្រងប្រចាំតំបន់នៃធនាគារឯកជនរបស់ AB AMRO នៅអាមេរិកឡាទីន បន្ទាប់មក ចាប់តាំងពីឆ្នាំ១៩៩៤ លោកបានក្លាយទៅជាប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារ AB AMRO នៅក្នុងប្រទេសផ្សេងៗទៀតមួយចំនួនដូចជា ស្រីលង្កា ហ្វីលីពីន និងវៀតណាម។ បន្ទាប់ពីបទពិសោធន៍ការងាររយៈពេល ១១ ឆ្នាំនេះមក លោកបានបន្តបំពេញការងារប្រឹក្សាយោបល់ផ្សេងៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុចាប់ពីឆ្នាំ២០០៥ ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។



**លោក INDRAJITH WIJESIRIWARDANA**  
អភិបាលឯករាជ្យ

លោក Wijesiriwardana បច្ចុប្បន្នជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ ជាមួយបទពិសោធន៍ជាង២០ឆ្នាំ មកពី ជិត៣០ប្រទេស លោក Wijesiriwardana ក៏ជាមីក្រូហិរញ្ញវត្ថុផ្តល់យោបល់មានជំនាញខ្ពស់លើផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិផងដែរ។ បទពិសោធន៍ របស់គាត់គ្របដណ្តប់លើជំនាញនៃផ្នែកសំខាន់ៗ រួមទាំងការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសម្រាប់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME)។ មិនត្រឹមតែប៉ុណ្ណោះ លោកមានជំនាញច្បាស់លាស់លើការរៀបចំអាជីវកម្មនិងយុទ្ធសាស្ត្រ ការអភិវឌ្ឍប្រព័ន្ធ បរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាពការងារក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយផ្តោតទៅលើហិរញ្ញវត្ថុ ខ្នាតតូច និងមធ្យម បរិក្ខេបស្ថាប័ន ការរចនាផលិតផល និងការកែលម្អដំណើរការ។ អំឡុងពេលលោកបម្រើការងារនៅក្នុងវិស័យធនាគារ លោកធ្លាប់បានរៀបចំ និងវាយតម្លៃសំណើ គម្រោង និងត្រួតពិនិត្យគម្រោងនានា មុនពេលលោកបម្រើការងារជាមីក្រូហិរញ្ញវត្ថុផ្តល់យោបល់។ ក្នុងអំឡុងពេលនោះ លោកមានការទទួលខុសត្រូវចំពោះ ហិរញ្ញប្បទានឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន ការរៀបចំឥណទាន ឡើងវិញ ការប្រមូលផ្តុំប្រាក់កម្ចីពីម្ចាស់កម្ចីផ្សេងៗ និងការធ្វើកតិកាសន្យាហិរញ្ញវត្ថុ។ លោកក៏ទទួលបានបន្ទុកការងារទៅលើការគ្រប់គ្រង និងបង្កើតសេវា គាំទ្រហិរញ្ញវត្ថុរួមមាន គ្រប់គ្រងថវិកា ការត្រួតពិនិត្យ ការរៀបចំគម្រោង ការត្រួតពិនិត្យគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ។ គាត់ក៏បាន ទទួលបានបន្ទុកគ្រប់គ្រង និងអភិវឌ្ឍសេវាកម្មជំនួយហិរញ្ញវត្ថុ រួមទាំងថវិកា និង ការធ្វើផែនការ គណនេយ្យ និង MIS ។ លោក Wijesiriwardana បានចូលបម្រើការងារជាមួយ LOLC (Cambodia) Plc. ក្នុងខែមករា ឆ្នាំ២០១៥។


**ការជ្រើសរើសក្រុមប្រឹក្សាភិបាល**

អភិបាលអាចជាប្រធានបុគ្គលដែលមានសមត្ថភាព មានអាយុយ៉ាងតិច ១៨ ឆ្នាំ។ អភិបាលមិនចាំបាច់ជាម្ចាស់ភាគហ៊ុនទេ។

នៅក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុនគ្រប់រូបត្រូវបោះឆ្នោតជ្រើសតាំងអភិបាល។ អភិបាលត្រូវបានតែងតាំងតាមរយៈសេចក្តីសម្រេចរបស់ម្ចាស់ ភាគហ៊ុនដែលអនុម័តដោយសម្លេងភាគច្រើន។ សមាជិកម្នាក់ក្នុងចំណោមសមាជិករបស់ខ្លួននឹងត្រូវតែងតាំងជាប្រធាន ក្រុមប្រឹក្សាភិបាល ដោយ ធ្វើតាមវិធីសាស្ត្រជំរើសក្រុមប្រឹក្សាភិបាល និងមហាសន្និបាតប្រចាំឆ្នាំ។

រាល់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវទទួលបាននូវការអនុម័តពីធនាគារជាតិនៃកម្ពុជា។

**ដំណើរការតែងតាំង**



(1) - MOC - ក្រសួងពាណិជ្ជកម្ម  
 (2) - GDT - អគ្គនាយកដ្ឋានពន្ធដារ

**កិច្ចប្រជុំក្រុមប្រឹក្សាភិបាល**

ជាទូទៅ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រព្រឹត្តទៅរៀងរាល់ត្រីមាស។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលទ្ធផលការងាររបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចជា ការផ្លាស់ប្តូរលក្ខន្តិកៈ ឬ បទប្បញ្ញត្តិ និងសក្តានុពលនៃផលប៉ះពាល់ពីការផ្លាស់ប្តូរទាំងនោះមកលើក្រុមហ៊ុន។

បន្ថែមពីលើការពិនិត្យឡើងវិញ និងពិភាក្សាជាទៀងទាត់ លើឯកសារក្រុមប្រឹក្សាភិបាល ដែលរាយការណ៍អំពី លទ្ធផលការងារ និងអនុលោមភាពក្រុមប្រឹក្សាភិបាលក៏ពិនិត្យ និងពិភាក្សាបាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាភិបាលដែលដោះស្រាយបញ្ហាដែលមិនមែនជាប្រតិបត្តិការប្រចាំថ្ងៃផងដែរ។

**ការទទួលខុសត្រូវចម្បងរបស់ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យការអនុវត្តរបស់គ្រឹះស្ថាន និងពង្រឹងស្តង់ដារគណនេយ្យភាពផងដែរ ដែលទាំងអស់នេះមានគោលដៅអាចអនុញ្ញាតឱ្យគណៈគ្រប់គ្រងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវសំខាន់បំផុតក្នុងការបង្កើតក្របខណ្ឌអភិបាលកិច្ចសាជីវកម្មសម្រាប់គ្រឹះស្ថាន រួមទាំងរបាយការណ៍ផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងដំណើរការអនុលោមភាព។

ទាក់ទងនឹងយុទ្ធសាស្ត្រ ការអនុវត្ត ធនធាន និងការប្រព្រឹត្តទៅនៃអាជីវកម្ម សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់រួមចំណែកហើយផ្តល់នូវការវិនិច្ឆ័យឯករាជ្យ ជំនាញនិងបទពិសោធន៍ទូលំទូលាយរបស់ខ្លួនសម្រាប់ក្រុមប្រឹក្សាភិបាលទាំងមូល។

- អនុម័តផែនការអាជីវកម្ម និងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់គ្រឹះស្ថាន។
- ត្រួតពិនិត្យវិធានការលើការប្រឆាំងការសម្ងាត់ប្រាក់និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)។
- អនុម័តការបើក និងបិទគណនីធនាគារ និងកំណត់ទំហំទឹកប្រាក់ដែលអនុញ្ញាត និងហត្ថលេខីប្រតិបត្តិសម្រាប់គណនីធនាគារ។
- អនុម័តលើគោលនយោបាយលាភការសម្រាប់គណៈគ្រប់គ្រង និងនិយោជិត។
- ជ្រើសរើស ត្រួតពិនិត្យ និងស្វែងរកបេក្ខជនដើម្បីជំនួសនាយកប្រតិបត្តិសំខាន់ៗដែលលាលែងតំណែង។
- ជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាល។
- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំ។
- អនុម័តលើប្រាក់កម្ចីដែល អិលអូអិលស៊ី (ខេមបូឌា) ខ្ចីពីម្ចាស់កម្ចី។
- ស្នើដល់ម្ចាស់ភាគហ៊ុនក្នុងការ ៖
  - បង្កើន ឬបន្ថយដើមទុន
  - ជ្រើសរើស និងតែងតាំងសវនករឯករាជ្យ
  - កែប្រែអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន
  - វិលាយ ឬជម្រះបញ្ជីក្រុមហ៊ុន
  - ប្រកាសភាគលាភ
  - ទិញ លក់ ឬដោះដូរ អចលនទ្រព្យ ឬការទិញម៉ាកពាណិជ្ជកម្ម (Franchise) ដែលមានតម្លៃលើសពី ៥០០.០០០ ដុល្លារអាមេរិក
  - ដាក់បញ្ចាំនូវអចលនវត្ថុរបស់ក្រុមហ៊ុន ឬបន្ទុកលើទ្រព្យ ឬការជួលសិទ្ធិប្រើប្រាស់ម៉ាកពាណិជ្ជកម្ម ឬមូលនិធិពាណិជ្ជកម្ម។

**កិច្ចប្រជុំក្រុមប្រឹក្សាភិបាល**

សមាជិក	កាលបរិច្ឆេទនៃការតែងតាំង	ចំនួនកិច្ចប្រជុំ	
		បានចូលរួម	ប្រារព្ធឡើង
លោក Brindley de Zylva ប្រធានក្រុមប្រឹក្សាភិបាល	១៥ តុលា ២០១៥	៤	៤
លោក Conrad Dias អភិបាល	១២ កុម្ភៈ ២០១៨	៤	៤
លោក Dulip Rasika Samaraweera អភិបាល	០២ កក្កដា ២០១៨	៤	៤
លោក Michael Moormann អភិបាលឯករាជ្យ	០១ កុម្ភៈ ២០១៣	៤	៤
លោក Indrajith Wijesiriwardana អភិបាលឯករាជ្យ	០១ មករា ២០១៥	៤	៤

**កិច្ចប្រជុំក្រុមប្រឹក្សាភិបាល**

ល.រ	សមាជិក	នីតិវិធីវាយតម្លៃ	លក្ខណៈវិនិច្ឆ័យ
១	ក្រុមប្រឹក្សាភិបាល	អភិបាលនីមួយៗត្រូវវាយតម្លៃការអនុវត្តរបស់ក្រុមប្រឹក្សាភិបាលដោយផ្តល់ពិន្ទុ (១ - ៥) ចំពោះលក្ខណៈវិនិច្ឆ័យនីមួយៗ ហើយចុះហត្ថលេខាលើទម្រង់វាយតម្លៃ។ បន្ទាប់ពីការវាយតម្លៃលេខាធិការក្រុមហ៊ុននឹងចងក្រងលទ្ធផលនៃការវាយតម្លៃទាំងអស់សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។	<ul style="list-style-type: none"> <li>○ សមាសភាពក្រុមប្រឹក្សាភិបាល</li> <li>○ ការត្រួតពិនិត្យគណៈគ្រប់គ្រង</li> <li>○ ស្វែងយល់ពីវប្បធម៌ និងអាជីវកម្មរបស់ក្រុមហ៊ុន</li> <li>○ ការប្រព្រឹត្តទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល</li> </ul>
២	អភិបាល	អភិបាលម្នាក់ៗត្រូវវាយតម្លៃដោយខ្លួនឯង ដោយផ្តល់ពិន្ទុ (១ - ៥) ចំពោះលក្ខណៈវិនិច្ឆ័យនីមួយៗ ហើយចុះហត្ថលេខាលើទម្រង់វាយតម្លៃ។ ក្រោយបន្ទាប់ពីស្វ័យវាយតម្លៃអភិបាលពីរូបផ្សេងទៀតនឹងធ្វើការពិនិត្យឡើងវិញ។ បន្ទាប់មកលេខាធិការក្រុមហ៊ុននឹងទទួលបានទម្រង់វាយតម្លៃទាំងអស់ ដើម្បីចងក្រង លទ្ធផលសម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។	គុណភាពការងាររបស់អភិបាល

**ឯករាជ្យភាព និងតម្លាភាព**

ក្រុមប្រឹក្សារបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាអភិបាលមិនប្រតិបត្តិ ហើយអភិបាល ២រូបក្នុងចំណោម ៥រូបជាអភិបាលឯករាជ្យ។ រចនាសម្ព័ន្ធ និងសមាសភាព នៃក្រុមប្រឹក្សាភិបាលអនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ប្រកាសស្តីពីអភិបាលកិច្ចសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រកាសស្តីពីការគ្រប់គ្រងផ្ទៃក្នុង សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាសស្តីពី លក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គល ដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ។

ក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសកម្ម	ប្រតិបត្តិតាម
វិនិច្ឆ័យត្រឹមត្រូវ និងសមស្រប ដោយធនាគារជាតិនៃកម្ពុជា ឆ្លងកាត់ដំណើរការលក្ខខណ្ឌ	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវចូលរួមប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវធ្វើការវិនិច្ឆ័យប្រកបដោយភាពត្រឹមត្រូវ	✓
គណៈកម្មាធិការសវនកម្មត្រូវដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ	✓
តម្លាភាព	សមាជិក
ការបង្ហាញដល់សាធារណជន៖	
<ul style="list-style-type: none"> <li>• រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង</li> <li>• រចនាសម្ព័ន្ធកម្មសិទ្ធិជាមូលដ្ឋាន</li> <li>• រចនាសម្ព័ន្ធក្រុមហ៊ុនមេ និងកម្មសិទ្ធិភាគហ៊ុនប្រសិនបើមាន</li> <li>• ក្រុមប្រតិបត្តិ ឬក្រុមសីលធម៌</li> <li>• របាយការណ៍ប្រចាំឆ្នាំ</li> <li>• របាយការណ៍ដែលបានធ្វើសវនកម្ម</li> </ul>	✓
ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម	ប្រតិបត្តិតាម
អភិបាលក្រុមហ៊ុនត្រូវអនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយការអនុម័តត្រូវបង្ហាញតាមរយៈហត្ថលេខារបស់ក្រុមប្រឹក្សាភិបាលមួយរូបឬច្រើនរូប។	✓
ក្រុមហ៊ុនមិនត្រូវចេញផ្សាយ បោះពុម្ព ឬចែករំលែកច្បាប់ចម្លងនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយ លុះត្រាតែរបាយការណ៍ហិរញ្ញវត្ថុនោះត្រូវបានអនុម័តរួចរាល់ ដោយអភិបាលភ្ជាប់ជាមួយរបាយការណ៍របស់សវនករ។	✓
ការកោះប្រជុំ៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស (៣ ខែ)។ ការអនុម័តរបស់ក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតសំឡេងភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល ឬអ្នកតំណាងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។	✓

**គណៈកម្មាធិការក្រុមប្រឹក្សាភិបាល**

- ក្រុមប្រឹក្សាភិបាលបានតែងតាំងគណៈកម្មាធិការចំនួន ៤ ដូចខាងក្រោម៖
- គណៈកម្មាធិការសវនកម្ម
  - គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម
  - គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ
  - គណៈកម្មាធិការ IT Steering

គណៈកម្មាធិការទាំងបួនអនុវត្តតាមគោលការណ៍ណែនាំរបស់ខ្លួន ឬលក្ខខណ្ឌ និងទំនួលខុសត្រូវដែលបានអនុម័ត ហើយប្រើប្រាស់របៀបវារៈដែលបានអនុម័តជាមុន ដើម្បីគ្របដណ្តប់ចំណុចសំខាន់ៗទាំងអស់ ក៏ដូចជាលើកទឹកចិត្តដល់សមាជិកគណៈកម្មាធិការឱ្យពិភាក្សាអំពីកង្វល់បន្ថែមណាមួយ។

ក្រុមប្រឹក្សាភិបាលបានផ្តល់សិទ្ធិអំណាចដល់គណៈកម្មាធិការក្នុងការស្នើសុំព័ត៌មានបន្ថែម និងអាចសាកសួរគណៈគ្រប់គ្រង ឬបុគ្គលិកផ្សេងទៀត ឱ្យផ្តល់ព័ត៌មានលម្អិត ឬដើម្បីពិភាក្សាអំពីសកម្មភាពដែលបានណែនាំ។ ដូច្នេះ ការងារនេះផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាភិបាលថាបញ្ហាទាក់ទងនឹងប្រតិបត្តិការ ហានិភ័យ អភិបាលកិច្ច ឬបទប្បញ្ញត្តិនឹងត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់ ហើយកំណត់រកដំណោះស្រាយល្អបំផុត។

កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មាធិការត្រូវបានកត់ត្រាក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។ ហេតុនេះ ក្រុមប្រឹក្សាភិបាលទាំងអស់បានដឹងអំពីកិច្ចពិភាក្សានៅក្នុងគណៈកម្មាធិការនីមួយៗ ហើយអាចចូលរួមគំនិតយោបល់នៅពេល និងកន្លែងដែលចាំបាច់។

**ការវាយតម្លៃគណៈកម្មាធិការនីមួយៗ**

តម្លាភាព	សមាជិក
សមាជិកគណៈកម្មាធិការនីមួយៗវាយតម្លៃការងាររបស់គណៈកម្មាធិការដែលខ្លួនជាសមាជិក ដោយផ្តល់ពិន្ទុ (១-៥) ចំពោះលក្ខណៈវិនិច្ឆ័យនីមួយៗហើយចុះហត្ថលេខាលើទម្រង់វាយតម្លៃ។ លេខាធិការក្រុមហ៊ុននឹងចងក្រងលទ្ធផលទាំងនោះសម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនីមួយៗបន្ទាប់ពីការពិនិត្យ។	<ul style="list-style-type: none"> <li>• ដែនសមត្ថកិច្ចនៃគណៈកម្មាធិការ</li> <li>• ធនធាននិងការរៀបចំ</li> <li>• គុណភាពនៃកាតព្វកិច្ច</li> </ul>

### គណៈកម្មាធិការសវនកម្ម

#### សមាសភាព

គណៈកម្មាធិការសវនកម្មត្រូវបានដឹកនាំដោយអភិបាលឯករាជ្យ មានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងច្បាប់។ ប្រធានគណៈកម្មាធិការសវនកម្ម មិនអាចជាប្រធានក្រុមប្រឹក្សាភិបាលទេ។ ដែលការអនុវត្តនេះ ធ្វើឡើងដើម្បីជំរុញក្រុមប្រឹក្សាភិបាលឱ្យមានការពិភាក្សាយ៉ាងសកម្ម និងបើកចំហលើប្រធានបទដែលគណៈកម្មាធិការសវនកម្មបានផ្តល់ឱ្យ។

ចំណេះដឹងទូលំទូលាយរបស់ លោក Michael Moormann ក្នុងកិច្ចការហិរញ្ញវត្ថុ គឺជាលក្ខណសម្បត្តិដ៏មានតម្លៃ សម្រាប់ការដឹកនាំ គណៈកម្មាធិការសវនកម្ម និងស្របតាមការអនុវត្តន៍នៃអភិបាលកិច្ចសាធារណៈរបស់យើង។

#### ភារកិច្ចចម្បង៖

- ធានាឱ្យបាននូវសុក្រឹតភាពនៃបញ្ជីហិរញ្ញវត្ថុ។
- ធានាឱ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
- ពិនិត្យឡើងវិញលើការបំពេញកាតព្វកិច្ចរបស់សវនករផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។
- ត្រួតពិនិត្យឡើងវិញលើទំហំនៃកាតព្វកិច្ច និងការបំពេញតួនាទីរបស់សវនករឯករាជ្យ។
- ត្រួតពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ប្រជុំយ៉ាងតិចណាស់រៀងរាល់មួយត្រីមាសម្តង។

#### ចំនួននៃកិច្ចប្រជុំ

គណៈកម្មាធិការសវនកម្មបានជួបប្រជុំចំនួន៤ ដងក្នុងឆ្នាំ ២០២២ ហើយការចូលរួមពីសមាជិកគណៈកម្មាធិការសវនកម្មមានដូចខាងក្រោម៖

សមាជិក	កាលបរិច្ឆេទនៃការតែងតាំង	ចំនួនកិច្ចប្រជុំ	
		បានចូលរួម	ប្រារព្ធឡើង
លោក Michael Moormann ប្រធានគណៈកម្មាធិការ/អភិបាលឯករាជ្យ	១៧ កក្កដា ២០១៣	៤	៤
លោក Brindley de Zylva សមាជិក/ប្រធានក្រុមប្រឹក្សាភិបាល	១៥ តុលា ២០១៥	៤	៤
លោក Indrajith Wijesiriwardana សមាជិក/អភិបាលឯករាជ្យ	០១ មករា ឆ្នាំ ២០១៥	៤	៤

### គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងសហគ្រាស និងប្រតិបត្តិកម្ម

#### សមាសភាព

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ សហគ្រាស និងប្រតិបត្តិកម្ម ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញការគ្រប់គ្រងហិរញ្ញវត្ថុ និងហានិភ័យ ហើយមានភាពឯករាជ្យពីប្រតិបត្តិការប្រចាំថ្ងៃតាមការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិ។

លោក Michael Moormann ជាប្រធានគណៈកម្មាធិការនេះ ដោយសារភាពខ្លាំងរបស់គាត់លើផ្នែកសវនកម្មផ្ទៃក្នុង ហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀតក្នុងផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ។

#### ភារកិច្ចចម្បង៖

- ធានាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព សម្រាប់ដំណើរការអាជីវកម្ម។
- ធានាឱ្យមាននូវគោលនយោបាយដែលសមស្រប។
- ត្រួតពិនិត្យលើរបាយការណ៍ប្រតិបត្តិកម្ម រួមមាន របាយការណ៍ស្តីពីការប្រឆាំងការសម្អាតសាច់ប្រាក់/ហិរញ្ញប្បទានកេរ្តិ៍កម្ម ដើម្បីធានាឱ្យបានអនុលោមភាពស្របតាមច្បាប់ និងបទប្បញ្ញត្តិ។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ប្រជុំយ៉ាងហោចណាស់រៀងរាល់មួយត្រីមាសម្តង។

#### ចំនួនកិច្ចប្រជុំ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកម្មបានជួបប្រជុំចំនួន ៤ ដង ក្នុងឆ្នាំ២០២២។ ការចូលរួមពីសមាជិកគណៈកម្មាធិការនេះមានដូចខាងក្រោម៖

សមាជិក	កាលបរិច្ឆេទនៃការតែងតាំង	ចំនួនកិច្ចប្រជុំ	
		បានចូលរួម	ប្រារព្ធឡើង
លោក Michael Moormann ប្រធានគណៈកម្មាធិការ/អភិបាលឯករាជ្យ	០២ វិច្ឆិកា ២០១៦	៤	៤
លោក Brindley de Zylva សមាជិក/ប្រធានក្រុមប្រឹក្សាភិបាល	០៦ កុម្ភៈ ២០១៦	៤	៤
លោក Conrad Dias សមាជិក/អភិបាល	១២ កុម្ភៈ ២០១៨	៤	៤



### គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ

#### សមាសភាព

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការត្រូវបានដឹកនាំដោយអភិបាលឯករាជ្យដែលមានជំនាញផ្នែកច្បាប់ និងធនាគារ។

លោក Indrajith Wijesiriwardana ដឹកនាំគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ដោយសារលោកមានជំនាញក្នុងការប្រឹក្សាយោបល់ស្ថាត៍ជំនាញ ជាមួយនឹងបទពិសោធន៍ ក្នុងវិស័យហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិនៅតាមស្ថាប័នហិរញ្ញវត្ថុជាច្រើន និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងការរៀបចំផែនការ និងថវិកានៃប្រាក់លក់ការសម្រាប់អភិបាលនានា។

#### ភារកិច្ចចម្បង៖

- ពិនិត្យរាល់ទិដ្ឋភាពនៃគោលការណ៍គ្រប់គ្រងធនធានមនុស្ស រួមទាំងបញ្ហាផ្តល់លក់ការ។
- ធានានូវប្រសិទ្ធភាព និងភាពពេញលេញ នៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានមនុស្ស។
- ដាក់សំណើសុំទៅម្ចាស់ភាគហ៊ុនដើម្បីផ្តល់ការទូទាត់ដល់អភិបាល និងធានាចំណាត់ការដែលយុត្តិធម៌ ចំពោះរាល់និយោជិក។
- ធានាការអនុលោមតាមយ៉ាងពេញលេញ រវាងគោលការណ៍គ្រប់គ្រងធនធានមនុស្ស ជាមួយនឹងច្បាប់ និងបទបញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ប្រជុំយ៉ាងតិចរៀងរាល់មួយត្រីមាសម្តង។

#### ចំនួននៃកិច្ចប្រជុំ

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ បានជួបប្រជុំចំនួន ៤ ដងក្នុងឆ្នាំ ២០២២។ ការចូលរួមពីសមាជិកគណៈកម្មាធិការមានដូចខាងក្រោម៖

សមាជិក	កាលបរិច្ឆេទនៃការតែងតាំង	ចំនួនកិច្ចប្រជុំ	
		បានចូលរួម	ប្រារព្ធឡើង
លោក Indrajith Wijesiriwardana ប្រធានគណៈកម្មាធិការ/អភិបាលឯករាជ្យ	០២ វិច្ឆិកា ២០១៦	៤	៤
លោក Conrad Dias សមាជិក/អភិបាល	១២ កុម្ភៈ ២០១៨	៤	៤
លោក Dulip Rasika Samaraweera សមាជិក/អភិបាល	០២ កក្កដា ២០១៨	៤	៤

### គណៈកម្មាធិការ IT Steering

#### សមាសភាព

គណៈកម្មាធិការ IT Steering ដឹកនាំដោយអភិបាលដែលមានជំនាញផ្នែកឌីជីថល និងព័ត៌មានវិទ្យា សម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោក Conrad Dias ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ ដោយសារលោកជាអ្នកដឹកនាំដែលមានគំនិតសំខាន់ៗ និងមានភាពស្ថាត៍ជំនាញ និងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញនៅក្នុងវិស័យព័ត៌មានវិទ្យា។

#### ភារកិច្ចចម្បង៖

- ធានាថាការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន ធ្វើឡើងដោយមានតុល្យភាពរវាងហានិភ័យ និងអត្ថប្រយោជន៍ទទួលបាន ហើយថវិកាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
- ផ្តល់អនុសាសន៍ជាអាទិភាព ទៅលើគំនិតផ្តួចផ្តើមបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា)។
- ធានាថាផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើរស្របគ្នាទៅនឹងផែនការអាជីវកម្ម។
- ត្រួតពិនិត្យ និងតាមដានការអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ប្រជុំយ៉ាងតិចរៀងរាល់មួយត្រីមាសម្តង។

#### ចំនួននៃកិច្ចប្រជុំ

គណៈកម្មាធិការ IT Steering បានជួបប្រជុំចំនួន ៤ ដងក្នុងឆ្នាំ២០២២។ ការចូលរួមពី សមាជិកគណៈកម្មាធិការមានដូចខាងក្រោម៖

សមាជិក	កាលបរិច្ឆេទនៃការតែងតាំង	ចំនួនកិច្ចប្រជុំ	
		បានចូលរួម	ប្រារព្ធឡើង
លោក Conrad Dias ប្រធានគណៈកម្មាធិការ/អភិបាល	០៦ កុម្ភៈ ២០២០	៤	៤
លោក Brindley de Zylva សមាជិក/ប្រធានក្រុមប្រឹក្សាភិបាល	០៦ កុម្ភៈ ២០២០	៤	៤
លោក Indrajith Wijesiriwardana សមាជិក/អភិបាលឯករាជ្យ	០៦ កុម្ភៈ ២០២០	៤	៤

# របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រៅពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសដូចខាងក្រោម៖

## ទំនាស់ផលប្រយោជន៍

អភិបាលទាំងអស់បានធ្វើសេចក្តីប្រកាសអំពីទំនាស់ផលប្រយោជន៍តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន។ កិច្ចការទាំងនេះត្រូវកត់សម្គាល់ដោយក្រុមប្រឹក្សាភិបាល កត់ត្រាក្នុងកំណត់ហេតុ និងបានដាក់បញ្ចូលក្នុងបញ្ជីផលប្រយោជន៍ (Interest Register) ដែលត្រូវបានក្រុមហ៊ុនរក្សាទុក។

ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ គ្មានអភិបាលរូបណាមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុនឡើយ។

## ការកាន់កាប់ភាគហ៊ុនរបស់អភិបាល

បច្ចុប្បន្ន មិនមានអភិបាលណាម្នាក់មានភាគហ៊ុននៅក្នុងក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឡើយ។ លើសពីនេះ គ្រឹះស្ថានមិនមានកិច្ចព្រមព្រៀងណាមួយដែលខ្លួនជាភាគីក្នុងអំឡុង ឬក្រោយឆ្នាំសារពើពន្ធ ដែលអាចឱ្យអភិបាលទទួលបាន អត្ថប្រយោជន៍តាមរយៈការទទួលបានភាគហ៊ុននៅក្នុង ឬបំណុលរបស់គ្រឹះស្ថាន ឬអង្គការសាធារណៈផ្សេងទៀតឡើយ។

## អាណត្តិនៃអភិបាល

អភិបាលបម្រើការងារដោយមិនមានរយៈពេលកំណត់ និងអាចស្នើសុំលាយបំបែក ឬត្រូវបានបណ្តេញចេញដោយម្ចាស់ភាគហ៊ុន។ អភិបាលអាចនឹងត្រូវដកចេញពីតំណែងដោយការបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាត។ តំណែងទំនេរនៅក្នុងក្រុមប្រឹក្សាភិបាលអាចត្រូវបានជំនួសដោយសេចក្តីសម្រេចដែលត្រូវបានអនុម័តដោយសំឡេងភាគច្រើនដាច់ខាតគឺ ២/៣ (ពីរភាគបី) នៃសម្លេងឆ្នោតដែលបោះដោយម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងមហាសន្និបាត។

អភិបាលអាចលាលែងពីតួនាទីរបស់ខ្លួន ដោយផ្តល់ការជូនដំណឹងយ៉ាងហោចណាស់មួយខែជាមុន ទៅលេខាធិការក្រុមហ៊ុន ក្នុងទម្រង់ជាលិខិតចុះបញ្ជី ជាមួយនឹងបង្កាន់ដៃទទួលស្គាល់ ។

## អនុលោមភាពជាមួយច្បាប់ និងបទប្បញ្ញត្តិ

អិលអូអិលស៊ី (ខេមបូឌា) គោរពតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់របស់ធនាគារកណ្តាល និងនិយ័តករពាក់ព័ន្ធ។

## អភិបាលកិច្ចសាធារណៈ

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាធារណៈកម្មល្អផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។

របាយការណ៍នៃអភិបាលកិច្ចសាធារណៈកម្មបង្ហាញអំពីសារៈសំខាន់ៗ ដូចខាងក្រោម៖

- របាយការណ៍ប្រចាំឆ្នាំបានបង្ហាញអំពីទស្សនៈត្រឹមត្រូវ និងមានគុណភាពរបស់ស្ថាប័ន។
- របាយការណ៍បញ្ជាក់ថា ស្ថាប័នបានអនុលោមទៅតាមច្បាប់, បទប្បញ្ញត្តិអភិបាលកិច្ច និងក្រមប្រតិបត្តិទាំងអស់។
- របាយការណ៍បានផ្តល់នូវការបង្ហាញជាក់លាក់អំពីក្រុមប្រឹក្សាភិបាល ការត្រួតពិនិត្យផ្ទៃក្នុង ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ។

## ការគ្រប់គ្រងផ្ទៃក្នុង

អិលអូអិលស៊ី (ខេមបូឌា) គ្រប់គ្រងហានិភ័យបានទូលំទូលាយ និងគ្រប់ផ្នែកផ្សេងៗផ្អែកលើទំហំ និងភាពស្មុគស្មាញនៃអាជីវកម្ម។ ប៉ុន្តែជាធម្មតា អ្វីៗអាចកើតឡើងដោយមិនបានគិតទុកជាមុន ឬមិនអាចជៀសផុត។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបង្កើតឡើងក្នុងបំណងផ្តល់ការធានាក្នុងកម្រិតសមរម្យដើម្បីកាត់បន្ថយបញ្ហាសំខាន់ៗដែលអាចកើតមានលទ្ធភាពកើតឡើងនូវកំហុសធំៗ ការក្លែងបន្លំ ឬការខាតបង់ ប៉ុន្តែមិនមែនជាការធានាដាច់ខាតនោះទេ។ ជំនួសឱ្យការលុបបំបាត់ហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងជួយគ្រឹះស្ថានគ្រប់គ្រងហានិភ័យនានា ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់នៃការត្រួតពិនិត្យផ្ទៃក្នុង និងកាត់បន្ថយការហាជយនៃគោលដៅ អាជីវកម្ម។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានច្បាប់ និងប្រតិបត្តិកិច្ច ពិនិត្យនីតិវិធី ការអនុវត្ត និងគោលនយោបាយនានាជាប្រចាំ ហើយបើចាំបាច់ បង្ហាញរបាយការណ៍ជូនគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកិច្ច តាមការចាំបាច់។

ដើម្បីធានាថាគ្រប់គ្នាដឹងពីបញ្ហាធ្ងន់ធ្ងរ និងដើម្បីពន្លឿនការអនុវត្តសកម្មភាពកែតម្រូវបុគ្គលិកពាក់ព័ន្ធត្រូវពិភាក្សាស្វែងរកចំណុចខ្វះខាត ឬចំណុចខ្សោយ។ ការតាមដានលើសេចក្តីសម្រេចត្រូវបានធ្វើឡើងនៅកិច្ចប្រជុំគណៈកម្មាធិការ ឬកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

## និរន្តរភាពអាជីវកម្ម

ក្នុងរយៈពេលពេញមួយឆ្នាំ ក្រុមប្រឹក្សាភិបាលបានវាយតម្លៃទាំងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងរបាយការណ៍ហិរញ្ញវត្ថុដំណាច់ឆ្នាំ។ លើសពីនេះទៀត ក្រុមប្រឹក្សាភិបាលបានវាយតម្លៃជាបន្តបន្ទាប់ នូវប្រតិបត្តិការ និងបរិយាកាសប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលរួមមានបរិបទម៉ាក្រូហានិភ័យដែលអាចកើតមាន និងការបែងចែកធនធាន។ ក្រុមប្រឹក្សាភិបាលបានកំណត់ថាក្រុមហ៊ុនអាចរក្សាកម្រិតប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួនសម្រាប់អនាគតដ៏ខ្លីខាងមុខដោយផ្អែកលើព័ត៌មានដែលមាន។ ជាលទ្ធផលក្រុមហ៊ុនត្រូវបានសន្មត់ថាអាចដំណើរការបន្តបាន តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

## សវនករ

យោងតាមបទប្បញ្ញត្តិរបស់ធនាគារកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ត្រូវផ្លាស់ប្តូរសវនករឯករាជ្យរបស់ខ្លួនរៀងរាល់ ៣ ឆ្នាំម្តង។

សវនករឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) គឺ KPMG ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាលសម្រាប់រយៈពេល ៣ ឆ្នាំសារពើពន្ធ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ អភិបាលទាំងអស់ទទួលស្គាល់ថាសវនករផ្ទៃក្នុងឯករាជ្យគ្មានទំនាក់ទំនងជាមួយក្រុមហ៊ុនឡើយ ហើយក៏គ្មានផលប្រយោជន៍ណាមួយទទួលបានពី អិលអូអិលស៊ី (ខេមបូឌា) ដែរ។

អិលអូអិលស៊ី (ខេមបូឌា) បានអនុវត្តត្រឹមត្រូវក្នុងការផ្លាស់ប្តូរដៃគូសវនកម្មដែលការអនុលោមនេះស្របតាមអភិបាលកិច្ចល្អ។

# ក្រមសីលធម៌

អាកប្បកិរិយារបស់បុគ្គលិកទាំងក្នុង និងក្រៅកន្លែងធ្វើការ អាចប៉ះពាល់ដល់វិជ្ជាជីវៈ និងកេរ្តិ៍ឈ្មោះរបស់ អិលអូអិលស៊ី (ខេមបូឌា)។ ដូច្នេះ បុគ្គលិក របស់ អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមក្រមសីលធម៌របស់ក្រុមហ៊ុន។

## ក្រមសីលធម៌វិជ្ជាជីវៈ

បុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់ត្រូវមានកាតព្វកិច្ចរក្សាវិជ្ជាជីវៈ សុចរិត និងសុចរិតភាពឱ្យបានដិតដល់បំផុត។ អាទិភាពចម្បង របស់ស្ថាប័ននេះគឺការប្រតិបត្តិការងារដោយឧស្សាហ៍ព្យាយាម និងស្មោះត្រង់ដោយបុគ្គលិក និងអ្នកគ្រប់គ្រងរបស់ខ្លួន។ លើសពីនេះ អ្នកគ្រប់គ្រង និងនិយោជិតទាំងអស់ត្រូវតែយល់ ទទួលយក និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ខាងក្រោម៖

- រក្សាខ្លួនឱ្យស្របតាមគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។
- ធានានូវវិជ្ជាជីវៈស្របជាមួយនឹងភាពស្មោះត្រង់ និងសុចរិតភាព។
- ប្រើប្រាស់ភាសាឱ្យត្រឹមត្រូវជាមួយក្រុមការងារ និងអតិថិជន។
- អនុវត្តទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ ភាពជឿជាក់ និងភាពស្មោះត្រង់។
- ធ្វើការប្រុងប្រយ័ត្នទាំងអស់ដើម្បីការពារភាពឯកជន និងប្រតិបត្តិការរបស់ក្រុមហ៊ុន។
- មកបំពេញការងារឱ្យទាន់ពេលវេលា ស្លៀកពាក់ឯកសណ្ឋានឱ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍ព្យាយាម និងសន្សំសំចៃធនធានរបស់ក្រុមហ៊ុន។
- មិនត្រូវបង្ហាញអតិថិជននូវ ការរើសអើងដោយផ្អែកលើមូលដ្ឋាននៃជំនឿ នយោបាយ ជាតិសាសន៍ ឬ ឋានៈសង្គម។
- រក្សាទំនាក់ទំនងវិជ្ជមានជាមួយអតិថិជន។ បុគ្គលិកផ្នែកឥណទានត្រូវតែ ឆ្លើយតបជាមួយអតិថិជន។
- អនុវត្តតាមសិទ្ធិរបស់អតិថិជន៖
  - សិទ្ធិក្នុងការយល់ដឹងអំពីលក្ខខណ្ឌផលិតផល និងការចំណាយទាំងអស់មុនពេលទូទាត់។
  - សិទ្ធិក្នុងការបដិសេធមិនទទួលយកផលិតផលណាមួយ។
  - សិទ្ធិក្នុងការតវ៉ា ឬស្រវឹងសំណួរអំពីសេវាកម្ម ឬផលិតផលដែលផ្តល់ដោយ អិលអូអិលស៊ី (ខេមបូឌា)។
  - សិទ្ធិក្នុងការទទួលបានការព្រឹត្តិប្រតិបត្តិ និងឯកសារសំខាន់ៗផ្សេងទៀតនៅពេល (ឬមុន) ទូទាត់ និងការទទួលវិក្កយបត្រផ្លូវការ ក្នុងអំឡុងពេលសងប្រាក់កម្ចី។
  - សិទ្ធិក្នុងការទទួលបានការផ្តល់ដោយយុត្តិធម៌ និងការគោរព ដោយគ្មានការរើសអើងពីបុគ្គលិករបស់ក្រុមហ៊ុន និង
  - សិទ្ធិក្នុងការរើសថា ក្រុមហ៊ុននឹងរក្សាព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនជាការសម្ងាត់។
- អានដោយលឿនជូនអតិថិជននូវមាត្រាពាក់ព័ន្ធនឹងភាពឯកជននៅក្នុងកិច្ចសន្យា និងកិច្ចព្រមព្រៀងសម្ងាត់ មុនពេលប្រមូលទិន្នន័យ និងការ ទូទាត់របស់អតិថិជន។
- អាន ទទួលស្គាល់ និងអនុវត្តក្រមសីលធម៌របស់ អិលអូអិលស៊ី (ខេមបូឌា) ការបំពានលើក្រមសីលធម៌នឹងអាចឈានទៅដល់ការ ពិន័យ ឬការបញ្ឈប់ពីការងារ។
- អនុវត្តតាមការណែនាំរបស់អ្នកគ្រប់គ្រងផ្ទាល់ និងអនុវត្តការកិច្ចចាំបាច់ទាំងអស់ដោយអនុលោមតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិ របស់ អិលអូអិលស៊ី (ខេមបូឌា)។
- រាយការណ៍មកកាន់ប្រធានផ្ទាល់ នាយក ឬ នាយិកាសាខា ឬនាយក ឬនាយិកានាយកដ្ឋាន ប្រសិនបើសង្កេតឃើញមានករណីបំពានលើ ក្រមសីលធម៌ ឬគោលនយោបាយផ្សេងៗ។

## ក្រមសីលធម៌វិជ្ជាជីវៈ

បុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់ត្រូវមានកាតព្វកិច្ចរក្សាវិជ្ជាជីវៈ សុចរិត និងសុចរិតភាពឱ្យបានដិតដល់បំផុត។ អាទិភាពចម្បងរបស់ ធនាគារនេះគឺការប្រ

## សកម្មភាពហាមឃាត់

និយោជិតមិនត្រូវ៖

- ធ្វើរបាយការណ៍មិនពិត ឬបំភាន់ ក្លែងបន្លំផ្លាស់ប្តូរឯកសារ ឬលាក់ទិន្នន័យមានអត្ថប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុន។
- មានការរើសអើងនឹងអ្នកដទៃលើជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ។ល។ និយោជិតត្រូវបានហាមឃាត់មិនឱ្យ បៀតបៀនអ្នកដទៃ ឬ ប្រព្រឹត្តអំពើអាសាចារ និងមិនត្រូវបើកមើល ឬបង្ហោះចែកចាយរូបភាពអាសាសឡើយ ។
- ប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីទទួលយកកម្រៃជើងសារ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បុគ្គលិក និងសាច់ញាតិដែលជាប់ពាក់ព័ន្ធ នឹងការដាក់លក់ទ្រព្យសម្បត្តិរបស់អតិថិជន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមដេញថ្លៃទិញទ្រព្យនោះឡើយ។
- ប្រើប្រាស់សំដីគំរោះគំរើយដល់អតិថិជនដែលមានការបង់សងយឺត ឬប៉ុន្តែត្រូវស្តាប់ហេតុផលរបស់អតិថិជន និងកសាងនូវវប្បធម៌ជួយគ្នា និង ពិភាក្សាគ្នា។ នៅពេលដោះស្រាយបំណុលជាមួយអតិថិជន ជាពិសេសអតិថិជនដែលបង់ប្រាក់យឺត មន្ត្រីឥណទានត្រូវពិភាក្សាជាមួយ អតិថិជន ដើម្បីដោះស្រាយ និងផ្តល់ដំបូន្មានដល់គាត់។ បុគ្គលិកមិនត្រូវបង្ខំប្រមូលប្រាក់កម្ចីភ្លាមៗ ដោយគ្មានអនុគ្រោះចំពោះការយឺតយ៉ាវ របស់អតិថិជនដែលជួបបញ្ហាលំបាកខ្លាំង និងជួបប្រតិបត្តិសាច់ប្រាក់នោះឡើយ។
- លេងកុងទីនេនៅកន្លែងធ្វើការសេពគ្រឿងស្រវឹងក្នុងម៉ោងការងារ សេពគ្រឿងញៀន លេងល្បែងស៊ីសង ប្រើប្រាស់អាវុធជាដុះ ឬសារធាតុ ដែលច្បាប់ហាមឃាត់ បន្តិ ឯកសារ។ ប្រើប្រាស់អំពើហិង្សា ជេរប្រមាថ គំរាមកំហែង ឬរំលោភបំពានផ្លូវភេទលើអ្នកដទៃ ។
- បញ្ចេញ ឬប្រើប្រាស់ឯកជនភាពរបស់អតិថិជន និងក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ទៅកាន់ភាគីទីបី ដោយគ្មានការយល់ព្រមជា លាយលក្ខណ៍អក្សរ លុះត្រាតែតម្រូវដោយច្បាប់ក្នុងអំឡុងពេលបំពេញការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ឬនៅពេល និងក្រោយ ពេលបញ្ចប់ការងារ។

# ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង

ការគ្រប់គ្រងហានិភ័យ តែងតែផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រអាជីវកម្មរបស់ស្ថាប័នហិរញ្ញវត្ថុនីមួយៗរួមទាំង អិលអូអិលស៊ី (ខេមបូឌា) ផងដែរ។ ការគ្រប់គ្រងហានិភ័យ ចូលរួមចំណែកលើកម្ពស់គុណភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ អិលអូអិលស៊ី (ខេមបូឌា) និងគាំទ្រដល់ការសម្រេចបាននូវគោលដៅរបស់ស្ថាប័នដោយផ្ដោតលើកត្តាពីរយ៉ាងគឺ ហានិភ័យ និងប្រាក់ចំណេញ។

ការគ្រប់គ្រងហានិភ័យ ដើរតួជាខ្សែបន្ទាត់ការពារទីពីរ ដោយផ្តល់នូវទស្សនៈវិភាគហានិភ័យប្រកបដោយវិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍របស់អិលអូអិលស៊ី (ខេមបូឌា)។ នាយកដ្ឋានគ្រប់គ្រងហានិភ័យនឹងធានាថា អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានការពារពីហានិភ័យដែលលេចឡើងពីគំនិតផ្តួចផ្តើមអាជីវកម្ម កត្តាប្រព័ន្ធបច្ចេកវិទ្យា កត្តាដំណើរការត្រួតពិនិត្យផ្ទៃក្នុងមិនបានគ្រប់គ្រាន់ និងកត្តាមនុស្សនៅក្នុងខ្សែសង្វាក់អាជីវកម្ម។

ទស្សនៈនៃការគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី (ខេមបូឌា) គឺបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ស្ថាប័ន ជួយក្នុងដំណើរការសម្រេចចិត្ត និងយុទ្ធសាស្ត្រអាជីវកម្ម។

- ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី (ខេមបូឌា) មានគោលបំណង៖
- ពង្រឹងសមត្ថភាពអាជីវកម្មក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ ដើម្បីបង្កើនតម្លៃរបស់ភាគទុនិក។
  - ជួយកម្រិតអប្បបរមានៃហានិភ័យទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម។
  - វាយតម្លៃផលប៉ះពាល់នៃហានិភ័យដែលកំពុងកើតមានឡើង។
  - បង្កើតយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យ ដែលឆ្លុះបញ្ចាំងពីអភិបាលកិច្ចដ៏រឹងមាំរបស់ស្ថាប័ន។

- អិលអូអិលស៊ី (ខេមបូឌា) អនុវត្តគោលការណ៍គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃដូចខាងក្រោម៖
- លើកកម្ពស់ប្រាក់ចំណេញ និងពង្រីកអាជីវកម្មរយៈពេលវែង ប្រកបដោយចីរភាពដោយអនុវត្តការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចដោយការប្រុងប្រយ័ត្ន។
  - ជួយដល់អាជីវកម្មក្នុងការបង្កើតប្រាក់ចំណេញដែលមានស្ថិរភាព និងនិរន្តរភាពសម្រាប់ម្ចាស់ភាគទុនិក។
  - ធានាថាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី (ខេមបូឌា) គឺផ្អែកលើការយល់ដឹងច្បាស់ពីហានិភ័យដែលកំពុងប្រឈមការវាយតម្លៃ វាស់វែង និងតាមដានហានិភ័យដែលមានបែបបទត្រឹមត្រូវ។

អិលអូអិលស៊ី (ខេមបូឌា) បានអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ នៅទូទាំងស្ថាប័នទាំងមូល ឈ្មោះថា “ការគ្រប់គ្រងហានិភ័យតាមបែបម៉ាទ្រីស” ដើម្បីធានាថាការពង្រីកសកម្មភាព និងប្រតិបត្តិការអាជីវកម្មនៅក្នុងបរិយាកាសវិវឌ្ឍន៍ទៅមុខដ៏ឆាប់រហ័សនេះ នៅតែរក្សាបាននូវកម្រិតហានិភ័យដែលអាចទទួលយកបាន និងអនុលោមពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិនានា ទាំងបទប្បញ្ញត្តិខាងក្នុង និងខាងក្រៅ។


អិលអូអិលស៊ី (ខេមបូឌា) ទទួលស្គាល់ថាការគ្រប់គ្រងហានិភ័យបានល្អមានសារៈសំខាន់ខ្លាំងណាស់ចំពោះភាពជោគជ័យ និងនិរន្តរភាពនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។

ប្រព័ន្ធគ្រប់គ្រងហានិភ័យនេះ ធ្វើការត្រួតពិនិត្យរាល់សកម្មភាពដែលមានហានិភ័យទាំងអស់ ដោយប្រាកដថាការអនុវត្តប្រកាន់ខ្ជាប់នូវ វិស័យអាចកែច្នៃ និងវិស័យលើវិន័យ។

រាល់គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំ ត្រូវបានបង្កើតឡើង ផ្សព្វផ្សាយ និងបន្តតាមដាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីហានិភ័យ និងរហូតមត្រួតពិនិត្យផ្ទៃក្នុង សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។

- អិលអូអិលស៊ី (ខេមបូឌា) អនុវត្តវិធីសាស្ត្រខ្សែបន្ទាត់ការពារ ៣ កម្រិត ដោយអនុលោមតាមស្តង់ដារអន្តរជាតិ និងការអនុវត្តដែលល្អបំផុត រួមមាន៖
១. ខ្សែបន្ទាត់ការពារទី១ (ផ្នែកជួរមុខ)
  ២. ខ្សែបន្ទាត់ការពារទី២ (មុខងារគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ)
  ៣. ខ្សែបន្ទាត់ការពារទី៣ (ផ្នែកសវនកម្មខាងក្នុង)។

## អភិបាលកិច្ចគ្រប់គ្រងហានិភ័យ



គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិការ ត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប។ ជាធម្មតា គណៈកម្មាធិការនេះជួបប្រជុំរៀងរាល់បីខែម្តង។ បេសកកម្មរបស់គណៈកម្មាធិការនេះ គឺត្រួតពិនិត្យមើលហានិភ័យនានាដែលកើតឡើងទាំងខាងក្នុង និងខាងក្រៅ ដែលទាក់ទងនឹងប្រតិបត្តិការឥណទាន និងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តលើគោលការណ៍ និងនីតិវិធីមានប្រសិទ្ធភាពក្នុងការកំណត់ហានិភ័យ និងគ្រប់គ្រងហានិភ័យ និងអនុលោមតាមសេចក្តីណែនាំផ្ទៃក្នុង ក៏ដូចជាតម្រូវការពីខាងក្រៅ។ បន្ថែមលើនេះទៀត គណៈកម្មាធិការនេះនឹងត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម មានគោលបំណងចម្បងក្នុងការវាយតម្លៃតាមដាន និងអនុម័តលើការអនុវត្តទាក់ទងនឹងហានិភ័យសន្ទនីយភាព ហានិភ័យអត្រាការប្រាក់ ហានិភ័យបទប្បញ្ញត្តិនានា ហានិភ័យប្រិយប័ណ្ណ និងហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបង្កើននូវប្រសិទ្ធភាពប្រាក់ចំណេញ ទន្ទឹមនឹងនេះក៏ធានាថាសាច់ប្រាក់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។ គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងអកម្ម ត្រូវបានជួបប្រជុំរៀងរាល់មួយខែម្តង និងត្រូវបានដឹកនាំដោយអនុប្រធាននាយកប្រតិបត្តិ / ប្រធាននាយកហិរញ្ញវត្ថុ។

## ហានិភ័យឥណទាន

ហានិភ័យឥណទាន ត្រូវបានឱ្យនិយមន័យថាជាលទ្ធភាពនៃការខាតបង់ដោយសារអ្នកជំពាក់ប្រាក់ពុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាជាមួយអិលអូអិលស៊ី (ខេមបូឌា)។ ហានិភ័យឥណទាន គឺជាការបាត់បង់ហិរញ្ញវត្ថុ ចំពោះ អិលអូអិលស៊ី (ខេមបូឌា) ប្រសិនបើអ្នកខ្ចីប្រាក់ខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាខ្ចីប្រាក់។ សកម្មភាពបង្កើតប្រាក់ចំណូលសំខាន់របស់ អិលអូអិលស៊ី (ខេមបូឌា) គឺការផ្តល់ប្រាក់កម្ចីជូនអតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចម្បង។ ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយការអនុវត្តនូវវិធានសម្របសម្រួលនៃគោលនយោបាយហានិភ័យឥណទាន គោលការណ៍ណែនាំស្តីពីប្រតិបត្តិការឥណទាន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវបានអនុវត្តដើម្បីគ្រប់គ្រងគុណភាពផលប្រតិបត្តិឥណទានរបស់ អិលអូអិលស៊ី (ខេមបូឌា)។

ហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យជាប្រចាំ តាមដានយ៉ាងសកម្ម និងរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ជារៀងរាល់ខែ។ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងនាយកដ្ឋានពាក់ព័ន្ធ បានធ្វើការពិភាក្សា វិភាគ និងកំណត់អត្តសញ្ញាណបញ្ហាផ្សេងៗ ដោយមានចំណាត់ការសមស្រប និងទាន់ពេលវេលា។



# ការអភិវឌ្ឍធនធានមនុស្ស

អិលអូអិលស៊ី (ខេមបូឌា) ផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង ៣.០០០នាក់។ ការបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) មិនត្រឹមតែ ទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុសមរម្យក្នុងនាមនិយោជិត និងការអភិវឌ្ឍន៍ ធនធានមនុស្ស និងវិជ្ជាជីវៈជាបន្តបន្ទាប់ទេ ប៉ុន្តែថែមទាំង រួមចំណែកក្នុងការបម្រើអតិថិជន នៅទូទាំងប្រទេសជាមួយនិងសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យផងដែរ។ អាស្រ័យហេតុនេះ និយោជិតម្នាក់ៗ សុទ្ធតែចូលរួមលើកស្ទួយពលរដ្ឋជាតិរបស់ខ្លួន ក៏ដូចជា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសរបស់ខ្លួនផងដែរ។

## សារៈសំខាន់នៃកសាងសមត្ថភាពបុគ្គលិក

ក្នុងឆ្នាំ ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជាច្រើនដល់បុគ្គលិកជាង ៣០០០នាក់ ដែលមានជាអាទិ៍៖

- វគ្គតម្រង់ទិស
- ការហ្វឹកហ្វាត់ការងារ
- កម្មវិធីបណ្តុះបណ្តាល
- ការហ្វឹកហ្វឺនបំប៉ន
- ការបណ្តុះបណ្តាលក្នុងតំបន់
- ការបណ្តុះបណ្តាលនៅនឹងកន្លែង
- វគ្គសិក្សាតាមតម្រូវការ
- វិធីអូបណ្តុះបណ្តាល
- កម្មវិធីផ្លាស់ប្តូរការងារ
- វគ្គបណ្តុះបណ្តាលអ្នកហាត់ការខាងគ្រប់គ្រងសាខា និងគណនេយ្យ
- ការបណ្តុះបណ្តាលឆ្លងផ្នែកនីមួយៗ
- ការសិក្សាជំនាញតាមអនឡាញរបស់ អិលអូអិលស៊ី (ខេមបូឌា) (e-Learning Academy)
- វគ្គបណ្តុះបណ្តាលខាងក្រៅ រួមទាំងវគ្គបណ្តុះបណ្តាលក្នុងស្រុក និងក្រៅប្រទេស និង
- ការចុះជួបផ្ទាល់ដើម្បីផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តការងារ រវាងដៃគូសហការ។

## គោលការណ៍បរិយាប័ន្ន

ដោយសារភាពសម្បូរបែប និងអព្យាក្រឹតភាពគឺជាផ្នែកនៃគុណតម្លៃស្នូលរបស់យើង យើងខ្ញុំអាចធានាបានថា កន្លែងធ្វើការរបស់យើងអាច ប្រកាន់យកគោលនយោបាយធនធានមនុស្ស ដូចដែលមាននៅក្នុងលក្ខខណ្ឌ និងការអនុវត្ត ដូចខាងក្រោម៖

- ការមិនរើសអើងជំនឿ៖ មិនថាបុគ្គលិករបស់យើងគោរពសាសនាអ្វីនោះទេ អិលអូអិលស៊ី (ខេមបូឌា) បានសម្រប សម្រួល ដល់ការយល់ដឹង និងផ្តល់ការអប់រំដល់មិត្តរួមការងាររបស់ខ្លួន។
- ក្រមសីលធម៌វិជ្ជាជីវៈ៖ យើងឃើញថា នៅកន្លែងធ្វើការបុគ្គលិករបស់យើងមានការគោរពគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍការអនុវត្តកិច្ចការងារ និងអាជីពរបស់ពួកគេជាពិសេស ដោយមានគោលនយោបាយប្រឆាំងនឹងការបៀតបៀនដែលបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព អនុវត្តនៅគ្រប់សាខាទាំងអស់។
- យែនឌ័រ និងភាពទីត្រង់៖ ទាំងជនពិការ និងបេក្ខជនជាស្ត្រី តែងតែត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ សម្រាប់ តំណែងទំនេរដែលយើងខ្ញុំមាន។
- គ្រឿងបរិក្ខារសម្រួល៖ អគារ អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់បានផ្តល់ភាពងាយស្រួលដល់ជនពិការ។

## ការលើកទឹកចិត្ត និងរង្វាន់

អិលអូអិលស៊ី (ខេមបូឌា) ផ្តល់អត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែងដល់បុគ្គលិក មិនថាផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ៖

### អត្ថប្រយោជន៍ហិរញ្ញវត្ថុ៖

- ប្រាក់ខែដែលមានលក្ខណៈប្រកួតប្រជែង
- ប្រាក់ដំណាច់អតីតភាព ដែលផ្តល់ជូនដោយអនុលោមតាមច្បាប់ការងារ
- ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ និងប្រាក់រង្វាន់ចុងឆ្នាំ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
- គ្រោងការណ៍សន្សំប្រាក់ប្រចាំខែរបស់បុគ្គលិក
- មូលនិធិសោធននិវត្តន៍
- ប្រាក់ឧបត្ថម្ភសម្រាប់សកម្មភាពបុគ្គលិកប្រចាំខែ
- ប្រាក់ឧបត្ថម្ភសម្រាប់ដំណើរការសន្តិសុខប្រចាំឆ្នាំរបស់បុគ្គលិក
- ប្រាក់ឧបត្ថម្ភសម្រាប់ទូរសព្ទប្រចាំខែ
- ប្រាក់ឧបត្ថម្ភសម្រាប់ឯកសណ្ឋាន
- ប្រាក់រង្វាន់ប្រចាំខែ

### អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ៖

- ប្រាក់ឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រសម្រាប់បុគ្គលិក និងសមាជិកគ្រួសាររបស់ខ្លួន
- ប្រាក់ឧបត្ថម្ភក្នុងមន្ទីរពេទ្យសម្រាប់បុគ្គលិក និងសមាជិកគ្រួសាររបស់ខ្លួន
- ឱកាសបណ្តុះបណ្តាល និងការអភិវឌ្ឍ
- ឱកាសសម្រាប់ការឡើងតំណែង
- ការឈប់សម្រាកប្រចាំឆ្នាំ និងថ្ងៃបុណ្យជាតិ ស្របតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
- ច្បាប់ឈប់សម្រាកពេលឈឺ និងសម្រាលកូន
- ទទួលបានឥណទានបុគ្គលិក និងឥណទានគោរពជាមួយការប្រាក់ទាបសមរម្យ និង
- អត្ថប្រយោជន៍ផ្សេងៗទៀត។

### អត្ថប្រយោជន៍សម្រាប់អ្នកហាត់ការ៖

- ប្រាក់ឧបត្ថម្ភប្រចាំខែ
- មូលនិធិសោធននិវត្តន៍
- ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ទាក់ទងនឹងការងារពីបេឡាជាតិរបបសន្តិសុខសង្គម
- ការបណ្តុះបណ្តាលជំនាញការងារ និង
- ឱកាសការងារពេញម៉ោង។

## ការវាយតម្លៃបុគ្គលិក៖

ការវាយតម្លៃការអនុវត្តការងារត្រូវបានវាយតម្លៃពីរដងក្នុងមួយឆ្នាំ។ កិច្ចការនេះ ផ្តល់ប្រយោជន៍ដល់ទាំងបុគ្គលិកក្រោមបង្គាប់ផង និងអ្នក គ្រប់គ្រង។ ថ្នាក់គ្រប់គ្រងអាចប្រើការវាយតម្លៃការអនុវត្តការងារ ដើម្បីកំណត់គោលដៅពាក់កណ្តាលឆ្នាំ និងដំណាច់ឆ្នាំ តាមដានវឌ្ឍនភាពរបស់ និយោជិត និងជាការផ្តល់មតិគ្រលប់ដើម្បីកែលម្អការងាររបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ និយោជិតក៏ទទួលបានអត្ថប្រយោជន៍ពីការវាយតម្លៃនៃ ការអនុវត្តការងារនេះ ដោយដឹងពីគោលដៅដែលខ្លួនត្រូវសម្រេច ទទួលមតិស្តាប់នាពីអ្នកគ្រប់គ្រងទាក់ទងនឹងចំណុចខ្លាំង និងចំណុចខ្សោយ របស់ខ្លួន និងធ្វើការជាមួយអ្នកគ្រប់គ្រង ដើម្បីរៀបចំផែនការសម្រាប់ផ្នែកដែលខ្លួនត្រូវអភិវឌ្ឍបន្ថែម។





**លោក សុខ រៀន**  
**ប្រធាននាយកប្រតិបត្តិ**

លោក សុខ រៀន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យរៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥។ លោកទទួលបានបរិញ្ញាបត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា វិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុនៅវិទ្យាស្ថាន Boulder នៅក្នុងប្រទេស អ៊ីតាលី សហរដ្ឋអាមេរិក ឥណ្ឌា ថៃ បង់ក្លាដែស និងអាហ្វ្រិក ខាងត្បូង។

លោកបានចាប់ផ្តើមបម្រើការងារជាមន្ត្រីឥណទាននៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែក គ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលអស់រយៈពេល ៤ឆ្នាំ ឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកបានផ្លាស់ការងារទៅបម្រើការងារ នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ក្នុងមុខតំណែងនាយកប្រតិបត្តិការ ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរួមមានការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្តិការផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។

លោកចាប់ផ្តើមបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ជាប្រធាននាយកប្រតិបត្តិការ នៅក្នុង ខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបាន ដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិនៅ ខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជាប្រធាននាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។



**លោក សុខ សុផល**  
**អនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុ**

លោក សុខ សុផល ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៧។ លោកបានទទួលបាន បរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញ គ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនដូចជា៖ បានចូលរួម Global Climate Partnership Fund Academy 2022 ក្នុងប្រទេសស្វីស និងកម្មវិធី 21st Century Board Leadership Model Masterclass ដែលរៀបចំដោយ CA Sri Lanka Business School ក្នុងឆ្នាំ២០២២។ Boulder Program នៅប្រទេស អ៊ីតាលី ដែលផ្តោតលើការគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងឆ្នាំ២០១៩។ Certified Management Accountant Program ដែលផ្តោតលើ យុទ្ធសាស្ត្រគ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រវិភាគអាជីវកម្ម និង Board Leadership Program ដែលរៀបចំដោយ Thai Institute of Directors ក្នុងឆ្នាំ២០១៨។ កម្មវិធីភាពជាអ្នកដឹកនាំនិងការបង្កើតថ្មីរៀបចំដោយ Women World Banking (USA) ក្នុងឆ្នាំ២០១៦។ កម្មវិធី គ្រប់គ្រងជាន់ខ្ពស់រៀបចំដោយ Cornell University (Sri Lanka) ក្នុងឆ្នាំ២០១៤ និង Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) ក្នុងឆ្នាំ២០១៣ ។ ជាងនេះទៅទៀត លោកបានចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាល ជាច្រើនទៀតផងដែរ។ ទាក់ទងនឹងបទពិសោធន៍ការងារលោកបានបម្រើការងារនៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ដោយចាប់ផ្តើមជាបុគ្គលិកផ្នែក គណនេយ្យគ្រប់គ្រង បន្ទាប់មកតំណែងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រង ក្រោមនាយកដ្ឋានហិរញ្ញវត្ថុ (អំឡុងឆ្នាំ២០០១ ដល់ ២០០៨)។ នៅក្នុងឆ្នាំ២០០៨ លោកត្រូវបានតំណែងជាជំនួយនាយកប្រតិបត្តិជាន់ខ្ពស់ (ទទួលបន្ទុកការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចការសាជីវកម្មនៃធនាគារ អេស៊ីលីដា។ ចាប់ពីខែមករា ឆ្នាំ២០០៩ លោកត្រូវបានដំឡើងតំណែងជានាយករងនៃនាយកដ្ឋានមូលធននៃ ធនាគារ អេស៊ីលីដា។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវបានដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិនៅក្នុងខែមីនា ឆ្នាំ២០១៩។





**លោកស្រី ស្វីយ សុខីណា**  
**ប្រធាននាយកគ្រប់គ្រងហានិភ័យ**

លោកស្រី ស្វីយ សុខីណា ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ (FCCA) ដែលទទួលស្គាល់ជាសាធារណៈពី វិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៦។ បន្ថែមលើនេះ លោកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CamEd Business School នៅដើមឆ្នាំ ២០១៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធនឹងវិស័យនេះ ដូចជា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្ត្រ និងវគ្គបណ្តុះបណ្តាលផ្សេងទៀត។ លោកស្រីក៏ធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំងបួន ដែលមានតួនាទីជាសវនករជាន់ខ្ពស់ អស់រយៈពេលជិត ៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្មក្នុងវិស័យជាច្រើនរួមមាន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុង ខែឧសភាឆ្នាំ២០១១ និងត្រូវបានដំឡើងតំណែងជាប្រធាននាយកគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៤។



**លោក ROMESH PERERA**  
**ប្រធាននាយកបណ្តាញចែកចាយ**

លោក Romesh Perera ធ្លាប់បានបម្រើការនៅ LOLC Finance Plc. (LOFC) ក្នុងប្រទេសស្រីលង្ការយៈពេល ១៣ឆ្នាំ មុនពេលលោកចាប់ផ្តើមធ្វើការងារ នៅ អិលអូអិលស៊ី (ខេមបូឌា) ក្នុងតំណែងជាប្រធាននាយកបណ្តាញចែកចាយ។ លោកមានបទពិសោធន៍ការងារដ៏វែងមាំជាមួយសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) រួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងធនាគារឯកទេសនៅក្នុងប្រទេសស្រីលង្កា ដោយកាន់មុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់អស់រយៈពេល ២១ឆ្នាំ។

លោកមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ទាំងនៅក្នុងវិស័យធនាគារឯកទេស និងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដោយគ្រប់គ្រងទៅលើផ្នែកលក់និងទីផ្សារ ផ្នែកហានិភ័យឥណទាន ផ្នែកហិរញ្ញប្បទាន និងគ្រប់គ្រងការប្រមូលឥណទានត្រឡប់មកវិញ។ លោកមានបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានធម្មតា និងបែបឥស្លាម ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មសន្យា ហិរញ្ញប្បទានលើសម្ភារៈប្រើប្រាស់ កំណើនប្រាក់បញ្ញើសន្សំ ប្រតិបត្តិការបញ្ចាំ និងប្រតិបត្តិការឆ្លងតំបន់។ លើសពីនេះ លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនទាក់ទងនឹងវិស័យនេះដោយជោគជ័យ ដែលធ្វើឱ្យលោកទទួលបានការកិច្ចនៅប្រទេសកម្ពុជា ពីក្រុមហ៊ុនមេ (LOLC Group) នៅ អិលអូអិលស៊ី (ខេមបូឌា)។ ហេតុដូច្នេះ លោកបានចាប់ផ្តើមជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក្នុងខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានតែងតាំងជាប្រធាននាយកបណ្តាញចែកចាយនៅខែសីហា ឆ្នាំ ២០១៨។



**លោកស្រី ឈាង កញ្ញា**  
**ប្រធាននាយកប្រាក់បញ្ញើសន្សំ**

លោកស្រី ឈាង កញ្ញា បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១២។ លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០ និងបរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១០។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាជាច្រើន ទាំងក្នុង និងក្រៅប្រទេសដូចជា ការគ្រប់គ្រងកំណើន និងផលប៉ះពាល់នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ផលិតផលសេវាធនាគារឌីជីថល ការលក់ និងការ ទំនាក់ទំនង សេវាអតិថិជន ការអភិវឌ្ឍផលិតផល ប្រតិបត្តិការធនាគារ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍ការងារគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរយៈពេល ១៦ឆ្នាំ។ លោកស្រីបានចាប់ផ្តើមធ្វើការជាមួយ ធនាគារ អេស៊ីលីដា និងបានបន្តទៅបម្រើការ នៅ ធនាគារស្ថាបនា ភីអិលស៊ី កន្លែងដែលលោកស្រីបានបង្កើតគំនិត ណែនាំ និងប្រមូលភាពជោគជ័យនៃផលិតផលប្រាក់បញ្ញើ និងសេវាកម្ម ហិរញ្ញវត្ថុរបស់ធនាគារ ស្ថាបនា ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។ នៅខែមករា ឆ្នាំ២០១៦ លោកស្រីបានចូលបម្រើការជាមួយក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នាយកនាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ហើយលោកស្រីត្រូវបានដំឡើងឋានៈជាប្រធាននាយកប្រាក់បញ្ញើ សន្សំនៅខែមីនា ឆ្នាំ២០១៩។



**លោក DULEEP LIYANAGE**  
**ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន**

លោក Duleep Liyanage ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី Postgraduate Institute of Management នៃសាកលវិទ្យាល័យ Sri Jayewardenepura នៅប្រទេសស្រីលង្កា។ លោកបានទទួលបរិញ្ញាបត្រជាច្រើនក្នុងអំឡុងឆ្នាំដែលលោកកំពុង សិក្សា។ ដំបូងលោកបានទទួលបរិញ្ញាបត្រ (ថ្នាក់ខ្ពស់កម្រិត២) ផ្នែកកុំព្យូទ័រពាណិជ្ជកម្ម ដែលផ្តល់ដោយសាកលវិទ្យាល័យ Wolverhampton (ចក្រភពអង់គ្លេស)។ បន្ថែមពីលើនោះ លោកបានបញ្ចប់វគ្គសិក្សាផ្នែកសុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងជំនាញព័ត៌មានវិទ្យាក្នុងនោះរួមមាន៖ Certified Payment Card Industry Security Implementer (CPSI), Certified Android Security Specialist និង បានបញ្ចប់ ISO 27001:2013 Lead Auditor។ លោក Liyanage មានបទពិសោធន៍ជាង ១៤ឆ្នាំ លើបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រង។ លោកបានបម្រើការ នៅប្រទេសស្រីលង្កា នៅ LankaPay (LankaClear (Pvt) Ld.) ដែលជាស្ថាប័នផ្តល់សេវាធនាគារម៉ូឌុលទូទាត់ជាតិ ក្រោមការត្រួតពិនិត្យពី ធនាគារជាតិ នៃប្រទេសស្រីលង្កា។ ក្រៅពីនេះ លោកមានបទពិសោធន៍ និងជំនាញលើបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងគម្រោង បច្ចេកវិទ្យា ចល័ត កម្មវិធីទូទាត់កាត និងមានឯកទេសលើផ្នែកសុវត្ថិភាពព័ត៌មានផងដែរ។ ក្នុងអំឡុងពេលដែលលោកកាន់ការងារនៅ LankaPay លោក បានបង្ហាញសមត្ថភាពការងាររបស់លោក ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយលើសុវត្ថិភាពព័ត៌មាន ដោយគ្រប់គ្រងប្រព័ន្ធទូទាត់ជាតិ រួមមាន Cheque Image and truncation System (CITS), Just Pay ដែលជាប្រព័ន្ធទូទាត់តាមទូរស័ព្ទ LankaSign: PKI based Digital Certification Authority និងប្រព័ន្ធផ្សេងៗទៀត។ លោក Liyanage ក៏ធ្លាប់បម្រើការជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Open នៅប្រទេស អង់គ្លេស សាកលវិទ្យាល័យ Sri Jayewardenepura និងសាកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។



**លោក តេង ភាព**  
**នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង**

លោក តេង ភាព បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ វេសស្ទើន ក្នុងឆ្នាំ២០០៨។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញ គណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងឆ្នាំ២០០៤។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងទម្រង់នីតិវិធី នៃការអនុវត្តវិជ្ជាជីវៈអន្តរជាតិ ជាលក្ខណៈអាជីពនៅ ប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រងភាពវិកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេស ម៉ុងហ្គោលី ការចែករំលែកបទពិសោធន៍ធនាគារក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាច្រើនក្នុងប្រទេសកម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេររបាយការណ៍ និងជំនាញភាពជាអ្នកដឹកនាំ។ លោកមានបទពិសោធន៍ បម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើន ជាង១៥ឆ្នាំ រួមមាន បម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជាសវនករផ្ទៃក្នុង និងជានាយកសាខាក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ចូលជាមួយ អិលអូអិលស៊ី (ខេមបូឌា)។ លោកបានបម្រើការងារឱ្យគ្រឹះស្ថានអង្គ មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខតំណែង ជាអ្នកដឹកនាំក្រុមសវនករផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្តើមបម្រើការងារអិលអូអិលស៊ី (ខេមបូឌា) ជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។



**លោកស្រី ឡេង ថារី**  
**នាយិកានាយកដ្ឋានធនធានមនុស្ស**

លោកស្រី ឡេង ថារី បានបញ្ចប់ថ្នាក់អនុបណ្ឌិត (ឧបត្ថម្ភទាំងស្រុងដោយអាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី) ផ្នែកគ្រប់គ្រងធនធានមនុស្សពី សាកលវិទ្យាល័យម៉ូណាស់ ប្រទេសអូស្ត្រាលី នៅចុងឆ្នាំ ២០១៣ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០២។ លោកស្រីក៏បានចូលរួមវគ្គបណ្តុះ បណ្តាលនិងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំ នៅប្រទេសជាច្រើន ដូចជា៖ ប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា ប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអ៊ីតាលី និងប្រទេសអូស្ត្រាលី។ លោកស្រី ថារី មាន បទពិសោធន៍ជាង ១៥ឆ្នាំ ជាប្រធាននាយកដ្ឋានធនធានមនុស្ស ជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងស្ថាប័នមីក្រូហិរញ្ញវត្ថុកំពូលនៅកម្ពុជា។ បន្ថែមពីនេះទៀត លោកស្រីក៏មានបទពិសោធន៍បម្រើការងារ ផ្នែកធនធានមនុស្សនៅក្រៅប្រទេសដែលមានដូចជានៅប្រទេសស្រីលង្កាចំនួន៣ខែ និងការងារក្រៅម៉ោងនៅប្រទេសអូស្ត្រាលីរយៈពេល១ឆ្នាំ។ លោកស្រីមានបទពិសោធន៍ធ្វើការនៅប្រទេសក្នុងបរិបទវប្បធម៌ចម្រុះ ជាអាទិ៍ ធ្វើការ ៣ខែ នៅប្រទេសស្រីលង្កា និងបទពិសោធន៍ក្រៅម៉ោង ១ឆ្នាំ នៅប្រទេសអូស្ត្រាលី។ លោកស្រីបានចូលរួមបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ជានាយិកានាយកដ្ឋានធនធានមនុស្សនៅ ខែសីហា ឆ្នាំ២០១៤។



**លោកស្រី ទ្រី សុឡា**  
**នាយិកានាយកដ្ឋានរតនាគារ**

លោកស្រី ទ្រី សុឡា បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែក គណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកល វិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១១។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលអាជីពជាច្រើនដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឆាំង ការសម្អាតប្រាក់ និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បាន បម្រើការងារក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់អស់ រយៈពេលជិត៤ឆ្នាំ ដែល លោកស្រីទទួលខុសត្រូវក្នុង តួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការ ក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការងារអិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែ មិថុនា ឆ្នាំ២០១៥ ក្នុងតួនាទី ជានាយិកានាយកដ្ឋានរតនាគារ។



**លោកស្រី កែវ តារាទី**  
**នាយិកានាយកដ្ឋានហិរញ្ញវត្ថុ**

លោកស្រី កែវ តារាទី បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែក គណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រីបានទទួល សញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកល វិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាប្រទេសក្នុងឆ្នាំ២០០៩។ លោកស្រីធ្លាប់បាន បម្រើការងារក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជា សវនករជាន់ខ្ពស់អស់រយៈពេល ៣ឆ្នាំដែល លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ មុននឹងចូលបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) លោកស្រីធ្លាប់ បានបម្រើការងារជា ប្រធានគណនេយ្យនៅ ធនាគារមេមប៊ែង (ខេមបូឌា) អស់រយៈពេល៤ឆ្នាំ។ លោកស្រីបានចាប់ផ្តើមបម្រើការងារអិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទី ជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ។



**លោក ប៊ុន បែលឡា**  
**នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន**

លោក ប៊ុន បែលឡា បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាន (MsIT) ក្នុងឆ្នាំ២០១៥ ពីសាកលវិទ្យាល័យនីរតុន។ មុននោះលោកក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យនីរតុនក្នុងឆ្នាំ២០០៩ផងដែរ។ លោកមានបទពិសោធន៍ការងារ ទូលំទូលាយជាង ២០ឆ្នាំជាមួយ អិលអូអិលស៊ី (ខេមបូឌា) និងស្ថាប័នដទៃទៀត។ លោកបានចូលរួមគម្រោងទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន នៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ដូចជាការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូលទៅប្រព័ន្ធ T24 ចូលរួមធ្វើការរៀបចំប្រព័ន្ធ ATM/POS (CSS) និង គម្រោងរបស់ធនាគារជាតិមួយចំនួន (ប្រព័ន្ធ RFT ប្រព័ន្ធ FAST, នឹងប្រព័ន្ធ Bakong) និងបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិជ្ជា ដូចជា ITIL® Foundation, ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ, ISO-IEC\_27001-2013, និងសិក្ខាសាលាមួយចំនួននៅ ក្នុងប្រទេសកម្ពុជា ស្រីលីវឡា និងសិង្ហបុរី។ លោកចាប់ផ្តើមអាជីពជាមួយអិលអូអិលស៊ី (ខេមបូឌា) ក្នុងឆ្នាំ២០០១ ជាអ្នកបញ្ជូលទិន្នន័យក្នុងប្រព័ន្ធ MIS ហើយលោកត្រូវបាន តំឡើងឋានៈជាអ្នកត្រួតពិនិត្យប្រព័ន្ធ MIS ក្នុងឆ្នាំ២០០៥។ បន្ទាប់ពីបំពេញការងារបានល្អអស់រយៈពេល ៣ ឆ្នាំ លោកត្រូវបានដំឡើងតំណែង ជាប្រធានផ្នែកការិកុំព្យូទ័រ (MIS Unit Manager)។ បន្ទាប់មកលោកបានបន្តឡើងតំណែងជានាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានក្នុងឆ្នាំ ២០១៥។ បន្ទាប់ពីខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ និងភាពស្មោះត្រង់ លោកត្រូវបានដំឡើងតំណែងជានាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៅ ខែមករា ឆ្នាំ២០២២។



**លោក នុត ថេង**  
**នាយកនាយកដ្ឋានអាជីវកម្ម**

លោក នុត ថេង បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ នីរតុនក្នុងឆ្នាំ២០១១។ លោកមាន សញ្ញាបត្របរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក្នុងឆ្នាំ២០០៧។ លោកបានបន្តការសិក្សានិងបានទទួល សញ្ញាបត្រគុកោសល្យឯកទេសគណិតវិទ្យា និងបរិច្ឆេទពីមជ្ឈមណ្ឌលគុកោសល្យភូមិភាគព្រៃវែង។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និង ការអភិវឌ្ឍផ្សេងៗ ជាអាទិ៍មានដូចជា ការកសាងសមត្ថភាព ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន វគ្គបណ្តុះបណ្តាល សម្រាប់អ្នកបណ្តុះបណ្តាលបន្ត ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ហិរញ្ញប្បទានទ្រព្យសកម្ម ជំនាញលក់ដោយជោគជ័យ ការកសាងក្រុម ប្រកបដោយប្រសិទ្ធភាព និងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទៀតដែលធ្វើឡើងដោយអ្នកជំនាញជាតិ និងអន្តរជាតិ។ លោក នុត ថេង បានចាប់ផ្តើមអាជីពជាគ្រូបង្រៀន គណិតវិទ្យា និងរូបវិទ្យា និងភាសាអង់គ្លេសពីឆ្នាំ២០០០ ដល់ ២០០៥។ លោកបានចូលបម្រើការងារក្នុង មីក្រូហិរញ្ញវត្ថុប្រាសាក់ ដោយធ្វើការជាមន្ត្រីឥណទានហាត់ការ បន្ទាប់មកធ្វើជាមន្ត្រីឥណទាន និងជា ប្រធានអនុសាខា ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១១ ។ បន្ទាប់ពីបទពិសោធន៍ការងាររយៈពេល ៦ ឆ្នាំ លោកបានបន្តដំណើររបស់លោកដោយចូលបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ដោយចាប់ផ្តើមពីឆ្នាំ២០១១ ដែលលោកបានបម្រើការក្នុងមុខតំណែងជាច្រើន ដូចជា អ្នកហាត់ការគ្រប់គ្រងសាខា នាយកសាខា មន្ត្រីឯកទេស ផ្នែកឥណទាននៅការិយាល័យកណ្តាល ប្រធានភូមិភាគ និងប្រធានគម្រោងឥណទានសម្រាប់ប្រើប្រាស់។ ក្នុងឆ្នាំ២០១៤ លោក នុត ថេង ត្រូវបាន តែងតាំងជានាយកនៃនាយកដ្ឋានឥណទានសម្រាប់ប្រើប្រាស់ ហើយត្រូវបានផ្ទេរទៅតួនាទីបច្ចុប្បន្នជាប្រធាននាយកដ្ឋាន អាជីវកម្មក្នុងខែកញ្ញា ឆ្នាំ ២០១៨។



**លោក មុត ពិសី**  
**នាយកនាយកដ្ឋានឥណទាន**

លោក មុត ពិសី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ ហើយ លោកក៏ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មជំនាញទេសចរណ៍ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា ដូចជា៖ ការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រង សាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បាន បម្រើការជាមន្ត្រីឥណទាន នៅស្ថាប័នលីមីតធីត ក្នុងឆ្នាំ២០០៦ ហើយនិងត្រូវបានតំណែងជាប្រធានមន្ត្រីឥណទាននៅសាខាស្រុក អង្គស្នួល ក្នុងខែកុម្ភៈ ឆ្នាំ២០០៨ ហើយក្នុងឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជានាយកសាខាខេត្តកំពត។ លោកចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី (ខេមបូឌា) ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខានៅខេត្តស្វាយរៀង ឆ្នាំ២០១០ ហើយត្រូវបានតែងតាំងជានាយកសាខាក្រុងស្វាយរៀងនៅ ខែកក្កដា ឆ្នាំ២០១០។ នៅក្នុងខែ ឧសភា ឆ្នាំ២០១៤ លោកត្រូវបានតំណែងជានាយកនាយកដ្ឋានរដ្ឋបាល និងលទ្ធកម្ម ហើយបានផ្លាស់ ប្តូរការងារមកនាយកដ្ឋានឥណទាន ក្នុងមុខតំណែងជានាយកនាយកនាយកដ្ឋានឥណទាន។ បន្ទាប់មកបានផ្លាស់មកធ្វើជានាយកនាយកដ្ឋាន អាជីវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ មួយឆ្នាំក្រោយមក លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាន នៅខែសីហា ឆ្នាំ២០១៨។



**លោក ថៃ ផល្លា**  
**នាយកនាយកដ្ឋានទីផ្សារ**

លោក ថៃ ផល្លា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនីរតុន ក្នុងឆ្នាំ ២០១១ ជំនាញធនាគារ និងហិរញ្ញវត្ថុ និងបានបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្ខាសាលាសំខាន់ៗជាច្រើន។ មុនពេលចូលរួមជាមួយ អិលអូអិលស៊ី (ខេមបូឌា) ដោយ ចាប់ផ្តើមអាជីពការងារដំបូងក្នុងឆ្នាំ ២០០៩ លោកបានបំពេញការងារជាមួយបណ្តាក្រុមហ៊ុនឈានមុខមួយចំនួននៅកម្ពុជា ទាំងក្នុងវិស័យ ហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុ។ ក្រុមហ៊ុនទាំងនោះ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងក្រុមហ៊ុនទូរគមនាគមន៍ ដោយមានទំនួលខុសត្រូវចម្បងៗលើការគ្រប់គ្រងទីផ្សារ និងទំនាក់ទំនង ការគ្រប់គ្រងស្លាក សញ្ញា ការគ្រប់គ្រងសេវាបម្រើអតិថិជន និងគ្រប់គ្រងបណ្តឹងតវ៉ា។ តាមរយៈសមត្ថភាពក្នុងការបំពេញការងារ លោកទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់នៅក្រុមហ៊ុនទាំងនោះលោកត្រូវបានតែងតាំងជាបន្តបន្ទាប់ពីបុគ្គលិកធម្មតា ទៅជាបុគ្គលិកជាន់ខ្ពស់ ប្រធានក្រុម ប្រធានផ្នែក និងជាប្រធានជាន់ខ្ពស់នៃការិយាល័យគ្រប់គ្រងគម្រោងនៅធនាគារឈានមុខមួយ មុនពេលលោកចូលរួមជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក្នុងខែមេសា ឆ្នាំ២០២២ ក្នុងតួនាទីជា នាយកនាយកដ្ឋានទីផ្សារ។



**លោក ថុង វិទ្ធី**  
**នាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថល**

លោក ថុង វិទ្ធី បានទទួលសញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ ២០១១។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) លោកធ្លាប់បម្រើការងារនៅលើផ្នែកគ្រប់គ្រងអាជីវកម្ម ភាពជាដៃគូសាជីវកម្ម គាំទ្រប្រតិបត្តិការ ១៣៨សាខា និងគ្រប់គ្រងលើបុគ្គលិកសេវាអតិថិជន ជាង១០០នាក់ ក្នុងតំណែងជាអនុប្រធានចាត់ការទូទៅនៅធនាគារអ៊ីរី។ លោកបានបម្រើការងារក្នុងវិស័យធនាគាររយៈពេល ១៤ឆ្នាំកន្លងមកហើយ ទាំងធនាគារអន្តរជាតិ និងក្នុងស្រុក និងមានមុខតំណែងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់ មុនពេលចូលកាន់តំណែងជានាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថលនៅ អិលអូអិលស៊ី (ខេមបូឌា)។

លោកមានជំនាញ និងបទពិសោធន៍ទូលំទូលាយទាក់ទងនឹងការអភិវឌ្ឍ e-Business ការអភិវឌ្ឍន៍ e-Channels banking ភាពជាដៃគូ B2B និងកម្មវិធីសម្ព័ន្ធភាពឆ្លាតវៃ។ លោកបានផ្តល់ការណែនាំទៅលើភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរាល់សកម្មភាពនៃការទាក់ទាញអ្នកប្រើប្រាស់ការទាញយកអាជីវកម្មចំនួនប្រតិបត្តិការនៃការប្រើប្រាស់ និងកម្មវិធីរក្សាអតិថិជន។ លោកកំណត់យុទ្ធសាស្ត្រទិសដៅនៃអាជីវកម្មឌីជីថល និងការអភិវឌ្ឍផលិតផល ដើម្បីបង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់តាមរយៈផលិតផល និងសេវាកម្មឌីជីថល។

ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៨ លោកបានបំពេញការងារយ៉ាងពេញលេញជាមួយ ANZ Group។ លោកបានបម្រើការងារឱ្យក្រុមហ៊ុន Wing (Cambodia) Plc ដោយគ្រប់គ្រងភ្នាក់ងាររឹងជាង ១៥០ នាក់ និង គ្រប់គ្រងការ អនុវត្តយុទ្ធសាស្ត្រលក់ និងទីផ្សារ ទៅលើការផ្សព្វផ្សាយ និងការបង្កើតគណនីវីងទូទាំងប្រទេស។ លោកក៏ធ្លាប់បម្រើការងារឱ្យធនាគារ ANZ Royal ដោយគ្រប់គ្រងផលប៉ុន្តែនៃផលិតផលលក់រាយ (កម្ចីទិញផ្ទះ ប្រាក់កម្ចីផ្ទាល់ខ្លួន និងប័ណ្ណឥណទាន) តាមដានដំណើរការ និងនិទ្ទាការរបស់ប័ណ្ណ VISA ដើម្បីកាត់បន្ថយប្រតិបត្តិការក្លែងបន្លំ។ លោកបានចូលបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ជានាយកនាយកដ្ឋានអាយផេ និងអាជីវកម្ម ឌីជីថលក្នុងខែសីហា ឆ្នាំ២០២២។



**កញ្ញា គិត ម៉ារ៉ាឌី**  
**នាយិកានាយកដ្ឋានច្បាប់ និងអនុលោមភាព**

កញ្ញា គិត ម៉ារ៉ាឌី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅ ឆ្នាំ២០២២។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រចំនួន ០២ គឺបរិញ្ញាបត្រនីតិសាស្ត្រ ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យនីតុន។ ក្នុងឆ្នាំ២០១១ កញ្ញាបានទៅសហរដ្ឋអាមេរិកសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានៅសាលា Bowdoin សម្រាប់រយៈពេល ១ ឆ្នាំ។ ៦ ឆ្នាំក្រោយមក កញ្ញាបានទទួលការសិក្សាផ្លាស់ប្តូរផ្នែកធុរកិច្ច និងសិទ្ធិមនុស្សនៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែតក្នុងឆ្នាំ២០១៧។ មុនពេលចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) កញ្ញាធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដូចជា វិញ្ញាបនបត្រ ICA-AML International វិញ្ញាបនបត្រ IBF-Regulatory Compliance, ស្រ្តីក្នុងភាពជាអ្នកដឹកនាំ (Harpwell ASEAN Women's Leadership) និងកម្មវិធីសិក្ខាសាលាផ្សេងៗ នៅប្រទេស សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ជាដើម។ កញ្ញាធ្លាប់កាន់តំណែងជា នាយិកាប្រតិបត្តិតាមនៅ ក្រុមហ៊ុន រឹងម៉ាន់នី (ខេមបូឌា) ម.ក, ធនាគារ រឹង (ខេមបូឌា) ម.ក, និងធនាគារឯកទេស ម៉ារីថាម ម.ក។ បន្ទាប់មក កញ្ញាបានធ្វើការជាប្រធានផ្នែកប្រតិបត្តិតាមនៅធនាគារឯកទេសទីមួយ និងទីប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់/ប្រធានការិយាល័យនៅក្រុមហ៊ុន អេចប៊ីអេស។ កញ្ញា ម៉ារ៉ាឌី មានជំនាញក្នុងផ្នែកការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម ជំនាញស្រាវជ្រាវអំពីធុរកិច្ច និងសិទ្ធិមនុស្ស និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)។



**លោកស្រី ខេង ណារី**  
**លេខាធិការក្រុមហ៊ុន**

លោកស្រី ខេង ណារី ទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសជំនាញផ្នែកទំនាក់ទំនងពីវិទ្យាស្ថានភាសាបរទេស នៃ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់កិច្ចការស្រាវជ្រាវ នៅក្រុមហ៊ុន សុខគង់ អាហារវណ្ណ និហារវណ្ណ ខូអិលធីឌី និងទទួលបានសញ្ញាបត្រ ភាសាអង់គ្លេស (IEAP) ពី វិទ្យាស្ថានភាសាបរទេសបញ្ញាសាស្ត្រ។ លោកស្រីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងការបណ្តុះបណ្តាលផ្សេងៗ ដូចជាគោលការណ៍គណនេយ្យ ជំនាញសេវាបាយការណ៍ សិក្ខាសាលាស្តីពីការផ្តល់ប្រាក់កម្ចីលើកម្ពុជាស្ថានភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាជីវកម្ម។ មុនពេលចូលបម្រើការងារនៅអិលអូអិលស៊ី (ខេមបូឌា) លោកស្រីបានធ្វើការនៅ រឹង (ខេមបូឌា) អិលក៏ស៊ី ក្នុងនាមជាអ្នកប្រឹក្សាផ្នែកបំរើសេវាកម្មអតិថិជន ក្នុងឆ្នាំ២០១២។ បន្ទាប់មក លោកស្រីបានចាប់ផ្តើមបម្រើការងារជាមួយអិលអូអិលស៊ី (ខេមបូឌា) ជាជំនួយការលេខាក្នុងឆ្នាំ២០១៣ ហើយត្រូវបានតំឡើងជំនែងជាលេខាធិការក្រុមហ៊ុននៅខែមិថុនា ឆ្នាំ២០១៤។

# ការប្រែប្រួលចិត្តឆ្ពោះទៅរក និរន្តរភាព បរិស្ថាន និងសង្គម

ការផ្លាស់ប្តូរពីផ្នែកគ្រប់គ្រងសកម្មភាពសង្គម ទៅផ្នែកគ្រប់គ្រង  
និរន្តរភាព បរិស្ថាន និងសង្គម (៩៣)

សមិទ្ធផលបរិស្ថាន សង្គម និងអភិបាលកិច្ចក្នុងឆ្នាំ២០២២ និង  
គោលដៅឆ្នាំ២០២៣ (៩៤)

តារាងសកម្មភាពដែលត្រូវហាមឃាត់ដោយ  
អិលអូអិលស៊ី (ខេមបូឌា) (៩៦)

ការវាយតម្លៃ និងការយល់ដឹងពីហានិភ័យលើ បរិស្ថាន និង  
សង្គម (៩៨)

សិទ្ធិរបស់អតិថិជន (១០០)

ការបណ្តុះវិន័យឥរិយាបថតាមរយៈ A4 METACARD (១០១)

ការអនុលោមតាមគោលការណ៍ការពារអតិថិជន (១០២)

ការយល់ដឹងអំពីការអប់រំផ្នែកហិរញ្ញវត្ថុ (១០៤)

ទំនួលខុសត្រូវសង្គម និងសកម្មភាពសង្គមផ្សេងៗទៀត (១០៦)

យន្តការត្រួតពិនិត្យ និងតាមដានផលប៉ះពាល់លើបរិស្ថាន (១០៩)

ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម (១១០)

ការចូលរួមលើកកម្ពស់សង្គម (១១២)

អភិបាលកិច្ច (១១៤)

ការវាយតម្លៃផលប៉ះពាល់របស់ អិលអូអិលស៊ី (ខេមបូឌា) ទៅលើ  
បរិស្ថាន និងសង្គម (១១៥)



# ការប្តេជ្ញាចិត្តឆ្ពោះទៅរកនិរន្តរភាព



ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាល និងចូលរួមចំណែកក្នុងដំណោះស្រាយឆ្ពោះទៅរកការការពារលើបម្រែបម្រួលអាកាសធាតុ និងសង្គម ដោយ អិលអូអិលស៊ី (ខេមបូឌា) បានដាក់បញ្ចូលក្នុងដំណើរការផ្តល់កម្មវិធីសេវាសំខាន់ៗដូចខាងក្រោម ដើម្បីដោះស្រាយកង្វល់លើកត្តាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ កិច្ចប្រឹងប្រែងបែបនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា៖

- អ្នកផ្តល់ប្រាក់កម្ចីក្នុងនាមជាអ្នកគាំទ្រមូលនិធិ
- អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ និង
- អតិថិជនជាអ្នកមានតម្រូវការផលិតផលដែលជួយលើកកម្ពស់បរិស្ថាន។



## ការផ្លាស់ប្តូរពីផ្នែកគ្រប់គ្រងសកម្មភាពសង្គម ទៅផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម

ដោយទទួលស្គាល់ពីតួនាទីសំខាន់ៗរបស់ផ្នែកនេះ ក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) បានយល់ព្រមពង្រីកវិសាលភាព និងប្តូរឈ្មោះពីផ្នែកគ្រប់គ្រងសកម្មភាពសង្គម ទៅផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម ដោយមានតួនាទី និងការទទួលខុសត្រូវសំខាន់ៗដូចខាងក្រោម៖

- ដឹកនាំការអភិវឌ្ឍយុទ្ធសាស្ត្រ និងគោលនយោបាយគ្រប់គ្រងនិរន្តរភាព បរិស្ថាន សង្គម និងអភិបាលកិច្ច រយៈពេលវែងរបស់ អិលអូអិលស៊ី (ខេមបូឌា) រួមទាំងស្តង់ដារនៃការអនុវត្តរបស់បុគ្គលិក។
- ត្រូវប្រាកដថាគោលនយោបាយ និងការអនុវត្តរបស់ អិលអូអិលស៊ី (ខេមបូឌា) អនុលោមតាមគោលការណ៍ការពារអតិថិជន និងស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ផ្សេងៗទៀត។
- តាមដាន ត្រួតពិនិត្យ និងរាយការណ៍ពីសកម្មភាពទាក់ទងការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ច ប្រកបដោយនិរន្តរភាព។
- ប្រមូលព័ត៌មាន និងផ្សព្វផ្សាយផ្សេងៗដែលធ្វើឱ្យបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ អិលអូអិលស៊ី (ខេមបូឌា) មានភាពប្រសើរឡើង។
- បន្តធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងពីផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់បុគ្គលិក និងពង្រឹងសមត្ថភាពរបស់ពួកគេ។
- រចនា អភិវឌ្ឍ និងអនុវត្តវគ្គសិក្សាតម្រង់ទិសផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច និងធ្វើបច្ចុប្បន្នភាពនូវ យុទ្ធសាស្ត្រថ្មីៗសម្រាប់បុគ្គលិកថ្មី និងសិក្ខាសាលា ឬបណ្តុះបណ្តាលបន្ថែមសម្រាប់បុគ្គលិក។
- ប្រមូល វិភាគទិន្នន័យ និងវាស់វែងដើម្បីឱ្យកាន់តែមានតម្លាភាព និងប្រសើរឡើងលើបរិស្ថានសង្គម និងអភិបាលកិច្ច (ESG)។
- អភិវឌ្ឍ និងធ្វើការវាយតម្លៃបរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំ និងរៀបចំរបាយការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់ការផ្សព្វផ្សាយ។
- ផ្តល់អនុសាសន៍ដល់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) ដោយផ្អែកលើទិន្នន័យនៃការវាយតម្លៃបរិស្ថាន សង្គម និងអភិបាលកិច្ចដោយអនុវត្តការផ្លាស់ប្តូរគោលនយោបាយឬនីតិវិធីតាមការចាំបាច់។



**សមិទ្ធផលបរិស្ថាន សង្គម និងអភិបាលកិច្ច ក្នុងឆ្នាំ២០២២ និងគោលដៅឆ្នាំ២០២៣**

**សមិទ្ធផលក្នុងឆ្នាំ២០២២ និងគោលដៅឆ្នាំ២០២៣**


លក្ខណៈវិនិច្ឆ័យ (ESG)	សូចនាករវាស់វែងប្រចាំឆ្នាំ	ពិពណ៌នា	សមិទ្ធផលឆ្នាំ ២០២២	គោលដៅឆ្នាំ ២០២២	គោលដៅឆ្នាំ ២០២៣
បរិស្ថាន	ការកាត់បន្ថយការបំពាយឧស្ម័នកាបូនិក	ការកាត់បន្ថយការបំពាយឧស្ម័នកាបូនិកតាមរយៈផលិតផលដែលជួយលើកកម្ពស់បរិស្ថាន (IC02)	៧,៣០២	គ្មាន	>= ៥.០០០
	ការទទួលបានកម្ចីដែលជួយលើកកម្ពស់បរិស្ថាន	ចំនួនអតិថិជនទទួលបានកម្ចីដែលជួយលើកកម្ពស់បរិស្ថាន	៦៧២	>=២៥០	>=១.០០០
	ការសង្គ្រោះដើមឈើ	វិភាគការកាត់បន្ថយការប្រើប្រាស់ក្រដាសA4 ដោយគម្រោង Tablet & អាយផេ ដើម្បីសង្គ្រោះចំនួនដើមឈើ	គ្មាន	គ្មាន	>=១២
	ការទទួលបានទឹកស្អាត	ចំនួនអតិថិជនដែលទទួលបានទឹកស្អាត អនាម័យ ធុងចម្រោះទឹក និងទឹកប្រើប្រាស់ក្នុងផ្ទះតាមរយៈកម្ចីទឹកស្អាត និងអនាម័យ។	២,៩៥២	>= ២.៥០០	>= ៣.៥០០

(១) - ទិន្នន័យការកាត់បន្ថយការបំពាយឧស្ម័នកាបូនិក ត្រូវបានគណនា និងផ្តល់ដោយ responsAbility (GCPF) ដោយពឹងផ្អែកលើទិន្នន័យដើមដែលផ្តល់ដោយ អិលអូអិលស៊ី (ខេមបូឌា)។

(២) - ការសង្គ្រោះដើមឈើត្រូវបានគណនាដោយផ្អែកលើនិយមន័យពី <https://www.greengirlrecycling.com/post/how-many-trees-does-your-office-use-each-month>

លក្ខណៈវិនិច្ឆ័យ (ESG)	សូចនាករវាស់វែងប្រចាំឆ្នាំ	ពិពណ៌នា	សមិទ្ធផលឆ្នាំ ២០២២	គោលដៅឆ្នាំ ២០២២	គោលដៅឆ្នាំ ២០២៣
សង្គម	ការបង្កើតការងារ	ចំនួនបុគ្គលិកសរុប	៣,៥៣៥	គ្មាន	>= ៣.៥០០
	អតិថិជនជាស្រី	ភាគរយនៃអ្នកខ្ចីជាស្រី	៧០,០០%	>= ៦៥%	>= ៦៥%
	ការផ្តល់ប្រាក់កម្ចីដល់ប្រជាជនក្រីក្រ	ភាគរយនៃអ្នកខ្ចីនៅតំបន់ជនបទ	៧៨,០០%	>= ៧០%	>= ៧០%
		ភាគរយនៃអតិថិជនក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ (NPL) ១៥០%	២៤,០០%	>= ២០%	>= ២០%
	អតិថិជនចូលរួមក្នុងវិស័យកសិកម្ម	ភាគរយនៃអ្នកខ្ចីដែលយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម	៤៧,០០%	>= ៣០%	>= ៣០%
	ការទទួលបានការអប់រំ	វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ	១១ វគ្គសិក្សា	គ្មាន	>= ២០០
		វីដេអូស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ	៨	គ្មាន	>= ៤
		ចំនួនវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកទាំងខាងក្នុង និងខាងក្រៅ	១,៩៤៩	>=១.២០០	>=១.៣០០
	ផលប៉ះពាល់ដល់សហគមន៍	ចំនួនព្រឹត្តិការណ៍សហគមន៍ និងសកម្មភាពសង្គមផ្សេងទៀត (CSR)	២៤ ព្រឹត្តិការណ៍	គ្មាន	>= ២៤
	លទ្ធភាពទទួលបានហិរញ្ញវត្ថុ	ភាគរយនៃអតិថិជនដែលទទួលបានសេវាហិរញ្ញវត្ថុមិនថាប្រាក់បញ្ញើ ឬ ឥណទាន។	៧,៥%	>= ៧,៥%	>= ៧,៥%
អភិបាលកិច្ច	ស្ថានភាពរស់នៅកាន់តែប្រសើរឡើង	ការវិភាគលើប្រាក់ចំណូលរបស់អតិថិជន	ទំហំគំរូនៃអតិថិជនយ៉ាងណាស់មានចំនួន ៥.០០០នាក់	>= ទំហំគំរូនៃអតិថិជនយ៉ាងណាស់មានចំនួន ៥.០០០នាក់	>= ទំហំគំរូនៃអតិថិជនយ៉ាងណាស់មានចំនួន ៥.០០០នាក់
		ចំនួនអតិថិជនដែលមានស្ថានភាពផ្ទះកាន់តែប្រសើរឡើងតាមរយៈប្រាក់កម្ចីកែលម្អគេហដ្ឋាន និងប្រាក់កម្ចីគេហដ្ឋាន	៣.៥០០	គ្មាន	>= ៣.៥០០
អភិបាលឯករាជ្យ	ចំនួនអភិបាល ឯករាជ្យ	២	គ្មាន	>= ២	





### តារាងសកម្មភាពដែលត្រូវបានហាមឃាត់

អិលអូអិលស៊ី (ខេមបូឌា) បានបង្កើតតារាងសកម្មភាពដែលត្រូវបានហាមឃាត់ក្នុងការផ្តល់ហិរញ្ញប្បទានចំពោះសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន និងសង្គម។ ស្ថាប័នមានវិធានការតឹងរឹងដើម្បីទប់ស្កាត់ការផ្តល់កម្ចីសម្រាប់សកម្មភាពដែលត្រូវបានហាមឃាត់ ដោយប្រាក់កម្ចីទាំងអស់ត្រូវបានវាយតម្លៃដោយបុគ្គលិកផ្ទាល់ និងពិនិត្យដោយផ្ទាល់បន្ថែមតារាងសកម្មភាពដែលត្រូវបានហាមឃាត់។

លរ	សកម្មភាពដែលត្រូវបានហាមឃាត់ដោយ អិលអូអិលស៊ី
១	ការផលិត ឬការផ្សព្វផ្សាយផលិតផល ឬសកម្មភាពណាមួយត្រូវបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ចែងដោយច្បាប់ ឬបទប្បញ្ញត្តិរបស់ប្រទេស ឬអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិរួមបញ្ចូលតែមិនកំណត់លើតម្រូវការរបស់ប្រទេសពាក់ព័ន្ធនឹងបរិស្ថាន សុខភាពសុវត្ថិភាព និងវិស័យការងារ។
២	ការផលិត ឬការផ្សព្វផ្សាយអាវុធ និងគ្រាប់រំសេវ។
៣	ការផលិត ឬការផ្សព្វផ្សាយគ្រឿងស្រវឹង (មិនរួមបញ្ចូលស្រាបៀរ និងស្រា)។
៤	ការផលិត ឬការផ្សព្វផ្សាយថ្នាំជក់។
៥	ល្បែងស៊ីសង កាស៊ីណូ និងអាជីវកម្មប្រហាក់ប្រហែល។
៦	ការផ្សព្វផ្សាយសត្វព្រៃ ឬផលិតផលសត្វព្រៃដែលមានចែងដោយ អនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITES)។
៧	ការផលិត ឬការផ្សព្វផ្សាយសារធាតុវិទ្យុសកម្ម។
៨	ការផលិត ឬការផ្សព្វផ្សាយ ឬការប្រើប្រាស់សារធាតុមិនរលាយហួសកម្រិត។
៩	ការធ្វើអាជីវកម្មកាប់ព្រៃឈើលក្ខណៈពាណិជ្ជកម្ម ឬការទិញឧបករណ៍កាប់ឈើសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ត្រូពិក។
១០	ការផលិត ឬការផ្សព្វផ្សាយឱសថ ដែលអន្តរជាតិបញ្ឈប់ ឬហាមឃាត់។
១១	ការផលិត ឬការផ្សព្វផ្សាយថ្នាំសម្លាប់សត្វល្អិត/ថ្នាំសម្លាប់ស្មៅដែលអន្តរជាតិបញ្ឈប់ ឬហាមឃាត់។
១២	ការបង់សំណាញ់នេសាទនៅក្នុងសមុទ្រ ដែលមានប្រវែងលើសពី ២,៥ គ.ម។

១៣	ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ធ្ងន់ធ្ងរ ឬក្នុងទម្រង់កែប្រែប្រែការងារដោយបង្ខំ/ប៉ះពាល់ធ្ងន់ធ្ងរលើពលកម្មកុមារ។
១៤	ការផលិត ឬការផ្សព្វផ្សាយផលិតផលកំណត់ដោយ Polychlorinated Biphenyls (PCBs)។
១៥	ការផលិត ឬការផ្សព្វផ្សាយអាជីវកម្មណាមួយដែលបំផ្លាញដល់ស្រទាប់អូហ្សូនត្រូវបានហាមឃាត់ដោយអន្តរជាតិ។
១៦	ការផលិត ឬការផ្សព្វផ្សាយឈើ ឬផលិតផលបានមកពីព្រៃឈើ។
១៧	ការផលិត ការផ្សព្វផ្សាយ ការស្តុកទុក ឬការដឹកជញ្ជូនសារធាតុគីមីដែលមានគ្រោះថ្នាក់លើសហគមន៍កំណត់ ឬការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ក្នុងពាណិជ្ជកម្ម។
១៨	ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ដល់ដីកម្មសិទ្ធិជនជាតិដើមភាគតិច ឬការទាមទារតាមផ្លូវច្បាប់ណាមួយដោយគ្មានឯកសារព្រមព្រៀងពេញលេញពីជនជាតិដើមភាគតិច។
១៩	សកម្មភាពអាជីវកម្មណាមួយដែលពាក់ព័ន្ធនឹងរូបភាពអាសអាភាស ឬពេស្យាចារ។
២០	ជំនួញដែលទាក់ទងនឹងសារធាតុពុល។
២១	គម្រោងដាំដុះនានា ដែលតម្រូវឱ្យមានការកាប់ទន្ធនានារំពៃធម្មជាតិ។
២២	ការផ្សព្វផ្សាយផែនទីកាកសំណល់ លើកលែងតែការផ្សព្វផ្សាយដែលអនុញ្ញាតដោយអនុសញ្ញា BALSE និងបទប្បញ្ញត្តិផ្សេងៗដែលបានចែង។
២៣	ការផលិត និងការចែកចាយ ឬការចូលរួមក្នុងសកម្មភាពវិសេសអ៊ីនធឺណិតសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយលើការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ឬប្រព័ន្ធផ្សព្វផ្សាយណាមួយដែលវិសេសអ៊ីនធឺណិតមួយរបស់ប្រជាជន។
២៤	វិស័យដែលជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់តិចតួច មានហានិភ័យខ្ពស់ និង/ឬជាកម្មវត្ថុនៃការរំពឹងទុកណាមួយ ឧទាហរណ៍៖ វិស័យអចលនទ្រព្យ។
២៥	ការផលិត ឬសេវាកម្មណាមួយដែលត្រូវបានសន្មត់ ឬនាំឱ្យខូចខាតធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិហើយត្រូវហាមឃាត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២៦	គម្រោងពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនីទំហំធំដែលមានផលប៉ះពាល់ខ្លាំង និងមិនអាចកែប្រែត្រឡប់មកសភាពដើមវិញ។
២៧	ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌពិភពលោក។
២៨	ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ដល់ខ្សាច់ជាតិ ឬតំបន់ការពារ ដែលមានចុះក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ។
២៩	ការដកចេញ ឬការសាងសង់គម្រោងរចនាសម្ព័ន្ធ ឬការធ្វើឱ្យប៉ះពាល់ដល់ តំបន់ការពារ មានកំណត់នៅផ្នែក ទី១, ២, ៣ និង ៤ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។
៣០	សកម្មភាពដែលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
៣១	មានទីតាំងនៅ ឬនៅជិតទីតាំងដែលងាយរងផលប៉ះពាល់ដល់តំបន់ជាតិ ឬភូមិសាស្ត្រសំខាន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។
៣២	ស្តុកបាញ់ ឬទទួលសំណុំដែលអាចបកស្រាយស្រាយបានថាផ្តល់ឥទ្ធិពលដល់ការសម្រេចចិត្តអាជីវកម្ម។
៣៣	ចូលរួមវិភាគទានក្នុងនយោបាយ។ ឧទាហរណ៍៖ គណបក្សនយោបាយ ឬបេក្ខជនតំណាងរាស្ត្រ។
៣៤	ប្រើប្រាស់ព័ត៌មាន ឬឯកសារសម្ងាត់ ឬព័ត៌មានដែលមិនត្រូវផ្សព្វផ្សាយជាសាធារណៈ។
៣៥	បទល្មើសខាងផ្នែកហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច រួមបញ្ចូលទាំងបទល្មើសដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។
៣៦	ការកត់ត្រា ឬរាយការណ៍នូវព័ត៌មានហិរញ្ញវត្ថុ ឬពន្ធខុសច្បាប់ ឬក្នុងបន្ទំ។
៣៧	ប្រតិបត្តិការអាជីវកម្មដែលដាក់តម្លៃទំនិញ ឬសេវាកម្មទាប ឬខ្ពស់ហួសហេតុ។




**ការវាយតម្លៃ និងការយល់ដឹងពីហានិភ័យលើបរិស្ថាន និងសង្គម**

- ការវាយតម្លៃ/ការយល់ដឹងពីហានិភ័យលើបរិស្ថាន និងសង្គមត្រូវបានធ្វើឡើងទៅលើគ្រប់ប្រភេទឥណទានទាំងអស់។
- សម្រាប់ឥណទានដែលមានទំហំទាបជាង ៣០.០០០ដុល្លារអាមេរិក ការយល់ដឹងទាក់ទងនឹងបរិស្ថាន និងសង្គមនឹងត្រូវបានលើកយកមកពិភាក្សាជាមួយអតិថិជនដើម្បីទទួលបាននូវការយល់ដឹងពាក់ព័ន្ធនឹងហានិភ័យ និងផ្តល់យោបល់ណែនាំដើម្បីធ្វើការកែលម្អ ឱ្យកាន់តែប្រសើរឡើង។
  - សម្រាប់ឥណទានសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានទំហំចាប់ពី ៣០.០០០ដុល្លារអាមេរិក ការប្រើប្រាស់ឧបករណ៍វិភាគនឹងត្រូវអនុវត្តយ៉ាងពេញលេញនៅក្នុងដំណើរការផ្តល់ឥណទាន។ ការវាយតម្លៃលម្អិតនេះត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលផលប៉ះពាល់លើបរិស្ថាន និងសង្គមជាតិស្ថិតនៅក្នុងកម្រិតទាប មធ្យម ឬខ្ពស់ជាមួយនឹងការផ្តល់យោបល់ណែនាំដើម្បីកែលម្អ។ ការបន្តអនុវត្តលើការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គមត្រូវបានត្រួតពិនិត្យជាប្រចាំ។

ក្រាហ្វិករបស់យើងខាងក្រោមនេះបង្ហាញពីចំនួននៃផ្នែកហានិភ័យលើប្រាក់កម្ចីដែលបានវាយតម្លៃសម្រាប់ប្រភេទអាជីវកម្មដែលប្រឈមមុខនឹងផ្នែកផ្សេងៗនៃការប៉ះពាល់ដល់បរិស្ថាន ដូចជា៖

- បរិស្ថាន [E]
- បរិស្ថាន សុខភាព និងសុវត្ថិភាព [E និង H&S],
- សុខភាព និងសុវត្ថិភាព [H&S] និង
- កំលាំងពលកម្ម [L] ។

**ការប៉ះពាល់នឹងហានិភ័យបរិស្ថាន**



ជាមួយអតិថិជនរបស់ អិលអូអិលស៊ី (ខេមបូឌា) ដែលបានធ្វើការវាយតម្លៃ មិនបានធ្លាក់នៅក្នុងហានិភ័យខ្ពស់នោះទេ។

ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម	ចំនួនប្រាក់កម្ចី	សម្គាល់
ទាប	១៧៦	<ul style="list-style-type: none"> <li>ការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានគុណភាពខ្ពស់។</li> <li>ហានិភ័យរបស់អតិថិជនមានកម្រិតទាប។ ដូច្នេះមិនតម្រូវឱ្យមានវិធានការអ្វីទេ។</li> </ul>
មធ្យម	១៣២	<ul style="list-style-type: none"> <li>គុណភាពនៃការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានចាប់ពីកម្រិតមធ្យមទៅខ្ពស់។</li> <li>កម្រិតហានិភ័យរបស់អតិថិជនគឺចាប់ពីកម្រិតទាបទៅមធ្យម។ ដូច្នេះគប្បីត្រួតពិនិត្យតាមដានដើម្បីមើលពីវឌ្ឍនភាពនៃហានិភ័យ។</li> </ul>
ខ្ពស់	០	គ្មាន
សរុប	៣០៨	




### សិទ្ធិរបស់អតិថិជន

អិលអូអិលស៊ី (ខេមបូឌា) បានបង្ហាញពីសិទ្ធិរបស់អតិថិជននៅលើគេហទំព័ររបស់ខ្លួន និងនៅលើថង់ដាក់ឯកសារកម្ចីដែលផ្តល់ជូនគ្រប់អតិថិជន។ លើលើនេះព័ត៌មានស្តីពីសិទ្ធិរបស់អតិថិជនត្រូវបានដាក់បញ្ចូលក្នុងការបណ្តុះវិន័យឥណទានតាមរយៈ A4-Metacard ដល់អតិថិជន។

អតិថិជនទាំងអស់ទទួលបានព័ត៌មានច្បាស់លាស់អំពីសិទ្ធិរបស់ខ្លួនមុន និងក្រោយពេលទទួលកម្ចី។ សិទ្ធិដែល អិលអូអិលស៊ី (ខេមបូឌា) ផ្តល់ជូនអតិថិជនរបស់ខ្លួនមានដូចខាងក្រោម៖


- សិទ្ធិយល់ដឹងពីតម្លៃសេវាកម្ម និងលក្ខខណ្ឌប្រាក់កម្ចីទាំងអស់មុនពេលទទួលប្រាក់។
- សិទ្ធិមិនទទួលយកប្រាក់កម្ចី។
- សិទ្ធិតវ៉ា ឬសួរសំណួរដើម្បីបញ្ជាក់ពីសេវាកម្មផ្សេងៗរបស់ អិលអូអិលស៊ី (ខេមបូឌា)។
- សិទ្ធិទទួលបានតារាងកាលវិភាគសងប្រាក់ និងឯកសារសំខាន់ៗនៅពេលទទួលប្រាក់កម្ចី និងបង្កាន់ដែលទទួលប្រាក់រាល់ពេលបង់ប្រាក់។
- សិទ្ធិទទួលបាននូវភាពស្មើគ្នា ការយកចិត្តទុកដាក់ និងការគោរពដោយគ្មានការរើសអើងពីបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ឡើយ។
- មានទំនុកចិត្តថា អិលអូអិលស៊ី (ខេមបូឌា) នឹងរក្សាការសម្ងាត់ព័ត៌មានប្រាក់កម្ចី និងព័ត៌មានផ្ទាល់ខ្លួន។



### ការបណ្តុះបណ្តាលវិន័យឥណទានតាមរយៈ A4 Metacard

A4 Metacard គឺជាឧបករណ៍ជំនួយមួយសម្រាប់ប្រើដើម្បីបណ្តុះវិន័យឥណទានទៅកាន់អតិថិជនយ៉ាងហោចណាស់ ២ដង (អំឡុងពេលវាយតម្លៃប្រាក់កម្ចីម្តង និងមុនពេលបញ្ចេញប្រាក់កម្ចីជូនអតិថិជនម្តងទៀត)។ អតិថិជនត្រូវបានបង្ហាញអំពីផលិតផលប្រាក់កម្ចី កម្រៃសេវា ការមិនទទួលយកប្រាក់កម្ចី រយៈពេលខ្លី និងលក្ខខណ្ឌកម្ចីតាមរយៈជាដើម។ លើសពីនេះទៅទៀតវិដេអូណែនាំនៃការបណ្តុះបណ្តាលវិន័យឥណទានតាមរយៈ A4 Metacard ក៏ត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ អិលអូអិលស៊ី (ខេមបូឌា) ([www.lolc.com.kh/en/guidelines](http://www.lolc.com.kh/en/guidelines)) ផងដែរ។

### ការបណ្តុះបណ្តាលវិន័យឥណទានសម្រាប់អតិថិជនតាមរយៈ A4 Metacard





### ការអនុលោមតាមគោលការណ៍ការពារអតិថិជន

អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានវាយតម្លៃដោយ Microfinanza Rating (MFR) ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាសពី Cerise និង SPTF ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលវិញ្ញាបនបត្រនេះមានសុពលភាពរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។

- ឆ្នាំ២០១៥៖ ទទួលបានវិញ្ញាបនបត្រស្តីពីការការពារអតិថិជនលើកដំបូងពី SMART Campaign ដែលវាយតម្លៃដោយ M-CRIL។
- ឆ្នាំ២០១៨៖ ការចុះពិនិត្យឡើងវិញដោយ M-cril ជាលទ្ធផលវិញ្ញាបនបត្រស្តីពីការការពារអតិថិជនបន្តសុពលភាពរហូតដល់ ឆ្នាំ២០២០។
- ឆ្នាំ២០២២៖ ទទួលបានវិញ្ញាបនបត្រស្តីពីការការពារអតិថិជនកម្រិតមាសពី Cerise និង SPTF។

### ការបង្កើត និងការចែកចាយផលិតផលឱ្យបានសមស្រប

យើងធានាថានឹងយកចិត្តទុកដាក់ខ្លាំងលើការបង្កើតផលិតផល និងបណ្តាញចែកចាយនៅក្នុងលក្ខខណ្ឌមួយដែលមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់អតិថិជន។

### ការទប់ស្កាត់ការជំពាក់បំណុលវិណ្ណក

យើងធានាថានឹងយកចិត្តទុកដាក់ខ្លាំងលើដំណើរការផ្តល់ឥណទានដើម្បីកំណត់បានថាអតិថិជនមានលទ្ធភាពសងត្រឡប់ដោយមិនឱ្យពួកគាត់ជំពាក់បំណុលវិណ្ណក។ លើសពីនេះទៅទៀតយើងនឹងត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលគាំទ្រដល់ការទប់ស្កាត់ការជំពាក់បំណុលវិណ្ណក។

### តម្លាភាព

យើងផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាទៅឱ្យអតិថិជន និងប្តេជ្ញាប្រកាន់ខ្ជាប់នូវតម្លាភាពលើតម្លៃ និងលក្ខខណ្ឌសម្រាប់រាល់ផលិតផល និងសេវាកម្ម។

### ការកំណត់តម្លៃដោយមានទំនួលខុសត្រូវ

យើងខ្ញុំកំណត់តម្លៃផលិតផលដោយស័ក្តិសម សមរម្យ និងមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ ដែលផ្តល់ លទ្ធភាពដល់អតិថិជនរបស់យើងខ្ញុំអាចទទួលបានផលិតផល និងសេវាបានហើយធ្វើឱ្យជុំវិញរបស់យើងខ្ញុំមាននិរន្តរភាព។

### តម្លៃសមរម្យ

តម្លៃ និងលក្ខខណ្ឌដែលយើងបានកំណត់មានលក្ខណៈសមរម្យអាចធ្វើឱ្យអតិថិជនទទួលបានហើយយើងក៏អាចទទួលបាននិរន្តរភាពខាងផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ។

### ភាពស្មើគ្នា និងការផ្តល់តម្លៃអតិថិជន

យើងនឹងផ្តល់តម្លៃឱ្យអតិថិជនស្មើគ្នា និងមិនមានការរើសអើងហើយរាល់បុគ្គលិកទាំងអស់សុទ្ធតែទទួលបាននូវការអប់រំយ៉ាងល្អទៅលើទិដ្ឋភាពផ្សេងៗ និងបរិយាបន្នដើម្បីបញ្ចៀសលើការរើសអើងលើអតិថិជនដោយសារជាតិសាសន៍ ភេទ សាសនា ឬចរិតលក្ខណៈផ្សេងៗទៀត។

### ការរក្សាទិន្នន័យសម្ងាត់របស់អតិថិជន

យើងនឹងមិនផ្តល់ព័ត៌មាន និងទិន្នន័យសម្ងាត់របស់អតិថិជន។ ព័ត៌មានទាំងអស់ត្រូវបានយកមកប្រើប្រាស់លុះត្រាតែមានការអនុញ្ញាតដោយច្បាប់ ឬការអនុញ្ញាតពីអតិថិជន។

### យន្តការនៃការដោះស្រាយបណ្តឹងតវ៉ា

យើងមានយន្តការនៃការដោះស្រាយបណ្តឹងតវ៉ាពីអតិថិជនក៏ដូចជាការផ្តល់មតិយោបល់ពីអតិថិជន ហើយយើងតែងតែផ្តល់នូវដំណោះស្រាយទៅកាន់អតិថិជនវិញយ៉ាងទាន់ពេលវេលា និងមានភាពសមរម្យ។





### ការយល់ដឹងអំពីការអប់រំផ្នែកហិរញ្ញវត្ថុ

បណ្តាញសក្តានុពលនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់យើង រួមមាន៖

- ការបណ្តុះបណ្តាលក្នុងថ្នាក់
- ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម (ហ្វេសប៊ុក)
- សម្ភារៈផ្សព្វផ្សាយផ្សេងៗ
- យុទ្ធនាការផ្សេងៗទៀត

សមិទ្ធផលដែល អិលអូអិលស៊ី (ខេមបូឌា) បានធ្វើដើម្បីចូលរួមចំណែកក្នុងការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរួមមាន៖

- វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងថ្នាក់រៀនផ្ទាល់ (Finlit in-class)៖ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួម ចំនួន ៥៨.៥៧៩នាក់ ដែលជាអតិថិជន មិនមែនជាអតិថិជន និងស្រីសកលវិទ្យាល័យ និងកុមារ។
- ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Finlit)៖ ផ្ទាំងបដាចំនួន ៧៥ ត្រូវបានចែកចាយ និងផលិតឡើងដោយពណ៌នាអំពីសារៈសំខាន់ៗនៃការអប់រំផ្នែកហិរញ្ញវត្ថុ និងបានដំឡើងនៅកន្លែងដែលបានជ្រើសរើស។
- កម្មវិធីវីឡូ «គំនិតកែច្នៃ»៖ កម្មវិធីនេះមានគោលបំណងចែកចាយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការការពារអតិថិជន និងការលើកទឹកចិត្តដល់ខ្លួនឯងទៅកាន់អតិថិជនដែលរស់នៅតំបន់ជនបទ។
- វីដេអូស្តីអំពីការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ វីដេអូទាំងនេះត្រូវបានផលិតឡើងដើម្បីចែកចាយសារសំខាន់ៗស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សាធារណជន និងអតិថិជន។

នៅក្នុងឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងថ្នាក់រៀន និងសកម្មភាពពាក់ព័ន្ធផ្សេងៗត្រូវបានពន្យារពេល ហើយវីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុខ្លីៗចំនួន ២៤ ត្រូវបានផលិត និងបង្ហាញទៅក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយម និងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ អិលអូអិលស៊ី (ខេមបូឌា)។ ជាលទ្ធផលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ អ្នកទស្សនាសរុបនៃវីដេអូគឺមានចំនួន ១៦,០៨លាននាក់។

នៅឆ្នាំ២០២២ ក្នុងគម្រោងភូមិមួយផលិតផលមួយ (OVOP) អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុក្រោមប្រធានបទ «តើធ្វើយ៉ាងណាដើម្បីទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដែលត្រឹមត្រូវ?» ទៅកាន់អ្នកចូលរួមកម្មវិធី ភូមិមួយផលិតផលមួយ ចំនួន ១.១៧០នាក់ នៅខេត្តកំពង់ចាម ខេត្តកំពត ខេត្តសៀមរាប ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ។

### មេរៀននៃការបណ្តុះបណ្តាលការយល់ដឹងអំពីការអប់រំហិរញ្ញវត្ថុគឺ៖





### ទំនួលខុសត្រូវសង្គម (CSR) និងសកម្មភាពសង្គមផ្សេងៗទៀត

- ព្រឹត្តិការណ៍សហគមន៍៖ ព្រឹត្តិការណ៍សហគមន៍ទាំងនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់ អិលអូអិលស៊ី (ខេមបូឌា) ដល់សង្គមដែលប្រតិបត្តិដោយសាខានីមួយៗ។ សកម្មភាពទាំងនោះរួមមានការថែទាំផ្លូវថ្នល់ ការផ្តល់ការអប់រំ ឬបង់អង្គុយលេងនៅតាមទីសាធារណៈ សកម្មភាពមួយចំនួននៅតាមសាលារៀន ការដាំដើមឈើ ការបរិច្ចាគសៀវភៅដែលបណ្តាលមកពីការដឹកជញ្ជូនទឹក ការសម្អាតទីសាធារណៈ និងសកម្មភាពផ្សេងៗទៀត។



- សកម្មភាពសង្គមផ្សេងៗទៀត៖ សកម្មភាពទាំងនេះរួមមានការឧបត្ថម្ភ ឬការចូលរួមចំណែករបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងសកម្មភាពសង្គមដូចជា ការជួយដោះស្រាយបញ្ហាបច្ចេកវិទ្យា-១៩ ការបោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន ការបរិច្ចាគដល់អតិថិជន និងជនរងគ្រោះដោយទឹកជំនន់ កម្មវិធីផ្តល់អាហារូបត្ថម្ភទឹកដោះគោស្រស់ដល់កុមារ។
- យុវជនដើម្បីសហគមន៍៖ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់មូលនិធិសកម្មភាពមនុស្សធម៌របស់ខ្លួនដើម្បីកាត់បន្ថយភាពក្រីក្រ និងគ្រួសារជួបការលំបាក។
- កាកបាទក្រហមកម្ពុជា៖ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់អំណោយជាដៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ក្នុងសង្គមក្នុងខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអង្គរចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់របស់សហគមន៍»។



- សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMES)៖ អិលអូអិលស៊ី (ខេមបូឌា) បានគាំទ្រសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងការកសាងសកម្មភាពអាជីវកម្មដ៏ជោគជ័យមួយដល់អ្នកទទួលបានផលនៃគម្រោងទាក់ទងនឹងការយល់ដឹងអំពីការអប់រំផ្នែកហិរញ្ញវត្ថុលើប្រធានបទ «តើធ្វើដូចម្តេចដើម្បីទទួលបានសេវាហិរញ្ញវត្ថុត្រឹមត្រូវ?»។
- ពិពិណសៀវភៅកម្ពុជាលើកទី០៩ ឆ្នាំ២០២២៖ ពិពិណសៀវភៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «មួយថ្ងៃអានមួយថ្ងៃដឹង» ដើម្បីលើកកម្ពស់ការអាន ការសរសេរ និងការបោះពុម្ពនៅកម្ពុជា។





- ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន៖ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ជូនខិត្តប័ណ្ណស្តីពីបញ្ហាគ្រឿងញៀនចំនួន ៨០.០០០ខិត្តប័ណ្ណ និងសម្ភារផ្សព្វផ្សាយផ្សេងៗទៀតដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីបញ្ហាគ្រឿងញៀនដល់សាធារណជនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន និងដល់ក្រសួងសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
- អំណោយដល់អង្គការកុមារឃ្លាំងលើ នៅខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានរួមចំណែកផ្តល់សម្ភារប្រើប្រាស់ និងគ្រឿងឧបករណ៍បរិកោសម្ភារការិយាល័យ ដល់អង្គការកុមារឃ្លាំងលើ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បានជួយកុមារយ៉ាងច្រើនជាមួយនឹងវគ្គបណ្តុះបណ្តាលដូចជាភាសាខ្មែរ ភាសាអង់គ្លេស របាំ ការអប់រំសុខភាព និងអាហារូបត្ថម្ភ។




**យន្តការត្រួតពិនិត្យ និងតាមដានផលប៉ះពាល់លើបរិស្ថាន**

ដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវាស់វែងកិច្ចខិតខំប្រឹងប្រែងរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន អិលអូអិលស៊ី (ខេមបូឌា) បានចាប់ផ្តើមធ្វើការកត់ត្រាតាមដានទៅលើការប្រើប្រាស់ធនធានដូចជា ការប្រើប្រាស់អគ្គិសនី ទឹក ប្រេងសាំង និងប្រេងម៉ាស៊ូត។ លទ្ធផលត្រូវបានបង្ហាញដូចខាងក្រោមហើយនឹងត្រូវបានប្រើប្រាស់សម្រាប់វាស់វែងលទ្ធផលនាពេលអនាគត។

	ត្រីមាសទី១ ២០២២	ត្រីមាសទី២ ២០២២	ត្រីមាសទី៣ ២០២២	ត្រីមាសទី៤ ២០២២
<b>បុគ្គលិកសរុប</b>	៣.៤៣២	៣.៤៧៦	៣.៥១៨	៣.៥៤៥
អគ្គិសនី(គីឡូវ៉ាត់ម៉ោង)	៤៩៩.៣៥៩	៥២៥.០៣២	៥៨៨.៦៩០	៥៤៦.៩២២
អគ្គិសនី(គីឡូវ៉ាត់ម៉ោង)ក្នុងបុគ្គលិកម្នាក់	១៤៥,៤៧	១៥១,០៧	១៦៧,៣៨	១៥៤,២៨
ទឹក(ម៉ែត្រគូប)	១៧.១២៣	១៦.៣១៥	១១.៧៧៩	១១.០៩៩
ទឹក(ម៉ែត្រគូប)ក្នុងបុគ្គលិកម្នាក់	៤,៩៩	៤,៦៩	៣,៣៥	៣,១៣
ប្រេងសាំង(លីត្រ)	១០២.៤៧៩	១០៤.២៦៦	១៤១.៦៤២	១៣៥.០៧៤
ប្រេងសាំង(លីត្រ)ក្នុងបុគ្គលិកម្នាក់	២៩,៨៥	៣០,០០	៤០,២៦	៣៨,១១
ប្រេងម៉ាស៊ូត(លីត្រ)	៨.៨០៨	៨.៣៩០	៨.២០០	៨.២៧១
ប្រេងម៉ាស៊ូត(លីត្រ)ក្នុងបុគ្គលិកម្នាក់	២,៥៦	២,៤១	២,៣៣	២,៣៣

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលយល់ដឹងអំពីបរិស្ថាន អិលអូអិលស៊ី (ខេមបូឌា) បានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានរបស់ខ្លួនជាពិសេសតាមរយៈការប្រើប្រាស់ថាមពល (ចាំបាច់) ប្រកបដោយប្រសិទ្ធភាពពីត្រីមាសមួយទៅត្រីមាសមួយទៀត។



**ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម**

គោលនយោបាយផ្ទៃក្នុងសម្រាប់ការត្រួតពិនិត្យលើបញ្ហាបរិស្ថាន និងសង្គមគឺជាធាតុដើមមួយ។ លើសពីនេះ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រទៅកាន់អតិថិជន។

**កម្មវិធីបរិស្ថាន៖**

បច្ចុប្បន្ននេះ អិលអូអិលស៊ី (ខេមបូឌា) កំពុងផ្តល់ប្រាក់កម្ចីគាំទ្របរិស្ថាន តាមរយៈផលិតផលដែលមានស្រាប់របស់ខ្លួនដូចជា ភតិសន្យាហិរញ្ញវត្ថុ (FL) និងប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB)។ ជាមួយនឹងជំនួយបច្ចេកទេស និងឧបករណ៍ដើម្បីវាស់វែងផលប៉ះពាល់នៃការផ្តល់ប្រាក់កម្ចីគាំទ្របរិស្ថាន លើការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក (CO<sub>2</sub>) និងថាមពល ដោយ GCPF តាមរយៈ responsAbility។

ដូច្នេះ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានជ្រើសរើសជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្លើយតបក្នុងការផ្តល់ប្រាក់កម្ចីគាំទ្របរិស្ថាននៅដើមឆ្នាំ២០២១។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អតិថិជនប្រមាណ ៥.០០០នាក់ កំពុងប្រើប្រាស់ផលិតផលកម្ចីគាំទ្របរិស្ថាន ដែលមានផលប៉ះពាល់គ្រួសារសរុបចំនួន ១៤ លាន ដុល្លារអាមេរិក។ ជាការពិតណាស់ អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកចំនួន ៧៤.៩៨៩ តោន ឧស្ម័នកាបូនិក តាមរយៈផលិតផលកម្ចីគាំទ្របរិស្ថានទាំងនេះ។

**ប្រាក់កម្ចីទឹកស្អាត និងអនាម័យ៖**

អិលអូអិលស៊ី (ខេមបូឌា) បានបម្រើអតិថិជនជាមួយនឹងផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យតាំងពីឆ្នាំ២០១៦។ ប្រាក់កម្ចីទឹកស្អាត និងអនាម័យជួយពួកគេក្នុងការបង្កើនលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអនាម័យ នៅក្នុងសហគមន៍របស់គេ។ គោលដៅគឺគាំទ្រអតិថិជនដែល ចង់សាងសង់ ឬជួសជុលបង្គន់អនាម័យ អណ្តូងទឹក ជីកស្រះ ស្តុកទឹក ឬទិញឧបករណ៍ចម្រោះទឹកជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អតិថិជន ៥.៤០០នាក់ កំពុងប្រើប្រាស់ផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យ ដែលមានផលប៉ះពាល់គ្រួសារសរុបចំនួន ៤លានដុល្លារអាមេរិក។



**ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ៖**

ដើម្បីលើកស្ទួយការរស់នៅកាន់តែប្រសើរដល់អតិថិជន អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL)។ ជាមួយនឹងកម្ចីនេះ អតិថិជនអាចទិញទូទឹកកក ម៉ាស៊ីនក្រដាត់ ម៉ាស៊ីនបោកគក់ ជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផលិតផលកម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះនេះបានបម្រើអតិថិជនចំនួន ៦.៦០០នាក់ ដែលមានផលប៉ះពាល់គ្រួសារសរុបចំនួន ៣,៣លានដុល្លារអាមេរិក។

**ប្រាក់កម្ចីកែលម្អគេហដ្ឋាន និងប្រាក់កម្ចីទិញផ្ទះ (HIL & HL)**

ចាប់តាំងពីឆ្នាំ២០១៦ អិលអូអិលស៊ី (ខេមបូឌា) ក៏បានផ្តល់ប្រាក់កម្ចីសម្រាប់កែលម្អគេហដ្ឋាន (HIL) ដល់អតិថិជនទាំងឡាយណាដែលត្រូវការជួសជុល ឬកែលម្អផ្ទះរបស់ខ្លួន។ នៅឆ្នាំ២០១៩ អិលអូអិលស៊ី (ខេមបូឌា) បានបង្កើតផលិតផលស្រួលថ្មីមួយហៅថា ប្រាក់កម្ចីទិញផ្ទះ (HL) សម្រាប់អតិថិជនដែលត្រូវការសាងសង់ ឬទិញផ្ទះថ្មី។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) កំពុងផ្តល់ប្រាក់កម្ចីកែលម្អគេហដ្ឋាន និងប្រាក់កម្ចីទិញផ្ទះបែបនេះដល់អតិថិជនចំនួន ៩.៨០០នាក់ នូវផលប៉ះពាល់គ្រួសារសរុបចំនួន ៥៧,៨លានដុល្លារអាមេរិក។





### ការចូលរួមលើកកម្ពស់សង្គម

នៅពេលនិយាយអំពីការចូលរួមលើកកម្ពស់សង្គម អិលអូអិលស៊ី (ខេមបូឌា) ទទួលបានលទ្ធផលដូចខាងក្រោម៖




### សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ (PPI)

អិលអូអិលស៊ី (ខេមបូឌា) ប្រើប្រាស់ឧបករណ៍សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ ដើម្បីវាស់វែងការចូលរួមលើកកម្ពស់ដល់អតិថិជនក្រីក្រ ហើយធានាថាផលិតផល និងសេវាកម្មដែលបានផ្តល់ទៅអតិថិជនត្រូវទៅនឹងតម្រូវការរបស់គាត់។ ក្នុងឆ្នាំ២០២២ តាមរយៈការស្ថាប័នសង្គមតិលើអតិថិជនទំហំធំចំនួន ៦៥៨នាក់ ដោយប្រើឧបករណ៍សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ អិលអូអិលស៊ី (ខេមបូឌា) អាចកំណត់បានថាអតិថិជនត្រូវបានបែងចែកជា ៤ប្រភេទ ដូចខាងក្រោម៖



### បរិយាបន្នហិរញ្ញវត្ថុ

អិលអូអិលស៊ី (ខេមបូឌា) ជាស្ថានប័នដែលផ្តល់ឱ្យនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្រាប់បែបដូចជា ផលិតផលឥណទាន ផលិតផលប្រាក់បញ្ញើ សាច់ប្រាក់ សេវាធនាគារចល័ត និងធានារ៉ាប់រងជាដើម ដែលមានតម្លៃសមរម្យ អាចបំពេញតម្រូវការរបស់អតិថិជន ហើយត្រូវនឹងសមត្ថភាពបង់សងរបស់អតិថិជន មិនមានការរើសអើង ដោយមានទំនួលខុសត្រូវ និងនិរន្តរភាព។





**អភិបាលកិច្ច**

**ក្រមសីលធម៌អាជីវកម្ម**

ទាំងនេះជាសក្ខីភាពដែលបង្ហាញថា អិលអូអិលស៊ី (ខេមបូឌា) បានបង្កើតយ៉ាងត្រឹមត្រូវនូវ ក្រមសីលធម៌ និងការអនុវត្តយ៉ាងហ្មត់ចត់ដោយបុគ្គលិករបស់ខ្លួន។ បុគ្គលិកទាំងអស់ត្រូវអនុវត្តខ្លួននូវក្រមសីលធម៌នេះទាំងនៅក្នុង និងខាងក្រៅការិយាល័យ ព្រោះវាអាចប៉ះពាល់ដល់វិជ្ជាជីវៈ និងកេរ្តិ៍ឈ្មោះរបស់ អិលអូអិលស៊ី (ខេមបូឌា)។ លើសពីនេះទៅទៀត អិលអូអិលស៊ី (ខេមបូឌា) តែងតែគោរពតាមគោលការណ៍ណែនាំនៃការផ្តល់ប្រាក់កម្ចី។

**អភិបាលឯករាជ្យ**


អិលអូអិលស៊ី (ខេមបូឌា) អនុលោមពេញលេញតាមការតម្រូវរបស់និយ័តករ ដោយមានអភិបាល ២នាក់ ក្នុងចំណោម ៥នាក់ ជាអភិបាលឯករាជ្យ។ ជាងនេះទៅទៀត ភារកិច្ចចម្បងរបស់ពួកគេត្រូវធានាឱ្យមានតម្លាភាព និងភាពត្រឹមត្រូវនៃការអនុវត្តសេវាហិរញ្ញវត្ថុ និងក្រមសីលធម៌របស់គណៈគ្រប់គ្រង និងអភិបាល។



**ការវាយតម្លៃផលប៉ះពាល់របស់ អិលអូអិលស៊ី (ខេមបូឌា) ទៅលើបរិស្ថាន និងសង្គម**

**ការស្ទង់មតិចុងក្រោយអំពីផលប៉ះពាល់ចំពោះអតិថិជនដោយ OIKOCREDIT**

ដោយមានការគាំទ្រពី Oikocredit LOLC បានធ្វើការវាយតម្លៃផលប៉ះពាល់សម្រាប់ឆ្នាំ២០២២ ជាមួយនឹងសំណាកគំរូនៃអ្នកឆ្លើយសំណួរចំនួន ៥៩៩ នាក់។ ខាងក្រោមនេះជាលទ្ធផលសំខាន់ៗ៖



### របាយការណ៍ផលប៉ះពាល់បរិស្ថាន និងសង្គម ដែលដាក់ពិន្ទុដោយ responsAbility

អិលអូអិលស៊ី (ខេមបូឌា) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវព័ត៌មានឱ្យបានគ្រប់គ្រាន់ប្រកបដោយគុណភាព និងធ្វើការងារយ៉ាងយឺតយ៉ាវ ទាន់ពេលវេលាស្តីពី បរិស្ថាន និងសង្គម ទៅកាន់ដៃគូរបស់ខ្លួន (GCPF), ដែលជាហេតុធ្វើឱ្យ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានជាលទ្ធផលដូចខាងក្រោម៖



ការវាយតម្លៃគុណភាពសំដៅទៅលើភាពទូលំទូលាយ ការសង្ខេប ភាពពាក់ព័ន្ធនៃចម្លើយ និងឯកសារដែលបានផ្តល់ឱ្យ។



ពិន្ទុទៅលើការវាយតម្លៃគុណភាពសំដៅទៅលើបរិមាណនៃព័ត៌មានដែលបានផ្តល់ដោយធានាថាសំណួរទាំងអស់ត្រូវបានឆ្លើយ និងឯកសារពាក់ព័ន្ធបានភ្ជាប់មកជាមួយទាំងអស់។



ការកំណត់ពេលវេលា និងការឆ្លើយតបឱ្យបានទាន់ពេលវេលាឱ្យឃើញថាពេលកំណត់ត្រូវបានគោរព និងគ្រប់ចម្លើយដែលបានឆ្លើយគឺមានភាពត្រឹមត្រូវ។

**ពណ៌ក្រហម** បង្ហាញថាបាយការណ៍ E&S មានភាពយឺត ហើយការឆ្លើយតបខ្សោយ។  
**ពណ៌លឿង** បង្ហាញថាបាយការណ៍មានភាពយឺតបន្តិច ហើយការឆ្លើយតបគឺមធ្យម។  
**ពណ៌បៃតង** បង្ហាញថាការវាយការណ៍ធ្វើបានទាន់ពេល ហើយការឆ្លើយតបគឺទាន់ពេល។

### របាយការណ៍ការវាយតម្លៃផលប៉ះពាល់ដោយ Impact Investment Exchange (IIX)

ដោយមានការគាំទ្រពី IIX អិលអូអិលស៊ី (ខេមបូឌា) បានធ្វើការវាយតម្លៃផលប៉ះពាល់របស់ខ្លួន ទៅលើបរិស្ថាន និងសង្គម នៅលើ Platform របស់ IIX ដោយទទួលបានលទ្ធផលដូចខាងក្រោម៖



# របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

របាយការណ៍ក្រុមប្រឹក្សាភិបាល (១២០)

របាយការណ៍សវនករឯករាជ្យ (១២៣)

របាយការណ៍ហិរញ្ញវត្ថុ (១២៦)

# ០៧

# របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

## សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យកណ្តាល របស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវត្ថុនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងអាចទទួលយកបាន ដល់សហគ្រិនខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី ១២៨។

## ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនរបស់ក្រុមហ៊ុនទេ។

## ហ្វាន់ស៊ីលីអិលហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុព្វប្រទានអាក្រក់ចេញពីបញ្ជី និងការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាឥណទាន និងបុព្វប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទាន និងបុព្វប្រទានអាក្រក់ និងសង្ស័យ ពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុព្វប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

## ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនត្រឹមត្រូវជា សារវន្តនោះទេ។

## បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

## ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបាន វែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

## ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

1. លោក Brindley Chrisantha Gajanayake de Zylva	ប្រធានក្រុមប្រឹក្សាភិបាល
2. លោក Indrajith Wijesiriwardana	សមាជិក
3. លោក Hans Michael Theodor Moormann	សមាជិក
4. លោក Dulip Rasika Samaraweera	សមាជិក
5. លោក Francisco Kankanamalage Conrad Prasad Nirosh Dias	សមាជិក

# របាយការណ៍សវនករឯករាជ្យ

## ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា CIFRS)។

- I. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- II. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- III. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- IV. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានភាពមិនសមស្របក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- V. គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយត្រូវធានាថាផលចំណែកទាំងនោះត្រូវបានឆ្លុះបញ្ចាំង ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

## ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



**លោក សុខ ឡឿន**  
**ប្រធាននាយកប្រតិបត្តិ**

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
**ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣**

## ជូនភាគទុនិកក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

### មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
  - របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ដំណាច់ឆ្នាំ
  - របាយការណ៍បម្រែបម្រួលមូលធនសម្រាប់ដំណាច់ឆ្នាំ
  - របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
  - កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

### មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ *ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ* នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ(ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

### ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលនាកាលបរិច្ឆេទ រាយការណ៍នៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗ ទៅតាមតម្រូវការរបស់ធនាគារជាតិនៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្ត របាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជៀស ផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកែតម្រូវ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់ និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយ ប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

**ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកែតម្រូវ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាង ដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារ សវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការកែតម្រូវ ឬ កំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបាន រំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យ រៀបរយតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការកែតម្រូវ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និង សមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកែតម្រូវឬកំហុសឆ្គងជា សារវន្តពីការកែតម្រូវ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការកែតម្រូវបន្តិចមាន ការសមគំនិត ការ កែតម្រូវបន្តិចសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ជាក់មតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការ លាតត្រដាងព័ត៌មាន ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើ ការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែតម្រូវមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណា ក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំង បញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់ យើងខ្ញុំ។

**៦. ក្រុមហ៊ុន ប្រាយវ៉ាតធីនីហោវឌ្ឍ (ខេមបូឌា)**



**គុយ លីម**  
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

# របាយការណ៍ហិរញ្ញវត្ថុ

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៤	១០៦.៨០៩.៨៥០	៩៥.០៨៣.១២៩	២៥.៩៤៣.៦១២	២៣.៣៣៩.០១១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	៥	១៩៤.៨៥៣.៣៩៣	១២៦.២៣៣.៥៣០	៤៧.៣២៨.៩៧៦	៣០.៩៨៥.១៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារ	៦	៣៧១.៩៨៨.៩៤៩	២៦៨.៨៧៤.៥១០	៩០.៣៥៤.៣៧២	៦៥.៩៩៧.៦៧១
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃ សមស្របក្នុងចំណូលលម្អិតផ្សេងៗ	៧	៦១.៧៥៥	៦១.១១០	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដកលក់	៨	៥.០០៦.៧២៤.៤៧៣	៤.១៣៤.៩១៣.២៩២	១.២១៦.១០៩.៩០៤	១.០១៤.៩៥១.៧១៦
ប្រាក់តម្កល់តាមច្បាប់នៅធនាគារ កណ្តាល	៩	២៩០.៨១៣.០០០	២១៩.៦៥៤.២៣០	៧០.៦៣៧.១១៤	៥៣.៩១៦.១០៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៦.៨៤៥.១២៤	៦.៤០៨.៧៦១	១.៦៦២.៦៤៩	១.៥៧៣.០៨៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១១	២៨.៣៦៤.០៣៩	២៧.៧៣០.៥២០	៦.៨៨៩.៤៩២	៦.៨០៦.៧០៦
ទ្រព្យសកម្មអរូបី	១២	៨.២៩០.៣៣៥	១០.៦០២.០៣១	២.០១៣.៦៨៣	២.៦០២.៣៦៤
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៣៨.៩៤៤.១៤៣	២៦.២២៥.៦១២	៩.៤៥៩.៣៥០	៦.៤៣៧.៣១៣
ទ្រព្យសកម្មផ្សេងៗ	១៤	២១.៦១១.៧៩៤	១៩.២៧៤.១៧៩	៥.២៤៩.៤០៤	៤.៧៣១.០២១
<b>ទ្រព្យសកម្មសរុប</b>		<b>៦.០៧៥.៣០៦.៨៥៥</b>	<b>៤.៩៣៥.០៦០.៩០៤</b>	<b>១.៤៧៥.៦៦៣.៥៥៦</b>	<b>១.២១១.៣៥៥.១៥៦</b>

## បំណុល និងមូលធន

<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	១២១.៩៦០.៦៥២	១៩៥.៥៧០.២២៦	២៩.៦២៣.៦៧១	៤៨.០០៤.៤៧៤
ប្រាក់បញ្ញើរបស់អតិថិជន	១៦	៣.០៣៦.៤៩៦.៧៥៥	២.១៧៩.២៤១.៦០៥	៧៣៧.៥៥០.៨២៧	៥៣៣.៩៣២.៦៤៧
ប្រាក់កម្ចី	១៧	១.២៦៩.៦៥០.៥៤៣	១.១៥២.១១២.៨២០	៣០៨.៣៩២.១៦៥	២៨២.៧៩៦.៤៧០
មូលបត្របំណុល	១៨	-	៨១.៧៤១.១៧៥	-	២០.០៦៤.១០៨
បំណុលកតិសន្យា	១១	២៦.៣៤១.៧២៧	២៥.២២៨.៤២៨	៦.៣៩៨.២៨២	៦.១៩២.៥៤៥
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៩	៦៤.៦៧៨.០៣៩	៥៤.៧៦៤.៧១០	១៥.៧០៩.៩៩២	១៣.៤៤២.៤៩១
អត្ថប្រយោជន៍បុគ្គលិក	២០	២.៣១០.៣២៥	២.៤៤៩.០០៧	៥៦១.១៦៧	៦០១.១៣១
បំណុលផ្សេងៗ	២១	៤៤.៦២០.១១៩	៤០.១៧១.០៧២	១០.៨៣៨.០២០	៩.៨៦០.៣៥២
អនុបំណុល	២២	៣១៤.១៧៩.២៦៨	២៥២.៦០០.០៤៣	៧៦.៣១២.៦៧១	៦២.០០២.៩៥៦
<b>បំណុលសរុប</b>		<b>៤.៨៨០.២៣៧.៤២៨</b>	<b>៣.៩៧៩.៨៧៩.០៨៦</b>	<b>១.១៨៥.៣៨៦.៧៩៥</b>	<b>៩៧៦.៨៩៧.១៧៤</b>

## មូលធន

ដើមទុន	២៣	២២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក		៥៩០.២៧៦.៩១១	៣៥០.៣៨៩.៣០២	១៤៤.៩៣៦.៨២៥	៨៦.២៤១.៥៤៥
ទុនបម្រុងទូទៅ		៣៨០.៤១៥.១១៦	៣៨០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៩៣.៧៦៨.៩៥១
ទុនបម្រុងតាមច្បាប់	២៤	-	-	-	-
ទុនបម្រុងផ្សេងៗ		-	-	(៣.៨៨៩.៨៦៥)	(១.០១៣.៣៦៤)
<b>មូលធនសរុប</b>		<b>១.១៩៥.០៦៩.៤២៧</b>	<b>៩៥៥.១៨១.៨១៤</b>	<b>២៩០.២៧៦.៧៦១</b>	<b>២៣៤.៤៥៧.៨៥២</b>

<b>បំណុល និងមូលធនសរុប</b>	<b>៦.០៧៥.៣០៦.៨៥៥</b>	<b>៤.៩៣៥.០៦០.៩០៤</b>	<b>១.៤៧៥.៦៦៣.៥៥៦</b>	<b>១.២១១.៣៥៥.១៥៦</b>
---------------------------	----------------------	----------------------	----------------------	----------------------

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣៣ ដល់ទំព័រទី ២០០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ចំណូលការប្រាក់	២៥	៨៦៤.៦៥៣.១២៣	៧១៤.១១៨.៤៤៤	២១១.៥៦១.៨១១	១៧៥.៥៤៥.៣៤០
ចំណាយការប្រាក់	២៥	(៣០៦.៣០៧.៨៨០)	(២៥០.៣៨១.៥១០)	(៧៤.៩៤៦.៨៧៥)	(៦១.៥៤៩.០៤៤)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>៥៥៨.៣៤៥.២៤៣</b>	<b>៤៦៣.៧៣៦.៩៣៤</b>	<b>១៣៦.៦១៤.៩៣៦</b>	<b>១១៣.៩៩៦.២៩៦</b>
ចំណូលកម្រៃជើងសារ	២៦	២៧.០៧២.១០៥	២២.៨៥០.៤៥៥	៦.៦២៣.៩៥៥	៥.៦១៧.១២៣
ចំណាយកម្រៃជើងសារ	២៦	(៨៩៨.៩៤៣)	(៥៦៤.៨៦០)	(២១៩.៩៥២)	(១៣៨.៨៥៤)
<b>ចំណូលកម្រៃជើងសារសុទ្ធ</b>		<b>២៦.១៧៣.១៦២</b>	<b>២២.២៨៥.៥៩៥</b>	<b>៦.៤០៤.០០៣</b>	<b>៥.៤៧៨.២៦៩</b>
ចំណូលប្រតិបត្តិការផ្សេងៗ		៣.៧២០.៥៤៦	១.៩៧៧.៧៤២	៩១០.៣៣៧	៤៨៦.១៧១
(ខាត)/ចំណេញផ្សេងៗ - សុទ្ធ		(១.៨៥២.០១៣)	១.២០៧.១៥៦	(៤៥៣.១៤៧)	២៩៦.៧៤៤
<b>ចំណូលប្រតិបត្តិការផ្សេងៗសរុប</b>		<b>១.៨៦៨.៥៣៣</b>	<b>៣.១៨៤.៨៩៨</b>	<b>៤៥៧.១៩០</b>	<b>៧៨២.៩១៥</b>
ខាតពីការថយចុះតម្លៃឥណទាន	២៧	(៦៨.៨១៣.២៨៧)	(២០.៨៦៣.០៦៣)	(១៦.៨៣៧.១១៥)	(៥.១២៨.៥៨០)
ខាតសុទ្ធពីការយប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ដករំលស់		(៥.០៩១.៣១១)	(២.៧៨២.៦៧៦)	(១.២៤៥.៧៣៣)	(៦៨៤.០៤០)
<b>ខាតប្រតិបត្តិផ្សេងៗសុទ្ធ</b>		<b>(៧៣.៩០៤.៨៧៥)</b>	<b>(២៣.៦៤៦.៨៤១)</b>	<b>(១៨.០៨២.៨៤៨)</b>	<b>(៥.៨១២.៦២០)</b>
ចំណាយបុគ្គលិក	២៨	(១៤៤.០៨៧.១៤៥)	(១៣២.៧៧២.០៦២)	(៣៥.២៥៤.៩៩០)	(៣២.៦៣៨.១៦៧)
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និង ទ្រព្យសកម្មអរូបិយ	២៩	(១២.៥១១.១៨៧)	(១២.១៧៧.៨៨២)	(៣.០៦១.២១៥)	(២.៩៩៣.៥៨០)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៥៤.៩១៨.២២៣)	(៤៤.០៧៦.៧៧២)	(១៣.៤៣៧.២៥៥)	(១០.៨៣៤.៩៩៧)
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>		<b>៣០០.៩៦៥.៧៨៥</b>	<b>២៧៦.៥៣៤.៩៧២</b>	<b>៧៣.៦៣៩.៧៨១</b>	<b>៦៧.៩៧៨.១១៦</b>
ចំណាយពន្ធលើប្រាក់ចំណូល	៣១	(៦១.០៧៨.១៧៦)	(៥៤.២១០.៩៤៦)	(១៤.៩៤៤.៥០១)	(១៣.៣២៦.១៩២)
<b>ចំណេញក្នុងឆ្នាំ</b>		<b>២៣៩.៨៨៧.៦០៩</b>	<b>២២២.៣២៤.០២៦</b>	<b>៥៨.៦៩៥.២៨០</b>	<b>៥៤.៦៥១.៩២៤</b>
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញ ក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(២.៨៧៦.៥០១)	(១.៣៧០.១៥៨)
ចំណូលលម្អិតផ្សេងៗសម្រាប់ឆ្នាំកាត់កង ពន្ធត		-	-	(២.៨៧៦.៥០១)	(១.៣៧០.១៥៨)
<b>ចំណូលលម្អិតសរុបក្នុងឆ្នាំ</b>		<b>២៣៩.៨៨៧.៦០៩</b>	<b>២២២.៣២៤.០២៦</b>	<b>៥៥.៨១៨.៧៧៩</b>	<b>៥៣.២៨១.៧៦៦</b>

ចំណេញរបស់៖				
ម្ចាស់ក្រុមហ៊ុន	២៣៩.៨៨៧.៦០៩	២២២.៣២៤.០២៦	៥៨.៦៩៥.២៨០	៥៤.៦៥១.៩២៤
ចំណូលលម្អិតសរុបរបស់៖				
ម្ចាស់ក្រុមហ៊ុន	២៣៩.៨៨៧.៦០៩	២២២.៣២៤.០២៦	៥៨.៨១៨.៧៧៩	៥៣.២៨១.៧៦៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣៣ ដល់ទំព័រទី ២០០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២

ផែនការសម្រាប់ឆ្នាំប្រចាំឆ្នាំ

Table with 10 columns: ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ, ប្រាក់ចំណេញ. Rows include ចំណេញក្នុងឆ្នាំ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ, ចំណូលស្តីពីការផ្សេងៗ.

កំណត់សម្គាល់លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

Summary table with 5 columns: កំណត់សម្គាល់, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ' with 5 columns: ប្រភេទ, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'សាច់ប្រាក់សុទ្ធបានពី/ប្រើក្នុង សកម្មភាពប្រតិបត្តិការ' with 4 columns: ចំនួន, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'លំហូរសាច់ប្រាក់បានប្រើក្នុង សកម្មភាពវិនិយោគ' with 5 columns: ប្រភេទ, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាព វិនិយោគ' with 4 columns: ចំនួន, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន' with 5 columns: ប្រភេទ, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'សាច់ប្រាក់សុទ្ធពីសកម្មភាព ហិរញ្ញប្បទាន' with 4 columns: ចំនួន, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

Table titled 'កំណើន/(កំហយ)សាច់ប្រាក់ និង សាច់ប្រាក់' with 4 columns: ចំនួន, ២០២២ ពាន់រៀល, ២០២១ ពាន់រៀល, ២០២២ ដុល្លារអាមេរិក, ២០២១ ដុល្លារអាមេរិក.

សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ	៤៩០.៣៥៩.៨៩៧	៦៤៨.២៤០.២០៧	១២០.៣៦៣.២៥៤	១៦០.២៥៧.១៥៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១.៥៨១.៣១៤)	(១.០៨៣.៦០៤)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ</b>	<b>៣២</b>	<b>៦៧២.១៨៣.៧២៣</b>	<b>៤៩០.៣៥៩.៨៩៧</b>	<b>១៦០.៣៦៣.២៥៤</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣៣ ដល់ទំព័រទី ២០០ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

**១. ព័ត៌មានទូទៅ**

ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (អតីត ធនាគារ ភូមិ (ខេមបូឌា) អិលធីឌី) (ហៅកាត់ថា ក្រុមហ៊ុន) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.១៤១៣ E/ ២០០២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ និងបានប្តូរទៅវិញ្ញាបនបត្រថ្មីលេខ ០០០១២៨២៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ បន្ទាប់ពីការផ្លាស់ប្តូរធនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុនបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LOLC Micro Investments Ltd., ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុនមេធំជាងគេគឺក្រុមហ៊ុន LOLC Holdings PLC (អតីត ក្រុមហ៊ុន Lanka ORIX Leasing Company PLC) ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសស្រីលង្កា និងបានចុះបញ្ជីក្នុងផ្សារមូលបត្រ Colombo ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) ដើម្បីធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពី អតិថិជន។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន LOLC Micro investments Ltd. និងក្រុមហ៊ុន DWM Investment Asia Ltd បានផ្ទេរ/លក់ភាគហ៊ុនរបស់ខ្លួន ៩៦,៩៧% ទៅឱ្យក្រុមហ៊ុន LOLC Private Limited ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ធនាគារកណ្តាលបានអនុម័តការផ្លាស់ប្តូរភាគទុនិក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ហើយក្រសួងពាណិជ្ជកម្មបានអនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ភាគទុនិករបស់ក្រុមហ៊ុនគឺក្រុមហ៊ុន LOLC Private Limited បានប្តូរនាមករណ៍ទៅជាក្រុមហ៊ុន LOLC Asia Private Limited ហើយក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារកណ្តាល ក្នុងការផ្លាស់ប្តូរឈ្មោះភាគទុនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានអនុម័តចំពោះការផ្លាស់ប្តូរឈ្មោះភាគទុនិកនេះ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ជូន ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ មីក្រូសហគ្រាស ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមបណ្តាសាខាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាមីក្រូហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងអាចទទួលយកបាន ជូនដល់សហគ្រិននៃសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមានការិយាល័យចំនួន ៨៣ ទីតាំង (៨២ សាខា និងការិយាល័យ កណ្តាលមួយនៅរាជធានីភ្នំពេញ)។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៦៦៦៦ ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

## ២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

### ២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សា ស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និង វិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ជាឧបករណ៍ មូលធន ដែលត្រូវបានវាស់វែងតាម តម្លៃសមស្រប។

ក្រុមហ៊ុនលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យ ជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យ គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបាន លាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមាន ភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

### ២.២ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ

i). ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនបានអនុវត្ត

- ក្រុមហ៊ុនបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ដែលប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ៖
- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ៖ ទឹកប្រាក់មុនការប្រើប្រាស់តាមបំណង – វិសោធនកម្ម CIAS 16
  - យោងទៅក្របខ័ណ្ឌគំនិត – វិសោធនកម្ម CIFRS 3
  - កិច្ចសន្យាដែលខាត – ចំណាយក្នុងការបំពេញតាមកិច្ចសន្យា – វិសោធនកម្ម CIAS 37 និង
  - ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារ CIFRS 2018 – 2020

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនមិនរំពឹងថាវា មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

ii). ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយក្រុមហ៊ុនមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ក្រុមហ៊ុនមិនរំពឹងថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះ ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

### ២.៣ ការប្តូររូបិយប័ណ្ណ

i). រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់តម្លៃដោយប្រើប្រាស់ រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ច ចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនកំណត់យកប្រាក់រៀលជាប្រាក់រៀលរូបិយប័ណ្ណគោល ដោយសារប្រាក់រៀល មានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដែលជាប្រាក់រូបិយប័ណ្ណគោល និងជា រូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

ii). ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រាក់រូបិយប័ណ្ណរទេសផ្សេងៗ ត្រូវបានកត់ត្រាទៅជាប្រាក់រូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានា ដែលកំណត់ជាប្រាក់រូបិយប័ណ្ណផ្សេងៗ តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញនិង ខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ ក្នុងខ្ទង់ ចំណេញ/ (ខាត)ផ្សេងៗ - សុទ្ធ។

iii). ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

ការប្តូរពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក គឺសម្រាប់តែការប្រើប្រាស់របស់គណៈគ្រប់គ្រងតែប៉ុណ្ណោះ ហើយការប្តូរប្រាក់នេះគឺផ្អែកទៅតាមអត្រា ប្តូរប្រាក់ផ្លូវការ ដែលផ្សព្វផ្សាយដោយធនាគារកណ្តាល គិតត្រឹមកាលបរិច្ឆេទ រាយការណ៍ និងអត្រាប្តូរក្នុងឆ្នាំ។ របាយការណ៍ចំណេញ-ខាត នឹងលទ្ធផលមិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងទុនបម្រុងផ្សេងៗ ត្រូវបានប្តូរតាមអត្រានាថ្ងៃទិបញ្ជី គិតត្រឹម កាលបរិច្ឆេទរាយការណ៍។ មូលធនភាគទុនិកត្រូវបានប្តូរតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរ រូបិយប័ណ្ណ ដែលកើតពីការប្តូរទុនបម្រុងផ្សេងៗ ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរ រូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបាន ទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទ រាយការណ៍ អត្រាប្តូរមធ្យមប្រចាំឆ្នាំគឺ ១ដុល្លារអាមេរិក ស្មើនឹង៤.០៨៧ រៀល (២០២១ ៖ ៤.០៦៨ រៀល) ហើយអត្រាថ្ងៃទិបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.១១៧ រៀល (២០២១ ៖ ៤.០៧៤ រៀល)។

### ២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិន ជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិច ជាង ដែលក្រុមហ៊ុនលទ្ធភាពពេញលេញក្នុងការដកប្រាក់មកប្រើក្នុងគោលបំណងទូទៅ ទៅតាមការចាំបាច់ និងមានហានិភ័យនៃការប្រែប្រួល តម្លៃតិចតួច និងឥណទានវិបាកត្រូវបានបង្ហាញក្រោមខ្ទង់ប្រាក់កម្ចី ក្នុងបំណុលរយៈពេលខ្លី នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

**២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ**

**(ក) ចំណាត់ថ្នាក់**

ក្រុមហ៊ុនបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ ប្រាក់នៅធនាគារកណ្តាល និងធនាគារ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ ទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងនាពេលបន្ទាប់តាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (OCI)

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI ។ ចំពោះការវិយោគក្នុង ឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការដេញដូរ ការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់ក្រុមហ៊ុននាពេលកត់ត្រាលើកដំបូង ថាតើ ក្រុមហ៊ុនបានកត់ត្រាការវិនិយោគមូលធនតាមតម្លៃសមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

- i). ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖
  - មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការដេញដូរ ហើយដែលក្រុមហ៊ុនបានជ្រើសរើសនាពេល កត់ត្រាលើកដំបូង តាមតម្លៃ សមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។
- ii). ក្រុមហ៊ុនបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូច ខាងក្រោមប៉ុណ្ណោះ ៖
  - ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
  - លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

**(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការ លក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នាកាលបរិច្ឆេទដេញដូរ ជាកាលបរិច្ឆេទដែលក្រុមហ៊ុនធ្វើការទិញ ឬលក់ ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬ ត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្ម ហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ ទទួលស្គាល់ ដែលរួមទាំងចំនួនដែលបានជម្រះចេញពីបញ្ជី និងចំនួនដែលប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចផងដែរ។

**(គ) ការវាស់វែង**

នាពេលកត់ត្រាលើកដំបូង ក្រុមហ៊ុនវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែល បានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ- ខាត (FVPL) ។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងតាម សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្ម វាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវ បានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើមទិញ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់តែ ទូទាត់ប្រាក់ដើម និងការប្រាក់។

**ឧបករណ៍បំណុល**

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់ របស់ទ្រព្យសកម្មនោះ។ ក្រុមហ៊ុនធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរសាច់ប្រាក់នោះគឺសម្រាប់ តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាម សំវិធានធនការខាតបង់ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**ឧបករណ៍មូលធន**

ក្រុមហ៊ុនវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើគណៈគ្រប់គ្រងក្រុមហ៊ុនជ្រើសរើសបង្ហាញ ចំណេញឬខាតនៃតម្លៃសមស្របចំពោះការវិនិយោគមូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មក ចំពោះចំណេញឬ ខាតនៃតម្លៃសមស្របទៅក្នុងចំណេញ-ខាតទេ ដោយមានការអនុញ្ញាតឱ្យឈប់ទទួលស្គាល់ការវិនិយោគនោះ។ ភាគលាភបានពីការវិនិយោគ ប្រភេទនេះ ត្រូវបានបន្តទទួលស្គាល់ក្នុងចំណេញ-ខាត ជាចំណូលផ្សេងៗ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិទទួលបានការទូទាត់នោះ។ ការខាតដែល បណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែង តាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែប្រួលតម្លៃសមស្របទេ។

**(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ**

ក្រុមហ៊ុនធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រង ទ្រព្យសកម្មរបស់ខ្លួន មានការប្រែប្រួល។

**(ង) ការថយចុះតម្លៃ**

ក្រុមហ៊ុនវាយតម្លៃការខាតបង់ឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុល របស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់។ ក្រុមហ៊ុនទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទ រាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុនបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ឧបករណ៍បំណុលដែលវាស់វែងតាម ថ្លៃដើមដករំលស់។

វិធីសាស្ត្របីដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

- (i) ដំណាក់កាលទី ១ ៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវ បានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- (ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានកំស្ពាន់ជាដាច់ខាតបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភ័ស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការលក់បរិច្ឆេទរាយការណ៍។ ECL ពេញ មួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

### ២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនក្លាយជាកាតិមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនរួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់កម្ចី អនុបំណុល មូលបត្របំណុល និង បំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិន វាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់ មានដូចជា ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុ បំណុល មូលបត្របំណុល និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេយប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់ តទៅទៀត។

### ២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយក្រុមហ៊ុន មានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

### ២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានចំណាយ ផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុក នៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុដែលប្រតិបត្តិការនោះបានកើតឡើង។

ទ្រព្យសកម្មកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាម មូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះតាមអត្រាដូចខាងក្រោម៖

ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចំរើនវេលាជួលក្នុងកិច្ចសន្យា និងអាយុកាលសេដ្ឋកិច្ចរបស់វា	<b>ឆ្នាំ</b>
សង្ហារឹម និងបរិក្ខារការិយាល័យ		៣ - ៥
បរិក្ខារកុំព្យូទ័រ		៣
យានយន្ត		៣ - ៥

ការដករំលស់លើទ្រព្យសកម្មកំពុងដំណើរការ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរូចរាល់សម្រាប់ការប្រើប្រាស់។ អាយុកាល ប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែល អាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវ បានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

### ២.៩ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាប័ណ្ណ និងកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់ បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណ និងកម្មវិធីកុំព្យូទ័រ ដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ ក្នុងរយៈពេលចាប់ពី៥ឆ្នាំ ទៅ២០ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

ទ្រព្យសកម្មអរូបីកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ចំណាយនានាពាក់ព័ន្ធនឹងការថែទាំទ្រព្យសកម្មអរូបីត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

**២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបាន ត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះ តម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចម្បងបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញ បាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែល អាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការ លក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរ សាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុម ទ្រព្យសកម្មដទៃ (ក្រុម បង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃ ត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្តក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃ ទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាល មកពីការថយចុះតម្លៃ។

**២.១១ ភតិសន្យា**

**ក្រុមហ៊ុនជាភាគីអ្នកជួល**

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃ កិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់ មួយ ក្នុងរយៈពេលណាមួយ ជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ក្រុមហ៊ុនបានបែងចែកសាច់ប្រាក់ក្នុង កិច្ចសន្យាធាតុភតិសន្យា និងធាតុ មិនមែនភតិសន្យា អាស្រ័យទៅតាមច្បាប់ដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបាន បណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ)ដកនឹងការលើកទឹកចិត្តផ្សេងៗ សម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុង ការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តុកក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាព ងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុន ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវា គឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃ ប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុច ចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្តក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទ នីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកាត់ត្រាជាដំបូងតាមតម្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែល ទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាល ប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើក្រុមហ៊ុនមានបំណងដាក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមាន សិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមតម្លៃដើមដករំលស់ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃ បង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់ជាចំណាយតាម មូលដ្ឋានថេរនៅក្នុងចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លីរួមមាន ការជួលម៉ូតូ ការជួល រថយន្ត និងការជួលផ្ទះសម្រាប់បុគ្គលិក។ ភតិសន្យា ដែលមានតម្លៃទាប រួមមាន ខ្ទង់តូចៗនៃបរិក្ខារការិយាល័យ។

**២.១២ ពន្ធលើប្រាក់ចំណូល**

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀង បណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកាត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបាន អនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទ រាយការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀង បណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយ ទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់ កងបំណុលពន្ធក្នុងឆ្នាំ ជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គការ ជាប់ពន្ធតែមួយ។





**២.១៨ ចំណូលកម្រៃជើងសារ**

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន និងបុរេប្រទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

**២.១៩ ការបង្កតម្លៃលទ**

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កតម្លៃពាក់ព័ន្ធនឹង រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**៣. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ និងការវិនិច្ឆ័យ**

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗ ដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានធ្វើតេស្តភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។

ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

- i) សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះឥណទាននិងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មត និងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អនាគត
- អនុវត្តលើព្រឹត្តិការណ៍ដែលចាត់ទុកថាជាការបន្ថែមរបស់គណៈគ្រប់គ្រង ដែលត្រូវបានកំណត់ថាការដោះស្រាយមិនគ្រប់គ្រាន់នៅក្នុងការប៉ាន់ស្មានគំរូ
- អនុវត្តវិធីសាស្ត្រមិនមែនបច្ចេកទេសចំពោះ ECL ដោយពិចារណាបន្ថែមលក្ខណៈវិនិច្ឆ័យផ្នែកគុណភាពបន្ថែម សម្រាប់ SICR ចំពោះឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារផលប៉ះពាល់នៃ កូវីដ-១៩ ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងគំរូ ECL ដែលមានស្រាប់។

គណៈគ្រប់គ្រងបានពិចារណាលើនិន្នាការសេដ្ឋកិច្ចនាពេលថ្មីៗ បណ្តាលមកពីព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ ដែលអាចមានផលប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត។ ព្រឹត្តិការណ៍ និងបញ្ហាបន្ទាន់ដែលមិនបានរំពឹងទុកផ្សេងៗ អាចនឹងមានហានិភ័យប៉ះពាល់ដល់ចំណូលក្រោយកាត់ពន្ធនៃអតិថិជនរបស់ក្រុមហ៊ុន ក្នុងការទូទាត់សងឥណទាននិងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់ថា ហិរយាកាសសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ អាចនឹងបណ្តាលឱ្យមានការខាតលើការថយចុះតម្លៃឥណទានកាន់តែខ្ពស់។ ជាលទ្ធផល គណៈគ្រប់គ្រងបានកែតម្រូវភាគរយនៃការឆ្លងប្រូបាប នៅក្នុងការឆ្លងប្រូបាបនាពេលអនាគតចំពោះប្រូបាប នៃការការមិនសងប្រាក់ (PD) ដោយបានកំណត់យកការឆ្លងធ្ងន់ជាងមុន ចំពោះសេណារីយ៉ូដែលអាចក្រត់បំផុត និងទម្ងន់ស្រាលជាងមុន ចំពោះសេណារីយ៉ូដែលល្អបំផុត ដោយរក្សាភាគរយមូលដ្ឋាននៅដដែល (កំណត់សម្គាល់ ៣៦.១ (គ)(iv))។

ជាងនេះទៅទៀត ដោយបានពិចារណាទៅលើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលជាការឆ្លើយតបចំពោះការប្រែប្រួលបណ្តោះអាសន្ននៃផលបត្ររបស់ខ្លួន គណៈគ្រប់គ្រងក៏បាន អនុវត្តលើព្រឹត្តិការណ៍ដែលចាត់ទុកថាជាការបន្ថែម ដើម្បីទទួលស្គាល់ខាតពីការថយចុះតម្លៃឥណទានបន្ថែម នៅពេលដែលគំរូមានស្រាប់ អាចមិនបានទទួលស្គាល់ខាតពីការថយចុះតម្លៃឥណទាននេះ នៅក្នុងរយៈពេលខ្លី។ គណៈគ្រប់គ្រងបន្តសង្កេតការប្រែប្រួលបណ្តោះអាសន្ននេះ និងចាត់វិធានការផ្សេងៗទៅតាមភាពចាំបាច់។

- ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមាន អត្រាបម្រែបម្រួលបុគ្គលិក និងអត្រា អប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

- iii) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

- iv) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណៈគ្រប់គ្រងបានធ្វើការពិចារណាថា ប្រាក់រៀលជាប្រាក់ដែលបង្ហាញពីឥទ្ធិពលផ្នែកសេដ្ឋកិច្ចចំពោះប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌជាមូលដ្ឋាន។ កត្តាសំខាន់ៗជាងគេដែលប្រាក់រៀលត្រូវបានចាត់ទុកជាប្រាក់រូបិយប័ណ្ណគោលរួមមាន វាជាប្រភេទរូបិយប័ណ្ណដែលត្រូវបានធនាគារកណ្តាលកំណត់ថា ជាប្រាក់ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន ចំណាយបុគ្គលិក ប្រភពនៃការដាក់បញ្ចូលមូលធនដែលក្រុមហ៊ុនទទួលបានពីការដាក់ភាគហ៊ុន និងការបែងចែកភាគលាភជូនភាគទុនិករបស់ក្រុមហ៊ុន។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

**៤. សាច់ប្រាក់ក្នុងដៃ**

	២០២២ ពាក់រៀល	២០២១ ពាក់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី៖				
ប្រាក់រៀល	២០.៨៧៤.១៤៤	១៨.២០៩.១៦២	៥.០៧០.២៣២	៤.៤៦៩.៦០៣
ប្រាក់ដុល្លារអាមេរិក	៧៨.៣៨៣.៥៧១	៧២.៥៥៨.៩០១	១៩.០៣៩.០០២	១៧.៨១០.២៣៦
ប្រាក់បាត	៧.៥៥២.១៣៥	៤.៣១៥.០៦៦	១.៨៣៤.៣៧៨	១.០៥៩.១៧២
	<b>១០៦.៨០៩.៨៥០</b>	<b>៩៥.០៨៣.១២៩</b>	<b>២៥.៩៤៣.៦១២</b>	<b>២៣.៣៣៩.០១១</b>

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

ក. វិភាគតាមប្រភេទគណនី

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
គណនីទូទាត់	១៨.៨៨៩.៤៦៤	១៨.៦៥១.៧៧៩	៤.៥៨៨.១៦២	៤.៥៧៨.២៤៧
គណនីចរន្ត	១៧១.៤៥៦.៩៦៩	១០៥.២៤២.៤៩២	៤១.៦៤៦.០៩៤	២៥.៨៣២.៧១៨
មូលបត្រអាចជួញដូរបាន	៤.៥០៦.៩៦០	២.៣៣៩.២៥៩	១.០៩៤.៧២០	៥៧៤.១៩២
	<b>១៩៤.៨៥៣.៣៩៣</b>	<b>១២៦.២៣៣.៥៣០</b>	<b>៤៧.៣២៧.៩៧៦</b>	<b>៣០.៩៨៥.១៥៧</b>

ក្រុមហ៊ុនបានកម្ចីចមូលបត្រអាចជួញដូរបាន ចំនួន ១.៦២៣.៤០០ ពាន់រៀល ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារប័ន (៣១ ធ្នូ ២០២១ ៖ ១.៣០៧.៤០០ ពាន់រៀល) និងចំនួន ១.២២៣.៤០០ ពាន់រៀល ទៀត ជាទ្រព្យបញ្ចាំសម្រាប់សេវាផ្ទេរមូលនិធិភ្លាមៗ (RFT) (៣១ ធ្នូ ២០២១ ៖ ១.០១៤.៨០០ ពាន់រៀល)។

ខ. វិភាគតាមកាលកំណត់

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	១៩៤.៨៥៣.៣៩៣	១២៦.២៣៣.៥៣០	៤៧.៣២៧.៩៧៦	៣០.៩៨៥.១៥៧
រយៈពេលវែង	-	-	-	-
	<b>១៩៤.៨៥៣.៣៩៣</b>	<b>១២៦.២៣៣.៥៣០</b>	<b>៤៧.៣២៧.៩៧៦</b>	<b>៣០.៩៨៥.១៥៧</b>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២២	២០២១
គណនីទូទាត់	0%	0%
គណនីចរន្ត	0%	0%
មូលបត្រអាចជួញដូរបាន	១,០៥% - ៣,៦៩%	០,១២% - ១,៩៥%

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ

ក. វិភាគតាមប្រភេទគណនី

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងស្រុក៖				
គណនីសន្សំ	១៤៦.៩០៨.៤៦១	៨១.៦៣០.៥២០	៣៥.៦៨៣.៣៧៦	២០.០៣៦.៩៤៦
គណនីចរន្ត	១៧៥.១៤៤.៤៣៧	១៨៩.៧៥១.៩៧៧	៤២.៥៤១.៧៦៣	៤៦.៥៧៦.៣៣២
ប្រាក់បញ្ញើមានកាលកំណត់	៥២.៩៧៤.៥៤២	-	១២.៨៦៧.២៦៨	-
	<b>៣៧៥.០២៧.៤៤០</b>	<b>២៧១.៣៨២.៤៩៧</b>	<b>៩១.០៩២.៤០៧</b>	<b>៦៦.៦១៣.២៧៨</b>
ដក៖ សំវិធានធនសម្រាប់ការខាត				
ឥណទានរំពឹងទុក	(៣.០៣៨.៤៩១)	(២.៥០៧.៩៨៧)	(៧៣៨.០៣៥)	(៦១៥.៦០៧)
	<b>៣៧១.៩៨៨.៩៤៩</b>	<b>២៦៨.៨៧៤.៥១០</b>	<b>៩០.៣៥៤.៣៧២</b>	<b>៦៥.៩៩៧.៦៧១</b>

ខ. វិភាគតាមកាលកំណត់

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	៣៧៥.០២៧.៤៤០	២៧១.៣៨២.៤៩៧	៩១.០៩២.៤០៧	៦៦.៦១៣.២៧៨
រយៈពេលវែង	-	-	-	-
	<b>៣៧៥.០២៧.៤៤០</b>	<b>២៧១.៣៨២.៤៩៧</b>	<b>៩១.០៩២.៤០៧</b>	<b>៦៦.៦១៣.២៧៨</b>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ មានដូចខាងក្រោម៖

	២០២២	២០២១
គណនីសន្សំ	0% - ២,៥០%	0% - ១,២៥%
គណនីចរន្ត	0% - ១,៣៩%	0% - ១,៣០%
ប្រាក់បញ្ញើមានកាលកំណត់	៣%	0%

**៧. ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលវែង				
មូលបត្រដែលមិនបានចុះបញ្ជី				
ការវិនិយោគក្នុងការិយាល័យឥណទាននៃកម្ពុជា	៦១.៧៥៥	៦១.១១០	១៥.០០០	១៥.០០០

ក្រុមហ៊ុនមានការវិនិយោគនៅក្នុងការិយាល័យឥណទានកម្ពុជា (CBC) ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាត់បន្ថយសម្រាប់ការដួញដូរទេ ហើយក្រុមហ៊ុនបានជ្រើសរើសយកការទទួលស្គាល់លើកដំបូងជាការទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ នេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគ ហើយក្រុមហ៊ុនយល់ឃើញថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តម្លៃសមស្របនៃការវិនិយោគនេះ មានចំនួន ៦១.៧៥៥ ពាន់រៀល។

ភាគលាភដែលបានទទួលក្នុងអំឡុងឆ្នាំ មានចំនួន ៤៧.៥២០ ពាន់រៀល (២០២១ ៖ ៤៧.៥២០ ពាន់រៀល)។

មិនមានការទទួលស្គាល់ចំណេញ/ខាត នៅក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របរបស់វា មានចំនួនប្រហាក់ប្រហែលនឹងតម្លៃយោង។

**៨. ឥណទាន និងបុរេប្រទានវាស់វែងតាមតម្លៃដើមដករំលស់**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
វាស់វែងតាមតម្លៃដើមដករំលស់				
ឥណទានក្រុម	៧១៨.៥៤០.៩១២	៦២៦.៧២៣.៧២៤	១៧៤.៥៣០.២១៩	១៥៣.៨៣៤.៩៨៤
ឥណទានបុគ្គល	៤.៤១១.៥៤២.៣៤១	៣.៥៧២.៥៦៥.១៩៦	១.០៧១.៥៤២.៩៥៤	៨៧៦.៩១៨.៣១០
ឥណទានបុគ្គលិក	២៨.៦០៩.៣៧១	២២.៥១៩.៣៦៥	៦.៩៤៩.០៨២	៥.៥២៧.៥៨១
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥២.០៥២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក	(១៥១.៩៦៨.១៥១)	(៨៦.៨៩៤.៩៩៣)	(៣៦.៩១២.៣៥១)	(២១.៣២៩.១៥៩)
<b>ឥណទានសុទ្ធសរុប</b>	<b>៥.០០៦.៧២៤.៤៧៣</b>	<b>៤.១៣៤.៩១៣.២៩២</b>	<b>១.២១៥.១៣៩.៩០៤</b>	<b>១.០១៤.៩៥១.៧១៦</b>

**ក. សំវិធានធនការខាតឥណទានរំពឹងទុក**

សំវិធានធនការខាតឥណទានរំពឹងទុក តាមដំណាក់កាល មានដូចខាងក្រោម៖

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ECL ១ខែ (ដំណាក់កាលទី១)	៥៧.៩៤៤.០៦១	២៥.១៦៣.២១៥	១៤.០៧៤.៣៤០	៦.១៧៦.៥៣៨
ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន (ដំណាក់កាលទី ២)	១០.២១៣.៤០៩	៣.៧១៥.០៣០	២.៤៨០.៧៨៩	៩១១.៨៨៨
ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន (ដំណាក់កាលទី ៣)	៨៣.៨១០.៦៨១	៥៨.០១៦.៧៤៨	២០.៣៥៧.២២២	១៤.២៤០.៧៣៣
	<b>១៥១.៩៦៨.១៥១</b>	<b>៨៦.៨៩៤.៩៩៣</b>	<b>៣៦.៩១២.៣៥១</b>	<b>២១.៣២៩.១៥៩</b>

**ខ. វិភាគតាមបេក្ខអាជីវកម្ម**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
គេហដ្ឋាន/គ្រួសារ	១.៤៤១.១០២.៦២៣	១.៣៤៣.៥៦៣.៨៨០	៣៥០.០៣៧.០៧១	៣២៩.៧៨៩.៨៥៨
កសិកម្ម	១.៣៤៣.៩៧០.៩០២	១.០៤៨.៣៦៤.៦២៧	៣២៦.៤៤៤.២៣២	២៥៧.៣៣០.៥៤២
ជំនួញ និងពាណិជ្ជកម្ម	១.២០៦.៦៩៦.១៣៥	៨៧៥.៥៧៩.៤២៩	២៩៣.១០០.៨៣៤	២១៤.៩១៨.៨៥៨
សេវាកម្ម	៧៨៨.៩៩១.៨១៥	៦៦៩.៧១៤.៩៦៩	១៩១.៦៤២.៤១៣	១៦៤.៣៨៧.៥៧២
សំណង់	២០១.៧៩៤.៩៤៤	១៧៣.៣៩៨.៣១២	៤៩.០១៥.០៤៦	៤២.៥៦២.១៧៨
ផលិតកម្ម	៩៧.៧៨២.៦១៩	៧៥.០៩៣.៦០២	២៣.៧៥០.៩៤០	១៨.៤៣២.៤០១
ដឹកជញ្ជូន	៦៥.៥១៧.៩៦៣	៣៥.៥១២.៣៤៩	១៥.៩១៤.០០៦	៨.៧១៦.៨២៦
ផ្សេងៗ	១២.៨៣៥.៦២៣	៥៨១.១១៧	៣.១១៧.៧១៣	១៤២.៦៤០
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥២.០៥២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>

គ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤.៩៤៨.៩៣៩.៨៨៦	៣.៩៣២.៩៤៣.៧០២	១.២០២.០៧៤.២៩៩	៩៦៥.៣៧៦.៤៦១
ហានិភ័យនៃការមិនសងប្រាក់	៤.៩៤៨.៩៣៩.៨៨៦	៣.៩៣២.៩៤៣.៧០២	១.២០២.០៧៤.២៩៩	៩៦៥.៣៧៦.៤៦១
សំវិធានធនការខាតឥណទានរំពឹងទុក	(៥៧.៩៤៤.០៦១)	(២៥.១៦៣.២១៥)	(១៤.០៧៤.៣៤០)	(៦.១៧៦.៥៣៨)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៧៣.៨៤០.៦៩៨	១៨១.១៧៣.៥៩៧	១៧.៩៣៥.៥៥៩	៤៤.៤៧០.៦៩១
ហានិភ័យនៃការមិនសងប្រាក់	៧៣.៨៤០.៦៩៨	១៨១.១៧៣.៥៩៧	១៧.៩៣៥.៥៥៩	៤៤.៤៧០.៦៩១
សំវិធានធនការខាតឥណទានរំពឹងទុក	(១០.២១៣.៤០៩)	(៣.៧១៥.០៣០)	(២.៤៨០.៧៨៩)	(៩១១.៨៨៨)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១៣៥.៩១២.០៤០	១០៧.៦៩០.៩៨៦	៣៣.០១២.៣៩៧	២៦.៤៣៣.៧២៣
ហានិភ័យនៃការមិនសងប្រាក់	១៣៥.៩១២.០៤០	១០៧.៦៩០.៩៨៦	៣៣.០១២.៣៩៧	២៦.៤៣៣.៧២៣
សំវិធានធនការខាតឥណទានរំពឹងទុក	(៨៣.៨១០.៦៨១)	(៥៨.០១៦.៧៤៨)	(២០.៣៥៧.២២២)	(១៤.២៤០.៧៣៣)
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥៣.០២២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>
<b>ហានិភ័យនៃការមិនសងប្រាក់</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥៣.០២២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>
<b>សំវិធានធនការខាតឥណទានរំពឹងទុក</b>	<b>(១៥១.៩៦៨.១៥១)</b>	<b>(៨៦.៨៩៤.៩៩៣)</b>	<b>(៣៦.៩១២.៣៥១)</b>	<b>(២១.៣៦៩.១៥៩)</b>

ឃ. វិភាគតាមកាលកំណត់ឥណទាន

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
មិនលើស១ឆ្នាំ	២១០.០៩៩.២៥៣	២៤០.៤១០.៣៣៧	៥១.០៣២.១២៤	៥៩.០១០.៨៨៣
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	១.៥០១.៦៤៥.២៥១	១.៣៧៧.៤៦៧.៣០២	៣៦៤.៧៤២.៥៩២	៣៣៨.១១១.៧៥៨
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១.៥៧១.៨៥៨.៦៧៨	១.៣៣០.៥៣៤.៧៧៤	៣៨១.៧៩៧.១០៤	៣២៦.៥៩១.៧៤៦
លើស៥ឆ្នាំ	១.៨៧៥.០៨៩.៤៤២	១.២៧៣.៣៩៥.៨៧២	៤៥៥.៤៥០.៤៣៥	៣១២.៥៦៦.៤៨៨
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥៣.០២២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>

ង. វិភាគតាមទំនាក់ទំនង

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ភាគីពាក់ព័ន្ធ (រួមបញ្ចូលទាំងឥណទានបុគ្គលិក)	២៨.៦០៩.៣៧១	២២.៥១៩.៣៦៧	៦.៩៤៩.០៨២	៥.៥២៧.៥៨១
ភាគីមិនពាក់ព័ន្ធ	៥.១៣០.០៨៣.២៥៣	៤.១៩៩.២៨៨.៩១៨	១.២៤៦.០៧៣.១៧៣	១.០៣០.៧៥៣.២៩៤
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥៣.០២២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>

ច. វិភាគតាមនិវាសនដ្ឋាន

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
និវាសនដ្ឋាន	៥.១៥៨.៦៩២.៦២៤	៤.២២១.៨០៨.២៨៥	១.២៥៣.០២២.២៥៥	១.០៣៦.២៨០.៨៧៥
អនិវាសនដ្ឋាន	-	-	-	-
<b>ឥណទានដុលសរុប</b>	<b>៥.១៥៨.៦៩២.៦២៤</b>	<b>៤.២២១.៨០៨.២៨៥</b>	<b>១.២៥៣.០២២.២៥៥</b>	<b>១.០៣៦.២៨០.៨៧៥</b>

ឆ. វិភាគតាមអត្រាការប្រាក់

	២០២២	២០២១
ឥណទានរយៈពេលខ្លី	៨,៨៧% - ១៨,០០%	៧,៣០% - ១៨,០០%
ឥណទានរយៈពេលវែង	៨,៣០% - ១៨,០០%	៨,៩២% - ១៨,០០%

៩. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>រយៈពេលខ្លី</i>				
ទុនបម្រុងកាតព្វកិច្ច	២៦៨.៣៧៥.២៦០	១៩៧.២១៦.៤៩០	៦៥.១៨៧.០៩២	៤៨.៤០៨.៥៦៤
<i>រយៈពេលវែង</i>				
ប្រាក់តម្កល់ធានាលើដើមទុន	២២.៤៣៧.៧៤០	២២.៤៣៧.៧៤០	៥.៤៥០.០២២	៥.៥០៧.៥៤៥
	<b>២៩០.៨១៣.០០០</b>	<b>២១៩.៦៥៤.២៣០</b>	<b>៧០.៦៣៧.១១៤</b>	<b>៥៣.៩១៦.១០៩</b>

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន មិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៦៣ប្រ.ក. ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចេញដោយធនាគារកណ្តាល ស្តីពី ការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តម្រូវឱ្យក្រុមហ៊ុនតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ខ្លួន ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហើយនឹងត្រូវបង្វិលឱ្យក្រុមហ៊ុនវិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំ៖

	២០២២	២០២១
ប្រាក់តម្កល់ធានាលើដើមទុន	៣%	៣%
ទុនបម្រុងកាតព្វកិច្ច	សូន្យ	សូន្យ

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	សង្ហារឹម និងបរិក្ខារ ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ការកែលម្អ ទ្រព្យជួល ពាន់រៀល	សរុប ពាន់រៀល
<b>សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.០៥៤.៧៨៥	១.៤៤៨.៥៧៨	៤.៣២២.១១២	៧១៤.៦៨៣	៧.៥៤០.១៥៨
បន្ថែម	១៧១.៨៥៨	៨១៧.២១៦	១.៥៤៧.៣៣៥	៣២៧.២១៥	២.៨៦៣.៦២៤
លក់ចេញ	-	-	(២.៣៦២)	-	(២.៣៦២)
រំលស់	(៥៣៣.៧៤៧)	(៥០០.០៥៩)	(២.៧២៨.៩២០)	(២២៩.៩៣៣)	(៣.៩៩២.៦៥៩)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>៦៩២.៨៩៦</b>	<b>១.៧៦៥.៧៣៥</b>	<b>៣.១៣៨.១៦៥</b>	<b>៨១១.៩៦៥</b>	<b>៦.៤០៨.៧៦១</b>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ថ្លៃដើម	៤.២៩៣.៦៦៧	១៤.១៥០.៣៤៣	១៤.៥៦១.០៦៧	១.៩៧១.០៦១	៣៤.៩៧៦.១៣៨
រំលស់បង្ក	(៣.៦០០.៧៧១)	(១២.៣៨៤.៦០៨)	(១១.៤២២.៩០២)	(១.១៥៩.០៩៦)	(២៨.៥៦៧.៣៧៧)
តម្លៃចុះបញ្ជីសុទ្ធ	<b>៦៩២.៨៩៦</b>	<b>១.៧៦៥.៧៣៥</b>	<b>៣.១៣៨.១៦៥</b>	<b>៨១១.៩៦៥</b>	<b>៦.៤០៨.៧៦១</b>
គិតជាដុល្លារអាមេរិក	<b>១៧០.០៧៨</b>	<b>៤៣៣.៤១៦</b>	<b>៧៧០.២៩១</b>	<b>១៩៩.៣០៣</b>	<b>១.៥៧៣.០៨៨</b>

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៦៩២.៨៩៦	១.៧៦៥.៧៣៥	៣.១៣៨.១៦៥	៨១១.៩៦៥	៦.៤០៨.៧៦១
បន្ថែម	៤៧៨.៩៣៥	៨៨៣.៧៦៤	២.២៣៨.៥៥៣	៣៩៥.២៤៩	៣.៩៩៦.៥០១
លក់ចេញ	(៩០១)	(៧៥.១៤៥)	(៣.១៨៨)	-	(៧៥.២៣៤)
រំលស់	(៤៥២.០៦១)	(៥៩០.៥៦៩)	(២.១៧៦.៣៦៤)	(២៦១.៩១០)	(៣.៤៨០.៩០៤)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>៧១៨.៨៦៩</b>	<b>១.៩៨៣.៧៨៥</b>	<b>៣.១៩៧.១៦៦</b>	<b>៩៤៥.៣០៤</b>	<b>៦.៨៤៥.១២៤</b>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ថ្លៃដើម	៤.៧០៥.៦២៧	១៣.៩០៥.០៧២	១៥.៩៤២.៦៥៦	២.៣៦៦.៣១០	៣៦.៩១៩.៦៦៥
រំលស់បង្ក	(៣.៩៨៦.៧៥៨)	(១១.៩២១.២៨៧)	(១២.៧៤៥.៤៩០)	(១.៤២១.០០៦)	(៣០.០៧៤.៥៤១)
តម្លៃចុះបញ្ជីសុទ្ធ	<b>៧១៨.៨៦៩</b>	<b>១.៩៨៣.៧៨៥</b>	<b>៣.១៩៧.១៦៦</b>	<b>៩៤៥.៣០៤</b>	<b>៦.៨៤៥.១២៤</b>
គិតជាដុល្លារអាមេរិក	<b>១៧៤.៦១០</b>	<b>៤៨១.៨៥២</b>	<b>៧៧៦.៥៧៧</b>	<b>២២៩.៦១០</b>	<b>១.៦៦២.៦៤៩</b>

១១. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនជាភាគីអ្នកជួល។

ក្រុមហ៊ុនជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល និងការិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១២ឆ្នាំ។ ភតិសន្យាទាំងនេះមានចរិយាផ្ទេរ ឬរៀបចំបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>				
អគារ	២៨.៣៦៤.០៣៩	២៧.៧៣០.៥២០	៦.៨៨៩.៤៩២	៦.៨០៦.៧០៦
	<b>២៨.៣៦៤.០៣៩</b>	<b>២៧.៧៣០.៥២០</b>	<b>៦.៨៨៩.៤៩២</b>	<b>៦.៨០៦.៧០៦</b>
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	៥.០០៦.៦៤៩	៦.៤៦៤.៧៦០	១.២១៦.០៩២	១.៥៨៦.៨៣៤
រយៈពេលវែង	២១.៣៣៥.០៧៨	១៨.៧៦៣.៦៦៨	៥.១៨២.១៩០	៤.៦០៥.៧១១
	<b>២៦.៣៤១.៧២៧</b>	<b>២៥.២២៨.៤២៨</b>	<b>៦.៣៩៨.២៨២</b>	<b>៦.១៩២.៥៤៥</b>

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ មានចំនួន ៦.៦៧១.៨០៣ ពាន់រៀល (២០២១ ៖ ១៣.០៥០.៦៣២ ពាន់រៀល)។

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ (កំណត់សម្គាល់ ២៩)	៦.៣៣៣.៤៥៦	៦.១៦៦.៥៦៤	១.៥៤៩.៦៥៩	១.៥១៥.៨៧១
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៥)	២.១៤០.៩០១	១.៨៦០.៤៤៣	៥២៣.៨៣១	៤៥៧.៣៣៦
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការ) (កំណត់សម្គាល់ ៣០)	៧.៩៥០.១៥៦	៦.០០៣.៩៥៣	១.៩៤៥.២៣០	១.៤៧៥.៨៩៨
<b>ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា</b>	<b>១៦.៤២៤.៥១៣</b>	<b>១៤.០៣០.៩៦០</b>	<b>៤.០១៨.៧២០</b>	<b>៣.៤៤៩.១០៥</b>

លំហូរសាច់ប្រាក់សរុបនៃភតិសន្យាក្នុងការិយបរិច្ឆេទ មានចំនួន ១៣.៧៨១.១១៣ ពាន់រៀល (២០២១ ៖ ៦.២៧៨.៩១១ ពាន់រៀល)។

១២. ទ្រព្យសកម្មអរូបី

រយៈពេលវែង	កម្មវិធី និងអាជ្ញាប័ណ្ណពាន់រៀល	ការងារកំពុងដំណើរការពាន់រៀល	សរុបពាន់រៀល
<b>សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩
បន្ថែម	៦.១៩៩.៧៩៤	៣១១.១៩៧	៦.៥១០.៩៩១
ផ្ទេរ	៧៨.៧០១	(៧៨.៧០១)	-
រំលស់	(២.០១៨.៦៥៩)	-	(២.០១៨.៦៥៩)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>៨.៩៧៤.២០៦</b>	<b>១.៦២៧.៨២៥</b>	<b>១០.៦០២.០៣១</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
ថ្លៃដើម	១២.៤៣៥.៤៨៤	១.៦២៧.៨២៥	១៤.០៦៣.៣០៩
រំលស់បង្ក	(៣.៤៦១.២៧៨)	-	(៣.៤៦១.២៧៨)
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>៨.៩៧៤.២០៦</b>	<b>១.៦២៧.៨២៥</b>	<b>១០.៦០២.០៣១</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>២.២០២.៨០០</b>	<b>៣៩៩.៥៦៤</b>	<b>២.៦០២.៣៦៤</b>
<b>សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៨.៩៧៤.២០៦	១.៦២៧.៨២៥	១០.៦០២.០៣១
បន្ថែម	៣៣៤.២៦២	១៦៩.០៦៧	៥០៣.៣២៩
ផ្ទេរ	១.៣៦២.២៦៩	(១.៣៦២.២៦៩)	-
ជម្រះចេញពីបញ្ជី	-	(១១៨.១៩៨)	(១១៨.១៩៨)
រំលស់	(២.៦៩៦.៨២៧)	-	(២.៦៩៦.៨២៧)
<b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>	<b>៧.៩៧៣.៩១០</b>	<b>៣១៦.៤២៥</b>	<b>៨.២៩០.៣៣៥</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>			
ថ្លៃដើម	១៤.១៣២.០១៥	៣១៦.៤២៥	១៤.៤៤៨.៤៤០
រំលស់បង្ក	(៦.១៥៨.១០៥)	-	(៦.១៥៨.១០៥)
<b>តម្លៃចុះបញ្ជីសុទ្ធ</b>	<b>៧.៩៧៣.៩១០</b>	<b>៣១៦.៤២៥</b>	<b>៨.២៩០.៣៣៥</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>១.៩៣៦.៨២៥</b>	<b>៧៦.៨៥៨</b>	<b>២.០១៣.៦៨៣</b>



**១៥. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	៦.៣៧២.៨៨៨	៥.៦៥៣.៨៩៣	១.៥៤៧.៩៤៥	១.៣៨៧.៧៩៩
ប្រាក់បញ្ញើមានកាលកំណត់	១១៣.២៥៥.១២៤	១៨៦.៥០៧.៤៤៦	២៧.៥០៩.១៣៩	៤៥.៧៧៩.៩៣៣
	១១៩.៦២៨.០១២	១៩២.១៦១.៣៣៩	២៩.០៥៧.០៨៤	៤៧.១៦៧.៧៣២
បង្កការប្រាក់ត្រូវបង់	២.៣៣២.៦៤០	៣.៤០៨.៨៨៧	៥៦៦.៥៨៧	៨៣៦.៧៤២
	១២១.៩៦០.៦៥២	១៩៥.៥៧០.២២៦	២៩.៦២៣.៦៧១	៤៨.០០៤.៤៧៤

**ក. វិភាគតាមកាលកំណត់**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	១២១.៩៦០.៦៥២	១៩៥.១២០.៥៥១	២៩.៦២៣.៦៧១	៤៧.៨៩៤.០៩៧
រយៈពេលវែង	-	៤៤៩.៦៧៥	-	១១០.៣៧៧
	១២១.៩៦០.៦៥២	១៩៥.៥៧០.២២៦	២៩.៦២៣.៦៧១	៤៨.០០៤.៤៧៤

**ខ. វិភាគតាមអត្រាការប្រាក់**

	២០២២	២០២១
ប្រាក់បញ្ញើសន្សំ	១,០០% - ៣,០០%	១,០០%
ប្រាក់បញ្ញើមានកាលកំណត់	៤,០០% - ៦,២៥%	២,៥០% - ៦,៥០%

**១៦. ប្រាក់បញ្ញើរបស់អតិថិជន**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	១៨៥.២៧៩.១៩៥	១៨៨.៧១៧.៥៤១	៤៥.០០៣.៤៤៨	៤៦.៣២២.៤២០
ប្រាក់បញ្ញើមានកាលកំណត់	២.៧៦៩.២៨៦.៨៨៤	១.៩៣២.៣៣៦.៨៤៧	៦៧២.៦៤៦.៨០២	៤៧៤.៣០៩.៤៨៦
	២.៩៥៤.៥៦៦.០៧៩	២.១២១.០៥៤.៣៨៨	៧១៧.៦៥០.២៥០	៥២០.៦៣១.៩០៦
បង្កការប្រាក់ត្រូវបង់	៨១.៩៣០.៦៧៦	៥៤.១៨៧.២១៧	១៩.៩០០.៥៧៧	១៣.៣០០.៧៤១
	៣.០៣៦.៤៩៦.៧៥៥	២.១៧៥.២៤១.៦០៥	៧៣៧.៥៥០.៨២៧	៥៣៣.៩៣២.៦៤៧

**ក. វិភាគតាមកាលកំណត់**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	២.៨៤៥.៩៨៧.០៩៩	១.៨៨០.៥៨៣.០១៤	៦៩១.២៧៦.៩២៥	៤៦១.៦០៦.០៤២
រយៈពេលវែង	១៩០.៥០៩.៦៥៦	២៩៤.៦៥៨.៥៩១	៤៦.២៧៣.៩០២	៧២.៣២៦.៦០៥
	៣.០៣៦.៤៩៦.៧៥៥	២.១៧៥.២៤១.៦០៥	៧៣៧.៥៥០.៨២៧	៥៣៣.៩៣២.៦៤៧

**ខ. វិភាគតាមអត្រាការប្រាក់**

	២០២២	២០២១
ប្រាក់បញ្ញើសន្សំ	១,០០% - ៥,២៥%	៣,០០% - ៥,០០%
ប្រាក់បញ្ញើមានកាលកំណត់	២,៩០% - ១០,០%	៣,៥០% - ១០,០%

**១៧. ប្រាក់កម្ចី**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់កម្ចីរយៈពេលខ្លី	៤៥៧.៤៣៨.៤៤៨	៤១១.២៧២.៣១៣	១១១.១០៩.៦៥៥	១០០.៩៥០.៤៩៤
ប្រាក់កម្ចីរយៈពេលវែង	៨១២.២១២.០៩៥	៧៤០.៨៤០.៥០៧	១៩៧.២៨២.៥១០	១៨១.៨៤៥.៩៧៦
	១.២៦៩.៦៥០.៥៤៣	១.១៥២.១១២.៨២០	៣០៨.៣៩២.១៦៥	២៨២.៧៩៦.៤៧០

ក្នុងអំឡុងឆ្នាំក្រុមហ៊ុនបានទទួលប្រាក់កម្ចីបន្ថែមចំនួន ៥៦៥.២៧៣.៣១៨ ពាន់រៀល (១៣៨.៣១០.០៨៥ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី ៤,៧៥% ទៅ ៨,៣០% (២០២១ ៖ ៤,០០% ទៅ ៨,៤៩%)។

ប្រាក់កម្ចីទាំងអស់មិនមានការធានាទេ។

**១៨. មូលបត្របំណុល**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	-	៨១.៧៤១.១៧៥	-	២០.០៦៤.១០៨
រយៈពេលវែង	-	-	-	-
	-	៨១.៧៤១.១៧៥	-	២០.០៦៤.១០៨

ក្រុមហ៊ុនបានចេញផ្សាយសញ្ញាបណ្ណសាជីវកម្ម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០.០០០.០០០ ពាន់រៀល និងមានរយៈពេលកំណត់បីឆ្នាំ។ សញ្ញាបណ្ណទាំងនេះត្រូវបានបែងចែកជាពីរប្រភេទ គឺជាសញ្ញាបណ្ណដែលគ្មានការការពារហានិភ័យការប្តូររូបិយប័ណ្ណដែលមានអត្រាប៉ុន្មាន៩%ក្នុងមួយឆ្នាំ និងសញ្ញាបណ្ណដែលមានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាប៉ុន្មាន៨%ក្នុងមួយឆ្នាំ។

នៅថ្ងៃផុតកំណត់នៃកាលបរិច្ឆេទថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានទូទាត់សញ្ញាបណ្ណសាជីវកម្ម ទាំងអស់រួមទាំងប្រាក់ដើម និងការប្រាក់។



**១៩. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា	៥៤.៧៦៤.៧១០	៤៧.៨៩៩.៦៨៤	១៣.៤៤២.៤៩១	១១.៨៤១.៧០២
ចំណាយពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់ ៣១(ក))	៧៣.៧៩៦.៧០៧	៥៤.៩៨៧.២៥៣	១៨.០៥៦.៤៤៩	១៣.៥១៧.០២៥
ពន្ធលើប្រាក់ចំណូលបានបង់	(៦៣.៨៨៣.៣៧៤)	(៤៨.១២២.២២៧)	(១៥.៦៣០.៨៧៣)	(១១.៨២៩.៤៥៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៥៨.០៧៥)	(៨៦.៧៨០)
<b>នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>៦៤.៦៧៧.០៣៩</b>	<b>៥៤.៧៦៤.៧១០</b>	<b>១៥.៧០៩.៩៩២</b>	<b>១៣.៤៤២.៤៩១</b>

**២០. អត្ថប្រយោជន៍បុគ្គលិក**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
សវិធានធនការទូទាត់ប្រាក់បំណាច់អតីតភាពការងារ				
រយៈពេលខ្លី	៣០៧.៣៧៦	៣៥៧.០៨៥	៧៤.៦៦០	៨៧.៦៥០
រយៈពេលវែង	២.០០២.៩៤៩	២.០៩១.៩២២	៤៨៦.៥០៧	៥១៣.៤៨១
	២.៣១០.៣២៥	២.៤៤៩.០០៧	៥៦១.១៦៧	៦០១.១៣១

**២១. បំណុលផ្សេងៗ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបុគ្គលិក	៣៣.៩២៩.៩០៩	៣២.៦០៨.៥២៥	៨.២៤១.៤១៦	៨.០០៤.០៥៦
បង្កើនចំណាយ	៣.៥២២.៧០៧	២.៣០២.៧១៩	៨៥៥.៦៤៩	៥៦៥.២២៣
ពន្ធត្រូវបង់	២.៣៣៧.៥៩៣	២.៣២៧.៧០៧	៥៦៧.៧៩០	៥៧១.៣៥៧
ផ្សេងៗ	៤.៨២៩.៩១០	២.៩៣២.១២១	១.១៧៣.១៦៥	៧១៩.៧១៦
	<b>៤៤.៦២០.១១៩</b>	<b>៤០.១៧១.០៧២</b>	<b>១០.៨៣៨.០២០</b>	<b>៩.៨៦០.៣៥២</b>

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	៤៤.៦២០.១១៩	៤០.១៧១.០៧២	១០.៨៣៨.០២០	៩.៨៦០.៣៥២
រយៈពេលវែង	-	-	-	-
	៤៤.៦២០.១១៩	៤០.១៧១.០៧២	១០.៨៣៨.០២០	៩.៨៦០.៣៥២

**២២. អនុបំណុល**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេលខ្លី	៥៨.៦០០.៥៣២	៣០.០៣២.០៣៨	១៤.២៣៣.៧៩៥	៧.៣៧១.៦៣៤
រយៈពេលវែង	២៥៥.៥៧៨.៧៣៦	២២២.៥៦៨.០០៥	៦២.០៧៨.៨៧៦	៥៤.៦៣១.៣២២
	៣១៤.១៧៩.២៦៨	២៥២.៦០០.០៤៣	៧៦.៣១២.៦៧១	៦២.០០២.៩៥៦

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានទទួលអនុបំណុលបន្ថែមចំនួន ៨៣.៦៤៧.៧៥០ ពាន់រៀល (២០.៤៦៦.៧៨៥ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុបំណុលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៧,៥០% ទៅ ១០,៤៧% (២០២១ ៖ ៩,០១% ទៅ ១០,៤៧%)។

**២៣. ដើមទុន**

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមានដើមទុនសរុបដែលបានអនុម័តចំនួន ២.២៤៣.៧៧៤ ភាគហ៊ុន (២០២១ ៖ ២.២៤៣.៧៧៤ ពាន់រៀល) ដែលមានតម្លៃចារឹក ១០០ ពាន់រៀល ក្នុងមួយភាគហ៊ុន (២០២១ ៖ ១០០ ពាន់រៀល)។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងបានបង់ប្រាក់រួចរាល់។

ភាគទុនិក	២០២២			២០២១		
	ចំនួនភាគហ៊ុន	%	ពាន់រៀល	ចំនួនភាគហ៊ុន	%	ពាន់រៀល
LOLC Asia Private Limited	២.១៧៥.៧៩២	៩៧%	២១៧.៥៧៩.២០០	២.១៧៥.៧៩២	៩៧%	២១៧.៥៧៩.២០០
TPC-ESOP Co., Ltd	៦៧.៩៨២	៣%	៦.៧៩៨.២០០	៦៧.៩៨២	៣%	៦.៧៩៨.២០០
	២.២៤៣.៧៧៤	១០០%	២២៤.៣៧៧.៤០០	២.២៤៣.៧៧៤	១០០%	២២៤.៣៧៧.៤០០
គិតជាដុល្លារអាមេរិក			៥៥.៤៦០.៨៥០			៥៥.៤៦០.៨៥០

**២៤. ទុនបម្រុងតាមច្បាប់**

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ សវិធានធនតាមច្បាប់បង្កមានចំនួនទាបជាងការថយចុះតម្លៃបង្ក ដែលផ្អែកទៅតាម CIFRS 9 ដូចនេះមិនមានទុនបម្រុងតាមច្បាប់ ត្រូវបានផ្ទេរចេញពីចំណេញរក្សាទុកទេ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល។

**២៥. ចំណាយការប្រាក់សុទ្ធ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់</i>				
ឥណទាន និងបុរេប្រទាន	៨៦១.៨៦៦.៧៦៣	៧១១.២៨២.៧២៤	២១០.៨៨០.០៥០	១៧៤.៨៤៨.២៦១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២.០៦៩.៨៣៨	២.១៤២.៩៨៣	៥០៦.៤៤៤	៥២៦.៧៩០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៧១៦.៥២២	៦៩២.៧៣៧	១៧៥.៣១៧	១៧០.២៨៩
<b>ចំណូលការប្រាក់សរុប</b>	<b>៨៦៨.៦៥៣.១២៣</b>	<b>៧១៤.១១៨.៤៤៤</b>	<b>២១៦.៥៦១.៨១១</b>	<b>១៧៥.៥៤៥.៣៤០</b>
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(១៨៣.៣១៥.២៤៧)	(១៤៤.៣៥៣.៧៧០)	(៤៤.៨៥៣.២៥៣)	(៣៥.៤៨៥.១៩៤)
ប្រាក់កម្ចី	(៨៩.៨៤៥.៦៤៤)	(៧៦.៦៦៨.៩១១)	(២១.៩៨៣.២៧៥)	(១៨.៨៤៦.៨៣២)
អនុបំណុល	(២៨.៨៨៧.៤៥៤)	(២០.៧៦២.២៥៩)	(៧.០៦៨.១៣២)	(៥.១០៣.៨០០)
មូលបត្របំណុល	(២.១១៨.៦៣៤)	(៦.៧៣៦.១២៧)	(៥១៨.៣៨៤)	(១.៦៥៥.៨៨២)
បំណុលកតិសន្យា	(២.១៤០.៩០១)	(១.៨៦០.៤៤៣)	(៥២៣.៨៣១)	(៤៥៧.៣៣៦)
ចំណាយការប្រាក់សរុប	(៣០៦.៣០៧.៨៨០)	(២៥៦.៨៧១.៥១០)	(៧៤.៩៤៦.៨៧៥)	(៦១.៥៤៩.០៤៤)
<b>ចំណូលការប្រាក់សុទ្ធ</b>	<b>៥៦២.៣៤៥.២៤៣</b>	<b>៤៥៧.២៤៦.៩៣៤</b>	<b>១៤១.៦១៤.៩៣៦</b>	<b>១១៣.៩៩៦.២៩៦</b>

**២៦. ចំណូលកម្រៃដើងសាសុទ្ធ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>ចំណូលកម្រៃដើងសា</i>				
ចំណូលកម្រៃដើងសាលើឥណទាន	២.២៣២.២១៩	២.០០១.២៣០	៥៤៦.១៧៥	៤៩១.៩៤៤
ចំណូលពីការពិន័យ	២៤.៨៣១.២៣៤	២០.៨៣១.១៤១	៦.០៧៥.៦៦៣	៥.១២០.៧៣៣
កម្រៃផ្សេងៗ	៨.៦៥២	១៨.០៨៤	២.១១៧	៤.៤៤៦
	<b>២៧.០៧២.១០៥</b>	<b>២២.៨៥០.៤៥៥</b>	<b>៦.៦២៣.៩៥៥</b>	<b>៥.៦១៧.១២៣</b>
<i>ចំណាយកម្រៃដើងសា</i>				
ចំណាយកម្រៃដើងសា	(៨៩៨.៩៤៣)	(៥៦៤.៨៦០)	(២១៩.៩៥២)	(១៣៨.៨៥៤)
<b>ចំណូលកម្រៃដើងសាសុទ្ធ</b>	<b>២៦.១៧៣.១៦២</b>	<b>២២.២៨៥.៥៩៥</b>	<b>៦.៤០៤.០០៣</b>	<b>៥.៤៧៨.២៦៩</b>

**២៧. ខាតពីការថយចុះតម្លៃឥណទាន**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>ការខាតឥណទានរំពឹងទុក ៖</i>				
ឥណទាន និងបុរេប្រទាន	៦៨.៣១៤.០១៦	២០.២៦៤.៦៨២	១៦.៧១៤.៩៥៤	៤.៩៨១.៤៨៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៤៩៩.២៧១	៥៩៨.៣៨១	១២២.១៦១	១៤៧.០៩៥
	<b>៦៨.៨១៣.២៨៧</b>	<b>២០.៨៦៣.០៦៣</b>	<b>១៦.៨៣៧.១១៥</b>	<b>៥.១២៨.៥៨០</b>

**២៨. ចំណាយបុគ្គលិក**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	១៣២.៩៨៣.០៨៣	១២២.៩៩៤.២២៣	៣២.៥២៨.២៨១	៣០.២៣៤.៥៦៨
អត្ថប្រយោជន៍ផ្សេងៗ	១១.១៤៤.០៦២	៩.៧៧៧.៨៣៩	២.៧២៦.៧០៩	២.៤០៣.៥៩៩
	<b>១៤៤.១២៧.១៤៥</b>	<b>១៣២.៧៧២.០៦២</b>	<b>៣៥.២៥៤.៩៩០</b>	<b>៣២.៦៣៨.១៦៧</b>

**២៩. ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<i>រំលស់ទ្រព្យសកម្មរូបិយ និងបរិក្ខារ</i>				
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៣.៤៨០.៩០៤	៣.៩៩២.៦៥៩	៨៥១.៧០១	៩៨១.៤៨០
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៦.៣៣៣.៤៥៦	៦.១៦៦.៥៦៤	១.៥៤៩.៦៥៩	១.៥១៥.៨៧១
រំលស់ទ្រព្យសកម្មអរូបិយ	២.៦៩៦.៨២៧	២.០១៨.៦៥៩	៦៥៩.៨៥៥	៤៩៦.២២៩
	<b>១២.៥១១.១៨៧</b>	<b>១២.១៧៧.៨៨២</b>	<b>៣.០៦១.២១៥</b>	<b>២.៩៩៣.៥៨០</b>

**៣០. ចំណាយទូទៅ និងចំណាយរដ្ឋបាល**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
កម្រៃសេវាវិជ្ជាជីវៈ	១០.១៣៩.២២៩	៦.៤០៩.៣០០	២.៤៨០.៨៤៩	១.៥៧៥.៥៤១
ចំណាយថ្លៃជួលពាក់ព័ន្ធនឹងកតិកាសន្យារយៈពេលខ្លី និងកតិកាសន្យា ទ្រព្យសកម្មដែលមានតម្លៃទាប	៧.៩៥០.១៥៦	៦.០០៣.៩៥៣	១.៩៤៥.២៣០	១.៤៧៥.៨៩៨
ចំណាយធ្វើដំណើរ	៦.២៨៥.៥១៩	៤.៣៦៥.៣១០	១.៥៣៧.៩៣០	១.០៧៣.០៨៥
ធានារ៉ាប់រង	៥.៥៧៦.៦៦៣	៦.១០៧.៦៤៦	១.៣៦៤.៤៨៨	១.៥០១.៣៨៨
សម្ភារធុត់ផ្គង់ការិយាល័យ	៤.២៩០.៣៨៧	៣.៣៤១.០២៣	១.០៤៩.៧៦៤	៨២១.២៩៤
ការផ្សាយពាណិជ្ជកម្ម	២.៦៨៨.៦៣៧	១.៤៣៤.៧២៧	៦៥៧.៨៥១	៣៥២.៦៨៦
ទំនាក់ទំនង	២.៣៣៧.៧០៨	១.៨១២.១៨៧	៥៧១.៩៨៦	៤៤៥.៤៧៤
ទឹកភ្លើង	១.៨៥៧.៥២២	១.៦៣៥.៥៤៨	៤៥៤.៤៩៥	៤០២.០៥២
សន្តិសុខ	១.៣៥៧.១៤០	១.៣០៧.៣១១	៣៣២.០៦៣	៣២១.៣៦៥
ចំណាយរបស់ក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់ ៣៥(ឆ))	៧៣៥.៥១៥	៦៣៧.៩៤៥	១៧៩.៩៦៥	១៥៦.៨២០
ជួលជុល និងថែទាំ	៤៣៨.០៣១	២៣២.៥៥៣	១០៧.១៧៧	៥៧.១៦៦
ការបរិច្ចាគសប្បុរសធម៌	១១១.៩៤៧	៧៥.៨០៣	២៧.៣៩១	១៨.៦៣៤
ផ្សេងៗ	១១.១៤៩.៧៦៩	១០.៧១៣.៤៦៦	២.៧២៨.១០៦	២.៦៣៣.៥៩៤
	<b>៥៤.៩១៨.២២៣</b>	<b>៤៤.០៧៦.៧៧២</b>	<b>១៣.៤៣៧.២៩៥</b>	<b>១០.៩៣៤.៩៩៧</b>

**៣១. ចំណាយពន្ធលើប្រាក់ចំណូល**

**(ក) ចំណាយពន្ធលើប្រាក់ចំណូល**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៧៣.៧៩៦.៧០៧	៥៤.៩៨៧.២៥៣	១៨.០៥៦.៤៤៩	១៣.៥១៧.០២៤
ពន្ធពន្យារលើប្រាក់ចំណូល	(១២.៧១៨.៥៣១)	(៧៧៦.៣០៧)	(៣.១១១.៩៤៨)	(១៩០.៨៣២)
	<b>៦១.០៧៨.១៧៦</b>	<b>៥៤.២១០.៩៤៦</b>	<b>១៤.៩៤៤.៥០១</b>	<b>១៣.៣២៦.១៩២</b>

**(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ចំណេញមុនពន្ធលើប្រាក់ចំណូល	៣០០.៩៦៥.៧៨៥	២៧៦.៥៣៤.៩៧២	៧៣.៦៣៩.៧៨១	៦៧.៩៧៨.១១៦
ពន្ធតាមអត្រា ២០% (២០២១៖ ១៩,១៨%)	៦០.១៩៣.១៥៧	៥៣.០៥១.២០២	១៤.៧២៧.៩៥៦	១៣.០៤១.១០២
ផលប៉ះពាល់ពន្ធនៃខ្លួនដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងតាមច្បាប់ពន្ធ	៨៨៥.០១៩	១.១៥៩.៧៤៤	២១៦.៥៤៥	២៨៥.០៩០
ចំណាយពន្ធលើប្រាក់ចំណូល	<b>៦១.០៧៨.១៧៦</b>	<b>៥៤.២១០.៩៤៦</b>	<b>១៤.៩៤៤.៥០១</b>	<b>១៣.៣២៦.១៩២</b>

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណូលចំនួន ២០%។

អនុលោមតាមអនុក្រឹត្យលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ អង្គការយូធីស៊ីដែលបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ នៅក្នុងផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក) ត្រូវទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ (២០%) ក្នុងរយៈពេលបីឆ្នាំ។

ក្រុមហ៊ុនបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដោយជោគជ័យ នៅក្នុង ផ.ម.ក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលការអនុម័តយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% សម្រាប់ដំណាច់ឆ្នាំ២០១៩។ ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុនទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ដោយយោងទៅតាមលក្ខខណ្ឌដែលមានចែងក្នុងប្រកាសលេខ ១៨៣ សហវ.ប្រក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដូចខាងក្រោម៖

- ប្រសិនបើចេញផ្សាយមូលបត្រលើសពី ២០% នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០%
- ប្រសិនបើចេញផ្សាយមូលបត្រ ២០% ឬតិចជាង នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធ លើប្រាក់ចំណេញ តាមមូលដ្ឋានសមមាត្រ ប៉ុន្តែការលើកទឹកចិត្តពន្ធមិនត្រូវលើសចំនួន ៨.០០០ លានរៀល។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សញ្ញាបណ្ណសាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានទូទាត់រាល់ (២០២១៖ ១,៦៣% នៃទ្រព្យសកម្មសរុប)។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានគណនាការលើកទឹកចិត្តពន្ធ ដោយផ្អែកតាមមូលដ្ឋានសមមាត្រ ដែលជាលទ្ធផលគឺបាន ៤,០៨% នៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណេញ (២០%) និងអត្រាពន្ធលើប្រាក់ចំណូល ១៩,១៨%។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមិនមានសិទ្ធិទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណេញទេ ហើយពន្ធលើប្រាក់ចំណូលគឺត្រូវបានគណនាតាមអត្រា ២០%។

**(គ) បញ្ហាផ្សេងៗ**

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ក្រុមហ៊ុនកត់ត្រា សវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូងនោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

**៣២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	១០៦.៨០៩.៨៥០	៩៥.០៨៣.១២៩	២៥.៩៤៣.៦១២	២៣.៣៣៩.០១១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល				
គណនីចរន្ត	១៧១.៤៥៦.៩៦៩	១០៥.២៤២.៤៩២	៤១.៦៤៦.០៩៤	២៥.៨៣២.៧១៨
គណនីទូទាត់	១៨.៨៨៩.៤៦៤	១៨.៦៥១.៧៧៩	៤.៥៨៨.១៦២	៤.៥៧៨.២៤៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ				
គណនីចរន្ត	១៧៥.១៤៤.៤៣៧	១៨៩.៧៥១.៩៧៧	៤២.៥៤១.៧៦៣	៤៦.៥៧៦.៣៣២
គណនីសន្សំ	១៤៦.៩០៨.៤៦១	៨១.៦៣០.៥២០	៣៥.៦៨៣.៣៧៦	២០.០៣៦.៩៤៦
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់បីខែ ឬ តិចជាង	៥២.៩៧៤.៥៤២	-	១២.៨៦៧.២៦៨	-
	<b>៦៧២.១៨៧.៧២៣</b>	<b>៤៩០.៣៥៩.៨៩៧</b>	<b>១៦៣.២៧០.២៧៥</b>	<b>១២០.៣៦៣.២៩៤</b>

**៣៣. ព័ត៌មានអំពីលំហូរសាច់ប្រាក់**

**ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៣០០.៩៦៥.៧៨៥	២៧៦.៥៣៤.៩៧២	៧៣.៦៣៩.៧៨១	៦៧.៩៧៨.១១៦
និយ័តកម្ម៖				
រំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ (កំណត់សម្គាល់ ២៩)	១២.៥១១.១៨៧	១២.១៧៧.៨៨២	៣.០៦១.២១៥	២.៩៩៣.៥៨០
ខាតពីការថយចុះតម្លៃឥណទាន (កំណត់សម្គាល់ ២៧)	៦៨.៨១៣.២៨៧	២០.៨៦៣.០៦៣	១៦.៨៣៧.១១៥	៥.១២៨.៥៨០
ខាតសុទ្ធពីការឈប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម ថ្លៃដើមដករំលស់	៥.០៩១.៣១១	២.៧៨២.៦៧៦	១.២៤៥.៧៣៣	៦៨៤.០៤០
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៣៣២.០២៥)	(៣៨.២៣៣)	(៨១.២៣៩)	(៩.៣៩៨)
ជម្រះចេញពីបញ្ជីនៃទ្រព្យសកម្មអរូបិយ	១១៨.១៩៨	-	២៨.៩២០	-
ការវាស់វែងឡើងវិញនៃចំណេញអត្ថប្រយោជន៍បុគ្គលិក	២៦៥.១២២	(៤២២.១៨៣)	៦៤.៨៧០	(១០៣.៧៨១)
ខាត/(ចំណេញ)ពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	៧.៨៥៧.៣៣៦	(១០.៥៨៦.៥៩១)	១.៩២២.៥១៩	(២.៦០២.៤០៧)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៥)	(៥៥៨.៣៤៥.២៤៣)	(៤៦៣.៧៣៦.៩៣៤)	(១៣៦.៦១៤.៩៣៦)	(១១៣.៩៩៦.២៩៦)
បម្រែបម្រួលដើមទុនបង្វិល៖				
ទុនបម្រុងកាតព្វកិច្ច	(៧១.១៥៨.៧៧០)	(១.៨៣៤.៩២៥)	(១៧.៤១១.០០៣)	(៤៥១.០៦៣)
ឥណទាន និងបុរេប្រទាន	(៩៣៩.៥៩៣.៧៨០)	(៧៥៨.៩៣១.១៤១)	(២២៩.៨៩៨.១៦០)	(១៨៦.៥៦១.២៤៤)
ទ្រព្យសកម្មផ្សេងៗ	(២.៣៣៧.៦១៥)	(៥.៦៥០.១៩៤)	(៥៧១.៩៦៤)	(១.៣៨៨.៩៣៧)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៧២.៥៣៣.៣២៧)	៦០.៧២៦.៩៣៤	(១៧.៧៤៧.៣២៧)	១៤.៩២៧.៩៥៨
ប្រាក់បញ្ញើរបស់អតិថិជន	៨៣៣.៥១១.៦៩១	១៣៣.២៩៧.៥៦៦	២០៣.៩៤២.១៨០	៣២.៧៦៧.៣៤៧
បំណុលផ្សេងៗ	៤.៤៤៩.០៤៧	៥.៨៧១.៨៨៤	១.០៨៨.៥៨៥	១.៤៤៣.៤៣៣
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	<b>(៤១០.៧១៧.៧៩៦)</b>	<b>(៧២៨.៩៤៥.២២៤)</b>	<b>(១០០.៤៩៣.៧១១)</b>	<b>(១៧៩.១៩០.០៧២)</b>

៣៣. ព័ត៌មានអំពីលំហូរសាច់ប្រាក់

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធ ក្នុងឆ្នាំនីមួយៗដែលបានបង្ហាញ។

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<b>បំណុលសុទ្ធ</b>				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦៧២.១៨៣.៧២៣	៤៩០.៣៥៩.៨៩៧	១៦៣.២៧០.២៧៥	១២០.៣៦៣.២៥៤
ប្រាក់កម្ចី (រួមទាំង ឥណទានវិបារូបន៍)	(១.២៦៩.៦៥០.៥៤៣)	(១.១៥២.១១២.៨២០)	(៣០៨.៣៩២.១៦៥)	(២៨២.៧៩៦.៤៧០)
អនុបំណុល	(៣១៤.១៧៩.២៦៨)	(២៥២.៦០០.០៤៣)	(៧៦.៣១២.៦៧១)	(៦២.០០២.៩៥៦)
មូលបត្របំណុល	-	(៨១.៧៤១.១៧៥)	-	(២០.០៦៤.១០៨)
បំណុលកតិសន្យា	(២៦.៣៤១.៧២៧)	(២៥.២២៨.៤២៨)	(៦.៣៩៨.២៨២)	(៦.១៩២.៥៤៥)
<b>បំណុលសុទ្ធ</b>	<b>(៩៣៧.៩៨៧.៨១៥)</b>	<b>(១.០២១.៣២២.៥៦៩)</b>	<b>(២២៧.៨៣២.៨៤៣)</b>	<b>(២៥០.៦៩២.៨២៥)</b>
<b>សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់ ងាយស្រួល</b>	<b>៦៧២.១៨៣.៧២៣</b>	<b>៤៩០.៣៥៩.៨៩៧</b>	<b>១៦៣.២៧០.២៧៥</b>	<b>១២០.៣៦៣.២៥៤</b>
បំណុលដុល – អត្រាការប្រាក់ថេរ	(១.៦០៥.៤១៧.២២៩)	(១.៤៧៥.២៥៤.៥៦៨)	(៣៨៩.៩៤៨.៣១៩)	(៣៦២.១២៤.៣៤២)
បំណុលដុល – អត្រាការប្រាក់អថេរ	(៤.៧៥៤.៣០៩)	(៣៦.៣៨៧.៨៩៨)	(១.១៥៤.៧៩៩)	(៨.៩៣១.៧៣៧)
<b>បំណុលសុទ្ធ</b>	<b>(៩៣៧.៩៨៧.៨១៥)</b>	<b>(១.០២១.៣២២.៥៦៩)</b>	<b>(២២៧.៨៣២.៨៤៣)</b>	<b>(២៥០.៦៩២.៨២៥)</b>

	ប្រាក់កម្ចី ពាន់រៀល	ភតិសន្យា ពាន់រៀល	អនុបំណុល ពាន់រៀល	មូលបត្របំណុល ពាន់រៀល	សរុប ពាន់រៀល	សាច់ប្រាក់/ ឥណទានវិបារូបន៍ ពាន់រៀល	សរុប ពាន់រៀល
<b>បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១</b>	(១.០៨៣.២៨៦.៣៣០)	(១៨.២២៩.១៦៥)	(១៦៥.៥៦១.៤៣២)	(៨១.៣៥០.២៩៧)	(១.៣៤៨.៤២៧.០២៤)	៦៤៨.២៤០.២០៧	(៧០០.១៨៧.០១៧)
លំហូរសាច់ប្រាក់	(៨៤.៨៧៦.០៩៥)	៦.២៧៨.៩១១	(៧៧.១៩៩.៤០០)	-	(១៥៥.៧៩៦.៥៨៤)	(១៥៧.៨៨០.៣១០)	(៣១៣.៦៧៦.៤៩៤)
ភតិសន្យាថ្មី	-	(១១.៨៤៩.៦៩៣)	-	-	(១១.៨៤៩.៦៩៣)	-	(១១.៨៤៩.៦៩៣)
និយ័តកម្មការប្តូរវិធីប័ណ្ណ	១៤.៣៦៣.២១៦	២៣២.០៤៧	(៩.៩២៧.១១៦)	(៣៨៥.២២៩)	(៤.៣១៧.០៨២)	-	(៤.៣១៧.០៨២)
បម្រែបម្រួលផ្សេងៗ (i)	១.៦៨៦.៣៨៩	(១.៦៦០.៥២៤)	៨៧.៩០៥	(៥.៦៤៩)	១០៨.១១៥	-	១០៨.១១៥
<b>បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>(១.១៥២.១១២.៨២០)</b>	<b>(២៥.២២៨.៤២៨)</b>	<b>(២២២.៦០០.០៤៣)</b>	<b>(៨១.៧៤១.១៧៥)</b>	<b>(១.៤២៣.៥៨២.៤៦៦)</b>	<b>៤៩០.៣៥៩.៨៩៧</b>	<b>(១.០២១.៣២២.៥៦៩)</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>(២៨២.៧៩៦.៤៧០)</b>	<b>(៦.១៩២.៥៤៥)</b>	<b>(៦២.០០២.៩៥៦)</b>	<b>(២០.០៦៤.១០៨)</b>	<b>(៣៧១.០៥៦.០៧៩)</b>	<b>១២០.៣៦៣.២៥៤</b>	<b>(២៥០.៦៩២.៨២៥)</b>
<b>បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២</b>	(១.១៥២.១១២.៨២០)	(២៥.២២៨.៤២៨)	(២២២.៦០០.០៤៣)	(៨១.៧៤១.១៧៥)	(១.៤២៣.៥៨២.៤៦៦)	៤៩០.៣៥៩.៨៩៧	(១.០២១.៣២២.៥៦៩)
លំហូរសាច់ប្រាក់	(១០១.៦៩៩.៣៣៤)	៥.៨៣០.៩៥៧	(៥៧.៤១១.៧៥០)	៨០.៥០៤.៧៤៣	(៧២.៧៧៥.៣៤៤)	១៨១.៨២៣.៤២៦	១០៩.០៤៨.៤៨២
ភតិសន្យាថ្មី	-	(៦.១៦១.១៤៤)	-	-	(៦.១៦១.១៤៤)	-	(៦.១៦១.១៤៤)
និយ័តកម្មការប្តូរវិធីប័ណ្ណ	(១៦.០៥០.៩៣៨)	(២៧២.៤៥៣)	(៣.៣០១.៣៧៣)	១៣.២៨៤	(១៩.០៤១.៤៨០)	-	(១៩.០៤១.៤៨០)
បម្រែបម្រួលផ្សេងៗ (i)	២១២.៥៤៩	(៥១០.៦៥៩)	(៨៦៦.១០២)	១.២២៣.១០៨	(៥៨៤.៥០៨)	-	(៥៨៤.៥០៨)
<b>បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>	<b>(១.២៦៥.៦៥០.៥៤៣)</b>	<b>(២៦.៣៤១.៧២៧)</b>	<b>(៣១៤.១៧៩.២៦៨)</b>	<b>-</b>	<b>(១.៥០៦.១៥៧.៥៤៨)</b>	<b>៦៧២.១៨៣.៧២៣</b>	<b>(៩៣៧.៩៨៧.៨១៥)</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>(៣០៨.៣៩២.១៦៥)</b>	<b>(៦.៣៩៨.២៨២)</b>	<b>(៧៦.៣១២.៦៧១)</b>	<b>-</b>	<b>(៣៩១.១០៣.១១៤)</b>	<b>១២០.៣៦៣.២៥៤</b>	<b>(២៥០.៦៩២.៨២៥)</b>

(i) បម្រែបម្រួលផ្សេងៗរួមបញ្ចូលនូវបម្រែបម្រួលមិនមែនសាច់ប្រាក់ ដែលមាន ចំណាយប្រាក់បង្កើនដែលត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ នៅពេលបានទូទាត់ប្រាក់។

### ៣៤. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

#### ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមិនមានកិច្ចសន្យាណាមួយនៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន ការធានា និងហ្វានស៊ីលីពីផ្សេងៗទេ។

#### ខ. កិច្ចសន្យាភតិសន្យា

ក្រុមហ៊ុនបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាចំពោះកិច្ចសន្យា ភតិសន្យាដែលក្រុមហ៊ុនជាភាគីអ្នកជួល លើកលែងតែភតិសន្យាទាំងឡាយណាដែលមានរយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប សូមមើលកំណត់សម្គាល់ ២.១១.iii) និង កំណត់សម្គាល់ ១១ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី ភតិសន្យាដែលមានតម្លៃទាប មានដូចខាងក្រោម៖

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រយៈពេល១ឆ្នាំ	១៦៧.៣៥៦	២៦៦.៥១៤	៤០.៦៥០	៦៥.៤១៨

#### គ. កិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសកម្ម

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ទ្រព្យសកម្មអរូបី៖				
រយៈពេល១ឆ្នាំ	៥.៨១១.៥០៤	១៨៦.០៧៨	១.៤១១.៥៨៧	៤៥.៦៧៥
រយៈពេលលើសពី១ឆ្នាំទៅ៥ឆ្នាំ	៣.៩១៦.៩១៤	-	៩៥១.៤០០	-
	<b>៩.៧២៨.៤១៨</b>	<b>១៨៦.០៧៨</b>	<b>២.៣៦២.៩៨៧</b>	<b>៤៥.៦៧៥</b>

### ៣៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការ សមតុល្យដែលនៅមិនទាន់ទូទាត់ នាដំណាច់ឆ្នាំ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធក្នុងឆ្នាំនេះ មានដូចខាងក្រោម ៖

#### ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនមេដឹកនាំ	ក្រុមហ៊ុន LOLC Holdings Plc.
ភាគទុនិក	ក្រុមហ៊ុន LOLC Asia Private Limited ក្រុមហ៊ុន TPC-ESOP Co., Ltd.
ក្រុមហ៊ុនពាក់ព័ន្ធ	អង្គការដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះ គោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំង សមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

### ខ. ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២.៧២៥.៥៧៦	២.៣៦៨.២៣៣	៦៦២.០៣០	៥៩១.៣០៤
ចំណូលការប្រាក់	២៥៣.៤៥៩	២៦៥.០៣២	៦២.០១៦	៦៥.១៥០

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ពី ៨,៣០% ទៅ ១២,០០% ក្នុង មួយឆ្នាំ (២០២១ ៖ ៨,៩២% ទៅ ៩,៤៨% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតពីឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលត្រូវបាន ទទួលស្គាល់ក្នុងឆ្នាំមានចំនួន ៤.១៨៤ ពាន់រៀល (២០២១ ៖ ២.៣២១ ពាន់រៀល)។

#### គ. ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	១៣៤.៦៦៣	-	៣២.៧០៩	-

ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធមិនមានការធានា និងមិនមានការប្រាក់ទេ។ ក្រុមហ៊ុនមិនបានកត់ត្រា សំវិធានធនសម្រាប់ទឹកប្រាក់ត្រូវ ទទួលពីភាគីពាក់ព័ន្ធទេ។

#### ឃ. ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	៤៨០.០១៧	-	១១៦.៥៩៤	-

ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធមិនមានការធានា និងមិនមានការប្រាក់ទេ។

#### ង. ប្រាក់បញ្ញើពីភាគីពាក់ព័ន្ធ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ភាគទុនិក	២១៥.២១១	១៦.៨២២	៥២.២៧៤	៤.១២៩
ក្រុមប្រឹក្សាភិបាល	១.៧០៦.៦៩៨	១.១៥០.៣៧៧	៤១៤.៥៤៩	២៨២.៣៧០
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៩.០៣០.៤៩២	៦.២៧១.៣៣១	២.១៩៣.៤៦៤	១.៥៣៩.៣៥៥
ក្រុមហ៊ុនពាក់ព័ន្ធ	១.៧១០.៧៦៣	២.៤៩៧.២៤៨	៤១៥.៥៣៦	៦១២.៩៧២
	<b>១២.៦៦៣.១៦៤</b>	<b>៩.៩៣៥.៧៧៨</b>	<b>៣.០៧៥.៨២៣</b>	<b>២.៤៣៨.៨២៦</b>

<b>ការប្រាក់ត្រូវបង់</b>	<b>១៨៧.១៨៧</b>	<b>១១០.១១៧</b>	<b>៤៥.៤៦៧</b>	<b>២៧.០២៩</b>
<b>ចំណាយការប្រាក់</b>	<b>៤៩៣.៦៦២</b>	<b>៣៩៥.០៤៥</b>	<b>១២០.៧៨៨</b>	<b>៩៧.១១០</b>

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំនេះ មានដូចខាងក្រោម៖

	២០២២	២០២១
ភាគទុនិក	៣,០០%	៣,០០%
ក្រុមប្រឹក្សាភិបាល	៣,០០% – ៧,៩០%	៣,០០% – ៧,៥០%
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១,០០% – ៩,០០%	៣,០០% – ៧,៧០%
ក្រុមហ៊ុនពាក់ព័ន្ធ	៣,០០%	១,០០% – ៤,៥០%

**ច. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
i) ចំណូលពីក្រុមហ៊ុនពាក់ព័ន្ធ៖				
ចំណូលពីការជួល	៦៥.៧១៩	៥៤.៣៤៨	១៦.០៨០	១៣.៣៦០
ចំណូលពីកម្រៃសេវាគ្រប់គ្រង	២០២.៤៥៨	៧៦.៨២០	៤៩.៥៣៧	១៨.៨៨៤
	<b>២៦៨.១៧៧</b>	<b>១៣១.១៦៨</b>	<b>៦៥.៦១៧</b>	<b>៣២.២៤៤</b>
ii) ចំណាយ/ការទូទាត់ក្រុមហ៊ុនពាក់ព័ន្ធ៖				
ការទិញទ្រព្យសកម្មសម្រាប់ផលិតផលភតិសន្យាហិរញ្ញវត្ថុ	-	៦៣.៧៨៦	-	១៥.៦៨០
កម្រៃអាជ្ញាប័ណ្ណ	៥៥១.២៧១	៦.៨៧១.០៧៦	១៣៤.៨៨៤	១.៦៨៩.០៥៥
កម្រៃសម្រាប់ការប្រឹក្សា និង ការគាំទ្រផ្នែកព័ត៌មានវិទ្យា	៧៥៥.៦៩៨	៣.៨៣០.០៦២	១៨៤.៩០៣	៩៤១.៥១០
ចំណាយលើការជួល	២៦.៩៧៤	១៣.៤២៤	៦.៦០០	៣.៣០០
ចំណូលជើងសារ	១.៦៩៣.៨១៨	-	៤១៤.៤៤០	-
	<b>៣.០២៧.៧៦១</b>	<b>១០.៧៧៨.៣៤៨</b>	<b>៧៤០.៨២៧</b>	<b>២.៦៤៩.៥៤៥</b>

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធត្រូវបានធ្វើឡើង ក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា និងតាមអត្រាទីផ្សារ។

**ឆ. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ**

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
កម្រៃរបស់អភិបាល	៧៣៥.៥១៥	៦៣៧.៩៤៥	១៧៩.៩៦៥	១៥៦.៨២០
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់គណៈគ្រប់គ្រងសំខាន់ៗ	១១.៣១០.៦២៥	៩.៣៧៦.៣៧៨	២.៧៦៧.៤៦៤	២.៣០៤.៩១១
	<b>១២.០៤៦.១៤០</b>	<b>១០.០១៤.៣២៣</b>	<b>២.៩៤៧.៤២៩</b>	<b>២.៤៦១.៧៣១</b>

**៣៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ក្រុមហ៊ុនបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ក្រុមហ៊ុន។ ក្នុងការធ្វើឱ្យប្រាកដថាក្រុមហ៊ុនសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមហ៊ុនបានគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមដោយឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការ វាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃ សមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	១០៦.៨០៩.៨៥០	៩៥.០៨៣.១២៩	២៥.៥៤៣.៦២២	២៣.៣៣៩.០១១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៩៤.៨៥៣.៣៩៣	១២៦.២៣៣.៥៣០	៤៧.៣២៨.៩៧៦	៣០.៩៨៥.១៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៣៧១.៩៨៨.៩៤៩	២៦៨.៨៧៤.៥១០	៩០.៣៥៤.៣៧២	៦៥.៩៩៧.៦៧១
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៥.០០៦.៧២៤.៤៧៣	៤.១៣៤.៩១៣.២៩២	១.២១៦.១០៩.៩០៤	១.០១៤.៩៥១.៧១៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦៩១.៥៦៤	៤.៦២៥.៥០៤	១.១៣៩.៥៥៩	១.១៣៥.៣៧២
	<b>៥.៦៨៥.០៦៨.២២៩</b>	<b>៤.៦២៩.៧២៩.៩៦៥</b>	<b>១.៣៨០.៨៧៦.៤២៣</b>	<b>១.១៣៦.៤០៨.៩២៧</b>
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ	៦១.៧៥៥	៦១.១១០	១៥.០០០	១៥.០០០
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៥.៦៨៥.១២៩.៩៨៤</b>	<b>៤.៦២៩.៧៩១.០៧៥</b>	<b>១.៣៨០.៨៩១.៤២៣</b>	<b>១.១៣៦.៤២៣.៩២៧</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់	១២១.៩៦០.៦៥២	១៩៥.៥៧០.២២៦	២៩.៦២៣.៦៧១	៤៨.០០៤.៤៧៤
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣.០៣៦.៤៩៦.៧៥៥	២.១៧៥.២៤១.៦០៥	៧៣៧.៥៥០.៨២៧	៥៣៣.៩៣៦.៦៤៧
ប្រាក់បញ្ញើរបស់អតិថិជន	១.២៦៩.៦៥០.៥៤៣	១.១៥២.១១២.៨២០	៣០៨.៣៩២.១៦៥	២៨២.៧៩៦.៤៧០
ប្រាក់កម្ចី	៣១៤.១៧៩.២៦៨	២៥២.៦០០.០៤៣	៧៦.៣១២.៦៧១	៦២.០០២.៩៥៦
មូលបត្របំណុល	-	៨១.៧៤១.១៧៥	-	២០.០៦៤.១០៨
បំណុលភតិសន្យា	២៦.៣៤១.៧២៧	២៥.២២៨.៤២៨	៦.៣៩៨.២៨២	៦.១៩២.៥៤៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.៤០១.៥០៣	២.៦៦០.០៩៤	៨២៦.២០៩	៦៥២.៩៤៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៤.៧៧២.០៣០.៤៤៨</b>	<b>៣.៨៨៥.១៥៤.៣៩១</b>	<b>១.១៥៩.១០៣.៨២៥</b>	<b>៩៥៣.៦៤៦.១៤៤</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ</b>	<b>៩១៣.០៩៩.៥៣៦</b>	<b>៧៤៤.៦៣៦.៦៨៤</b>	<b>២២១.៧៨៧.៥៩៨</b>	<b>១៨២.៧៧៧.៧៨៣</b>

**៣៦.១ ហានិភ័យឥណទាន**

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ក្រុមហ៊ុនឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យក្រុមហ៊ុន។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

**(ក) ការវាស់វែងហានិភ័យឥណទាន**

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមប្រែប្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលប្រទេសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ក្រុមហ៊ុនវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECL) ក្រោម CIFRS 9។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល គឺមិនមានការខាតបង់នោះទេ ហើយជាមួយនឹងមានភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចដែលជិតដល់កំណត់ ការខាតបង់ឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាលគឺមិនមានទេ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានកាត់ដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដកថយចុះ ត្រូវបានកាត់ដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប៊ីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៦.១(គ)។

**(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ**

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ក្រុមហ៊ុនបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាននិងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ក្រុមហ៊ុនអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ដាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- ចលនទ្រព្យ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន

**(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)**

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្រប៊ីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃត្រូវបានកាត់សម្គាល់ក្នុងហានិភ័យឥណទាន និងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប៊ីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមប្រែប្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- **ដំណាក់កាលទី១** រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- **ដំណាក់កាលទី២** រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- **ដំណាក់កាលទី៣** រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលក្រុមហ៊ុនបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អ្នកខ្ចីប្រាក់ម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូងប្រសិនបើហួសកាលកំណត់សងលើសពី៣០ថ្ងៃ។ ចំពោះឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារផលប៉ះពាល់របស់ COVID 19 និងឥណទានដែលបង្ហាញពីការទូទាត់សងប្រាក់យឺតយ៉ាវក្នុងរយៈពេល៦ខែបន្តបន្ទាប់គ្នា ក៏ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្តដែរ។

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ក្រុមហ៊ុនកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃ ឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី៩០ថ្ងៃ ឬ៣ខែ ឬ
- ចំនួនទឹកប្រាក់ហួសកាលកំណត់សង ឬចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៩០ថ្ងៃ ឬ៣ខែ ឬតិចជាងនេះ នោះការបង្ហាញអំពីចំណុចខ្សោយនៃឥណទាន ត្រូវបានទម្លាក់ ចំណាត់ថ្នាក់ទៅក្នុងចំណាត់ថ្នាក់ហានិភ័យខ្ពស់ដែលមានការថយចុះតម្លៃ ឬ
- នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ជាឥណទានដែលត្រូវរៀបចំឡើងវិញ និងឥណទានដែលកំណត់កាលវិភាគសងប្រាក់ឡើងវិញ ចំនួនពីរដង ឬច្រើនជាងនេះ ដោយសារផលប៉ះពាល់របស់ COVID 19។ ការរៀបចំឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីធីឥណទានមួយ គឺពាក់ព័ន្ធនឹងការរកប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីធីឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានហ្វានស៊ីលីធីដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជាមួយ។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។



(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្ត ដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែក រួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនាក ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមា ត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រា ការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

**ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default)**

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេល ពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD១២ខែ និង PD ពេញមួយអាយុកាល គឺជាប្រូបាប៊ីលីតេនៃចំណុចពេលវេលានៃការមិនសងប្រាក់ ក្នុងរយៈពេល១២ខែបន្ទាប់ និងរយៈពេលដែល នៅសល់នៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើលក្ខខណ្ឌនានាដែលមាននាកាលបរិច្ឆេទរាយការណ៍ និងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត ដែលប៉ះពាល់ដល់ហានិភ័យឥណទាន។

PD ត្រូវបានទាញយកមកដោយប្រើអត្រាមិនសងប្រាក់ក្នុងពេលកន្លងមក ដោយធ្វើនិយ័តកម្មទៅតាមព័ត៌មាននាពេលអនាគត និងឆ្លុះបញ្ចាំងពី សមាសធាតុនៃ portfolio ក្នុងពេលបច្ចុប្បន្ន និងអត្រាទីផ្សារ។

Portfolio ទាំងឡាយណាដែលមិនមានទិន្នន័យមិនសងប្រាក់គ្រប់គ្រាន់ នោះគេប្រើប្រាស់ proxy PD នាពេលអនាគត។

**ចំនួនដែលមានហានិភ័យមិនសងប្រាក់ (Exposure at Default)**

EAD គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

ចំពោះផលិតផលដែលត្រូវដកវិលវល់ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យ ទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលជាការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ ដែលនៅសល់។

**ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)**

LGD គឺជាការរំពឹងទុករបស់ក្រុមហ៊ុនអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យ ទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការ គាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយ ភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលវេលាមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និង រយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

LGDs ត្រូវបានកំណត់ដោយផ្អែកទៅលើកត្តាមួយចំនួន ដែលមានផលប៉ះពាល់ចំពោះទឹកប្រាក់ដែលប្រមូលបានមកវិញបន្ទាប់ពីការមិនសង ប្រាក់។ កត្តាទាំងនេះមានភាពខុសប្លែកពីគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះហ្វានស៊ីលីដីដែលមានការធានា វាអាស្រ័យទៅលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់ ដោយធ្វើអប្បបរមា ត្រឹមកាលបរិច្ឆេទមិនសងប្រាក់ នូវចំនួនទឹកប្រាក់នៃតម្លៃវត្ថុបញ្ចាំប៉ាន់ស្មាន តាមរយៈការកាត់បន្ថយតម្លៃវត្ថុបញ្ចាំ ទៅតាមប្រភេទនៃវត្ថុបញ្ចាំ។
- ចំពោះហ្វានស៊ីលីដីដែលមិនមានការធានា វារំពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់ ដោយធ្វើ អប្បបរមាត្រឹមកាលបរិច្ឆេទមិនសងប្រាក់។ ការប្រមូលសាច់ប្រាក់បានមកវិញ ត្រូវបានជះឥទ្ធិពលដោយយុទ្ធសាស្ត្រក្នុងការប្រមូលប្រាក់ បន្ទាប់ពីការមិនសងប្រាក់ ដែលត្រូវបានរួមបញ្ចូលនៅក្នុងការប្រមូលប្រាក់បន្ទាប់ពីការជម្រះចេញពីបញ្ជីផងដែរ។

ក្នុងចំណោម portfolio ទាំង៧ប្រភេទ portfolio ឥណទានជាក្រុមបង្ហាញនូវការជាប់ទាក់ទងជាមួយនឹងអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ដែលផ្អែកទៅតាម ការវិភាគស្ថិតិត្រឡប់ក្រោយដែលបានធ្វើឡើង ដូចនេះហើយព័ត៌មាននាពេលអនាគតត្រូវបានអនុវត្ត។ ចំពោះ portfolio ផ្សេងៗទៀត ដែលមិន មានការជាប់ទាក់ទងជាមួយនឹងធាតុម៉ាក្រូសេដ្ឋកិច្ចណាមួយទេ នោះទិន្នន័យក្នុងគ្រាកន្លងមកគឺជាព័ត៌មានដែលសមហេតុផល និងមានការ គាំទ្រ។

ចំពោះ portfolio ដែលមិនមានទិន្នន័យមិនសងប្រាក់គ្រប់គ្រាន់ proxy LGD ត្រូវបានប្រើប្រាស់។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយ ចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ក្រុមហ៊ុនបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវអញ្ញត្រសេដ្ឋកិច្ច សំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

អញ្ញត្រសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់ អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាកន្លងមកចំពោះអញ្ញត្រសេដ្ឋកិច្ចទាំងនេះ (សេណារីយ៉ូសេដ្ឋកិច្ច មូលដ្ឋាន) ត្រូវបានដកស្រង់ប្រកបដោយការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអញ្ញត្រសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយ ការអនុវត្តការវិភាគស្ថិតិត្រឡប់ក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអញ្ញត្រទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រា មិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញបន្ទាប់ពីការមិនសងប្រាក់ និងអាស្រ័យទៅលើការពិចារណា របស់ក្រុមហ៊ុនចំពោះការប៉ាន់ស្មានតម្លៃវត្ថុបញ្ចាំ តាមរយៈការកាត់បន្ថយវត្ថុបញ្ចាំ លើកលែងតែ portfolio ឥណទានជាក្រុម ដែលត្រូវបាន ដាក់បញ្ចូលនូវព័ត៌មាននាពេលអនាគត និង EAD គឺផ្អែកលើទិន្នន័យការទូទាត់រំពឹងទុក។

បន្ថែមពីលើសេណារីយ៉ូដែលរំពឹងផ្អែកទៅលើសេដ្ឋកិច្ច ក្រុមហ៊ុនពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការច្នឹងសេ ណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយរំពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វាត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នី មួយៗ។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែល ចាប់បាន non-linearities យ៉ាងសមស្រប។ ការច្នឹងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិត្រឡប់ក្រោយ និងការវិនិច្ឆ័យរបស់ អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ក្នុងការពិចារណាអំពីផលប៉ះពាល់នៃជម្ងឺឆ្លង កូវីដ-១៩ ចំពោះឥណទាន និងបុរេប្រទានរបស់ក្រុមហ៊ុន គណៈគ្រប់គ្រងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ចំពោះអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្នុងគំរូនាពេលអនាគតរបស់ក្រុមហ៊ុន។ សម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុតដែលមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ដោយបានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយបំផុតទៅក្នុងគំរូ ECL ដែលមានស្រាប់ គណៈគ្រប់គ្រងកំណត់ថាភាគរយនៃការច្នឹងប្រ បាបសេណារីយ៉ូ គឺ ៦០% សម្រាប់ករណីមូលដ្ឋាន ១០% សម្រាប់ករណីល្អបំផុត និង ២០% សម្រាប់ករណីអាក្រក់បំផុត បានឆ្លុះបញ្ចាំងអំពី ទស្សនវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលត្រូវបានស្រង់ប្រកបដោយការវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ជាមួយនឹងការព្យាករផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុង កម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ក្រុមហ៊ុនពិចារណាទៅលើការព្យាករទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រី គ្នានៃ portfolios ខុសៗគ្នារបស់ក្រុមហ៊ុនដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានា ដែលអាចកើតមានឡើង។

**ការសន្មតអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច**

ការធ្វើដំណើរដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

	មូលដ្ឋាន %	ល្អបំផុត %	អាក្រក់បំផុត %
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ការធ្វើប្រែប្រួលសេណារីយ៉ូ	៦០%	១០%	៣០%
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ការធ្វើប្រែប្រួលសេណារីយ៉ូ	៦០%	២០%	២០%

**ការវិភាគភាពប្រែប្រួល (Sensitivity analysis)**

ក្រុមហ៊ុនបានប្រើអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចខុសគ្នាជាគូ ចំពោះ portfolio នីមួយៗ ផ្អែកទៅតាមលទ្ធផលនៃការវិភាគស្ថិតិក្រឡប់ថយក្រោយ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ដែលធ្វើឱ្យមានភាពច្បាស់លាស់ផ្នែកអាជីវកម្ម។ ក្រុមហ៊ុនធ្វើតេស្តលើស្ថិតិជាប្រចាំ ទៅលើគំរូនាពេលអនាគតរបស់ក្រុមហ៊ុន និងបានធ្វើបច្ចុប្បន្នកម្មចំពោះគំរូនៃអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ដែលសមស្របសម្រាប់ការប្រើប្រាស់ ដោយផ្អែកទៅលើទិន្នន័យផ្នែកគុណភាព និងបរិមាណចុងក្រោយបំផុតដែលមាន។ គំរូនៃអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចដែលបានប្រើប្រាស់ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

គំរូ	Portfolio	២០២២	២០២១	
PD	ឥណទានជាក្រុម	GPD ថេរ ២០០០	អត្រារយៈពេល១ឆ្នាំរបស់តនាគារអាមេរិក	
		ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)	ឥណទានអត្រាការប្រាក់១ខែ	
	ឥណទានឯកត្តជន	GPD ថេរ ២០០០	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	
		ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)		
	ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	GPD ថេរ ២០០០	ការនាំចេញសរុប	
		CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	ការនាំចូលទំនិញនៅកម្ពុជា	
	ឥណទានកែលម្អគេហដ្ឋាន	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)		ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
				ឥណទានអត្រាការប្រាក់១ខែ
	ឥណទានតាមរដូវកាល	ការនាំចេញសរុប		ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
			ឥណទានអត្រាការប្រាក់១ខែ	
	ឥណទាន SME	សន្ទស្សន៍ថ្លៃទំនិញនៅប្រទេសកម្ពុជា (រួមបញ្ចូលនូវបញ្ហាទាំងអស់នៅលើទីផ្សារ)		អត្រារយៈពេល១ឆ្នាំរបស់តនាគារអាមេរិក
			ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)	ឥណទានអត្រាការប្រាក់១ខែ
ឥណទានបុគ្គលិក	GPD ថេរ ២០០០		CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	
		ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)		
LGD	ឥណទានជាក្រុម	ការនាំចេញសរុប	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	
		CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០		

តារាងខាងក្រោមនេះគឺជាបម្រែបម្រួលប៉ាន់ស្មានចំពោះ ECL សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាលមកពីការប្រែប្រួលអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ពីការសន្មតជាក់ស្តែងដែលបានប្រើ។ ការប្រែប្រួលអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច (MEVs) ត្រូវបានកំណត់ឱ្យប្រែប្រួលជាមួយនឹងគូរបស់វា ហើយវាត្រូវបានវិភាគកម្រិតនៃភាពប្រែប្រួល ក្នុងគម្លាតស្តង់ដារមួយ ដែលជាលក្ខខណ្ឌផ្នែកស្ថិតិក្នុងការព្យាករណ៍អញ្ញត្រ ពីអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចដែលបានព្យាករណ៍។

	ECL		ECL	
	២០២២ ៣រៀង	២០២១ ៣រៀង	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<b>ឥណទានជាក្រុម</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	៧.៦៨៦.៨៧២	(៧.៨៧៨.៦២៦)	១.៨៦៧.១០៥	(១.៩៣៣.៨៨០)
អញ្ញត្រកាត់ចេញពី MEVs	(១៥.១១៣.០២៥)	៣.៨៤៦.៨២០	(៣.៦៧០.៨៨៣)	៩៤៤.២៣៧
<b>ឥណទានឯកត្តជន</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	៤.៤០៦.៧៥៣	(២.៧៩៥.៤៨៦)	១.០៧០.៣៨០	(៦៨៦.១៧៧)
អញ្ញត្រកាត់ចេញពី MEVs	(៥.៤៩៧.៧៤២)	១៤.៩៤២.១៦១	(១.៣៣៥.៣៧៦)	៣.៦៦៧.៦៨៨
<b>ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	៤៥១.០៦២	(១៣៨.១៨៥)	១០៩.៥៦១	(៣៣.៩១៩)
អញ្ញត្រកាត់ចេញពី MEVs	(៥២៦.៨៤៣)	១២៨.១៧៧	(១២៧.៩៦៨)	៣១.៤៦២
<b>ឥណទានកែលម្អគេហដ្ឋាន</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	៣៧៥.៩២៩	(១.៧៣៨.៨៨១)	៩១.៣១១	(៤២៦.៨២៤)
អញ្ញត្រកាត់ចេញពី MEVs	(៤៩៤.៩៦០)	១.៥៤៨.១១៧	(១២០.២២៣)	៣៧៩.៩៩៩
<b>ឥណទានតាមរដូវកាល</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	(១.៣២១)	៥៣៣.០៣២	(៣២១)	១៣០.៨៣៨
អញ្ញត្រកាត់ចេញពី MEVs	២៤៧	(២.៣០៤.៦១០)	៦០	(៥៦៥.៦៨៧)
<b>ឥណទាន SME</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	៤.០១៧.២៣៨	(១៧.៨៩៣.៧០៣)	៩៧៥.៧៦៨	(៤.៣៩២.១៧១)
អញ្ញត្រកាត់ចេញពី MEVs	(៨.០៧៥.១១៦)	៦.១៤២.៦០៦	(១.៩៦១.៤០៨)	១.៥០៧.៧៥៨
<b>ឥណទានបុគ្គលិក</b>				
អញ្ញត្របន្ថែមទៅក្នុង MEVs	១៣.៨៣០	(១៥.៤៩៧)	៣.៣៥៩	(៣.៨០៤)
អញ្ញត្រកាត់ចេញពី MEVs	(២៦.៣៩៧)	១០.១៨០	(៦.៤១២)	២.៤៩៩

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL វាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំ ហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ដូចជាបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះក្រុមហ៊ុនបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសវិធានធន ឬគណនីចំយុច្ច័យតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលក្រុមហ៊ុនបានចាត់ទុកឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ក្រុមហ៊ុនវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ក្រុមហ៊ុនធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទទុបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើ ហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាពេលបរិច្ឆេទរបាយការណ៍ និងត្រូវបានរៀបរយជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ ក្រុមហ៊ុនតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ក្រុមហ៊ុនអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកាត់សង្គ្រោះ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលប្រមូលផ្តុំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់ អតិបរមាដែលក្រុមហ៊ុនត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះក្រុមហ៊ុន ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
ហានិភ័យឥណទានពាក់ព័ន្ធនឹង ទ្រព្យសកម្មក្នុងតារាងតុល្យការ៖				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៣៧១.៩៨៨.៩៤៩	២៦៨.៨៧៤.៥១០	៩០.៣៥៤.៣៧២	៦៥.៩៩៧.៦៧១
ឥណទាន និងបុរេប្រទានវាស់វែងតាមតម្លៃដើមដករំលស់	៥.០០៦.៧២៤.៤៧៣	៤.១៣៤.៩១៣.២៩២	១.២១៦.១០៩.៩០៤	១.០១៤.៩៥១.៧១៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦៩១.៥៦៤	៤.៦២៥.៥០៤	១.១៣៩.៥៥៩	១.១៣៥.៣៧២
<b>ហានិភ័យឥណទានអតិបរមាសរុបដែលត្រូវមានការថយចុះតម្លៃ</b>	<b>៥.៣៨៣.៤០៨.៩៨៦</b>	<b>៤.៤០៨.៤១៣.៣០៦</b>	<b>១.៣០៧.៦០៣.៨៣៥</b>	<b>១.០៨២.០៨៤.៧៥៩</b>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូ ដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ក្រុមហ៊ុន ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៤% (២០២១ ៖ ៩៤%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ក្រុមហ៊ុន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្នើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃក្នុងចន្លោះពី ៥០% ទៅ ៨០% នៃឥណទាន។
- ក្រុមហ៊ុនមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារទាំងអស់ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាក្រុមហ៊ុនមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

**(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ក្រុមហ៊ុនវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបាន តាក់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងក្នុងក្រុមហ៊ុន និង បានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ក្រុមហ៊ុនតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ទាំងចំពោះហ្វូស៊ីលីធីរយៈពេលខ្លី និងហ្វូស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ក្រុមហ៊ុនតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់។
ការមិនសងប្រាក់/ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋបាល ឬត្រូវបានធានាដោយ ធនាគារកណ្តាល/រដ្ឋបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញ កាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិន សងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹង ហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូ ចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងលំដាប់ធន ECL ៖

	២០២២			២០២១		
	ECL ១២ខែ ពាន់រៀល	ECL មិន ពេញមួយកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL មិន ពេញមួយកាល-មិន ថយចុះតម្លៃឥណទាន សរុប ពាន់រៀល	ECL ១២ខែ ពាន់រៀល	ECL មិន ពេញមួយកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL មិន ពេញមួយកាល-មិន ថយចុះតម្លៃឥណទាន សរុប ពាន់រៀល
<b>ប្រាក់បញ្ញើ និងការដាក់ ប្រាក់នៅធនាគារ</b>						
មានចំណាត់ថ្នាក់វិនិយោគ	១២៨.០១៤.៧៦៦	-	១២៨.០១៤.៧៦៦	៧៥.៨៩៨.១០០	-	៧៥.៨៩៨.១០០
មិនមានចំណាត់ថ្នាក់ វិនិយោគ	២៤៧.០១២.៦៧៤	-	២៤៧.០១២.៦៧៤	១៩៥.៤៨៤.៣៩៧	-	១៩៥.៤៨៤.៣៩៧
តម្លៃយោងដុល	៣៧៥.០២៧.៤៤០	-	៣៧៥.០២៧.៤៤០	២៧១.៣៨២.៤៩៧	-	២៧១.៣៨២.៤៩៧
ដក៖ ការខាតឥណទាន រំពឹងទុក	(៣.០៣៨.៤៩១)	-	(៣.០៣៨.៤៩១)	(២.៥០៧.៩៨៧)	-	(២.៥០៧.៩៨៧)
តម្លៃយោងសុទ្ធ	៣៧១.៩៨៨.៩៤៩	-	៣៧១.៩៨៨.៩៤៩	២៦៨.៨៧៤.៥១០	-	២៦៨.៨៧៤.៥១០
<b>គិតជាដុល្លារអាមេរិក</b>	<b>៩០.៣៩៤.៣៧២</b>	<b>-</b>	<b>៩០.៣៩៤.៣៧២</b>	<b>៦៥.៩៩៧.៦៧១</b>	<b>-</b>	<b>៦៥.៩៩៧.៦៧១</b>
<b>ឥណទាន និងបុរេប្រទាន វាស់វែង តាមវិធីដើមដាក់ រំលស់</b>						
ការតាមដានស្តង់ដារ	៤.៩៤៨.៩៣៩.៨៨៦	-	៤.៩៤៨.៩៣៩.៨៨៦	៣.៩៣២.៩៤៣.៧០២	-	៣.៩៣២.៩៤៣.៧០២
ការតាមដានពិសេស	-	-	-	១៨១.១៧៣.៥៩៧	-	១៨១.១៧៣.៥៩៧
ការមិនសងប្រាក់	-	-	-	-	-	-
តម្លៃយោងដុល	៤.៩៤៨.៩៣៩.៨៨៦	-	៤.៩៤៨.៩៣៩.៨៨៦	៤០៧.៦៩០.៩៨៦	-	៤០៧.៦៩០.៩៨៦
ដក៖ ការខាតឥណទាន រំពឹងទុក	(៥៧.៩៤៤.០៦១)	(១០.២១៣.៤០៩)	(៦៨.១៥៧.៤៧០)	(២៥.១៦៣.២១៥)	(៣.៧១៥.០៣០)	(២៨.៨៧៨.២៤៥)
តម្លៃយោងសុទ្ធ	៤.៨៩០.៩៩៥.៨២៥	៦៣.៤៧៧.៥៧៥	៤.៩៥៤.៤៧៣.៤០០	៣៧៧.៥២៥.៧៧១	៤៦.៤៧៤.៥៦៧	៤២៤.០៥០.៣៤២
<b>គិតជាដុល្លារអាមេរិក</b>	<b>១.១៨៧.៩៩៩.៩៩៩</b>	<b>១២.៦៥៥.១៧៥</b>	<b>១.២០០.៦៥៥.១៧៤</b>	<b>៩៥៩.១៩៩.៩២៣</b>	<b>៤៣.៥៥៩.០៣៣</b>	<b>១.០១៤.៦៥១.៧១៦</b>

(ច) សវិធានធនសម្រាប់ការខាតបង់

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប ពាន់រៀល
	ECL ១២ ខែ ពាន់រៀល	ECL ពេញមួយអាយុកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL ពេញមួយអាយុកាល- ថយចុះតម្លៃឥណទាន ពាន់រៀល	សរុប ពាន់រៀល
<b>ការខាតបង់ឥណទានរំពឹងទុក</b>				
សវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២៥.១៦៣.២១៥	៣.៧១៥.០៣០	៥៨.០១៦.៧៤៨	៨៦.៨៩៤.៩៩៣
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	៩៩៣.២៦៨	(៦៨៩.៨៤៦)	(៣០៣.៤២២)	-
ធ្វើទៅដំណាក់កាលទី២	(២៥៥.១៥៤)	៥៣៤.៦១៤	(២៧៩.៤៦០)	-
ធ្វើទៅដំណាក់កាលទី៣	(៦១៤.៥៣២)	(១.០១៨.៦៥៨)	១.៦៣៣.១៩០	-
ការវាស់វែងសវិធានធនសម្រាប់ ការខាតបង់ឡើងវិញសុទ្ធ (*)	៩.៥០៣.៣៤៩	៥.៩២៣.៤៤០	២៤.២០៤.៣៤៥	៣៩.៦៣១.១៣៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើង	៣៧.៤១៦.៧២៣	៤.៦០០.៥៣៣	៦.០០៣.៥៤១	៤៨.០២០.៧៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពី ជម្រះចេញពីបញ្ជី	(៧.៤៧៦.៣០៥)	(១.៥០២.៨៧២)	(១០.៣៥៨.៧៣៨)	(១៩.៣៣៧.៩១៥)
ជម្រះចេញពីបញ្ជី	(១១០)	-	(៩.៥៥៧.៥៨១)	(៩.៥៥៧.៦៩១)
ការកាត់គ្រាបង្កឡើងវិញនូវតម្លៃ អប្បបរមា (**)	-	-	៣.២១១.៣៦៣	៣.២១១.៣៦៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦.៧៨៦.៣៩៣)	(១.៣៤៨.៨៣២)	១១.២៤០.៦៩៥	៣.១០៥.៤៧០
សវិធានធនសម្រាប់ការខាតបង់ នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៧.៩៤៤.០៦១	១០.២១៣.៤០៩	៨៣.៨១០.៦៨១	១៥១.៩៦៨.១៥១
<b>គិតជាដុល្លារអាមេរិក</b>	<b>១៤.០៧៤.៣៤០</b>	<b>២.៤៩០.៧៨៩</b>	<b>២០.៣៥៧.២២២</b>	<b>៣៦.៩១២.៣៥១</b>

(\*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្តូររូបិយប័ណ្ណ PDs និង LGDs ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីទៅក្នុង  
គំរូជាប្រចាំ ដែលកើតឡើងពីផលប៉ះពាល់នៃផ្នែក កូរ៉េដ-១៩ ចំពោះការព្យាករណ៍ស្រដៀងគ្នា។

(\*\*) ការកាត់គ្រាបង្កឡើងវិញនូវតម្លៃអប្បបរមា នៃឥណទានក្នុងដំណាក់កាលទី៣ ត្រូវបានរាយការណ៍ក្នុង ចំណូលការប្រាក់ ដូចនេះចំណូល  
ការប្រាក់ត្រូវបានទទួលស្គាល់តាមថ្លៃដើមដករំលស់ (បន្ទាប់ពីកាត់កងសវិធានធន ECL)។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប ពាន់រៀល
	ECL ១២ ខែ ពាន់រៀល	ECL ពេញមួយអាយុកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL ពេញមួយអាយុកាល- ថយចុះតម្លៃឥណទាន ពាន់រៀល	សរុប ពាន់រៀល
<b>តម្លៃយោងដុល</b>				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣.៩៣២.៩៨៣.៧០២	១៨១.១៧៣.៥៩៧	១០៧.៦៩០.៩៨៦	៤.២២១.៨៤៨.២៨៥
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	៤២.៨៨២.១៧៦	(៤២.៣១១.១៦១)	(៥៧១.០១៥)	-
ធ្វើទៅដំណាក់កាលទី២	(៣៣.១៩១.៥១៤)	៣៣.៨៥៥.៨៥០	(៦៦៤.៣៣៦)	-
ធ្វើទៅដំណាក់កាលទី៣	(៤០.៥០១.៣៧៥)	(២០.៣៩៩.៥៨១)	៦០.៩០០.៩៥៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើង ឬបានទិញ	២.៤៥៤.៤៥៥.៧៩៩	(២.២២១.៧៨០)	៨.១០៧.៥៥៣	២.៤៦០.៧៧២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពី ជម្រះចេញពីបញ្ជី	(១.៤០៧.៦៤៤.៨០៨)	(៧៦.២៥៦.២២៧)	(២១.៧៧៥.៣៩៣)	(១.៥០៥.៦៧៦.៤២៨)
ជម្រះចេញពីបញ្ជី	(៤.០៩៤)	-	(១៧.៧៧៦.៧១១)	(១៧.៧៨០.៨០៥)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤.៩៤៨.៩៣៩.៨៨៦	៧៣.៨៤០.៦៩៨	១៣៥.៩១២.០៤០	៥.១៥៨.៦៩២.៦២៤
<b>គិតជាដុល្លារអាមេរិក</b>	<b>១.២០២.០៧៤.២៩៩</b>	<b>១៧.៩៣៥.៥៩៩</b>	<b>៣៣.០១២.៣៩៧</b>	<b>១.២៥៣.០២២.២៩៥</b>

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប ពាន់រៀល
	ECL ១២ ខែ ពាន់រៀល	ECL ពេញមួយអាយុកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL ពេញមួយអាយុកាល- ថយចុះតម្លៃឥណទាន ពាន់រៀល	
<b>ការខាតបង់ឥណទានរំពឹងទុក</b>				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៣០.៨២៣.៧០៨	៥.១៣២.៧៥៥	៣១.៣៧១.៥៣៦	៦៧.៣២៧.៩៩៩
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	៥៨៥.៥៨៦	(៤៦៤.៩៨៣)	(១២០.៦០៣)	-
ធ្វើទៅដំណាក់កាលទី២	(១.៤៤១.៣០៩)	១.៨៤៩.៤៦៥	(៤០៨.១៥៦)	-
ធ្វើទៅដំណាក់កាលទី៣	(៨៩០.៧៤២)	(១.៨២៨.៥៨៦)	២.៧១៩.៣២៨	-
ការវាស់វែងសំវិធានធនសម្រាប់ ការខាតបង់ឡើងវិញសុទ្ធ (*)	(១០.៨៤៨.៧៤១)	២៥.៤៨៨	២៩.០៥២.៨៧៧	១៨.២២៩.៦២៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើង	២០.២៥៦.៥០១	១.៤២២.៤០៦	៤.៤៤១.៥៤៣	២៦.១២០.៤៥០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(១៣.៦៣៧.៥៦១)	(២.៣៦៤.១១១)	(៨.០៨៣.៧២០)	(២៤.០៨៥.៣៩២)
ជម្រះចេញពីបញ្ជី	(៣៨.៣៨៣)	(១០៩.៦៩១)	(៤.៦២០.៧៩៣)	(៤.៧៦៨.៨៦៧)
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃ អប្បបរមា (**)	-	-	២.៨៥០.៤៥៥	២.៨៥០.៤៥៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣៥៤.១៥៦	៥២.២៨៧	៨១៤.២៨១	១.២២០.៧២៤
សំវិធានធនសម្រាប់ការខាតបង់ នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៥.១៦៣.២១៥	៣.៧១៥.០៣០	៥៨.០១៦.៧៤៨	៨៧.៨៩៤.៩៩៣
<b>គិតជាដុល្លារអាមេរិក</b>	<b>៦.១៧៦.៥៣៨</b>	<b>៩១១.៨៨៨</b>	<b>១៤.២៤០.៧៣៣</b>	<b>២១.៣២៩.១៥៩</b>

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប ពាន់រៀល
	ECL ១២ ខែ ពាន់រៀល	ECL ពេញមួយអាយុកាល-មិន ថយចុះតម្លៃឥណទាន ពាន់រៀល	ECL ពេញមួយអាយុកាល- ថយចុះតម្លៃឥណទាន ពាន់រៀល	
<b>តម្លៃយោងដុល</b>				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៣.២៩៥.៨២៨.១៨៣	១០១.១៥២.០៧៧	៦៥.២២២.៦៥៦	៣.៤៦២.២០២.៩១៦
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	១៦.៣៧៧.៧៨២	(១៦.០១៤.១៨០)	(៣៦៣.៦០២)	-
ធ្វើទៅដំណាក់កាលទី២	(១៥៣.៤២៦.២១៣)	១៥៤.៥១៨.៧៩៥	(១.០៩២.៥៨២)	-
ធ្វើទៅដំណាក់កាលទី៣	(៤៤.៥៧៨.៦៥៥)	(២២.៥៦៧.៨១៨)	៦៧.១៤៦.៤៧៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើង ឬបានទិញ	២.៣២០.១២៨.៤៧៩	១៧.០៤៨.០៩៧	៦.២៦៨.៥៩៥	២.៣៤៣.៤៤៥.១៧១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពី ជម្រះចេញពីបញ្ជី	(១.៥០១.៣៨៥.៨៧៤)	(៥២.៩៦១.៤២៥)	(១៩.៣១៩.៩៩៧)	(១.៥៧៣.៦៦៧.២៩៦)
ជម្រះចេញពីបញ្ជី	-	(១.៩៤៩)	(១០.១៧០.៥៥៧)	(១០.១៧២.៥០៦)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣.៩៣២.៩៤៣.៧០២	១៨១.១៧៣.៥៩៧	១០៧.៦៩០.៩៨៦	៤.២២១.៨០៨.២៨៥
<b>គិតជាដុល្លារអាមេរិក</b>	<b>៩៦៥.៣៧៦.៤៦១</b>	<b>៤៤.៤៧០.៦៩១</b>	<b>២៦.៤៣៣.៧២៣</b>	<b>១.០៣៦.២៨០.៩៧៥</b>

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ក្រុមហ៊ុន តាមតម្លៃយោងដុលរស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់កាតីដៃគូ។



Table with 10 columns: គ្រឹះស្ថានហិរញ្ញវត្ថុ, ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារ, ឥណទាន និងបុរេប្រទាន វាស់វែងតាមផ្ទៃដើមដាក់, ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ, សរុប, ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារ, ឥណទាន និងបុរេប្រទាន វាស់វែងតាមផ្ទៃដើមដាក់, ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ, សរុប, ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារ, ឥណទាន និងបុរេប្រទាន វាស់វែងតាមផ្ទៃដើមដាក់, ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ, សរុប

(ii) វិភាគតាមតំបន់ភូមិសាស្ត្រ

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ហានិភ័យឥណទានរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះ។

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ក្រុមហ៊ុនមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមិនបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៦.២ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ក្រុមហ៊ុនមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគតទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ក្រុមហ៊ុនគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ក្រុមហ៊ុន។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់រៀល។

គិតជាពាន់រៀល			
ប្រាក់រៀល	ដុល្លារអាមេរិក	ប្រាក់បាត	សរុប

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	២០.៨៧៤.១៤៤	៧៨.៣៨៣.៥៧១	៧.៥៥២.១៣៥	១០៦.៨០៩.៨៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១២៣.២០៨.២០៩	៧១.៦៤៥.១៨៤	-	១៩៤.៨៥៣.៣៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	១៩២.៨៤១.៤៥៦	១៧៩.១៤៧.៤៩៣	-	៣៧១.៩៨៨.៩៤៩
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដកលំហូរ	១.២៥៩.២៨៣.៤៧២	៣.៤៩៤.៣៩៧.១៤៦	២៥៣.០៤៣.៨៥៥	៥.០០៦.៧២៤.៤៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង ចំណូលលម្អិតផ្សេងៗ	-	៦១.៧៥៥	-	៦១.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៤៣២.១៨៦	៣.០៩៦.២៨៦	១៦៣.០៩២	៤.៦៩១.៥៦៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១.៥៩៧.៦៣៩.៤៦៧</b>	<b>៣.៨៦៦.៧៣១.៤៣៥</b>	<b>២៦០.៧៥៩.០៨២</b>	<b>៥.៦៨៥.១២៩.៩៨៤</b>

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៨.៤០០.៨៨០	១១១.៦២៧.១៤៧	១.៩៣២.៦២៥	១២១.៩៦០.៦៥២
ប្រាក់បញ្ញើរបស់អតិថិជន	៣២៩.៦១៦.២២៦	២.៦៨១.៨៥៦.៣០៩	២៥.០២៤.២២០	៣.០៣៦.៤៩៦.៧៥៥
ប្រាក់កម្ចី	១៩៦.៩៩៤.៩០៧	៩១៣.២២៣.២៩៣	១៥៩.៤៣២.៣៤៣	១.២៦៩.៦៥០.៥៤៣
អនុបំណុល	-	៣១៤.១៧៩.២៦៨	-	៣១៤.១៧៩.២៦៨
មូលបត្របំណុល	-	-	-	-
បំណុលកតិសន្យា	-	២៦.៣៤១.៧២៧	-	២៦.៣៤១.៧២៧
បំណុលផ្សេងៗ	១.៧៧៩.១៨៨	១.៥៩៨.៤១៨	២៣.៨៩៧	៣.៤០១.៥០៣
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៥៣៦.៧៩១.២០១</b>	<b>៤.០៤៨.៨៦៦.១៦២</b>	<b>១៨៦.៤១៣.០៨៥</b>	<b>៤.៧៧២.០៣០.៤៤៨</b>

ស្ថានភាពសុទ្ធនៅលើតារាងតុល្យការ	១.០៦០.៨៤៨.២៦៦	(២២២.០៩៤.៧២៧)	៧៤.៣៤៥.៩៩៧	៩១៣.០៩៩.៥៣៦
<b>គិតជាដុល្លារអាមេរិក</b>	<b>២៥៧.៦៧៥.០៧១</b>	<b>(៥៣.៩៤៥.៧៦៨)</b>	<b>១៨.០៥៨.២៩៥</b>	<b>២២១.៧៧៧.៥៩៨</b>

គិតជាពាន់រៀល			
ប្រាក់រៀល	ដុល្លារអាមេរិក	ប្រាក់បាត	សរុប

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១៨.២០៩.១៦២	៧២.៥៥៨.៩០១	៤.៣១៥.០៦៦	៩៥.០៨៣.១២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.៧៨៩.០៨០	៩៩.៤៤៤.៤៥០	-	១២៦.២៣៣.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២៦.៩៦៥.០៦៧	២៤១.៩០៩.៤៤៣	-	២៦៨.៨៧៤.៥១០
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដកលំហូរ	១.០៧១.៨៣៦.៧០៤	២.៨២៤.៥៥៦.៩៩៨	២៣៨.៥១៩.៥៩០	៤.១៣៤.៩១៣.២៩២
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង ចំណូលលម្អិតផ្សេងៗ	-	៦១.១១០	-	៦១.១១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៤៤.១៦៥	៣.២០៨.១៤៨	៧៦.១៩១	៤.៦២៨.៥០៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១.១៤៥.១៤៤.១៧៨</b>	<b>៣.២៤១.៧៣៦.០៥០</b>	<b>២៤២.៩១០.៨៤៧</b>	<b>៤.៦២៩.៧៩១.០៧៥</b>

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៩.១៧៧	១៨៩.៩១៩.២៨៧	៥.៥៨១.៧៦២	១៩៥.៥៧០.២២៦
ប្រាក់បញ្ញើរបស់អតិថិជន	១៤៣.៩៦៦.០៣២	២.០១៦.០៤២.១១៤	១៥.២៣៣.៤៥៩	២.១៧៥.២៤១.៦០៥
ប្រាក់កម្ចី	៩៥.១៥១.០៨០	៨៦២.៤៥៦.១៣៣	១៩៤.៥០៥.៦០៧	១.១៥២.១១២.៧២០
អនុបំណុល	-	២៥២.៦០០.០៤៣	-	២៥២.៦០០.០៤៣
មូលបត្របំណុល	២៧.៦២៣.១០៨	៥៤.១១៨.០៦៧	-	៨១.៧៤១.១៧៥
បំណុលកតិសន្យា	-	២៥.២២៨.៤២៨	-	២៥.២២៨.៤២៨
បំណុលផ្សេងៗ	១.០៩៥.០៤៣	១.៥៤៤.៧៥២	២០.២៩៩	២.៦៦០.០៩៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២៦៧.៩០៤.៤៤០</b>	<b>៣.៤០១.៩០៨.៨២៤</b>	<b>២១៥.៣៤១.១៦៧</b>	<b>៣.៨៨៥.១៥៤.៣៩១</b>

ស្ថានភាពសុទ្ធនៅលើតារាងតុល្យការ	៨៧៧.២៣៩.៧៣៨	(១៦០.១៧២.៧៧៤)	២៧.៥៦៩.៧២០	៧៤៤.៦៣៦.៦៨៤
<b>គិតជាដុល្លារអាមេរិក</b>	<b>២១៥.៣២៦.៣៩៦</b>	<b>(៣៩.៣១៥.៨៥០)</b>	<b>៦.៧៦៧.២៣៧</b>	<b>១៨២.៧៧៧.៧៨៣</b>



**ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)**

ដូចបានបង្ហាញក្នុងតារាងខាងលើ ក្រុមហ៊ុនមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធពាក់រៀល	ផលប៉ះពាល់លើធាតុមូលធនផ្សេងៗពាក់រៀល	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធដុល្លារអាមេរិក	ផលប៉ះពាល់លើធាតុមូលធនផ្សេងៗដុល្លារអាមេរិក
<b>២០២២</b>				
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក កើនឡើង ២%	៣.៤៨៣.៨៣៩	-	៨៤៦.២០៨	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក ថយចុះ ២%	(៣.៦២៦.០៣៧)	-	(៨៨០.៧៤៧)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត កើនឡើង ៦%	(៣.៣៦៦.៦១១)	-	(៨១៧.៧៣៤)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត ថយចុះ ៦%	៣.៧៩៦.៣៩០	-	៩២២.១២៥	-
<b>២០២១</b>				
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក កើនឡើង ២%	២.៥៣៨.១៣៥	-	៦២៣.០០៨	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក ថយចុះ ២%	(២.៦៤១.៧៣៣)	-	(៦៤៨.៤៣៧)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត កើនឡើង ៥%	(១.០៦០.៩៨៤)	-	(២៦០.៤២៨)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត ថយចុះ ៥%	១.១៧២.៦៦៨	-	២៨៧.៨៤២	-

**(ខ) ហានិភ័យតម្លៃ**

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រកម្ពុជា ដែលកើតឡើងពីការវិនិយោគដែលក្រុមហ៊ុនកាន់កាប់និងបានចាត់ថ្នាក់ជា FVOCI ។ ទឹកប្រាក់វិនិយោគនេះមិនមានចំនួនជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនមានគោលការណ៍ដើម្បីគ្រប់គ្រងហានិភ័យតម្លៃរបស់ខ្លួន ពីការវិនិយោគមូលបត្រកម្ពុជាទេ។

**(គ) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងការណែនាំដែលបម្រែបម្រួលតម្លៃពីទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ដែលធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ប្រាក់កម្ចីរបស់ក្រុមហ៊ុនមានទាំងប្រាក់កម្ចីដែលមានអត្រាអថេរ និងប្រាក់កម្ចីដែលមានអត្រាអថេរ ដែលភាគច្រើននៃប្រាក់កម្ចីគឺមានអត្រាអថេរ ដោយសារគោលការណ៍របស់ក្រុមហ៊ុនគឺត្រូវរក្សាប្រាក់កម្ចីរបស់ខ្លួនតាមអត្រាអថេរយ៉ាងហោចណាស់ ៧០%។ ក្រុមហ៊ុនមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទូទៅលើភាពមិនស៊ីគ្នានេះ។ ជាងនេះទៅទៀត គណៈគ្រប់គ្រងធ្វើការវិភាគ និងព្យាករយ៉ាងទូទៅ ចំពោះបម្រែបម្រួលវិធីដកទុកនៃអត្រាការប្រាក់ និងរៀបចំហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយវាយតម្លៃទៅលើផលប៉ះពាល់របស់វា និងចាត់វិធានការផ្សេងៗដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទដុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
<b>នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២</b>						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	១០៦.៨០៩.៨៥០	១០៦.៨០៩.៨៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១.៦៤៤.៣៨៨	២.៨៦២.៥៧២	-	-	១៩០.៣៤៦.៤៣៣	១៩៤.៨៥៣.៣៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២៩៥.៥៤៩.៥៤៧	-	-	-	២៣.៤៦៤.៨៦០	៣៧១.៥៨៨.៩៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ	-	-	-	-	៦១.៧៥៥	៦១.៧៥៥
គណនី និងប្រទានរ៉ាប់រងតាមថ្លៃដើមដករំលស់	១៤.៧១៨.៨០៨	២១.៧៥១.៦១៩	២.៩៧២.៩០៦.៨៨០	១.៨៥៤.៦២២.៤៨៣	-	៥.០០៦.៧៧២.៤៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	៤.៦៩១.៥៦៤	៤.៦៩១.៥៦៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	៣១០.២៦៨.៣៥៥	៧៦.៣៧០.៥៤៩	២.៩៧២.៩០៦.៨៨០	១.៨៥៤.៦២២.៤៨៣	៣២៥.៣៧៤.៤៦២	៥.៦៨៥.១២៩.៩៨៤
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៨.៤១២.២៦៩	៣៨.៣៩៤.៣៧០	-	-	-	១២១.៩៦០.៦៥២
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៤៣៨.៧៧២.៨០៩	៥៦៧.៦៦២.២១៣	១៩០.៥០៩.៦៥៦	-	-	៣.០៣៦.៤៩៦.៧៥៥
ប្រាក់កម្ចី	១៧.០៤៥.៣៥០	៣៥.៦៥៨.៦៩៥	៩៧៥.៣៩៤.០៤៥	-	-	១.២៦៩.៦៥០.៥៤៣
អនុបំណុល	-	-	២៤៥.៦៤៧.១៦០	-	-	៣១៤.១៧៩.២៦៨
មូលបត្របំណុល	-	-	-	-	-	-
បំណុលកតិសន្យា	-	១៤.១៤៦	១០.១៣១.៧៤៨	១៦.០២៩.៧៥២	-	២៦.៣៤១.៧២៧
បំណុលផ្សេងៗ	-	-	-	-	៣.៤០១.៥០៣	៣.៤០១.៥០៣
<b>បំណុលហិរញ្ញវត្ថុសរុប</b>	៤៤៤.២៣០.៤២៨	៦៤១.៧២៩.៤២៤	១.៤៦១.៦៤៦.៦០៩	៩៤.៥២១.៤៩០	៣.៤០១.៥០៣	៤.៧៧២.០៣០.៤៤៨
<b>គំណត់តម្លៃអត្រាការប្រាក់សរុប</b>	(១៧៣.៩៦២.០៧៣)	(៥៦៥.៣៥៨.៧៤៥)	១.៥៥១.២២៤.២៧១	១.៧៧០.០៦០.៥៩៣	៣២១.៩៧២.៩៥៩	៩១៣.០៩៩.៥៣៦
<b>គិតជាដុល្លារអាមេរិក</b>	(៤២.២៥៤.៥៧០)	(១៣៧.៣២៣.០២០)	៣៧៦.៧៨៥.១០៣	៤២៩.៩៣៩.៤២០	៧៨.២០៥.៧២២	២២១.៧៧៧.៥៩៨

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩៩.០៨៣.១២៩	៩៩.០៨៣.១២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល	៤០៧.២០២	-	១.៩៣២.០៥៧	-	-	១២៣.៤៩៤.២៧១	១២៦.២៣៧.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ	១១២.៥២៨.៧២៨	-	-	-	-	១៥៦.៣៤៥.៧៨២	២៦៨.៤៧៤.៥១០
គណនី និងប្រាក់បញ្ញើរ៉ាប់រងតាមតម្លៃសមស្រប និងប្រាក់បញ្ញើរ៉ាប់រងតាមតម្លៃដើមកំរិត	១១.៦០១.១១៥	៣០.០៨២.៩៣១	១៧៧.១៣៦.៤៣២	២.៦៥៣.៤៥៩.០១៥	១.២៦២.៦៣៣.៧៩៩	-	៤.១៣៤.៩១៣.២៥២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៦២៥.៥០៤	៤.៦២៥.៥០៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	១២៤.៥៣៧.០៤៥	៣០.០៨២.៩៣១	១៧៩.០៦៨.៤៨៩	២.៦៥៣.៤៥៩.០១៥	១.២៦២.៦៣៣.៧៩៩	៣៨០.០០៩.៧៩៦	៤.៦២៥.៧៩១.០៧៥
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	២៤.០៣២.៣៦៤	៤៦.២៩៣.៧៨៥	១២៤.៧៩៤.៤០២	៤៤៩.៦៧៥	-	-	១៩៥.៥៧០.២២៦
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៣៦១.៤៩៩.២៦៩	៣៣៨.៦០៩.០៥១	១.២០៩.៨៩៤.៤៦៩	២៦៤.៨៣៨.៨១៦	-	-	២.១៧៥.២៤១.៦០៥
ប្រាក់កម្ចី	-	៤៦.០១៨.៧៤៤	២២២.៤៧៨.០៣២	៨៨៣.៦១៦.០៤៤	-	-	១.១៥២.១១២.៨២០
អនុបំណុល	-	-	-	១៣៣.៨១៧.១១២	១១៨.៧៨២.៩៣១	-	២៥២.៦០០.០៤៣
មូលបត្របំណុល	-	-	៨១.៧៤១.១៧៥	-	-	-	៨១.៧៤១.១៧៥
បំណុលកតិសន្យា	៣៦៦.៨៦៤	៦៩៩.០៤១	៣.៦៣១.៩៩៥	១៣.៤៥៧.១២០	៧.០៧៣.៤០៨	-	២៥.២២៨.៤២៨
បំណុលផ្សេងៗ	-	-	-	-	-	២.៦៦០.០៩៤	២.៦៦០.០៩៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	៣៨៦.២៩៨.៤៩៧	៤៣១.៦២០.៦២១	១.៦៤២.៤៨០.០៧៣	១.២៥៦.១៧៨.៧៦៧	១២៤.៨៥៦.៣៣៩	២.៦៦០.០៩៤	៣.៨៨៥.១៥៤.៣៩១
<b>គំណតតម្លៃអត្រាការប្រាក់សរុប</b>	(២៦១.៧៦១.៤៥២)	(៤០១.៥៣៧.៦៩០)	(១.៤៦៣.៤៧១.៥៤៤)	១.១៣៦.៧៧៧.៤៦០	៣៧៧.៣៤៥.៧០២	៧៤៤.៦៣៦.៦៤៤	១៩២.៧៧៧.៧៤៣
<b>គិតជាដុល្លារអាមេរិក</b>	(៦៤.២៥១.៧០៦)	(៩៩.៥៦១.០៤៣)	(៣៥៩.២២២.២៤៤)	២៧៩.០៣២.២៦៩	៩២.៦២៣.៩៤៤	១៨៦.៧៧៧.៧៤៣	

**ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)**

ចំណេញ-ខាតងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធពាន់រៀល	ផលប៉ះពាល់លើធាតុមូលធនផ្សេងៗពាន់រៀល	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធដុល្លារអាមេរិក	ផលប៉ះពាល់លើធាតុមូលធនផ្សេងៗដុល្លារអាមេរិក
<b>២០២២</b>				
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	៧៦.០៦៩	-	១៨.៤៧៧	-
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(៧៦.០៦៩)	-	(១៨.៤៧៧)	-
<b>២០២១</b>				
អត្រាការប្រាក់កើនឡើង១០០អត្រាគោលមូលដ្ឋាន	២៩៤.០៧១	-	៧២.១៨២	-
អត្រាការប្រាក់ថយចុះ១០០អត្រាគោលមូលដ្ឋាន	(២៩៤.០៧១)	-	(៧២.១៨២)	-

**៣៦.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកធ្វើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

**(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីប្រែប្រួលនៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

**(ខ) ដំណើរការរកប្រភពទុន**

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ក្រុមហ៊ុន បានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចី អនុបំណុល និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

**(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)**

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុអនិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ពីឯទុកដែលមិនធ្វើអប្បបរមា។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២	ខ្លឹមសារ	ខ្លឹមសារ	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	លើសដុល្លារ	សរុប
	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	១០៦.៤០៩.៤៤០	-	-	-	-	-	១០៦.៤០៩.៤៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៩០.៣៤៦.៤៣២	១.៦៤៧.៦១០	២.៩២៧.៤១០	-	-	-	១៩៤.៩២១.៤៤២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៣៧២.០០៩.២៩០	-	-	-	-	-	៣៧២.០០៩.២៩០
ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ	៦១.៧៤៥	-	-	-	-	-	៦១.៧៤៥
ឥណទាន និងបុរេប្រទានវាស់វែងតាមត្រូវដើមដករំលស់	២៥៦.៤៤៦.២៤៥	៣៧៤.៤៤៧.២៤៦	១.៤៣៧.៦៧២	៤.៣៩២.៤១៣	៤.៣៩២.៤១៣	៤.៣៩២.៤១៣	៧.១៧០.៤២៧.០៧២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.០០៤.១៥៦	១៩.៧៦២	១៣៧.៤០៨	២៣៣.៧១៤	២៥៦.៤២៤	២៥៦.៤២៤	៤.៦៩១.៤២៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៩២៩.៦៩៧.៧២៨</b>	<b>៣៨០.១៥០.៦២៨</b>	<b>១.៤៤០.៧៧៧.៤១០</b>	<b>៤.៣៩២.៤១៣</b>	<b>៤.៣៩២.៤១៣</b>	<b>៤.៣៩២.៤១៣</b>	<b>១៧៤.៤៤៧.២៤១</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៥.៤៣៧.៧៤២	៣៨.៧០៤.០០៣	៥៦.៤៤២.៥៥៣	-	-	-	១២៧.៥៨៤.២៩៨
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៤៣៤.៩៣៣.៣៧២	៦១៥.៧៩៦.៥៦៤	១.៩០១.៦៦៣.៣៣៧	២០៧.៦២០.០៦៩	-	-	៣.១៦០.០១៣.៣៤២
ប្រាក់កម្ចី	២២.៨៣៧.៤២០	៦៧.៦៤៦.៣៥៦	៤៣៩.១៤៣.៤១៣	៨៧៤.៦១៩.៦៥៧	-	-	១.៤០៤.២៨៦.៨៤៦
អនុបំណុល	-	៤.៥១៤.៤៨០	៧៤.៧៤៤.២៤៥	២៩១.៤៣៦.៤៥៥	-	-	៣៩៣.៤៦៦.៤៤១
មូលបត្របំណុល	-	-	-	-	-	-	-
បំណុលភតិសន្យា	៦២៦.០៤៣	១.២០៣.៥៧៦	៤.៥៤៦.០៨៧	១៩.៤៤៧.៦៦៩	៦.០៩៩.៧៥៣	៦.០៩៩.៧៥៣	៣២.៣២៣.១៦៨
បំណុលផ្សេងៗ	៣.៤០១.៤០៣	-	-	-	-	-	៣.៤០១.៤០៣
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៤៤០.២៣៦.១២០</b>	<b>៧៣១.៩០៨.៩៧៥</b>	<b>២.៤៤០.៤៤៥.៦៧៥</b>	<b>១.៣៩២.៤១៣</b>	<b>២០.៤៦០.០៣៤</b>	<b>២០.៤៦០.០៣៤</b>	<b>៥.១១៧.០៧៥.០៤៨</b>
<b>លើស/(ខ្វះ) សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>៤៨៩.៤៦១.៦០៨</b>	<b>(៣៥១.៧៥៨.៣៤៧)</b>	<b>(១.០០០.៦៦៨.១៨៥)</b>	<b>(៦៥៨.០២០.១៧២)</b>	<b>(៦៥៨.០២០.១៧២)</b>	<b>(៦៥៨.០២០.១៧២)</b>	<b>៦៦៣.៦៤៨.៧៧០</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>១០៦.៧៤០.៧៣៦</b>	<b>(៨៥.៤៤០.៤៤៤)</b>	<b>(២២៨.៣៧៣.០១៦)</b>	<b>១៤២.៥៧០.១១៨</b>	<b>១៤២.៥៧០.១១៨</b>	<b>១៤២.៥៧០.១១៨</b>	<b>៦៦៣.៦៤៨.៧៧០</b>

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនមានឥណទានវិបាកប្រើប្រាស់ប្រាក់កំណត់នៅសល់ក្នុងកិច្ចសន្យា ១០.៣៩៤.៣១៦ ដុល្លារអាមេរិក គឺគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។

**នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១**

ទ្រព្យសកម្មហិរញ្ញវត្ថុ	ខ្លឹមសារ	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	លើសដុល្លារ	សរុប	
	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	កំណត់ត្រា	
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	៩៥.០៤៣.១២៩	-	-	-	-	៩៥.០៤៣.១២៩	
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១២៤.៣០២.០៧៩	១.៩៣៧.៤៧៥	-	-	-	១២៦.២៣៩.៥០៤	
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២៦៨.៤៧៤.៥១០	-	-	-	-	២៦៨.៤៧៤.៥១០	
ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ	៦១.១១០	-	-	-	-	៦១.១១០	
ឥណទាន និងបុរេប្រទានវាស់វែងតាមត្រូវដើមដករំលស់	២៣៨.៤៦៨.៧៤១	២៩៩.២៦៧.៥៣០	១.៣៤២.៤៤៥.០០៦	៣.៤៤១.១៦៥.៣៣៣	៣.៤៤១.១៦៥.៣៣៣	៥.៧១៤.៤៧៦.៦៣៧	
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.១៤៣.២៧៣	១៩.៥៥៥	៣៦.៦៦៦	១០៩.៩៩៨	៣១៦.០១២	៤.៦២៥.៤០៤	
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៧៣០.៩៧៦.៨៤២</b>	<b>២៩៩.២៦៧.០៦៥</b>	<b>១.៣៧៨.៤៤៥.១៤៧</b>	<b>៣.៤៤១.២៧៥.៣៣៣</b>	<b>៣.៤៤១.២៧៥.៣៣៣</b>	<b>១៧.៦១៧.៦៦០.៤៤៤</b>	
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៤.០៥៦.៣៤៥	៤៦.៥១០.៩៩១	១២៧.៧៣៣.៤៦៦	៤៨៣.៤៥៧	-	-	១៤៤.៧៨៤.៦៥៩
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៣៦៥.១៦២.១១៤	៣៤៧.០៧២.១១១	១.២៧២.៦៦៨.០០៥	២៨៣.៤៤៨.៤៤៨	-	-	២.២៦៨.៣៤០.៧៧៦
ប្រាក់កម្ចី	៥.១៤៤.៩៤៤	៨៥.៧៤៤.៤៧៧	៤០០.៦១២.៩០៨	៩៨៦.៦១២.៥៦១	-	-	១.៤៧៤.១៤៤.០៩០
អនុបំណុល	-	៤.១៤៤.៤៩២	៤៦.១៦៨.៧៤៣	២៤៦.៤៤០.៦៦៥	៣០.៤០៤.០៤៨	៣០.៤០៤.០៤៨	៣៣១.១៩៩.៣០៨
មូលបត្របំណុល	-	-	៤៣.៤៧១.៩៧៧	-	-	-	៤៣.៤៧១.៩៧៧
បំណុលភតិសន្យា	៥៣៦.៦១៤	១.០៣១.៦៤៥	៤.៥៤៨.៣០៧	១៧.៤១៣.៧២៣	៧.៥៦១.៥៥០	៧.៥៦១.៥៥០	៣១.៩៤១.៤៣៥
បំណុលផ្សេងៗ	២.៦៦០.០៩៤	-	-	-	-	-	២.៦៦០.០៩៤
<b>បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា</b>	<b>៣៩៥.៤៥៤.១១៥</b>	<b>៤៨៧.២៦៧.០៦៥</b>	<b>១.៧៧៦.០៤៣.៤០៦</b>	<b>១.៧៧៦.០៤៥.៣៤៤</b>	<b>៣៧.៥៦៥.៦៣៨</b>	<b>៤.៣៩៤.៦៦៣.៦៦៤</b>	
<b>លើស/(ខ្វះ) សាច់ប្រាក់ងាយស្រួលសុទ្ធ</b>	<b>៣៣៥.៥២២.៧២៧</b>	<b>(១៨៨.០០៦.០៣១)</b>	<b>(៤៤៧.៦០០.៦៦០)</b>	<b>(៣៣៤.៥៧០.០១១)</b>	<b>(៣៣៤.៥៧០.០១១)</b>	<b>(៣៣៤.៥៧០.០១១)</b>	<b>១៧.០៤៣.៦០០.០៦០</b>
<b>គិតជាដុល្លារអាមេរិក</b>	<b>៨១.៤៦៤.៣៤៤</b>	<b>(៤៦.៤៦៤.៩០៧)</b>	<b>(១៤៥.២១២.១៤០)</b>	<b>៤៧៧.៧៤០.០៦៣</b>	<b>៤៧៧.៧៤០.០៦៣</b>	<b>៤៧៧.៧៤០.០៦៣</b>	<b>១៧.០៤៣.៦០០.០៦០</b>

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុនមានឥណទានវិបាកប្រើប្រាស់ប្រាក់កំណត់នៅសល់ក្នុងកិច្ចសន្យា ១៣.៤៤១.១៦៥ ដុល្លារអាមេរិក គឺគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។

**៣៦.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

ឧបករណ៍ហិរញ្ញវត្ថុមាន ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្របគឺជាតម្លៃដែលអាចទទួលបានក្នុងការលក់ទ្រព្យសកម្ម ឬ បានបង់ក្នុងការផ្ទេរបំណុល ក្នុងប្រតិបត្តិការតាមលំដាប់លំដោយមួយរវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទវាស់វែង។ ព័ត៌មានបានបង្ហាញនៅទីនេះ គឺជាការប៉ាន់ស្មានតម្លៃសមស្រប នាការលក់បរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

**(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប**

i) ការកំណត់តម្លៃសមស្រប និងឋានានុក្រមតម្លៃសមស្រប

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត ១ ពាន់រៀល	កម្រិត ២ ពាន់រៀល	កម្រិត ៣ ពាន់រៀល	សរុប ពាន់រៀល
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ</i>				
មូលបត្រកម្មសិទ្ធិ	-	-	៦១.៧៥៥	៦១.៧៥៥
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	-	-	<b>៦១.៧៥៥</b>	<b>៦១.៧៥៥</b>
<b>គិតជាដុល្លារអាមេរិក</b>	-	-	<b>១៥.០០០</b>	<b>១៥.០០០</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ</i>				
មូលបត្រកម្មសិទ្ធិ	-	-	៦១.១១០	៦១.១១០
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	-	-	<b>៦១.១១០</b>	<b>៦១.១១០</b>
<b>គិតជាដុល្លារអាមេរិក</b>	-	-	<b>១៥.០០០</b>	<b>១៥.០០០</b>

ក្រុមហ៊ុនវាស់វែងតម្លៃសមស្រប ដោយប្រើឋានានុក្រមតម្លៃសមស្របដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពី សារសំខាន់នៃធាតុចូល ដែលបានប្រើក្នុងការវាស់វែង៖

**កម្រិត ១ ៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរបាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

**កម្រិត ២ ៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

**កម្រិត ៣ ៖** ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

ii) វិធីសាស្ត្រសម្រាប់ការកំណត់តម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាស់វែងតាម FVOCI គឺជាការវិនិយោគក្នុងមូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅលើតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើ ត្រូវបានកែសម្រួលអាស្រ័យទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប**

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាការលក់បរិច្ឆេទរបាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(vi) មូលបត្របំណុល

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នាការលក់បរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាលើទីផ្សារ។

**៣៦.៥ ការគ្រប់គ្រងដើមទុន**


គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង ‘មូលធន’ ដែលបានបង្ហាញនៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យក្រុមហ៊ុនអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមហ៊ុន និង
- រក្សាមូលដ្ឋានដើមទុនវិនិយោគដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាត សាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	២០២២ ពាន់រៀល	២០២១ ពាន់រៀល	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
<b>ដើមទុនថ្នាក់ទី១</b>				
ដើមទុន	២២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក	៥៩០.២៧៦.៩១១	៣៥០.៣៨៩.៣០២	១៤៤.៩៣៦.៨២៥	៨៦.២៤១.៥៤៥
ទុនបម្រុងផ្សេងៗ	៣៨០.៤១៥.១១៦	៣៨០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៩៣.៧៦៨.៩៥១
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(២.៧២៥.៥៧៦)	(២.៣៧០.៥៥៤)	(៦៦២.០៣០)	(៥៨១.៨៧៤)
	១.១៩២.៣៤៣.៨៥១	៩៥២.៨១១.២៦៤	២៩៣.៥០៤.៥៩៦	២៣៤.៨៨៩.៤៧២
<b>ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម</b>				
អនុបំណុល	៣១១.៦៥៦.៩០០	២៥០.៩៥៨.៤០០	៧៥.៧០០.០០០	៦១.៦០០.០០០
	៣១១.៦៥៦.៩០០	២៥០.៩៥៨.៤០០	៧៥.៧០០.០០០	៦១.៦០០.០០០
<b>សរុប ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២</b>	<b>១.៥០៤.០០០.៧៥១</b>	<b>១.២០៣.៧៦៩.៦៦៤</b>	<b>៣៦៩.២០៤.៥៩៦</b>	<b>២៩៦.៤៨៩.៤៧២</b>



# តំណភ្ជាប់លើក្រៅ

## អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

អាសយដ្ឋាន: អគារលេខ ៦៦៦B ផ្លូវលេខ ២៧១  
ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

☎ ០២៣ ៩៩១ ៩៩១ ✉ [Info@lolc.com.kh](mailto:Info@lolc.com.kh)